

ទន្លេបីកំពុងរងការគំរាមកំហែង

ការយល់ដឹងពីការគំរាមកំហែង និងបញ្ហាប្រឈមថ្មីៗ ចំពោះជីវចម្រុះ និងសិទ្ធិរបស់សហគមន៍នៅក្នុងតំបន់ទន្លេបី
ដែលកើតឡើងដោយសារការអភិវឌ្ឍន៍ទំនប់វារីអគ្គិសនី

ខែ មេសា ឆ្នាំ២០១២

សិក្សាដោយ ម៉ាក គ្រីមស្ទីល





ទន្លេបំបែកពុលទេការគំរាមកំហែង

ការយល់ដឹងពីការគំរាមកំហែង និងបញ្ហាប្រឈមថ្មីៗ ចំពោះជីវចម្រុះ
និងសិទ្ធិរបស់សហគមន៍នៅក្នុងតំបន់ទន្លេបី
ដែលកើតឡើងដោយសារការអភិវឌ្ឍន៍ទំនប់វារីអគ្គិសនី

ខែ មេសា ឆ្នាំ២០១២

សិក្សាដោយ ម៉ាក គ្រីមស្ទ័ន



អំពីបណ្តាញការពារទន្លេបី (3SPN)

អំពីបណ្តាញការពារទន្លេបី គឺជាអង្គការសង្គមស៊ីវិលក្នុងស្រុកមួយ ដែលធ្វើការដើម្បីគាំទ្រសហគមន៍ទាំងឡាយ ណាដែលទទួលបាននូវផលប៉ះពាល់ និងការគំរាមកំហែងផ្សេងៗដោយសារការសាងសង់ទំនប់វារីអគ្គិសនីនៅតាម ដងទន្លេសេសានស្រែពក និងសេកុង នៅភាគ ឦសានប្រទេសកម្ពុជា។

អំពីអង្គការទន្លេអន្តរជាតិ (IR)

អង្គការទន្លេអន្តរជាតិ ជាអង្គការមិនមែនរដ្ឋាភិបាលមួយដែលការពារទន្លេ និងសិទ្ធិសហគមន៍ ដែលរស់នៅអាស្រ័យលើទន្លេ។ អង្គការទន្លេអន្តរជាតិ ធ្វើការងារដើម្បីបញ្ឈប់នូវរាល់គំរោង ទំនប់ទាំងឡាយណាដែលបង្កវិនាសកម្ម និងជុំវិញមានដំណោះស្រាយចំពោះទឹក និងថាមពល ដើម្បីឲ្យពិភពលោក មួយមាននិរន្តរភាព និងយុត្តិធម៌។

សេចក្តីថ្លែងអំណរគុណ

របាយការណ៍នេះ អាចរៀបរាប់បាន ដោយសារការគាំទ្រយ៉ាងមុតមាំពីសំណាក់អង្គការ Oxfam Australia។ សូម ថ្លែងអំណរគុណជាពិសេសដល់ Oxfam-Brett Eloff, LICADHO, Foundation Towards Ecological Recovery និង Regional Alliance (TERRA) ដែលបានអនុញ្ញាតឲ្យ ប្រើប្រាស់នូវរូបភាព និងផែនទីរបស់ពួកគេ។

និពន្ធដោយ

ម៉ាក ក្រីមស្តីដ
markgrimsditch@gmail.com

© រក្សាសិទ្ធិ ២០១២ បណ្តាញការពារទន្លេបី (3SPN) និងអង្គការទន្លេអន្តរជាតិ (IR)

បោះពុម្ពដោយបណ្តាញការពារទន្លេបី (3SPN) និងអង្គការទន្លេអន្តរជាតិ (IR)

បណ្តាញការពារទន្លេបី (3SPN)

ប្រអប់សំបុត្រលេខ ៨៩០០៧
ភូមិ ៤ ក្រុងបានលុង ខេត្តរតនគិរី ប្រទេសកម្ពុជា
ទូរស័ព្ទលេខ៖ +៨៥៥ ៧៥ ៩៧៤ ១១២
គេហទំព័រ៖ www.3spn.org

អង្គការទន្លេអន្តរជាតិ (IR)

២១៥០ Allston Way, Suite ៣០០ Berkeley, CA ៩៤៧០៤១៣៧៨ សហរដ្ឋអាមេរិក
ទូរស័ព្ទលេខ៖ +១ ៥១០ ៨៤៨ ១១៥៥
គេហទំព័រ៖ www.internationalrivers.org
កែសម្រួល និងរចនាដោយ Wanida Press ប្រទេសថៃ
រូបភាពគ្របខាងមុខ និងគ្របខាងក្រោយ៖ Oxfam-Brett Eloff



មាតិកា

| | |
|--|-----|
| បញ្ជីពាក្យកាត់..... | ៤ |
| ឡីមសារសង្ខេប | ៧ |
| សេចក្តីផ្តើម..... | ១៧ |
| ផ្នែកទី ១ ៖ ថាមពលពីចារីអគ្គិសនីជាជំនើសដើម្បីផ្គត់ផ្គង់ថាមពលក្នុងតំបន់..... | ២៣ |
| ១.១ ប្រទេសកម្ពុជា | ២៤ |
| ១.២ ប្រទេសឆៀតណាម | ២៨ |
| ១.៣ ប្រទេសឡាវ | ៣២ |
| ១.៤ កម្មវិធីមហាអនុតំបន់ទន្លេមេគង្គ | ៣៣ |
| ផ្នែកទី ២ ៖ ការប្រែប្រួលរបស់ទន្លេបឹង ក្នុងប្រទេសកម្ពុជា..... | ៣៦ |
| ២.១ ទំនប់ចារីអគ្គិសនីសេសានក្រោម២..... | ៣៧ |
| ២.២ ទំនប់សេសានក្រោម៣..... | ៥៥ |
| ២.៣ ទំនប់សេសានក្រោម១/៥ | ៦០ |
| ២.៤ ទំនប់ស្រែពកក្រោម ៣ និងស្រែពកក្រោម៤..... | ៦៣ |
| ២.៥ ទំនប់សេក្តុកក្រោម | ៧០ |
| ២.៦ ខ្សែបណ្តុះអគ្គិសនី | ៧០ |
| ផ្នែកទី៣ ៖ ស្ថាប័នដែលដើរតួនាទីដ៏សំខាន់ៗ | |
| ក្នុងការជំរុញឱ្យមានការអភិវឌ្ឍន៍ចារីអគ្គិសនីក្នុងតំបន់ | ៧៨ |
| ៣.១ ធនាគារអភិវឌ្ឍន៍អាស៊ី..... | ៧៨ |
| ៣.២ ធនាគារពិភពលោក | ៩៤ |
| ៣.៣ ការផ្តួចផ្តើមគំនិតថ្នាក់តំបន់ និងទ្វេភាគី..... | ១០០ |
| សេចក្តីសន្និដ្ឋាន | ១០៩ |
| ឯកសារយោង..... | ១១៣ |

បញ្ជីពាក្យកាត់

| | |
|---------|--|
| ទន្លេបី | ទន្លេសេសាន, ទន្លេស្រែពក និងទន្លេសេកុង |
| ADB | ធនាគារអភិវឌ្ឍន៍អាស៊ី |
| BOT | សាងសង់ ដំណើរការ និងផ្ទេរ |
| CNMC | គណកម្មាធិការទន្លេមេគង្គកម្ពុជា |
| SCG | ក្រុមហ៊ុនតបណ្តាញចរន្តអគ្គិសនីចិនភាគខាងត្បូង |
| CTL | ក្រុមហ៊ុនតបណ្តាញអគ្គិសនីកម្ពុជា |
| CUPL | ក្រុមហ៊ុនចែកចាយអគ្គិសនីកម្ពុជា |
| DTA-CLV | ផែនការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា, ឡាវ, វៀតណាម |
| EDC | អគ្គិសនីកម្ពុជា |
| EDL | អគ្គិសនីឡាវ |
| EIA | ការវាយតម្លៃ ហេតុផលប៉ះពាល់ បរិស្ថាន |
| EMP | ផែនការគ្រប់គ្រងបរិស្ថាន |
| EVN | អគ្គិសនីវៀតណាម |
| EVNI | ក្រុមហ៊ុន ភាគហ៊ុនអគ្គិសនីអន្តរជាតិវៀតណាម |
| GMS | ផែនការមហាអនុតំបន់ទន្លេមេគង្គ |
| HSAP | ការសិក្សាពីគោលនយោបាយនៃនិរន្តរភាពឋានៈពលអគ្គិសនី |
| IEE | ការសិក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថាន បឋម |
| IRC | អនុគណកម្មកាដោះស្រាយសំណង |
| JICA | អង្គការ សហប្រតិបត្តិការអន្តរជាតិជប៉ុន |
| KCC | អ្នកប្រឹក្សាឯករាជ្យកម្ពុជា |
| MIME | ក្រសួងឧស្សាហកម្មរ៉ែ និងថាមពល |
| M-IWRM | គំរោងសមាហរណកម្មគ្រប់គ្រងធនធានទឹកមេគង្គ |
| MoE | ក្រសួងបរិស្ថាន |
| MOU | កិច្ចព្រមព្រាង នៃ អនុសាសនៈយោគយល់គ្នា |
| NGO | អង្គការមិនមែនរដ្ឋាភិបាល |
| NMC | គណកម្មកាតាតិទន្លេមេគង្គ |
| NSDP | ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ |

| | |
|-------|---|
| NTFP | អនុផលព្រៃឈើ |
| PECC1 | ក្រុមហ៊ុនសហប្រតិបត្តិការពិគ្រោះយោបល់ ឯករាជ្យ១ |
| PID | ឯកសារ ព័ត៌មានគំរោង |
| RCC | សម្ព័ន្ធទន្លេកម្ពុជា |
| RPTCC | គណកម្មការសម្របសម្រួលទីផ្សារម៉ាសពលតំបន់ |
| SIDA | សហប្រតិបត្តិការ ការអភិវឌ្ឍន៍អន្តរជាតិ ស៊ុយអែត |
| TA | ជំនួយបច្ចេកទេស |
| WUP | គំរោងចែកចាយទឹក |
| Ha | ហិកតា |
| Km | គីឡូម៉ែត្រ |
| Kv | គីឡូវ៉ុល |
| Kwh | គីឡូវ៉ាតម៉ោង |
| MW | មេកាវ៉ាត់ |

ខ្លឹមសារសង្ខេប

បច្ចុប្បន្ននេះ ទន្លេសេសាន ទន្លេស្រែពក និងទន្លេសេកុង (ទន្លេបឹង) កំពុងស្ថិតក្នុងចំណុចមួយដ៏ ចម្រុះចម្រាស់។ ក្រៅពីទំនប់ជាង ២០ ដែលបានសាងសង់រួច និងកំពុងសាងសង់នៅតាមដងទន្លេ ទាំងបីនេះទៅ ក៏នៅមានផែនការសង់ទំនប់ចំនួន ២៦ ទៀត ដែលនឹងគម្រាមកំហែងដល់បណ្តា ប្រទេសដែលទន្លេទាំងបីនេះហូរកាត់ រួមមានប្រទេសវៀតណាម កម្ពុជា និងប្រទេសឡាវ។ គិតរហូត មកដល់បច្ចុប្បន្ននេះ ការអភិវឌ្ឍន៍ទំនប់វារីអគ្គិសនីរបស់ប្រទេសវៀតណាម គឺមានទ្រង់ទ្រាយធំជាងគេ និងបានកំពុងតែបំផ្លិចបំផ្លាញទន្លេសេសាន និងទន្លេស្រែពកនៅតំបន់ខ្ពង់រាបកណ្តាលនៃប្រទេសវៀត- ណាម និងប៉ែកឦសានក្នុងប្រទេសកម្ពុជា។ ទោះបីជាគម្រោងអភិវឌ្ឍន៍ទាំងនេះបានបង្កឲ្យមានផលប៉ះ ពាល់ដល់ជីវចម្រុះតាមដងទន្លេ ប៉ះពាល់ដល់ផលផល និងប៉ះពាល់ដល់ការប្រកបរបរចិញ្ចឹមជីវិតរបស់ ប្រជាជនរាប់សិបពាន់នាក់ក៏ដោយ ក៏បច្ចុប្បន្ននេះ ប្រទេសកម្ពុជាកំពុងតែព្យាយាមជម្រុញនូវផែនការ របស់ខ្លួនក្នុងការអភិវឌ្ឍន៍ទំនប់វារីអគ្គិសនីនៅតាមដងទន្លេទាំងបីនេះដដែល។ ចំណែកប្រទេសឡាវ វិញ ក៏កំពុងតែអភិវឌ្ឍសមត្ថភាពផលិតថាមពលអគ្គិសនីរបស់ខ្លួននៅតាមដងទន្លេសេកុងផងដែរ។

ប្រព័ន្ធទន្លេបឹង គឺជាដៃដីសំខាន់របស់ទន្លេមេគង្គ ហើយតំបន់អាងទន្លេនេះ ត្រូវបានគេទទួល ស្គាល់ថាមានសារសំខាន់ដល់ផ្នែកជីវសាស្ត្រ បរិស្ថាន និងជាផ្លូវដីសំខាន់សម្រាប់ត្រីធ្វើចរាចរ។ មាន ប្រជាជនរាប់លាននាក់កំពុងផ្សារភ្ជាប់ជីវិត និងការរស់នៅរបស់ពួកគេជាមួយនឹងប្រព័ន្ធទន្លេនេះ។ ជា មួយគ្នានេះផងដែរ ធនធានធម្មជាតិដ៏សម្បូរបែបរបស់ទន្លេទាំងបីនេះ ក៏កំពុងតែជួយដល់អ្នកនេសាទ កសិករ និងសហគមន៍ដទៃទៀតដែលរស់នៅពីងផ្នែកលើការប្រមូលអនុផលព្រៃឈើ។ ច្រើនជាង ២០% នៃតំបន់អាងទន្លេនេះ ត្រូវបានចាត់ទុកថាជាតំបន់ការពារ ក្នុងនោះមានដូចជាដែនជម្រកសត្វព្រៃលំផាត់ និងឧទ្យានជាតិវិវ័យរបស់ប្រទេសកម្ពុជា។ លើសពីនេះទៅទៀត អន្លង់ជ្រៅៗជាច្រើននៅតាមដង ទន្លេទាំងនេះ បានក្លាយទៅជាតំបន់អភិរក្សត្រី ដោយសារតែភាពអំណោយផលរបស់វាដល់ការរស់នៅ របស់ត្រីជាច្រើនប្រភេទ និងធនធានក្រោមទឹកដទៃទៀតជាច្រើន។ ប៉ុន្តែផែនការនាពេលបច្ចុប្បន្ន ក្នុង ការអភិវឌ្ឍន៍ទំនប់វារីអគ្គិសនីខ្នាតធំរបស់ប្រទេសកម្ពុជា និងការអភិវឌ្ឍន៍ទំនប់វារីអគ្គិសនីតតលយប់ឈរ នៅប៉ែកកណ្តាលនៃប្រទេសវៀតណាម និងប៉ែកខាងត្បូងនៃប្រទេសឡាវ កំពុងគម្រាមកំហែងឲ្យមាន ការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនូវប្រព័ន្ធបរិស្ថានរបស់ទន្លេ ដែលការណ៍នេះមានន័យថា ជាការបង្កនូវផល ប៉ះពាល់ដ៏ធ្ងន់ធ្ងរទៅដល់សហគមន៍ដែលរស់នៅពីងអាស្រ័យលើទន្លេ និងធនធាននៅតាមដងទន្លេទាំង នេះ។



ផែនទីអាងទន្លេបី

ប៉ុន្មានឆ្នាំកន្លងទៅនេះ តម្រូវការថាមពលអគ្គិសនីនៅក្នុងប្រទេសវៀតណាម និងប្រទេសថៃបានកើនឡើងយ៉ាងខ្លាំង ខណៈពេលដែលតម្រូវការនៅក្នុងប្រទេសកម្ពុជា និងប្រទេសឡាវកើនឡើងក្នុងអត្រាមួយយឺត។ ការកើនឡើងនូវតម្រូវការថាមពលនេះ បណ្តាលឲ្យមានការខ្វះខាតថាមពលអគ្គិសនីនៅក្នុងប្រទេសទាំង ៤ ខាងលើ។ ជាមួយគ្នានេះ គេក៏ដឹងផងដែរថា ធនធានទឹកនៅក្នុងប្រទេសឡាវ និងប្រទេសកម្ពុជា អាចនឹងត្រូវយកមកប្រើប្រាស់ ដើម្បីផលិតថាមពលអគ្គិសនីសម្រាប់ប្រើប្រាស់ក្នុងស្រុក និងប្រើប្រាស់ក្នុងតំបន់។ ស្របពេលដែលប្រទេសទាំងពីរនេះមានគោលនយោបាយ និងយុទ្ធសាស្ត្រដើម្បីបំពេញនូវតម្រូវការថាមពលអគ្គិសនីរបស់ខ្លួន និងដើម្បីលក់ថាមពលអគ្គិសនីទៅឲ្យប្រទេសជិតខាងផងនោះ ក្រុមហ៊ុនរដ្ឋ និងក្រុមហ៊ុនឯកជនជាច្រើន បាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍វារីអគ្គិសនីនៅក្នុងតំបន់ទាំងនេះ។ ដោយសារមានការខ្វះខាតសមត្ថភាពក្នុងការអភិវឌ្ឍន៍វារីអគ្គិសនីទ្រង់ទ្រាយធំ មានក្រុមហ៊ុនឯកជន និងក្រុមហ៊ុនរដ្ឋជាច្រើន បានលេចរូបរាងឡើង និង កំពុងតែអនុវត្តគម្រោងជាច្រើន ក្រោមរូបភាពសាងសង់-ប្រតិបត្តិការ-ផ្ទេរ (BOT)។ លើសពីនេះទៅ ទៀត ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិមួយចំនួន ដូចជាធនាគារអភិវឌ្ឍន៍អាស៊ី ក៏កំពុងតែគាំទ្រដល់ការភ្ជាប់ ខ្សែបណ្តាញចែកចាយថាមពលនៅក្នុងតំបន់នេះផងដែរ។

ការសាងសង់ និងការដាក់ឲ្យដំណើរការទំនប់វារីអគ្គិសនីខ្នាតធំនៅប៉ែកខាងលើទន្លេបី ក្នុងប្រទេសវៀតណាម បានបង្កឲ្យមានផលប៉ះពាល់ដ៏ធ្ងន់ធ្ងរដល់សហគមន៍នៅផ្នែកខាងក្រោមទំនប់ ទាំងក្នុងប្រទេសវៀតណាម និងទាំងក្នុងប្រទេសកម្ពុជា តាមរយៈការធ្វើឲ្យថយចុះបរិមាណត្រី ការឡើងចុះ

កម្ពស់ទឹកមិនទៀងទាត់ និងការផ្លាស់ប្តូរនូវបរិមាណ និងគុណភាពទឹក។ ផលប៉ះពាល់អវិជ្ជមានទាំងនេះ បានធ្វើឲ្យសហគមន៍នៅផ្នែកខាងក្រោមទំនប់ ជួបនូវការលំបាកក្នុងការធានាឲ្យបាននូវសុវត្ថិភាពស្បៀង អាហារ និងការរកប្រាក់ចំណូលប្រចាំថ្ងៃសម្រាប់គ្រួសារ។ បច្ចុប្បន្ននេះ មានការប្រឈមថ្មីៗទៀតកើត ឡើងតាមរយៈគម្រោងសាងសង់ទំនប់វារីអគ្គិសនីបន្ថែមចំនួន ២៦ ទៀត ក្នុងអាងទន្លេបី ដែលនឹង គ ម្រាមកំហែងដល់តំបន់មិនរងផលប៉ះពាល់មួយចំនួននៃអាងទន្លេនេះ។ ប្រសិនបើទំនប់វារីអគ្គិសនី ទាំង នេះ ត្រូវបានគេសាងសង់មែន វានឹងបំផ្លាញដល់ធនធានធម្មជាតិនៅអាងទន្លេបីនេះ តាមរយៈធ្វើឲ្យ មានការផ្លាស់ប្តូរលំហូរទឹកទន្លេ ការប្រែប្រួលគុណភាពទឹក ការប្រែប្រួលក្នុងការប្រើប្រាស់ដីធ្លី និងបម្រែ បម្រួលគម្របព្រៃឈើ ជាពិសេសកាត់ផ្តាច់ចរាចររបស់ត្រី បំផ្លាញចំណី និងជម្រកពងកូនរបស់ត្រី។ កត្តានេះ នឹងកាត់ផ្តាច់សហគមន៍ពីការប្រកបរបរចិញ្ចឹមជីវិត និងការគ្រប់គ្រងធនធានធម្មជាតិតាមបែប ប្រពៃណី និងបណ្តាលឲ្យមានឥទ្ធិពលមិនល្អនាពេលអនាគតដល់សេដ្ឋកិច្ចសង្គម និងនិរន្តរភាពបរិស្ថាន និងជីវចម្រុះ។ ដោយសារតែមានការហ៊ុំព័ទ្ធពីគម្រោងទាំងនេះចំពោះទន្លេមេគង្គ និងដោយសារតែ ទន្លេ បីមានសារសំខាន់ក្នុងការរក្សាឲ្យបាននូវភាពសម្បូរណ៍បែបនៃផលផល និងដីល្បាប់ដ៏មានជីជាតិ ផល ប៉ះពាល់របស់គម្រោងទាំងអស់នេះ នឹងបំផ្លាញទៅដល់ដងទន្លេមេគង្គទាំងមូល។

នៅក្នុងប្រទេសវៀតណាម មានទំនប់ជាច្រើនត្រូវបានគេសាងសង់នៅតាមដងទន្លេសេសាន ហើយបើទោះបីជានៅក្នុងប្រទេសកម្ពុជាមិនទាន់មានការសាងសង់ទំនប់នៅតាមដងទន្លេនេះក៏ដោយ ក៏ នៅមានគម្រោង២ទៀត បន្ថែមពីលើគម្រោងទំនប់វារីអគ្គិសនីសេសានក្រោម២ (៤០០មេហ្គាវ៉ាត់ ទទួល បានការអនុម័តពីរដ្ឋាភិបាលកម្ពុជានៅដើមឆ្នាំ២០១១) កំពុងត្រូវបានគេសិក្សាស្វែងរកលទ្ធភាពសាង សង់ដែរ។ ចំណែកដងទន្លេសេសាន នៅមានលំហូរតាមបែបធម្មជាតិនៅឡើយ ប៉ុន្តែនៅក្នុងប្រទេសឡាវ វិញ មានគម្រោងសាងសង់ទំនប់ខ្នាតធំចំនួន ២២ តាមដងទន្លេនេះនាប៉ែកខាងត្បូងនៃប្រទេស។ ស្រប ពេលជាមួយគ្នានេះផងដែរ នៅចុងឆ្នាំ ២០១១ ប្រទេសកម្ពុជា បានប្រកាសថានឹងធ្វើការពិចារណាលើ លទ្ធភាពសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម ដែលស្ថិតនៅតាមព្រំដែនប្រទេសកម្ពុជា។ ចំពោះទន្លេ ស្រែពកវិញ មានទំនប់មួយចំនួន កំពុងត្រូវបានគេសាងសង់ក្នុងប្រទេសវៀតណាម និងមានគម្រោង សាងសង់ទំនប់វារីអគ្គិសនីចំនួន២ទៀត កំពុងត្រូវបានគេសិក្សានៅក្នុងប្រទេសកម្ពុជា។

របាយការណ៍នេះ ផ្តោតសំខាន់លើគម្រោងសាងសង់ទំនប់វារីអគ្គិសនី ដែលបានអនុម័តរួចនៅ តាមដងទន្លេបីក្នុងប្រទេសកម្ពុជា ដែលគម្រោងទាំងនោះរួមមាន ៖

- គម្រោងសេសានក្រោម២ (មានអានុភាព ៤០០ មេហ្គាវ៉ាត់) គម្រោងសេសានក្រោម ១/ ៥ (មានអានុភាព ៩៦ មេហ្គាវ៉ាត់) និងគម្រោងសេសានក្រោម (មានអានុភាព ១៩០ មេហ្គា

វ៉ាត់) ដែលគម្រោងទាំងនេះត្រូវបានអភិវឌ្ឍ ឬសិក្សាដោយក្រុមហ៊ុនរដ្ឋរបស់វៀត ណាម (អគ្គិសនីវៀតណាម)។

- គម្រោងស្រែពកក្រោម៣ (មានអានុភាព ៣០០ មេហ្គាវ៉ាត់) និងគម្រោងស្រែពកក្រោម៤ (មានអានុភាព ២២០ មេហ្គាវ៉ាត់) ដែលគម្រោងទាំង ២ នេះ កំពុងសិក្សាដោយ ក្រុមហ៊ុន រដ្ឋរបស់ចិន (Huadian)
- គម្រោងសេសានក្រោម៣ (មានអានុភាព ៣៧៥ មេហ្គាវ៉ាត់) ដែលកំពុងត្រូវបានសិក្សា ដោយក្រុម ហ៊ុនកូរ៉េ ឈ្មោះខូរៀ ខេបល ខូ អិលធីឌី។

សរុបរួម ទំនប់វ៉ាអគ្គិសនីទាំង ៦ ដែលបានលើកឡើងក្នុងរបាយការណ៍នេះ មានសក្តានុពល អាចផលិតអគ្គិសនីបានលើសពី ១,៥០០ មេហ្គាវ៉ាត់។ ជាមួយគ្នានេះផងដែរ ក៏នៅមានទំនប់ខ្នាតតូច មួយចំនួនទៀតត្រូវបានគេគ្រោងនឹងសាងសង់នៅតាមដៃទន្លេទាំងបីនេះ ក្នុងនោះរួមមាន ៖ គម្រោង ព្រែកលាំង ១ (មានអានុភាព ៦៤ មេហ្គាវ៉ាត់) និងគម្រោងព្រែកលាំង ២ (មានអានុភាព ៦៤ មេហ្គាវ៉ាត់) ដែលគម្រោងទាំង ២ នេះ មានទីតាំងស្ថិតនៅត្រង់អូរតាបូក តាមដងទន្លេសេសាន។ នៅក្នុងរបាយការណ៍ នេះ នឹងមិនលើកយកគម្រោងតូចៗទាំងនេះមកពិភាក្សាទេ។



រូបភាពអង្គការ TERRA: បុរសម្នាក់កំពុងអុំទូកកាត់ទន្លេសេសាន

ព័ត៌មានដែលពាក់ព័ន្ធនឹងទំនប់វ៉ាអគ្គិសនីទាំងអស់ ដែលបានលើកឡើងនៅក្នុងរបាយការណ៍ នេះ មានការពិបាកក្នុងការស្វែងរកណាស់។ ប៉ុន្តែចំពោះព័ត៌មានដែលពាក់ព័ន្ធនឹងទំនប់សេសានក្រោម ២ គឺមានភាពងាយស្រួលក្នុងការស្វែងរក ព្រោះគម្រោងសាងសង់ទំនប់វ៉ាអគ្គិសនីមួយនេះ ជាប្រធាន បទមួយដែលត្រូវបានគេជជែកវែកញែកយ៉ាងផុសផុល ចំណែករបាយការណ៍វាយតម្លៃហេតុប៉ះពាល់

បរិស្ថានរបស់គម្រោងនេះ ក៏ត្រូវបានគេផ្សព្វផ្សាយជាសាធារណៈនៅពាក់កណ្តាលឆ្នាំ២០០៨។ ក្នុងនាមជាគម្រោងសាងសង់ទំនប់វារីអគ្គិសនីមួយដែលមានទ្រង់ទ្រាយធំ និងត្រូវបានអនុញ្ញាតឲ្យសាងសង់នៅប៉ែកឦសាននៃប្រទេសកម្ពុជា ទំនប់វារីអគ្គិសនីសេសានក្រោម២ កំពុងតែធ្វើឲ្យប្រជាជនទូទៅចាប់អារម្មណ៍យ៉ាងខ្លាំង តាមរយៈផលប៉ះពាល់អវិជ្ជមានដែលនឹងកើតមានឡើងចំពោះបរិស្ថាន និង សង្គម។ គេរំពឹងទុកថាទំនប់វារីអគ្គិសនីមួយនេះនឹងជន់លិចផ្ទៃដីទំហំ ៣៣៤ គីឡូម៉ែត្រក្រឡា និងធ្វើឲ្យប្រជាជនរាប់ពាន់គ្រួសារត្រូវផ្លាស់ប្តូរទីលំនៅ។ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ការអនុម័តលើគម្រោងសេសានក្រោម២ នាដើមឆ្នាំ ២០១១ ត្រូវបានធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលវៀតណាមបាន ជម្រុញឲ្យប្រទេសកម្ពុជាពន្លឿនការអនុម័តលើគម្រោងនេះ។ បច្ចុប្បន្ននេះ ព័ត៌មានពាក់ព័ន្ធនឹងទំនប់ ជាច្រើនទៀតដែលគ្រោងនឹងសាងសង់មិនអាចទទួលបានទេ ព័ត៌មានដែលយើងមាននៅពេលនេះ មួយភាគធំគឺទទួលបានពីបណ្តាញសារព័ត៌មាន ដោយគ្មានឯកសារសំអាងជាផ្លូវការ ព្រោះឯកសារផ្លូវការទាំងនោះ មិនត្រូវបានគេបោះផ្សាយជាសាធារណៈ។ ទោះបីយ៉ាងណាក៏ដោយ គេបានដឹងថាទំនប់ វារីអគ្គិសនីសេសានក្រោម ៣ នឹងបង្កឲ្យមានការជន់លិចផ្ទៃដីធំជាងទំនប់សេសានក្រោម២ទៅទៀត (៤២០គីឡូម៉ែត្រក្រឡា) ហើយទំនប់ស្រែពក៣ និងស្រែពក៤ គឺមានទីតាំងស្ថិតក្នុងតំបន់ការពារ (ដែនជម្រកសត្វព្រៃ) និងមានអាងស្តុកទឹកដ៏ធំល្វីងល្វើយ។ គម្រោងទាំងអស់នេះ នៅមិនទាន់ត្រូវបានគេសិក្សាពីហេតុប៉ះពាល់បរិស្ថាននៅឡើយទេ ហើយក៏នៅមិនទាន់មានការពិគ្រោះយោបល់ណាមួយ ត្រូវបានគេធ្វើឡើងជាមួយនឹងសហគមន៍មូលដ្ឋាននៅឡើយដែរ។

ដោយសារតែគម្រោងទំនប់វារីអគ្គិសនីខ្នាតធំទាំងអស់នៅតាមតំបន់ទន្លេបឹង មិនទាន់ត្រូវបានគេសាងសង់នៅឡើយ ដូច្នោះគេក៏មិនទាន់ដឹងថាផលប៉ះពាល់ជាក់ស្តែងដែលនឹងកើតមាននាពេលខាងមុខមានទំហំប៉ុណ្ណានៅឡើយដែរ។ ប៉ុន្តែមានករណីសិក្សាមួយចំនួនបានលើកឡើងពីក្តីបារម្ភពីផលប៉ះពាល់របស់គម្រោងទាំងអស់នេះទៅលើបរិស្ថាន និងសង្គម។ គេអាចទស្សន៍ទាយដឹងពីផលប៉ះពាល់ ដែលនឹងកើតមានពីគម្រោងទាំងអស់នេះតាមរយៈបទពិសោធន៍ និងផលប៉ះពាល់ជាក់ស្តែង ដែលបានជួបប្រទះពីទំនប់វារីអគ្គិសនីយ៉ាលី និងទំនប់ដទៃជាច្រើនទៀតដែលបានសាងសង់រួចរាល់ និងកំពុងដំណើរការនៅក្នុងប្រទេសវៀតណាម។ ផលប៉ះពាល់ដែលនឹងអាចកើតឡើងទាំងនេះរួមមាន ៖ ការធ្វើឲ្យថយចុះយ៉ាងឆាប់រហ័សនូវបរិមាណត្រី ការប្រែប្រួលនៃគុណភាពទឹក ការប្រែប្រួលលម្អូរទឹកទន្លេ និងឧប្បត្តិហេតុនានាដែលធ្វើឲ្យបាត់បង់នូវទ្រព្យសម្បត្តិ និងអាយុជីវិតមនុស្សជាដើម។ រាល់ទំនប់វារីអគ្គិសនីទាំងអស់ដែលគ្រោងសង់ឡើងនៅតំបន់ទន្លេបឹងក្នុងប្រទេសកម្ពុជា មានទីតាំងស្ថិតនៅតំបន់ទំនាប ដែលនេះមានន័យថាអាងស្តុកទឹក នឹងត្រូវលាតសន្ធឹងយ៉ាងធំល្វីងល្វើយលើតំបន់ទំនាបនេះ។ អាងស្តុកទឹកទាំងនេះនឹងធ្វើឲ្យជន់លិចដីធ្លី ព្រៃឈើ និងជម្រកសត្វព្រៃ។ ការណ៍នេះ បង្កើតឲ្យមានបញ្ហាប្រឈមជាច្រើនចំពោះជីវចម្រុះ និងការប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាជននៅក្នុងតំបន់នេះ។ ជាមួយគ្នានេះផងដែរ វា

ក៏ធ្វើឲ្យជនលិចដីបង្កបង្កើនផល និងដីលំនៅដ្ឋានរបស់ប្រជាពលរដ្ឋរាប់ពាន់គ្រួសារ ក្នុងនោះរួមមាន ជនជាតិដើមភាគតិចមួយភាគធំផងដែរ។ ផលប៉ះពាល់ជាក់ស្តែងនៃការបិទចរាចរត្រីនៅទន្លេសេសាន និងស្រែពក នៅមិនទាន់បានគេទទួលស្គាល់ទាំងស្រុងនៅឡើយទេ ប៉ុន្តែជាក់ស្តែងណាស់ ការបិទ ចរាចរត្រី នឹងធ្វើឲ្យប្រភេទត្រីមួយចំនួននៅផ្នែកខាងលើនៃទំនប់ឈានទៅរកការផុតពូជ។ បញ្ហានេះ នឹងជះឥទ្ធិពលដល់ប្រជាជនរាប់សិបពាន់នាក់ ដែលពឹងផ្អែកលើការនេសាទសម្រាប់ចិញ្ចឹមជីវិត ទាំង នៅខាងលើទំនប់ និងនៅខាងក្រោមទំនប់។ មានអ្នកវិទ្យាសាស្ត្រមួយចំនួនបានលើកឡើងថា ទំនប់នេះ នឹងរារាំងទៅដល់ការធ្វើចរាចររបស់ត្រីពីតំបន់ឆ្ងាយៗ ដូចជាពីបឹងទន្លេសាប និងតំបន់ដីសន្តទន្លេមេគង្គ ក្នុងប្រទេសវៀតណាមជាដើម ប៉ុន្តែការលើកឡើងនេះត្រូវបានបដិសេធចោលដោយរដ្ឋាភិបាលកម្ពុជា។

ដើម្បីរក្សាកំណើនសេដ្ឋកិច្ច និងដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីវិស័យឯកជនឲ្យមកវិនិយោគនៅក្នុងប្រទេសកម្ពុជា នីតិវិធីច្បាប់ជាច្រើនត្រូវបានគេមើលរំលង ឬមិនត្រូវបានគេអនុវត្តឲ្យបានពេញលេញ។ នៅក្នុងវិស័យថាមពលវារីអគ្គិសនីទាំងក្នុង និងក្រៅប្រទេស មានឧទាហរណ៍មួយចំនួនបានបង្ហាញឲ្យឃើញថា មានគម្រោងទំនប់វារីជាច្រើន ត្រូវបានគេអនុម័តដោយមិនបានសិក្សាវាយតម្លៃពីហេតុប៉ះពាល់បរិស្ថាន ឬត្រូវបានអនុម័ត ខណៈពេលដែលការសិក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថានកំពុងតែដំណើរការ។ មានករណីខ្លះទៀត ឧទាហរណ៍ដូចជាគម្រោងសេសានក្រោម២ ទោះបីជាការវាយតម្លៃហេតុប៉ះពាល់បរិស្ថានត្រូវបានគេបញ្ចប់ទាន់ពេលវេលាក៏ដោយ តែមានចំណុចជាច្រើននៅក្នុងរបាយការណ៍វាយតម្លៃ បានអនុលោមទៅតាមបទដ្ឋានរបស់ក្រសួងបរិស្ថាន ដែលឃ្លាតឆ្ងាយពីបទដ្ឋានអន្តរជាតិ។ ទោះបីយ៉ាងណាក៏ដោយ នេះគឺជាគម្រោងវិនិយោគពីក្រៅប្រទេសដ៏ធំបំផុតរបស់កម្ពុជា និងដែលត្រូវអនុវត្តដោយក្រុមហ៊ុនដែលមានបទពិសោធន៍រាប់ទស្សវត្សក្នុងវិស័យថាមពលអគ្គិសនី។ បន្ទាប់ពីក្រុមហ៊ុន បានចុះហត្ថលេខាលើអនុសារណៈយោគយល់ជាមួយនឹងរដ្ឋាភិបាលកម្ពុជា ដើម្បីសិក្សាស្វែងរកលទ្ធភាពរបស់គម្រោងក្នុងឆ្នាំ២០០៧រួចមក ក្រុមហ៊ុនបានឲ្យក្រុមហ៊ុនមួយផ្សេងទៀតធ្វើសិក្សាវាយតម្លៃពីហេតុប៉ះពាល់បរិស្ថាននៅដើមឆ្នាំ២០០៨។ ដំណើរការនៃការពិគ្រោះយោបល់ លើការវាយតម្លៃហេតុប៉ះពាល់បរិស្ថានត្រូវបានអង្គការសង្គមស៊ីវិល និងសហគមន៍រងផលប៉ះពាល់ជាច្រើន ធ្វើការរិះគន់ ព្រោះការពិគ្រោះយោបល់នោះ ធ្វើឡើងតែជាមួយនឹងសហគមន៍ដែលស្ថិតនៅក្នុងទីតាំងទំនប់តែប៉ុណ្ណោះ។ ជាមួយគ្នានេះផងដែរ សហគមន៍ដែលត្រូវបានពិគ្រោះយោបល់យល់ថា ពួកគាត់មិនត្រូវបានគេផ្តល់ព័ត៌មានបានគ្រប់គ្រាន់។ របាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន ដែលត្រូវបានផ្សព្វផ្សាយ ជាសាធារណៈក្នុងឆ្នាំ ២០០៨ ត្រូវបានពិនិត្យមើលដោយអ្នកឃ្លាំមើលមួយចំនួន និងបានផ្តល់យោបល់ លើរបាយការណ៍នេះថា មិនបានពិចារណាដល់ផលប៉ះពាល់លើផ្នែកផលផល និងមិនបានពិចារណា បានល្អិតល្អន់លើផលប៉ះពាល់របស់ទំនប់ផ្សេងៗទៀតនៅក្នុងតំបន់នេះ។ បន្ទាប់ពីមានការកែសម្រួល ជាច្រើនលើកច្រើនសាររួចមក របាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាននេះ ត្រូវបានគេអនុម័តជាផ្លូវ

ការនៅក្នុងខែមិថុនា ឆ្នាំ២០១០ ហើយគម្រោងសាងសង់ទំនប់សេសានក្រោម២ ក៏ត្រូវបានអនុម័តនៅ ដើមឆ្នាំ ២០១១។



ឧបករណ៍នេសាទលក្ខណៈប្រពៃណីដែលបានប្រើប្រាស់តាមដងទន្លេស្រែពក

ដំណើរការ និងគុណភាពនៃការវាយតម្លៃហេតុប៉ះពាល់បរិស្ថាននៅក្នុងប្រទេសកម្ពុជា បានជួប នូវការរិះគន់អស់ជាច្រើនឆ្នាំ។ ប៉ុន្តែបច្ចុប្បន្ននេះ មានការពិភាក្សាគ្នាជាបន្តបន្ទាប់លើបញ្ហានេះ ហើយក៏ មានសកម្មភាពមួយចំនួន កំពុងត្រូវបានគេអនុវត្ត ក្នុងគោលបំណងលើកកម្ពស់សមត្ថភាពរបស់មន្ត្រី ពាក់ព័ន្ធ ឲ្យចេះតាមដានលើដំណើរការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងបង្កើតនូវក្របខ័ណ្ឌច្បាប់ របស់ប្រទេសកម្ពុជាលើបញ្ហានេះ។ ទោះបីយ៉ាងណាក៏ដោយ បច្ចុប្បន្ននេះនៅមានការងារជាច្រើន ដែលត្រូវធ្វើ ជាពិសេសការងារពាក់ព័ន្ធនឹងការលើកកម្ពស់ការយល់ដឹងរបស់វិស័យឯកជន របស់មន្ត្រី រដ្ឋា ភិបាល និងរបស់ក្រសួងមួយចំនួន ឲ្យយល់ដឹងពីសារសំខាន់នៃការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ដែលមានគុណភាពខ្ពស់។ តួយ៉ាង ដូចអ្វីដែលបានលើកឡើងដោយប្រធាននាយកដ្ឋាននៃក្រសួងបរិស្ថាន ថា “តម្រូវ ការឲ្យមានការវាយតម្លៃហេតុប៉ះពាល់បរិស្ថានសម្រាប់ប្រទេសកម្ពុជា គឺជាតម្រូវការ ទី២។ តម្រូវការ ចម្បងរបស់យើងគឺការអភិវឌ្ឍន៍។ ជាឧទាហរណ៍យើងឃើញថា សារសំខាន់នៃការ វាយតម្លៃ ហេតុប៉ះពាល់បរិស្ថាន មិនទាន់ត្រូវបានគេទទួលស្គាល់ទាំងស្រុងនៅឡើយទេ។ បច្ចុប្បន្ននេះ មាន

ក្រសួងជាច្រើន របស់រដ្ឋកំពុងតែទទួលខុសត្រូវ និងយកចិត្តទុកដាក់លើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ឬការអភិវឌ្ឍន៍ឧស្សាហកម្ម និងកសិកម្ម។¹


ក្រៅពីគោលនយោបាយរបស់រដ្ឋាភិបាល និងរបៀបវារៈរបស់អ្នកអភិវឌ្ឍន៍ ដែលបានយកមក ពិភាក្សានៅទីនេះ ក៏នៅមានអ្នកពាក់ព័ន្ធមួយចំនួនទៀត ដែលមានចំណែកនៅក្នុងការអភិវឌ្ឍន៍ថាមពល អគ្គិសនីនៅក្នុងតំបន់ទន្លេបឹងនេះ។ ធនាគារអភិវឌ្ឍន៍អាស៊ី បានភ្ជាប់ខ្លួនទៅនឹងតំបន់ទន្លេមេគង្គអស់រយៈ ពេលជាច្រើនឆ្នាំ ដែលក្នុងអំឡុងពេលនោះ ធនាគារអភិវឌ្ឍន៍អាស៊ី បានជួយគាំទ្រដល់គម្រោងជាច្រើន នៅក្នុងប្រទេសកម្ពុជា ប្រទេសឡាវ និងប្រទេសវៀតណាមពាក់ព័ន្ធនឹងការអភិវឌ្ឍន៍វារីអគ្គិសនី និងការ សាងសង់ខ្សែបណ្តាញចែកចាយថាមពលអគ្គិសនី។ ការគាំទ្រនេះរួមមានករណីសិក្សាជាច្រើននៅតំបន់ ទន្លេបឹង ដែលធ្វើឡើងក្នុងឆ្នាំ ១៩៩៩ និង ២០០៨ និងការផ្តល់មូលនិធិគាំទ្រការសិក្សាស្វែងរកលទ្ធភាព របស់គម្រោងទំនប់សេសាន៣ ក្នុងប្រទេសវៀតណាម។ តាមរយៈកម្មវិធីមហាអនុតំបន់ទន្លេមេគង្គ ធនាគារ អភិវឌ្ឍន៍អាស៊ី កំពុងគាំទ្រដល់ការអភិវឌ្ឍន៍ខ្សែបណ្តាញចែកចាយថាមពលអគ្គិសនី ដើម្បីសម្រួលដល់ ការចែករំលែកថាមពលអគ្គិសនីក្នុងតំបន់។ ទាំងនេះ រួមមានការគាំទ្រដល់ការរៀបចំខ្សែបណ្តាញដែល មានកម្លាំងខ្ពស់តភ្ជាប់ពីភាគខាងត្បូងប្រទេសឡាវទៅកាន់ភូមិភាគកណ្តាលនៃប្រទេសវៀតណាម។ ខ្សែ បណ្តាញចែកចាយអគ្គិសនីមួយនេះ នឹងតភ្ជាប់គម្រោងទំនប់វារីអគ្គិសនីជាច្រើន ដែលគេបានគ្រោង ឡើងនៅភាគខាងត្បូងប្រទេសឡាវ ទៅនឹងតំបន់ខ្ពង់រាបកណ្តាលរបស់ប្រទេសវៀតណាម។ ធនាគារ អភិវឌ្ឍន៍ អាស៊ីក៏បានផ្តល់មូលនិធិគាំទ្រលើជំនួយបច្ចេកទេស សម្រាប់ការធ្វើពាណិជ្ជកម្មថាមពលនៅ ក្នុងតំបន់ ក្នុងគោលបំណងធ្វើបច្ចុប្បន្នកម្មផែនការមេរបស់តំបន់ ពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្មថាមពល អគ្គិសនី ក្នុងចំណោមប្រទេសមហាអនុតំបន់ទន្លេមេគង្គ។

ទោះបីជាធនាគារអភិវឌ្ឍន៍អាស៊ី លែងមានទំនាក់ទំនងដោយផ្ទាល់ជាមួយនឹងគម្រោងទំនប់វារី អគ្គិសនីនៅក្នុងតំបន់ទន្លេបឹងតទៅទៀតក៏ដោយ ក៏ការសម្រេចចិត្តគាំទ្រទៅដល់ខ្សែបណ្តាញចែកចាយ ថាមពលទាំងអស់របស់ខ្លួន បានបង្ហាញយ៉ាងច្បាស់ថា ធនាគារមួយនេះ កំពុងចូលខ្លួនជាមួយនឹងការ អភិវឌ្ឍន៍ទំនប់វារីអគ្គិសនីនៅក្នុងប្រទេសឡាវ ព្រោះថាបើគ្មានទំនប់ទាំងអស់នេះទេ ក៏មិនចាំបាច់ត្រូវ ការខ្សែបណ្តាញចែកចាយថាមពលទាំងអស់នោះដែរ ហើយបើគ្មានបណ្តាញចែកចាយថាមពលទាំង អស់នោះទេ លទ្ធភាពក្នុងការសាងសង់ទំនប់វារីអគ្គិសនីទាំងនោះ ក៏មិនអាចកើតមានដែរ។ រហូតមក ដល់បច្ចុប្បន្ននេះ ធនាគារពិភពលោក ក៏បានគាំទ្រគម្រោងជាច្រើននៅក្នុងកម្មវិធីមហាអនុតំបន់ទន្លេ មេ គង្គដែរ រួមមានការគាំទ្រដល់ខ្សែបណ្តាញចែកចាយថាមពលដែលមានកម្លាំង ២៣០គីឡូវ៉ុល ពីភាគ ខាងត្បូងប្រទេសឡាវមកប្រទេសកម្ពុជា។ ប៉ុន្តែគម្រោងនេះ ត្រូវបានគេលប់ចោលហើយ។

1 Sam Chamroeun, Dept. of Environmental Planning and Legal Affairs, Ministry of Environment, Cambodia Water Resource Development: A review of the existing policy and legislative framework, 2007 (p10).

ក្រៅពីការអភិវឌ្ឍន៍ទំនប់វារីអគ្គិសនីនៅភាគឦសាននៃប្រទេសកម្ពុជាទៅ ក៏នៅមានសម្បទានរ៉ែ និងសម្បទានសេដ្ឋកិច្ចនៅក្នុងតំបន់ទន្លេទាំងបីនេះ។ សព្វថ្ងៃនេះ វាមិនត្រឹមតែខ្វះខាតព័ត៌មាន និងការយល់ដឹងពីការបង្កផលប៉ះពាល់នៅក្នុងតំបន់ទន្លេបីទេ វាថែមទាំងមានភាពមិនច្បាស់លាស់ ថាតើការអភិវឌ្ឍន៍ឧស្សាហកម្មនេះ នឹងមានផលប៉ះពាល់អ្វីខ្លះនឹងកើតឡើងបន្ថែមពីលើនេះទៀត។ ប្រសិនបើការរុករករ៉ែ និងដីសម្បទានសេដ្ឋកិច្ចដែលមានទ្រង់ទ្រាយធំ ត្រូវបានគេធ្វើឡើងនៅក្នុងតំបន់នេះមែន ធនធានទឹកនឹងត្រូវបានគេរឹតបន្តិចបន្តួចទៀត ហើយការបំពុលគឺជាបញ្ហាដែលត្រូវបានប្រមូលផ្តុំ។ វាប្រាកដណាស់ថា នៅពេលដែលតំបន់នេះមានភ្លើងប្រើ វានឹងធ្វើឲ្យមានការកើនឡើងនូវការវិនិយោគ។ ទោះបីជាចំណុចនេះវានឹងអាចធ្វើឲ្យប្រសើរឡើងនូវសេដ្ឋកិច្ចក្នុងតំបន់ក៏ពិតមែន តែវាក៏នឹងបង្កើននូវទំនាស់ដីធ្លី ខណៈពេលដែលសម្បទានត្រូវបានគេផ្តល់កាន់តែច្រើនឡើងៗ ហើយគម្រោងអភិវឌ្ឍន៍ផ្សេងៗទៀតត្រូវបានដំណើរការពេញលេញ។ ប្រសិនបើបាយការណ៍នេះ ត្រូវបានគេប្រើប្រាស់ជាអនុសាសន៍គន្លឹះនោះគេចាំបាច់ត្រូវប្រមូលព័ត៌មានបន្ថែមទៀត ជាពិសេសព័ត៌មានដែលពាក់ព័ន្ធនឹងផលប៉ះពាល់ពេញលេញនៃការអភិវឌ្ឍន៍ទំនប់នៅក្នុងតំបន់ទន្លេបី ហើយព័ត៌មាននេះ ត្រូវបោះផ្សាយជាសាធារណៈ។ អ្នកពាក់ព័ន្ធទាំងអស់ រួមមានសហគមន៍រងផលប៉ះពាល់ អាជ្ញាធរមូលដ្ឋាន និងអាជ្ញាធរជាតិ អ្នកសម្រេចចិត្ត អ្នកវិនិយោគ អ្នកផ្តល់ហិរញ្ញប្បទាន និងសង្គមស៊ីវិល ត្រូវតែយល់ដឹងឲ្យបានស៊ីជម្រៅពាក់ព័ន្ធ នឹងផលប្រយោជន៍ និងគ្រោះថ្នាក់នៃគម្រោងអភិវឌ្ឍន៍នាពេលបច្ចុប្បន្ននេះ និងចាត់វិធានការសមស្របណា មួយឲ្យបានទាន់ពេលវេលា។

KEY EXISTING AND PROPOSED DAMS IN THE 3S RIVER BASINS



សេចក្តីផ្តើម

ទន្លេសេសាន ស្រែពក និងទន្លេសេកុង (ទន្លេបី) គឺជាដៃទន្លេដ៏សំខាន់របស់ទន្លេមេគង្គ និងហូរកាត់ប្រទេសវៀតណាម កម្ពុជា និងប្រទេសឡាវ។ នៅក្នុងប្រទេសកម្ពុជា និងប្រទេសឡាវ មានប្រជាជនជាច្រើនរស់នៅយ៉ាងជិតស្និទ្ធ និងពឹងអាស្រ័យលើធនធានដីសម្បូរបែបរបស់ប្រព័ន្ធទន្លេទាំងនេះ។ មានប្រជាជនជិត ៣.៥ លាននាក់ កំពុងរស់នៅក្នុងតំបន់អាងទន្លេបី ដែលភាគច្រើននៃពួកគេជាជនជាតិដើមភាគតិច។² តំបន់ទាំងនេះ ត្រូវបានគេទទួលស្គាល់ថាមានសារប្រយោជន៍ផ្នែកជីវសាស្ត្រ ដោយសារតែប្រព័ន្ធអេកូឡូស៊ីដីទឹក និងដីគោករបស់វា ដោយជាង ២០% នៃតំបន់នេះ ត្រូវបានដាក់ជាតំបន់ការពារដែលរួមមានដែនជម្រកសត្វព្រៃលំផាត់ និងឧទ្យានជាតិវារៈជ័យរបស់កម្ពុជា។ អន្លង់ជ្រៅៗ ដែលមាននៅតាមដងទន្លេទាំងបី ត្រូវបានគេរៀបចំធ្វើ ជាតំបន់អភិរក្សត្រី។ តាមរយៈការសិក្សានានា បានបង្ហាញឲ្យដឹងថា នៅក្នុងទន្លេសេសានមានត្រី ១៣៣ ប្រភេទ នៅទន្លេស្រែពកមានត្រីចំនួន ២០៤ ប្រភេទ និងនៅទន្លេសេកុងមានត្រីចំនួន ២១៤ ប្រភេទ។³

ប្រជាជនភាគច្រើននៅក្នុងតំបន់ទន្លេបី ប្រកបរបរនេសាទ កសិកម្ម និងប្រមូលអនុផលព្រៃឈើ⁴ ដូច្នេះសុខភាពរបស់ទន្លេ គឺជាចំណុចស្នូលនៃជីវិតរបស់ប្រជាជនទាំងនោះ។ ប៉ុន្តែចុងក្រោយនេះមានការយកចិត្តទុកដាក់យ៉ាងខ្លាំងលើការអភិវឌ្ឍន៍ទំនប់វារីអគ្គិសនីខ្នាតធំនៅតាមដងទន្លេទាំងបី ដែលគម្រោងកំហែងឲ្យមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនូវប្រព័ន្ធបរិស្ថានរបស់ទន្លេ។ ការណ៍នេះ មានន័យថាបង្កនូវផលប៉ះពាល់ដ៏ធ្ងន់ធ្ងរដល់សហគមន៍ដែលរស់នៅពឹងផ្អែកលើទន្លេ និងធនធាននៅតាមដងទន្លេទាំងបីនេះ។ ការសាងសង់ និងការដាក់ឲ្យដំណើរការនូវទំនប់វារីអគ្គិសនីខ្នាតធំចំនួន ២០ នៅប៉ែកខាងលើនៃទន្លេបីក្នុងប្រទេសវៀតណាម បានបង្កឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សហគមន៍មូលដ្ឋានតាមរយៈការធ្វើឲ្យចម្ងាយចុះនូវបរិមាណត្រី ការឡើងចុះនូវកម្ពស់ទឹកមិនទៀងទាត់ និងការធ្វើឲ្យគុណភាពទឹកចម្ងាយចុះ ការណ៍នេះបានធ្វើឲ្យប្រជាជនជួបការលំបាកក្នុងការស្វែងរកស្បៀងអាហារ និងប្រាក់ចំណូលគ្រួសារ⁵។ បច្ចុប្បន្ននេះ មានការប្រឈមថ្មីៗទៀតកើតឡើងតាមរយៈគម្រោងសាងសង់ទំនប់វារីអគ្គិសនីបន្ថែមចំនួន ២៦ ទៀត ក្នុងអាងទន្លេទាំងបី ដែលគម្រោងកំហែងដល់ដងទន្លេទាំងមូល ដែលនៅមានលក្ខណៈធម្មជាតិនៅឡើយ។ ប្រសិនបើទំនប់វារីអគ្គិសនីទាំងនេះ ត្រូវបានគេសាងសង់មែននោះ វានឹងបំផ្លាញ ដល់ធនធានធម្មជាតិនៅអាងទន្លេបីនេះ តាមរយៈការផ្លាស់ប្តូរលំហូរទឹកទន្លេ គុណភាព ទឹក

2 3S Rivers Protection Network (3SPN), *Civil Society's Reflection of Past and Present Hydropower Development in the 3S Rivers Basin Paves Concern Over Future Development Plans*, 31 May 2010.
 3 ADB-RETA 40082, *3S Technical Sheets Key Topic 5 – Biodiversity and natural resources*.
http://reta.3sbasin.org/index.php?option=com_docman&Itemid=184&lang=en (accessed November 2011).
 4 ADB-RETA 40082, *3S Technical Sheets Key Topic 7 – People and livelihoods, 8a Hydropower Development*.
http://reta.3sbasin.org/index.php?option=com_docman&Itemid=184&lang=en (accessed November 2011).
 5 Rutkow, E. et al. *Down River: The Consequences of Vietnam's Se San River Dams on Life in Cambodia and Their Meaning in International Law*. NGO Forum Cambodia, December 2005.

ការប្រើប្រាស់ដីធ្លី និងបម្រែបម្រួលគម្របព្រៃឈើ កាត់ផ្តាច់ចរាចររបស់ត្រី និងបំផ្លាញចំណី និងជម្រក ពងកូនរបស់ត្រី។ កត្តានេះ នឹងកាត់ផ្តាច់សហគមន៍ពីការប្រកបរបរចិញ្ចឹមជីវិត និងការគ្រប់គ្រង ធនធាន ធម្មជាតិតាមបែបប្រពៃណី ដែលបណ្តាលឲ្យមានឥទ្ធិពល មិនល្អនាពេលអនាគតដល់សេដ្ឋកិច្ច សង្គម និងរូបភាពបរិស្ថាន និងជីវចម្រុះនាពេលអនាគត។

រហូតមកដល់បច្ចុប្បន្ននេះ ទំនប់វារីអគ្គិសនីភាគច្រើននៅក្នុងតំបន់ទន្លេបី ត្រូវបានអភិវឌ្ឍនៅក្នុង ប្រទេសវៀតណាម នាប៉ែកខាងលើនៃទន្លេសេសាន និងទន្លេស្រែពក ដែលភាគច្រើនត្រូវបានធ្វើឡើង ដោយក្រុមហ៊ុនរដ្ឋរបស់ប្រទេសវៀតណាម (អគ្គិសនីវៀតណាម)។ ស្របពេលជាមួយគ្នានេះដែរ មាន គម្រោងសាងសង់ទំនប់វារីអគ្គិសនីជាច្រើន ត្រូវបានគេស្នើឡើងនៅក្នុងប្រទេសកម្ពុជា ហើយល្បឿននៃ ការអនុម័ត និងសាងសង់ទំនប់វារីអគ្គិសនីនៅភាគខាងត្បូងប្រទេសឡាវ ក៏ត្រូវបានគេពន្លឿនផងដែរ។ ក្រៅ ពីអគ្គិសនីវៀតណាមទៅ ក៏នៅមានក្រុមហ៊ុនខាងក្រៅមួយចំនួនទៀត ដូចជាក្រុមហ៊ុនរដ្ឋរបស់ប្រទេស ចិន ក្រុមហ៊ុនឯកជនរបស់កូរ៉េ និងក្រុមហ៊ុនរបស់រុស្ស៊ី។ ស្ថាប័នផ្តល់ហិរញ្ញប្បទានអន្តរជាតិមួយចំនួន ទៀតក៏បានដើរតួនាទីដ៏សំខាន់ក្នុងការគាំទ្រដល់ការចែកចាយថាមពលក្នុងតំបន់ ក្នុងនោះរួមមានធនាគារ អភិវឌ្ឍន៍អាស៊ី និងធនាគារពិភពលោក ដែលបានផ្តល់ហិរញ្ញប្បទានដល់ការសង់ខ្សែបណ្តាញបញ្ជូន ចរន្តដែលមានកម្លាំងខ្ពស់។ ផែនការនេះកំពុងត្រូវបានដំណើរការនៅក្នុងតំបន់ទន្លេបី ដើម្បីភ្ជាប់ពីរោងចក្រ ផលិតថាមពលវារីអគ្គិសនីដែលបានគ្រោងឡើង ទៅកាន់បណ្តាញបញ្ជូនចរន្តទាំងនោះ។



រូបភាព Oxfam-Brett Eloff: ការចុះងូតទឹករបស់ប្រជាជនក្នុងទន្លេសេសាន

មានការសិក្សាជាច្រើន ត្រូវបានគេធ្វើទៅលើផលប៉ះពាល់របស់ទំនប់វារីអគ្គិសនីមួយចំនួន ក្នុងតំបន់ ដែលការសិក្សានោះ បានរកឃើញពីក្តីបារម្ភមួយចំនួនពាក់ព័ន្ធនឹងផលប៉ះពាល់អវិជ្ជមានលើ បរិស្ថាន និងសហគមន៍មូលដ្ឋាន។ ក្នុងរយៈពេលជាង ១ ទស្សវត្សកន្លងមក របាយការណ៍នៃការសិក្សា ទាំងនេះ បានចងក្រងពីផលប៉ះពាល់ (បង្កឡើងដោយសារទំនប់បន្តកន្ទុយគ្នាចំនួន ៧ នៅប៉ែកខាងលើ ក្នុងប្រទេសវៀតណាម) ដែលប្រឈមដោយសហគមន៍នៅប៉ែកខាងក្រោមទំនប់ ក្នុងប្រទេសកម្ពុជា។ ដោយសារមានសហគមន៍មូលដ្ឋានជាច្រើននាក់រស់នៅពីងផ្នែកទាំងស្រុងលើការនេសាទ និងធនធាន ធម្មជាតិរបស់ទន្លេ ការអភិវឌ្ឍន៍ទំនប់វារីអគ្គិសនីនៅតាមដងទន្លេនេះ បានបង្កើនឲ្យមានភាពក្រីក្រ និង ការលំបាកជាច្រើនដល់សហគមន៍ ដោយសារតែការធ្វើឲ្យថយចុះនូវបរិមាណត្រី ការឡើងចុះកម្ពស់ទឹក មិនទៀងទាត់ និងការថយចុះនូវគុណភាពទឹក។ ទោះបីជាមានការចងក្រងនូវ ផលប៉ះពាល់បានល្អ ប្រសើរក៏ដោយ ក៏សហគមន៍នៅក្នុងប្រទេសកម្ពុជា មិនដែលទទួលបានដំណោះស្រាយសមស្រប ណា មួយចំពោះភាពលំបាកវេទនា ដែលគាត់កំពុងប្រឈម ដោយទំនប់វារីអគ្គិសនីនៅប៉ែកខាងលើក្នុង ប្រទេសវៀតណាមនៅឡើយទេ។

ទោះបីជាផលប៉ះពាល់ ត្រូវបានគេកំណត់យ៉ាងច្បាស់លាស់នៅពេលធ្វើផែនការ ពេលអនុម័ត និងពេលអនុវត្តគម្រោងវារីអគ្គិសនីដែលមានស្រាប់នៅក្នុងតំបន់ទន្លេបឹងកំដោយ ក៏នៅមានការព្រួយបារម្ភ មួយចំនួនដែលថា កំហុសដដែលៗនេះនឹងនៅតែបន្តកើតឡើងទៀតនៅពេលខាងមុខ។ ដូចដែលបាន បង្ហាញនៅក្នុងរបាយការណ៍នេះស្រាប់ ការជម្រុញឲ្យមានការអនុម័ត និងការអភិវឌ្ឍន៍គម្រោង គឺមាន អាទិភាពខ្ពស់ជាងផលប៉ះពាល់របស់គម្រោងនីមួយៗ ហើយស្ទើរតែមិនមានការយកចិត្តទុកដាក់លើការ បង្កផលប៉ះពាល់ដែលកើតឡើងដោយសារគម្រោងទាំង ៤៦ នៅក្នុងតំបន់ទន្លេបឹង។ ការខ្វះខាតនូវការ វិភាគឲ្យបានពេញលេញនេះ រិតតែធ្ងន់ធ្ងរឡើងដោយសារការពិតដែលថា ផែនការ និងការអភិវឌ្ឍន៍ ទំនប់វារីអគ្គិសនី នៅតែបន្តចោទជាបញ្ហារសើបក្នុងអាងទន្លេ ការពិគ្រោះយោបល់ជាមួយសហគមន៍រង ផលប៉ះពាល់នៅខ្សោយ ហើយគេក៏មិនអាចទទួលបាននូវព័ត៌មានលម្អិត និងអាចទុកចិត្តបាន ពាក់ព័ន្ធ នឹងផែនការទាំងអស់នេះ។

ឥទ្ធិពលនៃការបាត់បង់តម្លាភាពនេះ កើតឡើងដោយសារតែអ្នកទទួលរងផលប៉ះពាល់ទាំងអស់ មានការយល់ដឹងតិចតួចបំផុតពាក់ព័ន្ធនឹងការប្រែប្រួលបែបបទរបស់ពួកគេ និងរាល់ការសម្រេច ចិត្តទាំងអស់ ត្រូវធ្វើឡើងដោយមិនមានការចូលរួមរបស់ពួកគេ។ មិនត្រឹមតែសហគមន៍ទេដែលមិនបាន ដឹងពីផែនការអភិវឌ្ឍន៍នៅក្នុងតំបន់នេះ សូម្បីតែសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍នានាដែលកំពុងជួយ អភិវឌ្ឍន៍សហគមន៍ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងការពារបរិស្ថាន ក៏មិនបានដឹងឲ្យបាន ស៊ីជម្រៅពីទំហំនៃ ផលប៉ះពាល់របស់ផែនការអភិវឌ្ឍន៍ទាំងអស់នេះដែរ។ បុគ្គលិកមួយចំនួន មកពី ស្ថា ប័នបច្ចេកទេសរបស់រដ្ឋាភិបាល មានដូចជារដ្ឋបាលព្រៃឈើ និងរដ្ឋបាលជលផល ក៏កំពុងតែបង្ហាញ ពី

ភាពមិនពេញចិត្ត ដោយសារតែពួកគាត់ មិនត្រូវបានគេពិគ្រោះយោបល់ក្នុងអំឡុងពេលសិក្សា និង ពេលអនុម័តផែនការអភិវឌ្ឍន៍ទាំងអស់នេះ។

ដើម្បីយល់ដឹងឲ្យបានកាន់តែប្រសើរ អំពីឧបសគ្គដែលនឹងប្រឈមចំពោះធនធានធម្មជាតិ និង សហគមន៍នៅក្នុងតំបន់ទាំងនេះ ចាំបាច់ត្រូវតែកំណត់ និងវិភាគឲ្យបានច្បាស់លាស់ពីការផ្លាស់ប្តូរដែល កំពុងកើតឡើងនាពេលបច្ចុប្បន្ននេះ ដោយផ្ដោតទៅលើអ្នកពាក់ព័ន្ធក្នុងការអភិវឌ្ឍន៍នេះ លើកត្តាដែល នាំឲ្យមានការអភិវឌ្ឍន៍ថ្មីៗកើតឡើង និងលើនិន្នាការនៃការធ្វើផែនការទំនប់វារីអគ្គិសនី និងដំណើរការ អនុម័តលើផែនការទាំងនោះ។ នៅពេលដែលគេបានយល់ដឹងច្បាស់លាស់ពីបញ្ហាដែលប្រឈមនៅក្នុង តំបន់ ពេលនោះសង្គមស៊ីវិលក៏នឹងអាចដឹងបានកាន់តែច្បាស់ពីចំណុចដែលខ្លួនត្រូវចូលរួមជាមួយអ្នក



ពាក់ព័ន្ធ និងអាចឆ្លើយតបប្រកបដោយប្រសិទ្ធិភាពចំពោះបញ្ហាដែលប្រឈម។ សម្រាប់ប្រទេសកម្ពុជា របាយការណ៍នេះ មានគោលបំណងស្វែងរកឲ្យឃើញនូវអ្នកពាក់ព័ន្ធនៅក្នុងគម្រោងអភិវឌ្ឍន៍ទាំងអស់ នេះ និងស្វែងរកឲ្យឃើញពីកត្តាដែលនាំឲ្យមានការកើនឡើងនៃគម្រោងសាងសង់ទំនប់វារីអគ្គិសនី នៅ ក្នុងតំបន់ទន្លេបីនេះ។ របាយការណ៍ក៏ផ្តល់ជូននូវបច្ចុប្បន្នកម្មនៃគម្រោងដ៏ធំ និងដ៏មានសក្តានុពល ព្រម ទាំងផលប៉ះពាល់ចម្បងៗ ដែលគេរំពឹងថា នឹងកើតឡើងពីការអភិវឌ្ឍន៍ទំនប់វារីអគ្គិសនីនៅក្នុងអាង ទន្លេបី។ គេក៏សង្ឃឹមទុកដែរថា របាយការណ៍នេះ នឹងអាចបំពេញបន្ថែមនូវព័ត៌មានសំខាន់ៗ ដែលខ្វះ ចន្លោះ និងជម្រុញឲ្យមានការពិភាក្សាក្នុងចំណោមអ្នកពាក់ព័ន្ធ រួមមាន ៖ សហគមន៍រងផលប៉ះពាល់ ប្រជាពលរដ្ឋភាគច្រើនរបស់ប្រទេសកម្ពុជា រដ្ឋាភិបាល និងអ្នកសម្រេចចិត្ត អ្នកអភិវឌ្ឍន៍គម្រោង និង សង្គមស៊ីវិល។

ផ្នែកទី ១ ៖

ថាមពលពីវារីអគ្គិសនីជាជំនើមដើម្បីផ្គត់ផ្គង់

ថាមពលក្នុងតំបន់

ប្រទេសទាំងបីដែលមានទន្លេបឹងហូរកាត់ បច្ចុប្បន្ននេះកំពុងជួបប្រទះនូវការខ្វះខាតអគ្គិសនី។ ទាំងប្រទេសកម្ពុជា និងប្រទេសឡាវ នៅមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការផលិត និងចែកចាយចរន្តអគ្គិសនីនៅឡើយទេ ជាក់ស្តែងប្រទេសកម្ពុជា កំពុងតែត្រូវការនូវចរន្តអគ្គិសនីយ៉ាងខ្លាំង ដែលតម្រូវឲ្យប្រទេសនេះនាំចូលនូវចរន្តអគ្គិសនីជាច្រើនមកពីប្រទេសជិតខាង។ ចរន្តអគ្គិសនីមួយចំនួន សម្រាប់ផ្គត់ផ្គង់តម្រូវការនេះ ត្រូវបានផលិតនៅក្នុងស្រុក ដោយប្រើប្រាស់រោងចក្រអគ្គិសនីដើរដោយប្រេងឥន្ធនៈ។ ចំណែកប្រទេសឡាវវិញ បាន និងកំពុងអភិវឌ្ឍន៍សមត្ថភាពផលិតចរន្តអគ្គិសនីរបស់ខ្លួន ហើយថ្មីៗនេះ ក៏បានពង្រឹងការអភិវឌ្ឍន៍នេះនៅប៉ែកខាងត្បូងនៃប្រទេស។ ជាមួយគ្នានេះផងដែរ ប្រទេសកម្ពុជា ក៏កំពុងតែជម្រុញទៅមុខនូវការអភិវឌ្ឍន៍ដ៏ឆាប់រហ័សមួយនៅក្នុងវិស័យវារីអគ្គិសនី ក្នុងគោលបំណងដើម្បីបំពេញនូវតម្រូវការអគ្គិសនី ដែលកំពុងតែកើនឡើងឥតឈប់ឈរក្នុងប្រទេស។ សមត្ថភាពផលិតថាមពលអគ្គិសនីរបស់ប្រទេសវៀតណាម មានការរីកចម្រើនជាងប្រទេសជិតខាងរបស់ខ្លួន ហើយប្រទេសនេះបានសាងសង់ទំនប់វារីអគ្គិសនីខ្នាតធំជាច្រើន ក្នុងនោះរួមមាន ទំនប់វារីអគ្គិសនីយ៉ាលី ដែលមាន កំលាំងថាមពល ៧២០ម៉េហ្កាវ៉ាត់ ស្ថិតនៅផ្នែកខាងលើនៃទន្លេសេសានក្នុងប្រទេសវៀតណាម។ ប៉ុន្តែការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៅក្នុងប្រទេសវៀតណាម ធ្វើឲ្យតម្រូវការអគ្គិសនីរបស់ប្រទេសនេះ កើនឡើងយ៉ាងខ្លាំង រហូតដល់ថាមពលដែលផលិតបានដោយខ្លួនឯងនៅក្នុងស្រុក មិនអាចផ្គត់ផ្គង់បានគ្រប់គ្រាន់។ ឈរលើហេតុផលនេះ ប្រទេសវៀតណាម កំពុងតែមានផែនការផ្តល់មូលនិធិសាងសង់ទំនប់វារីអគ្គិសនីមួយចំនួននៅក្នុងប្រទេសកម្ពុជា និងប្រទេសឡាវ ក្នុងគោលបំណងដើម្បីទាញយកអគ្គិសនីមួយចំនួនមកផ្គត់ផ្គង់តម្រូវការនៅក្នុងស្រុក ហើយអគ្គិសនីដែលនៅសល់នឹងត្រូវនាំចេញទៅកាន់ខ្សែបណ្តាញជាតិវៀតណាម។ ប្រទេសថៃ ក៏បានបង្ហាញឲ្យដឹងថា ប្រទេសខ្លួនក៏មិនមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការផ្គត់ផ្គង់តម្រូវការអគ្គិសនីក្នុងស្រុកបាននៅឡើយដែរ ព្រមទាំងបានចុះកិច្ចព្រមព្រៀងទិញអគ្គិសនី ពីប្រទេសឡាវ^៦។

មានក្រុមហ៊ុនរដ្ឋ និងក្រុមហ៊ុនបរទេសជាច្រើន បង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនលើគម្រោងអភិវឌ្ឍន៍ទំនប់វារីអគ្គិសនីនៅក្នុងប្រទេសកម្ពុជា និងប្រទេសឡាវ ព្រោះប្រទេសទាំងពីរនេះ នៅមិនទាន់មានសមត្ថភាពហិរញ្ញវត្ថុ និងសមត្ថភាពបច្ចេកទេស ក្នុងការសាងសង់ទំនប់ទាំងអស់នេះបានដោយខ្លួន

6 It should be noted that in a 2006 report, it was claimed that the Thai Load Forecast Subcommittee has a “historical and persistent tendency to overestimate future demand”. Greacen, C. & Footner, J. *Decentralizing Thai Power: Towards a Sustainable Energy System*. Greenpeace Thailand & Palang Thai, November 2006.

ឯងនៅឡើយទេ។ ភាគច្រើន ក្រុមហ៊ុនទាំងនេះ កំពុងធ្វើការចរចាដើម្បីចុះកិច្ចសន្យាលក្ខណៈ BOT ដែលមានរយៈពេល ២៥ឆ្នាំ ឬលើស ២៥ឆ្នាំ។ ដោយសារតែតម្រូវការអគ្គិសនីមានការកើនឡើងយ៉ាងឆាប់រហ័ស ការបង្កើតគម្រោងក្នុងលក្ខណៈ BOT មានសក្តានុពលក្នុងការផ្តល់នូវអត្ថប្រយោជន៍ខ្ពស់។

១.១ ប្រទេសកម្ពុជា

សព្វថ្ងៃនេះ វិស័យថាមពលរបស់ប្រទេសកម្ពុជាមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់តម្រូវការអគ្គិសនីនៅក្នុងស្រុកបាននៅឡើយទេ។ មានចរន្តអគ្គិសនីត្រឹមតែ ២៦% ប៉ុណ្ណោះ ដែលទទួលបានពីខ្សែបណ្តាញចែកចាយ ហើយដែលមានតម្លៃថ្លៃ។ នៅតំបន់ប្រជុំជន តម្លៃអគ្គិសនីមានតម្លៃស្មើនឹងពីរដងនៃតម្លៃអគ្គិសនីរបស់ប្រទេសជិតខាង ហើយនៅតាមជនបទវិញ អគ្គិសនីក៏មានតម្លៃកាន់តែខ្ពស់ថែមទៀត⁷។ ការប្រើប្រាស់ចរន្តអគ្គិសនីនេះ គឺស្ថិតក្នុងកម្រិតមួយទាបបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ នៅតាមជនបទ គ្រួសារដែលទទួលបានអគ្គិសនីពីខ្សែបណ្តាញចែកចាយ មានចំនួនតិចជាង ១៣%⁸ ចំណែកឯនៅទីក្រុងភ្នំពេញវិញ ការប្រើប្រាស់អគ្គិសនីមានរហូតដល់ ៩០% នៃអគ្គិសនីសរុបរបស់ប្រទេស ទោះបីជានៅទីក្រុងមួយនេះ មានចំនួនប្រជាជនប្រហែល ១០% នៃចំនួនប្រជាជនសរុបក៏ដោយ⁹។ ស្ទើរតែគ្រប់តំបន់ទាំងអស់ក្នុងប្រទេសកម្ពុជា ការដាច់ចរន្តអគ្គិសនីកើតឡើងញឹកញាប់បំផុត ហើយការផ្គត់ផ្គង់អគ្គិសនីដ៏មានតម្លៃថ្លៃ និងមិនអាចទុកចិត្តបាននេះ មិនត្រឹមតែប៉ះពាល់ដល់គុណភាពជីវិតរបស់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ វាថែមទាំងបានបង្អាក់ដល់ដំណើរការវិនិយោគផងដែរ។


ក្រៅពីកង្វះខាតក្នុងការផ្គត់ផ្គង់ ការផលិតថាមពលអគ្គិសនីបច្ចុប្បន្នរបស់ប្រទេសកម្ពុជា មិនស្អាតហើយបច្ចុប្បន្ននេះ រោងចក្រអគ្គិសនីភាគច្រើនរបស់ប្រទេសកម្ពុជា ដើរដោយប្រេងឥន្ធនៈ។ យោងតាមសម្តីរបស់មន្ត្រីម្នាក់មកពីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពលបានឲ្យដឹងថា អគ្គិសនីជាង ៩០% ដែលបានដាក់ឲ្យប្រើប្រាស់ក្នុងឆ្នាំ ២០០៩ ផលិតដោយរោងចក្រអគ្គិសនីដើរដោយប្រេងឥន្ធនៈ ដែលនាំចូលពីក្រៅប្រទេស¹⁰។ កង្វះខាតក្នុងការផ្គត់ផ្គង់ថាមពលអគ្គិសនី និងការចំណាយខ្ពស់ទៅលើប្រេងឥន្ធនៈ បានធ្វើឲ្យប្រទេសកម្ពុជានាំចូលអគ្គិសនីជាច្រើនមកពីប្រទេសថៃ និងពីប្រទេសវៀតណាម។ នៅក្នុងឆ្នាំ ២០០៩ ប្រទេសកម្ពុជាបានចំណាយអស់ ៥៩លានដុល្លារអាមេរិក លើការនាំចូលអគ្គិសនីមកពីប្រទេស

7 World Bank website, *Cambodia: Villagers Enjoy Cheaper, Reliable Electricity*, 25 February 2011. <http://web.worldbank.org/WBSITE/EXTERNAL/COUNTRIES/EASTASIAPACIFICEXT/CAMBODIAEXTN/0,,contentMDK:22842900~menuPK:293861~pagePK:2865066~piPK:2865079~theSitePK:293856,00.html> (accessed November 2011).
8 Presentation by Victor Jona, General Department of Energy of the Ministry of Industry, Mines and Energy, *Cambodia Energy Status and its Development*, 16 March 2011. <http://www.cdri.org.kh/oc2011/11energy.pdf> (accessed November 2011).
9 Presentation by Chea Piseth, Hydroelectricity Department of the Ministry of Industry, Mines and Energy, *National Power and Hydropower Development Plans in Cambodia*, 16-17 July 2009. http://www.icem.com.au/documents/envassessment/mrc_sea_hp/1.%20inception/presentations/cambodia%20scoping%20workshop/pdf/National%20Power%20and%20Hydropower%20Development%20Plan%20in%20Cambodia.pdf
10 *Ibid.*

ទាំងពីរនេះ¹¹ ហើយនៅក្នុងឆ្នាំ ២០១០ ការនាំចូលអគ្គិសនី កើនលើសពី ៤០% នៃការផ្គត់ផ្គង់សរុបរបស់ប្រទេស¹²។

តម្រូវការអគ្គិសនី បានកើនឡើងជាបន្តបន្ទាប់នៅក្នុងរយៈពេលពីរបីឆ្នាំកន្លងទៅនេះ ហើយការកើនឡើងនេះ ត្រូវបានគេព្យាករណ៍ថានឹងនៅតែបន្តរហូត ប៉ុន្តែតួលេខពិតប្រាកដនៃតម្រូវការនេះពិបាកនឹងកំណត់ណាស់។ យោងតាមរបាយការណ៍មួយទទួលបានពីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល បានបង្ហាញថា តម្រូវការអគ្គិសនីក្នុងស្រុកសម្រាប់ឆ្នាំ ២០១០ មានចំនួនលើសពី ៤៣០ ម៉េហ្គាវ៉ាត់។ តម្រូវការនេះ ត្រូវបានគេព្យាករណ៍ថានឹងកើនដល់ ១,៣៤៩ ម៉េហ្គាវ៉ាត់ ក្នុងឆ្នាំ ២០១៥ និង ២,៤០១ ម៉េហ្គាវ៉ាត់ ក្នុងឆ្នាំ ២០២០¹³។ យោងតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី បានព្យាករណ៍ថា តម្រូវការអគ្គិសនីក្នុងឆ្នាំ ២០១០ មានចំនួន ៤៦៧ ម៉េហ្គាវ៉ាត់ ក្នុងឆ្នាំ ២០១៥ មានចំនួន ១,០០៨ ម៉េហ្គាវ៉ាត់ និងក្នុងឆ្នាំ ២០២០ មានចំនួន ១,៦១០ ម៉េហ្គាវ៉ាត់¹⁴។ វាពិបាកក្នុងការស្វែងយល់ ថាតើ តួលេខទាំងនេះ មានភាពសុក្រិតប៉ុណ្ណា ប៉ុន្តែវាជាក់ស្តែងណាស់ដែលថា ប្រទេសកម្ពុជាត្រូវតែធ្វើឲ្យ ប្រសើរឡើងនូវសមត្ថភាពរបស់ខ្លួនក្នុងការផលិតថាមពលអគ្គិសនី។ ដើម្បីបំពេញតម្រូវការអគ្គិសនី ក្នុងស្រុក កម្ពុជាកំពុងតែព្យាយាមទាក់ទាញក្រុមហ៊ុនឯកជនឲ្យមកបង្កើតរោងចក្រអគ្គិសនី និងរចនា សម្ព័ន្ធចែកចាយថាមពល។ មានរោងចក្រអគ្គិសនីដើរដោយផ្សេងៗចម្រុះចំនួន ត្រូវបានគេអនុម័តឲ្យ សាងសង់នាពេលថ្មីៗនេះ។ ស្របពេលជាមួយគ្នានេះផងដែរ រដ្ឋាភិបាលកំពុងជម្រុញយ៉ាងខ្លាំងក្លាឲ្យ មានការអភិវឌ្ឍន៍លើវារីអគ្គិសនីទាំងអស់ដែលមានសក្តានុពល។ ថ្មីៗនេះ ទំនប់វារីអគ្គិសនីខ្នាតធំមួយ (ទំនប់វារីអគ្គិសនីកំបាយ មានអានុភាព ១៩៣ម៉េហ្គាវ៉ាត់) ត្រូវបានសាងសង់ និងដាក់ឲ្យដំណើរការនៅ ក្នុងខេត្តកំពត។ ជាមួយគ្នានេះក៏នៅមានទំនប់វារីអគ្គិសនីចំនួន ៤ ផ្សេងទៀត កំពុងតែដំណើរការសាងសង់ រួមមាន ៖ ទំនប់វារីអគ្គិសនីស្ទឹងតាតែ (មានអានុភាព ២៤៦ម៉េហ្គាវ៉ាត់) ក្នុងខេត្តពោធិ៍សាត់ ទំនប់ វារីអគ្គិសនីគិរីវ័យ៣ (មានអានុភាព ១៨ម៉េហ្គាវ៉ាត់) ទំនប់វារីអគ្គិសនីប្រស្សីជ្រៃក្រោម (មានអានុភាព ៣៣៨ម៉េហ្គាវ៉ាត់) និងទំនប់វារីអគ្គិសនីស្ទឹងអាតែ (មានអានុភាព ១២០ម៉េហ្គាវ៉ាត់) ដែលទំនប់ទាំងបីនេះ ស្ថិតនៅក្នុងខេត្តកោះកុង។ ក្រុមហ៊ុនចិនជាអ្នកទទួលខុសត្រូវសាងសង់ទំនប់ទាំង ៥ ខាងលើនេះ ដែល មានតម្លៃសរុប ១.៦៣ន់លានដុល្លារអាមេរិក និងមានអានុភាពសរុប ៩០០ម៉េហ្គាវ៉ាត់¹⁵។

11 Xinhua News Agency, Cambodia spends 59 mln USD to import electricity in 2009, 14 March 2010.
12 Presentation by Victor Jona, 16 March 2011.
13 MIME demand forecast, as reported by Economic Consulting Associates, *The Potential of Regional Power Sharing Integration: Greater Mekong Subregion Transmission and Trading Case Study*, January 2010, (p87).
14 Asian Development Bank, *RETA 6440: Facilitating Regional Power Trading and Environmentally Sustainable Development of Electricity Infrastructure in the Greater Mekong Subregion*, Final report - Component 1, Module 1: Update of the GMS Regional Master Plan, executive summary, 15 October 2010 (p25).
15 <http://www.investincambodia.com/power.htm> (accessed November 2011).



ប្រភព: MIME ២០០៨ ផែនទី ទំនប់វារីអគ្គិសនីដែលមានស្រាប់និងគ្រោងសាងសង់នៅប្រទេសកម្ពុជា?

យុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា ដើរតាមយុទ្ធសាស្ត្រចតុកោណរបស់រដ្ឋាភិបាល។ បើនិយាយពីអគ្គិសនី យុទ្ធសាស្ត្ររបស់ប្រទេសកម្ពុជា ចង់បាននូវការផ្គត់ផ្គង់អគ្គិសនីដែលមានតម្លៃថោក ក្នុងគោលបំណងរក្សាកំណើនសេដ្ឋកិច្ចជាតិ។

គោលបំណងនេះ អាចសម្រេចទៅបានតាមរយៈការជម្រុញ ឲ្យមានការចូលរួមពីវិស័យឯកជន ក្នុងការផលិត និងចែកចាយអគ្គិសនី និងតាមរយៈការគាំទ្រឲ្យមានខ្សែបណ្តាញចែកចាយ ដើម្បីជួយសម្រួលដល់ការនាំចូលថវន្តអគ្គិសនីពីប្រទេសជិតខាង។

យុទ្ធសាស្ត្រនេះ ត្រូវបានគេធ្វើបច្ចុប្បន្នកម្មក្នុងឆ្នាំ ២០០៩ តាមរយៈផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០០៩-២០១៣ ដែលបានលើកឡើងសារជាថ្មីថា ការអភិវឌ្ឍន៍វិស័យអគ្គិសនី គឺជាគន្លឹះអាទិភាពមួយ និងដាក់ទិសដៅបង្កើនសមត្ថភាពផ្គត់ផ្គង់អគ្គិសនីដែលមានតម្លៃថោក។ នៅក្នុងអាណត្តិនៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០០៩-២០១៣ រដ្ឋាភិបាលមានបំណង¹⁶ ៖

- បង្កើនសមត្ថភាពផ្គត់ផ្គង់អគ្គិសនី និងកាត់បន្ថយពន្ធនាំចូល ពង្រឹងយន្តការស្ថាប័ន និងសមត្ថភាពក្នុងការគ្រប់គ្រង
- ធានាឲ្យបាននូវការផ្គត់ផ្គង់អគ្គិសនីដែលអាចទុកចិត្តបានដើម្បីជួយសម្រួល និងទាក់ទាញការវិនិយោគ និងដើម្បីជម្រុញការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ

16 Royal Government of Cambodia, National Strategic Development Plan Update 2009-2013, (p149).

- បង្កើតគោលនយោបាយ និងក្របខ័ណ្ឌគតិយុត្តិសម្រាប់វិស័យអគ្គិសនី ដើម្បីធានាឲ្យបាននូវការគ្រប់គ្រង និងការប្រើប្រាស់ប្រកបដោយប្រសិទ្ធិភាពនូវធនធានដែលមាន ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅ និង
- លើកទឹកចិត្តដល់ការប្រើប្រាស់អគ្គិសនីប្រកបដោយប្រសិទ្ធិភាព និងផលប៉ះពាល់តិចបំផុតដល់បរិស្ថាន។

ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ក៏មានកំណត់ពីតួនាទីរបស់ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ក្នុងការបំពេញឲ្យបាននូវតម្រូវការអគ្គិសនី។ កិច្ចការទាំងនេះរួមមាន ៖ ជម្រុញការរុករកប្រភពថាមពល ដូចជាវារីអគ្គិសនី ធានាស្ថិរភាព និងភាពជឿជាក់ក្នុងការផ្គត់ផ្គង់អគ្គិសនី លើកទឹកចិត្តឲ្យមានការប្រើប្រាស់អគ្គិសនីប្រកបដោយប្រសិទ្ធិភាព និងកាត់បន្ថយផលប៉ះពាល់លើបរិស្ថាន លើកទឹកចិត្តវិស័យឯកជនឲ្យមកវិនិយោគលើវិស័យអគ្គិសនី និងជម្រុញការធ្វើអាជីវកម្មអគ្គិសនីក្នុងតំបន់ តាមរយៈកិច្ចសហប្រតិបត្តិការពហុ និងទ្វេភាគី¹⁷។ គោលដៅរបស់រដ្ឋាភិបាលកម្ពុជា គឺដល់ឆ្នាំ ២០២០ ភូមិ ទាំងអស់នៅក្នុងប្រទេស នឹងមានអគ្គិសនីប្រើប្រាស់ និងដល់ឆ្នាំ ២០៣០ យ៉ាងហោចណាស់ ៧០% នៃគ្រួសារទាំងអស់ នឹងមានចរន្តអគ្គិសនីប្រើប្រាស់ ដែលមានគុណភាពដូចចរន្តអគ្គិសនីពីខ្សែបណ្តាញជាតិ¹⁸។ ដើម្បីសម្រេចបាននូវគោលដៅទាំងនេះ គេត្រូវពឹងផ្អែកយ៉ាងខ្លាំងលើទំនប់វារីអគ្គិសនី ហើយចំណុចនេះ ត្រូវបានគេឆ្លុះបញ្ចាំងនៅក្នុងសេចក្តីថ្លែងការណ៍ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

នៅក្នុងសេចក្តីថ្លែងការណ៍ប៉ុន្មានឆ្នាំថ្មីៗនេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានសង្កត់ធ្ងន់ទៅលើការគាំទ្រឲ្យមានការអភិវឌ្ឍន៍ទំនប់វារីអគ្គិសនីរបស់កម្ពុជា។ ឧទាហរណ៍នៅក្នុងសន្ទនាថារបស់សម្តេច ដែលបានធ្វើឡើងនៅក្នុងខេត្តក្រចេះ ក្នុងឆ្នាំ ២០០៨ បានបង្ហាញថា ៖

ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី ព្រមទាំងផ្នែកមួយចំនួននៃខេត្តក្រចេះ និង ខេត្តព្រះវិហារអាចក្លាយជាតំបន់សេដ្ឋកិច្ចទី ៤ បន្ទាប់ពីទីក្រុងភ្នំពេញ ក្រុងព្រះសីហនុ និង សៀមរាប។ សក្តានុពលដែលយើងមាននៅភូមិភាគឦសាននេះ មើលទៅអស្ចារ្យណាស់។ យើងអាចលើកយកសក្តានុពលមួយមកនិយាយនៅពេលនេះ គឺទំនប់វារីអគ្គិសនី ដែលអាចផ្តល់ អគ្គិសនីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងអាចលក់ទៅឲ្យប្រទេសជិតខាងក៏បាន¹⁹។

17 Ibid. (p149-150).
 18 Cambodian Government's Rural Electrification Fund website, <http://www.ref.gov.kh/eng/index.php?fn=home.htm> (accessed November 2011).
 19 Cambodia New Vision: Issue 123, April 2008, available at http://www.cnv.org.kh/cnv_archives/cnv_archives.htm (accessed November 2011).

សម្តេចនាយករដ្ឋមន្ត្រីក៏បានបន្ថែមផងដែរថា ការអភិវឌ្ឍន៍វារីអគ្គិសនី និងធ្វើឲ្យចរន្តអគ្គិសនីមានតម្លៃ ថោក និងកាត់បន្ថយការចំណាយក្នុងការធ្វើពាណិជ្ជកម្មក្នុងប្រទេសកម្ពុជា²⁰។ ទិន្នន័យ និងសេចក្តីថ្លែង ការណ៍ពាក់ព័ន្ធនឹងការអភិវឌ្ឍន៍ទំនប់វារីអគ្គិសនីកម្ពុជា បានបង្ហាញឲ្យឃើញថា ផែនការរបស់ប្រទេស នេះគឺមានមហិច្ឆតាធំធេងណាស់។ យោងទៅតាមបទបង្ហាញមួយក្នុងឆ្នាំ ២០០៩ ដែលលើកឡើង ដោយក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានបង្ហាញថា ប្រទេសកម្ពុជាមានបំណងកាត់បន្ថយការពឹងពាក់លើការ នាំចូលថាមពលអគ្គិសនីពីក្រៅប្រទេស និងការផលិតថាមពលដោយប្រើប្រាស់ប្រេងឥន្ធនៈ ហើយដល់ ឆ្នាំ ២០២០ ប្រទេសកម្ពុជា នឹងអាចផ្គត់ផ្គង់ថាមពលអគ្គិសនីចំនួន ៦,០០០ម៉េហ្គាវ៉ាត់ ដែល ៦៨% នៃ អគ្គិសនីនេះ បានមកពីទំនប់វារីអគ្គិសនី²¹។ តាមរយៈការសិក្សាមួយដែលធ្វើឡើងក្នុងឆ្នាំ ២០០៧ ដោយ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនបានកំណត់ថា ក្រៅពីទំនប់ចំនួន ៤កន្លែង ដែលគម្រោងរបស់ វាត្រូវបានគេចាប់ផ្តើមរួចទៅហើយនោះ ក៏នៅមានសក្តានុពលចំនួន ២៩ កន្លែងទៀតសម្រាប់សង់ទំនប់ វារីអគ្គិសនី។ ភាគច្រើននៃទីតាំងដែលមានសក្តានុពលទាំងអស់នោះ កំពុងត្រូវបានគេសិក្សាស្វែងរក លទ្ធភាព ហើយក៏មានទីតាំងមួយចំនួន ត្រូវបានគេអនុម័តរួចរាល់ហើយដែរ²²។

១.២ ប្រទេសវៀតណាម

បច្ចុប្បន្ននេះ អ្នកវិនិយោគដ៏ធំបំផុតនៅក្នុងវិស័យវារីអគ្គិសនីក្នុងតំបន់ទន្លេបី គឺប្រទេសវៀតណាម។ ក្នុងចំណោមគម្រោងសាងសង់ទំនប់វារីអគ្គិសនីចំនួន ៦ ដែលនឹងលើកយកមកពិភាក្សានៅក្នុងអត្ថបទ នេះ (គម្រោងសេសានក្រោម២ សេសានក្រោម៣ សេសានក្រោម ១/៥ ស្រែពក៣ និងស្រែពក៤) មានគម្រោងចំនួន ៣ ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនរដ្ឋរបស់វៀតណាម (អគ្គិសនីវៀតណាម)។ ការ ចាប់អារម្មណ៍របស់ប្រទេសវៀតណាម មកលើវិស័យវារីអគ្គិសនីនៅភាគឦសាននៃប្រទេសកម្ពុជា មិន មែនជារឿងគួរឲ្យភ្ញាក់ផ្អើលទេ ព្រោះបើយើងគិតពីទីតាំងភូមិសាស្ត្រនៃតំបន់ទន្លេបី គឺវាស្ថិតនៅជិត តំបន់ខ្ពង់រាបកណ្តាលរបស់ប្រទេសវៀតណាម។ ដោយសារតែទីតាំងទំនប់នៅក្នុងប្រទេសកម្ពុជា និង នៅប៉ែកខាងត្បូងនៃប្រទេសឡាវ ស្ថិតនៅជាប់នឹងប្រទេសវៀតណាម ដូច្នេះវានាំមកនូវភាពងាយស្រួល ក្នុងការនាំចរន្តអគ្គិសនីចេញទៅប្រទេសវៀតណាម។ ប្រទេសវៀតណាម ក៏មានបំណងនយោបាយដ៏ ស្មិតស្មួញជាមួយនឹងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលប្រទេសឡាវផងដែរ។

20 Cambodia New Vision: Issue 149, July 2010, available at http://www.cnv.org.kh/cnv_archives/cnv_archives.htm (accessed November 2011).
21 Presentation by Phallan Pann, Deputy Secretary General, Supreme National Economic Council, *Energy Sector in Cambodia*, September 2009. Available at http://cambodia.usembassy.gov/media2/pdf/energy_sector_in_cambodia.pdf (accessed November 2011).
22 MIME-JICA, internal workshop presentation, *The Master Plan Study of Hydropower Development in Cambodia*, 13 November 2007.

ការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅក្នុងប្រទេសវៀតណាម បានធ្វើឲ្យតម្រូវការថាមពលអគ្គិសនីកើនឡើងយ៉ាងខ្លាំង ហើយនៅចន្លោះឆ្នាំ ១៩៩០ ដល់ឆ្នាំ ២០០៩ ការផលិតថាមពលអគ្គិសនីរបស់ប្រទេសនេះបានកើនឡើងចំនួន៤ដង។ យោងតាមផែនការអភិវឌ្ឍន៍ថាមពលអគ្គិសនីឆ្នាំ ២០០៦-២០២០ របស់ប្រទេសនេះ ព្យាករណ៍ថា តម្រូវការថាមពលអគ្គិសនីប្រចាំឆ្នាំ នឹងកើនឡើង ១១% ចាប់ពីឆ្នាំ ២០១១ ដល់ឆ្នាំ ២០១៥ និង ៩% ពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២០²³។ យោងតាមអគ្គិសនីវៀតណាម បានដឹងថា នៅក្នុងម៉ោងប្រើប្រាស់ពេញ វៀតណាមខ្វះថាមពលពី១,៥០០ម៉េហ្គាវ៉ាត់ ដល់ ២,០០០ ម៉េហ្គាវ៉ាត់ ដែលនាំឲ្យមានការផ្តាច់ចរន្តជាញឹកញាប់²⁴។ កង្វះខាតថាមពលនេះ ត្រូវបានគេ ព្យាករណ៍ថា នឹងនៅតែបន្តកើតឡើងចាប់ពីឆ្នាំ ២០១៣ - ២០១៤²⁵។ ការកើនឡើងឥតឈប់ឈរ នូវតម្រូវការថាមពលអគ្គិសនីបានធ្វើឲ្យអ្នកផ្គត់ផ្គង់ថាមពលអគ្គិសនីរដ្ឋរបស់វៀតណាម ជួបនូវការពិបាកជាច្រើន ហើយដើម្បីដោះស្រាយនូវបញ្ហានេះ វៀតណាមបានទិញភ្លើងពីប្រទេសចិន និងព្យាយាមកែលម្អសមត្ថភាពផលិតថាមពលក្នុងស្រុក និងជាមួយប្រទេសជិតខាង។

នៅក្នុងសន្និសីទមួយរបស់អគ្គិសនីវៀតណាម ដែលធ្វើឡើងក្នុងឆ្នាំ ២០១០ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានជម្រុញឲ្យអគ្គិសនីវៀតណាម បង្កើនបរិមាណថាមពលដែលត្រូវផលិត និងត្រូវទិញពីក្រៅប្រទេស ដើម្បីធ្វើយ៉ាងណាបំពេញឲ្យបាននូវសេចក្តីត្រូវការនៅក្នុងប្រទេស²⁶។ ប៉ុន្តែរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ប្រទេសវៀតណាម បានជាប់គាំងដោយសារតែខ្វះខាតទឹកជាពិសេសនៅរដូវប្រាំង ដែលកត្តានេះ បង្កឲ្យមានផលប៉ះពាល់ដ៏ធ្ងន់ធ្ងរដល់សមត្ថភាពផលិតថាមពលវារីអគ្គិសនីរបស់ប្រទេសនេះ ហើយថាមពលដែលបានពីវារីអគ្គិសនី បានផ្គត់ផ្គង់រហូតដល់ ៤០% នៃថាមពលអគ្គិសនីសរុបរបស់ប្រទេស²⁷។ នៅក្នុងឆ្នាំ ២០១១ អគ្គិសនីវៀតណាមបានព្យាករណ៍ថា នឹងខ្វះខាតទឹកចំនួន ១២ ពាន់លានម៉ែត្រគូប ក្នុងអាងស្តុកទឹករបស់ទំនប់ទាំងអស់ ដែលអាចបណ្តាលឲ្យខ្វះខាតថាមពលអគ្គិសនីចំនួន ៣ ពាន់លានគីឡូវ៉ាត់ នៅក្នុងឆ្នាំ ២០១១។ នៅក្នុងឆ្នាំដដែលនេះដែរ កម្ពស់ទឹកនៅក្នុងអាងស្តុកទឹករបស់ទំនប់វារីអគ្គិសនីយ៉ាលី ស្រុកចុះទាបជាងឆ្នាំមុនៗ ចំនួន ២០ម៉ែត្រ²⁸។ នៅក្នុងខែ មីនា ឆ្នាំ ២០១១ កម្ពស់ទឹកនៅក្នុងអាងស្តុកទឹកទំនប់វារីអគ្គិសនីយ៉ាលី បានធ្លាក់ចុះមកនៅត្រឹមតែ ៦ ម៉ែត្រប៉ុណ្ណោះ ដែលជាការធ្លាក់ចុះទាបបំផុតក្នុងរយៈពេល ៥០ ឆ្នាំ ហើយថាមពលអគ្គិសនីដែលអាចផលិតបានពីទំនប់នេះត្រូវបានគេព្យាករណ៍ថាមានចំនួន ១ ដល់ ១.១ ពាន់លានគីឡូវ៉ាត់ គឺ

23 Economic Consulting Associates, *The Potential of Regional Power Sector Integration: GMS Transmission and Trading Case Study*, January 2010 (p71).
24 Vietnam Financial Review, *Electricity shortfalls: gloom sets in*, 25 March 2011.
25 Thanh Nien News, *Vietnam set to face serious power shortage in 2013*, 6 October 2010.
26 Voice of Vietnam News, *EVN urged to meet high demand for electricity*, 17 January 2010.
27 World Bank website, *Vietnam and Energy*.
<http://web.worldbank.org/WBSITE/EXTERNAL/COUNTRIES/EASTASIAPACIFICEXT/EXTEAPREGTOPENERGY/0,,contentMDK:20506969~pagePK:34004173~piPK:34003707~theSitePK:574015,00.html> (accessed November 2011).
28 Saigon Gai Phong Daily, *Vietnam to face power shortfalls in dry season, EVN says*, 18 January 2011.

ទាបជាងឆ្នាំមុនៗ ដែលអាចផលិតបានពី ១.៨ ដល់ ២ ពាន់លានគីឡូវ៉ាត់²⁹។ ទំនប់វារីអគ្គិសនីមួយទៀតរបស់អគ្គិសនីវៀតណាមស្ថិតក្នុងខេត្តឡាមដុង ផលិតថាមពលបាន ៩ លានគីឡូវ៉ាត់ ក្នុង១ថ្ងៃ ខណៈពេលដែលសមត្ថភាពរបស់ទំនប់នេះ អាចផលិតបាន ១៥ លានគីឡូវ៉ាត់ ក្នុង១ថ្ងៃ។ នៅក្នុងប៉ែកខាងត្បូងប្រទេស ទំនប់វារីអគ្គិសនីទ្រីអាន អាចផលិតថាមពលបានត្រឹមតែ ៤០% នៃថាមពលដែលផលិតបានក្នុងឆ្នាំ ២០១០។ មានគម្រោងមួយចំនួន ដែលគេសង្ឃឹមថាអាចបន្តដំណើរការបាន ក៏ត្រូវបានផ្អាកសកម្មភាពដោយត្រូវរងចាំរហូតដល់កម្ពស់ទឹកកើនឡើងវិញ³⁰។



ទំនប់យ៉ាលីនៅប្រទេសវៀតណាម

ប៉ុន្មានឆ្នាំកន្លងទៅនេះ ភូមិភាគកណ្តាលរបស់ប្រទេសវៀតណាម បានទទួលរងនូវការខ្វះខាតទឹកដ៏ធ្ងន់ធ្ងរដោយសារតែកត្តាអាកាសធាតុ ប៉ុន្តែការព្រួយបារម្ភត្រូវបានគេលើកឡើងជាបន្តបន្ទាប់ថាការអភិវឌ្ឍន៍ទំនប់វារីអគ្គិសនីរបស់វៀតណាម បាននាំមកនូវភាពរាំងស្ងួតនៅក្នុងតំបន់នេះ។ ជាឧទាហរណ៍ គម្រោងសាងសង់ទំនប់វារីអគ្គិសនីកន្ទុំនៅភាគខាងលើ នៅតំបន់ខ្ពង់រាបកណ្តាល បានបង្វែរទឹកពីទន្លេសេសានទៅកាន់ទន្លេដាក់ស្ទេរ (Dac Snghe) ដែលបានកាត់បន្ថយលំហូរទឹកទន្លេនៅតំបន់ទំនាប ប៉ែកខាងក្រោម។ យោងទៅតាម ប្រសាសន៍របស់លោក ង្វៀន ថាន់កៅ ប្រធានសហព័ន្ធវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងខេត្តកន្ទុំ បានឲ្យដឹងថា ការធ្វើបែបនេះ បានគម្រាមកំហែងយ៉ាងខ្លាំងដល់ជីវចម្រុះ (ecological diversity) និងការប្រកបរបររចិញ្ចឹមជីវិតរបស់ប្រជាជនតាមដងទន្លេសេសានប៉ែកខាង ក្រោម។ ជាមួយគ្នានេះផងដែរ វានឹងកាត់បន្ថយនូវបរិមាណថាមពល ដែលផលិតបានដោយទំនប់មួយ ចំនួន

29 កាសែត Dantri International ៖ ខ្ពង់រាបកណ្តាលកំពុងជួបនូវគ្រោះរាំងស្ងួតដ៏ធ្ងន់ធ្ងរ , ៣ មិនា ២០១១
30 កាសែត Saigon Gai Phong Daily ៖ កម្ពស់ទឹកក្នុងអាងស្តុកទឹកទំនប់វារីអគ្គិសនីស្រែកចុះគួរបារម្ភ , អគ្គិសនីវៀតណាម ២៩ មិនា ២០១១

ទៀតនៅប៉ែកខាងក្រោម³¹។ ទន្លេមេកុងនេះផងដែរ នៅមានរបាយការណ៍មួយចំនួនទៀត បាន លើក ឡើងថា ទំនប់នៅប៉ែកខាងលើ ការបូមខ្សាច់ដែលគ្មានការគ្រប់គ្រងត្រឹមត្រូវ និងការយកទឹកទៅ ប្រើ ប្រាស់ក្នុងអាជីវកម្មវៃ នឹងបណ្តាលឲ្យទន្លេជាច្រើននៅតំបន់ខ្ពង់រាបកណ្តាលរបស់ប្រទេសវៀតណាម ស្លាប់³²។ ស្ថានភាពបច្ចុប្បន្នរបស់ប្រព័ន្ធទន្លេនៅភាគកណ្តាលរបស់ប្រទេសវៀតណាម ជាការប្រកាស អាសន្នមួយដល់ប្រទេសកម្ពុជា និងប្រទេស ឡាវអំពីមហន្តរាយដែលនឹងកើតឡើង ដោយការធ្វើផែន ការមិនគ្រប់គ្រងជ្រោយ ការអភិវឌ្ឍន៍ទំនប់វារីអគ្គិសនីយ៉ាងតក់ក្រហល់ និងការអភិវឌ្ឍន៍ឧស្សាហកម្ម ដទៃទៀតនៅក្នុងតំបន់ទន្លេមេកុងរបស់ប្រទេសទាំងពីរនេះ។

ដើម្បីឆ្លើយតបទៅនឹងកង្វះខាតថាមពលអគ្គិសនី និងការថយចុះបរិមាណថាមពលអគ្គិសនីរបស់ រោងចក្រវារីអគ្គិសនីទាំងអស់ ប្រទេសវៀតណាម កំពុងតែព្យាយាមកែលម្អកង្វះខាតនេះ តាមរយៈការ នាំចូលអគ្គិសនីពីប្រទេសជិតខាង។ នៅក្នុងឆ្នាំ ២០១០ រដ្ឋាភិបាលវៀតណាម បានបង្គាប់ឲ្យអគ្គិសនី វៀតណាមផ្តួចផ្តើមការចរចាដំណោះស្រាយរយៈពេលវែង ក្នុងការនាំអគ្គិសនីពីប្រទេសចិន និងពី ប្រទេសផ្សេងៗក្នុងតំបន់។ ក្នុងនោះរួមមានការទិញថាមពលតាមបណ្តាញចែកចាយថាមពលដែលមាន ស្រាប់ ការសិក្សាស្វែងរកលទ្ធភាពតម្លើងបណ្តាញចែកចាយកម្លាំង ៥០០គីឡូវ៉ាត់ ភ្ជាប់ពីប្រទេសចិន មកប្រទេសវៀតណាម ពន្លឿនគម្រោងនានាដើម្បីទទួលបានប្រភពថាមពលវារីអគ្គិសនីពីប្រទេសឡាវ និងប្រទេសកម្ពុជា ព្រមទាំងរួសរាន់សាងសង់បណ្តាញចែកចាយថាមពលរួមមួយ រវាងប្រទេសកម្ពុជា ប្រទេសវៀតណាម និងប្រទេសឡាវ³³។ ក្រៅពីទំនប់វារីអគ្គិសនីដែលបានគ្រោងឡើងដោយវៀតណាម ក្នុងប្រទេសកម្ពុជា នៅមានទំនប់យ៉ាងតិចចំនួន១៦ទៀត ត្រូវបានគ្រោងឡើងនៅក្នុងប្រទេសឡាវ³⁴។ របាយការណ៍ពិគ្រោះយោបល់របស់ធនាគារពិភពលោក ឆ្នាំ ២០១០ បង្ហាញថា ដល់ឆ្នាំ ២០២៥ សមត្ថ ភាពផលិតថាមពលអគ្គិសនីទាំងអស់របស់វៀតណាម នឹងត្រូវស្រូបយកអស់ដោយតម្រូវការថាម ពល ក្នុងស្រុក ដែលនឹងជម្រុញឲ្យប្រទេសនេះ បង្កើតនូវជម្រើសថ្មីៗទៀតក្នុងការផលិត និងការនាំចូល ថាមពលពីក្រៅប្រទេស។³⁵

អគ្គិសនីវៀតណាម បាន និងកំពុងទិញថាមពលដ៏ច្រើនពីប្រទេសចិន ហើយយោងតាមសារព័ត៌ មានវៀតណាមបានឲ្យដឹងថា នៅក្នុងរយៈពេល ២ខែ ដើមឆ្នាំ ២០១១ វៀតណាមបានទិញថាមពល

31 Saigon Gai Phong Daily, *Hydropower plants depleting rivers*, 27 May 2011.
32 Saigon Gai Phong Daily, *Central Highlands rivers dying*, 26 May 2011.
33 The Saigon Times, *EVN told to start talks for long-term power import*, 5 September 2010.
34 Cambodia-Laos-Vietnam Development Triangle Portal, *Vietnam, Laos strengthen hydropower cooperation*, 25 November 2010. http://clv-triangle.vn/portal/page/portal/clv_en/819084/823229?p_page_id=819084&pers_id=823688&folder_id=&item_id=8380772&p_details=1 (accessed November 2011).
35 Asian Development Bank, *RETA 6440: Facilitating Regional Power Trading and Environmentally Sustainable Development of Electricity Infrastructure in the Greater Mekong Subregion*, Final report - Component 1, Module 1: Update of the GMS Regional Master Plan, executive summary, 15 October 2010 (p25).

អគ្គិសនីចំនួន ៩៥៦ លានគីឡូវ៉ាត់ពីប្រទេសចិន គឺកើនឡើង ២៨% បើធៀបនឹងឆ្នាំ ២០១០។³⁶ វៀតណាម ក៏មានចុះអនុសារណៈយោគយល់គ្នាជាមួយនឹងប្រទេសឡាវ ក្នុងការនាំចាំមពលអគ្គិសនីពីប្រទេស នេះផងដែរ និងដោយមានការគាំទ្រពីធានាការអភិវឌ្ឍន៍អាស៊ី វៀតណាមមានផែនការកសាងបណ្តាញចែកចាយក្នុងប្រទេសឡាវ និងប្រទេសកម្ពុជា បន្ទាប់មកភ្ជាប់ចូលខ្សែបណ្តាញជាតិវៀតណាម។ យោងទៅតាមក្រសួង ឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមបានឲ្យដឹងថា ប្រទេសនេះ មានផែនការវិនិយោគដែលមាន ទឹកប្រាក់ជិត ៥០ ពាន់លានដុល្លា លើវិស័យថាមពលសម្រាប់រយៈពេល ១០ឆ្នាំ។ ពីរភាគបីនៃទឹកប្រាក់នេះ នឹងត្រូវប្រើប្រាស់សម្រាប់សាងសង់ទំនប់វារីអគ្គិសនី ហើយទឹកប្រាក់ដែល នៅសល់នឹងត្រូវប្រើប្រាស់សម្រាប់កសាងបណ្តាញចែកចាយ។³⁷

១.៣ ប្រទេសឡាវ

ប្រទេសឡាវ មានសក្តានុពលគ្រប់គ្រាន់នៅក្នុងវិស័យវារីអគ្គិសនី (តាមការព្យាករណ៍របស់រដ្ឋាភិបាលឡាវ ប្រទេសនេះមានសក្តានុពលសរុបចំនួន ១៨,០០០ ម៉េហ្គាវ៉ាត់) ប៉ុន្តែក្នុងរយៈពេល ៣០ឆ្នាំមកនេះ គេអាចទាញយកថាមពលមកប្រើប្រាស់បានត្រឹមតែ ២% នៃសក្តានុពលដែលមាន។³⁸ យោងតាមឯកសាររបស់ធានាការអភិវឌ្ឍន៍អាស៊ីបង្ហាញថា មានទីតាំងសក្តានុពលចំនួន ៣៣ កន្លែង ត្រូវបានគេកំណត់ និងវាយតម្លៃ ដែលក្នុងចំណោមទីតាំងទាំងនោះមានទីតាំងចំនួន ១១ កន្លែង ត្រូវបានគេរំពឹងទុកថានឹងអភិវឌ្ឍក្នុងរយៈពេល ១៥ឆ្នាំ ទៀត និងមានថាមពលសរុបចំនួន ៤,០០០ ម៉េហ្គាវ៉ាត់។ អាស្រ័យដោយមានការខ្វះខាតនូវសមត្ថភាព និងធនធានហិរញ្ញវត្ថុក្នុងស្រុក ប្រទេសឡាវ កំពុងតែជម្រុញលើកទឹកចិត្តដល់វិស័យឯកជន និងក្រុមហ៊ុនបរទេសឲ្យធ្វើការវិនិយោគ និងអភិវឌ្ឍន៍គម្រោងវារីអគ្គិសនីទាំងនេះ។³⁹ ប្រទេសឡាវមានចំនួនប្រជាជនតិច ហើយតម្រូវការថាមពលអគ្គិសនីក្នុងស្រុកគឺស្ថិតនៅទាបជាង ៦០០ ម៉េហ្គាវ៉ាត់ ជាមួយនឹងការព្យាករណ៍ថានឹងកើនដល់ ២,៩០០ ម៉េហ្គាវ៉ាត់ នៅចន្លោះឆ្នាំ ២០១៥ ដល់ ២០២០។⁴⁰ ដូច្នេះថាមពលដែលនឹងផលិតបាន ភាគច្រើននឹងនាំចេញទៅក្រៅប្រទេស។

ប្រទេសឡាវ បានចុះកិច្ចព្រមព្រៀងជាមួយនឹងប្រទេសថៃក្នុងការផ្គត់ផ្គង់ថាមពលអគ្គិសនីចំនួន ៥,០០០ ម៉េហ្គាវ៉ាត់ រហូតដល់ឆ្នាំ ២០១៥ និងយ៉ាងហោចណាស់ ២,០០០ ម៉េហ្គាវ៉ាត់បន្ទាប់ពីឆ្នាំ

36 Saigon Gai Phong Daily, *Water level of hydropower reservoirs alarmingly low*: EVN, 29 March 2011.
37 Wall Street Journal Online, *Vietnam plans to raise \$48.8 billion for power projects in 2011-2020*, 5 August 2011.
38 See Powering Progress website, maintained by the Laos Department of Energy Promotion and Development (EPD): *The Energy Sector in Lao PDR*, http://www.poweringprogress.org/index.php?option=com_content&view=article&id=55&Itemid=27 (accessed November 2011).
39 Asian Development Bank, *Project 41450: Preparing the Ban Sok-Pleiku Power Transmission Project in the Greater Mekong Subregion*, August 2008 (para 2).
40 Vientiane Times, *More power plants needed to meet predicted demand surge*, 27 May 2011.

២០១៥។⁴¹ នៅក្នុងឆ្នាំ ២០០៨ រដ្ឋាភិបាលវៀតណាម បានចុះកិច្ចព្រមព្រៀងទិញថាមពលអគ្គិសនីពី ប្រទេសឡាវចំនួន ៥,០០០ ម៉េហ្គាវ៉ាត់ ដល់ឆ្នាំ ២០២០។⁴² ប្រទេសកម្ពុជាក៏មានកិច្ចព្រមព្រៀងទិញ ថាមពលអគ្គិសនីពីប្រទេសឡាវផងដែរ។ កិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើងក្នុងឆ្នាំ ២០០៧ ដែលចែង ថា អគ្គិសនីឡាវនឹងផ្គត់ផ្គង់អគ្គិសនី ១០ ម៉េហ្គាវ៉ាត់ ពីខ្សែបណ្តាញភាគខាងត្បូងរបស់ខ្លួនកាត់តាមព្រំដែន មកបំពេញតម្រូវការក្នុងស្រុករបស់កម្ពុជា។ ជាមួយគ្នានេះផងដែរ ក៏នៅមានកិច្ចសន្យាបន្ថែមទៀតរវាង រដ្ឋាភិបាលប្រទេសទាំង ២ ក្នុងការផ្គត់ផ្គង់ថាមពល ២០០ ម៉េហ្គាវ៉ាត់ មកឲ្យប្រទេសកម្ពុជានៅក្នុងឆ្នាំ ២០២០ ផងដែរ។⁴³

ទោះបីជាគម្រោងទំនប់វារីអគ្គិសនីខ្នាតធំជាច្រើន កំពុងបន្តអភិវឌ្ឍក៏ដោយ ក៏នៅមានតំបន់ជា ច្រើនរបស់ប្រទេសឡាវ ជួបនូវការខ្វះខាតថាមពលអគ្គិសនីប្រើប្រាស់ ហើយដើម្បីបំពេញនូវតម្រូវការ នេះ ប្រទេសឡាវត្រូវទិញថាមពលអគ្គិសនីមកពីប្រទេសថៃ។ នៅក្នុងឆ្នាំ ២០១១ ក្រសួងឧស្សាហកម្ម និងថាមពលបានថ្លែងថា “ចាំបាច់ត្រូវតែសង់ទំនប់វារីអគ្គិសនីបន្ថែមទៀត ដើម្បីបំពេញតម្រូវការអគ្គិសនី នៅក្នុងស្រុក”។⁴⁴

១.៤ កម្មវិធីមហាអនុតំបន់ទន្លេមេគង្គ

ដោយមានការភ្ជាប់ទំនាក់ទំនងតាំងពីឆ្នាំ ១៩៩២ មក សមាជិករបស់មហាអនុតំបន់ទន្លេមេគង្គ រួមមាន ៖ ប្រទេសកម្ពុជា ប្រទេសឡាវ ប្រទេសភូមា ប្រទេសថៃ ប្រទេសវៀតណាម និងខេត្តយូណាន និងតំបន់ស្វយ័តគីងស៊ីហ្គួន របស់ប្រទេសចិន។ យុទ្ធសាស្ត្ររបស់មហាអនុតំបន់ទន្លេមេគង្គ គ្របដណ្តប់ លើផ្នែកចំនួន ៥ សំខាន់ៗ ៖ ពង្រឹងការភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ សម្រួលការធ្វើពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍ឆ្លងដែន លើកកម្ពស់ការចូលរួម និងការប្រកួតប្រជែងរបស់វិស័យឯកជន ការការពារ ប រិស្ថាន និងជម្រុញឲ្យមានការប្រើប្រាស់ធនធានធម្មជាតិរួមគ្នាប្រកបដោយចីរភាព និងការអភិវឌ្ឍ សមត្ថ ភាពជំនាញ និងធនធានមនុស្ស។⁴⁵

ក្រៅពីគោលនយោបាយរបស់ប្រទេសនីមួយៗ កិច្ចព្រមព្រៀងទ្វេភាគី និងកិច្ចព្រមព្រៀងក្នុង តំបន់ កម្មវិធីមហាអនុតំបន់ទន្លេមេគង្គ ក៏ត្រូវបានទទួលស្គាល់ដោយអ្នកឃ្លាំមើលមួយចំនួនផងដែរថាជា សមាសធាតុគន្លឹះនៃការអភិវឌ្ឍន៍ទំនប់វារីអគ្គិសនីនៅក្នុងតំបន់នេះ។ តាមរយៈកម្មវិធីមហាអនុតំបន់ទន្លេ

41 Nam Theun 2 Power Company (NTPC) website: http://www.namtheun2.com/index.php?option=com_content&view=article&id=54&Itemid=60 (accessed November 2011).
42 Asian Development Bank, *Project 41450: Preparing the Ban Sok-Pleiku Power Transmission Project in the Greater Mekong Subregion*, August 2008 (para 3).
43 http://www.poweringprogress.org/index.php?option=com_content&view=article&id=49&Itemid=53 (accessed November 2011).
44 Vientiane Times, *More power plants needed to meet predicted demand surge*, 27 May 2011.
45 ADB-GMS, *Strategy and Action Plan for the Greater Mekong Subregion Southern Economic Corridor*, 2010 (p1).

មេគង្គ ធនាគារអភិវឌ្ឍន៍អាស៊ី បានគាំទ្រដល់គម្រោងវារីអគ្គិសនីមួយចំនួន និងរចនាសម្ព័ន្ធចែកចាយ ថាមពលក្នុងតំបន់ និងបន្តដើរតួនាទីដ៏សំខាន់នៅក្នុងការអភិវឌ្ឍន៍បរិក្ខេបលើថាមពលអគ្គិសនី និងការ ទំនាក់ទំនងគ្នាទៅវិញទៅមកក្នុងតំបន់។

កម្មវិធីមហាអនុតំបន់ទន្លេមេគង្គ ផ្តោតការយកចិត្តទុកដាក់ជាចម្បងទៅលើវិស័យអគ្គិសនី ក្នុង នោះ គោលបំណងរបស់កម្មវិធីនេះ ចង់បង្កើនឲ្យមាននូវទីផ្សារអគ្គិសនីដែលមានការចូលរួមនៅក្នុង តំបន់ និងទីផ្សារដែលមានការប្រកួតប្រជែង ដែលនឹងទាញយកនូវប្រភពថាមពលមកប្រើប្រាស់ឲ្យអស់ លទ្ធភាពសម្រាប់មហាអនុតំបន់ទន្លេមេគង្គ និងជួយសម្រេចបាននូវទិសដៅអភិវឌ្ឍន៍ និងការកាត់បន្ថយ ភាពក្រីក្ររបស់ប្រទេសមហាអនុតំបន់ទន្លេមេគង្គ។⁴⁶ គេរំពឹងទុកថា ការអភិវឌ្ឍន៍ពាណិជ្ជកម្មអគ្គិសនី នៅក្នុងតំបន់ នឹងនាំមកនូវការផ្គត់ផ្គង់ថាមពលអគ្គិសនីដែលអំណោយផល និងមានស្ថិរភាព និងកាត់ បន្ថយចំណាយលើការវិនិយោគ។ ទាំងអស់នេះ អាចសម្រេចទៅបានតាមរយៈគោលនយោបាយនៃ ការអភិវឌ្ឍន៍ និងក្របខ័ណ្ឌស្ថាប័នក្នុងការចែករំលែកថាមពលអគ្គិសនី និងការទទួលយកនូវផែនការមេ សម្រាប់ការទំនាក់ទំនងគ្នាទៅវិញទៅមក។⁴⁷ មានគម្រោងមួយរបស់កម្មវិធីមហាអនុតំបន់ទន្លេមេគង្គ គឺ គម្រោងតភ្ជាប់ខ្សែបណ្តាញចែកចាយពីភាគខាងត្បូងប្រទេសឡាវទៅកាន់ប្រទេសវៀតណាម ដែល គម្រោងនេះ គាំទ្រដោយធនាគារអភិវឌ្ឍន៍អាស៊ី ព្រមទាំងគម្រោងភ្ជាប់ខ្សែបណ្តាញចែកចាយពីប្រទេស ឡាវមកប្រទេសកម្ពុជា ដែលគាំទ្រដោយធនាគារពិភពលោក នឹងត្រូវបានគេលើកយកមកពិភាក្សានៅ ក្នុងរបាយការណ៍នេះ។ តាមរយៈកម្មវិធីមហាអនុតំបន់ទន្លេមេគង្គ សមាជិកទាំងអស់មានគោលបំណង គាំទ្រការបង្កើតឲ្យមានខ្សែបណ្តាញក្នុងតំបន់ បង្រួបបង្រួមវិស័យថាមពលក្នុងតំបន់ និងបើកចំហរ វិស័យ អគ្គិសនីក្នុងតំបន់សម្រាប់ការវិនិយោគឯកជន។⁴⁸

ដូចដែលបង្ហាញជូននៅក្នុងរបាយការណ៍នេះ គេអាចដឹងថា ខ្សែបណ្តាញចែកចាយដែលមាន កម្លាំងខ្លាំង មានសារៈសំខាន់យ៉ាងខ្លាំង ក្នុងការធ្វើឲ្យសម្រេចបាននូវការអភិវឌ្ឍន៍ទំនប់វារីអគ្គិសនីខ្នាត ធំ។ នៅក្នុងប្រទេសកម្ពុជា និងប្រទេសឡាវ (ដែលមានការអភិវឌ្ឍន៍ទាបជាងប្រទេសវៀតណាម) ខ្សែ បណ្តាញចែកចាយ គឺជាតម្រូវការដ៏ចាំបាច់មួយ សម្រាប់ធ្វើការចែកចាយថាមពលអគ្គិសនីក្នុងស្រុក និង សម្រាប់តភ្ជាប់ពីទីតាំងទំនប់វារីអគ្គិសនីចូលទៅទីប្រជុំជន។ លើសពីនេះទៅទៀត ខ្សែចែកចាយ ដែល មានកម្លាំងខ្ពស់ ក៏ជាតម្រូវការដ៏ចាំបាច់មួយផ្សេងទៀត ដើម្បីនាំចរន្តអគ្គិសនីដែលលើសតម្រូវការ ចេញ ទៅប្រទេសជិតខាង រួមមានប្រទេសវៀតណាម និងប្រទេសថៃជាដើម។ បើយើងគិតឲ្យសាមញ្ញ ដោយ

46 ADB-GMS overview brochure, 2010.

47 Ibid.

48 For more see: Both Ends Environmental and Development Service, *The ADB Support for Hydropower Dams and Power Grid – ADB and the Greater Mekong Subregion Program*. http://www.bothends.org/uploaded_files/hydropower-FINAL-1.pdf (accessed November 2011).

កុំគិតពីការអភិវឌ្ឍន៍ទំនប់នៅប៉ែកខាងត្បូងប្រទេសឡាវ និងនៅក្នុងប្រទេសកម្ពុជា យើងឃើញថា គេមិនចាំបាច់ត្រូវការឲ្យមានខ្សែចែកចាយកម្លាំងខ្លាំងនោះទេ ហើយបើមិនមានខ្សែចែកចាយទាំងនោះ ការនាំចរន្តអគ្គិសនីចេញក៏មិនអាចធ្វើទៅរួចដែរ។ ហេតុដូច្នោះ ធនាគារអភិវឌ្ឍន៍អាស៊ីកំពុងតែដើរតួនាទី ដ៏សំខាន់នៅក្នុងការអភិវឌ្ឍន៍វារីអគ្គិសនីនៅក្នុងតំបន់ទន្លេបឹង។

បើប្រៀបធៀបជាមួយនឹងប្រទេសជិតខាង ប្រទេសកម្ពុជាគឺជាប្រទេសថ្មីដែលទើបនឹងចូលប្រឡូកក្នុងវិស័យវារីអគ្គិសនីនេះ តាមរយៈការដាក់ឲ្យប្រើប្រាស់ទំនប់វារីអគ្គិសនីខ្នាតធំរបស់ខ្លួន នៅក្នុងខេត្តកំពត នាខែធ្នូ ឆ្នាំ ២០១១ កន្លងទៅនេះ។ ការសិក្សារបស់ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន បានបង្ហាញឲ្យដឹងថា នៅក្នុងប្រទេសកម្ពុជា មានសក្តានុពលសម្រាប់សាងសង់វារីអគ្គិសនីខ្នាតធំចំនួន ២៩ កន្លែង ក្នុងនោះ ៩ កន្លែង ស្ថិតនៅក្នុងតំបន់ទន្លេបឹង។⁴⁹ នៅក្នុងផ្នែកបន្ទាប់នេះ នឹងមានការពិភាក្សាលម្អិតពីទំនប់វារីអគ្គិសនីចំនួន ៥ កន្លែង ក្នុងចំណោមទំនប់ដែលបានគ្រោងឡើងទាំងនេះ និង ១ កន្លែងទៀតស្ថិតនៅព្រំដែនកម្ពុជា-វៀតណាម។



រូបភាពទំនប់វារីអគ្គិសនីកំចាយក្នុងខេត្តកំពត ប្រទេសកម្ពុជា។ ថតដោយ Mark Grimsditch

49 The potential sites are: Lower Sekong, Lower Sesan 2 and Lower Srepok 2 (these have since been combined into a single dam), Lower Sesan 3, Lower Srepok 3, Lower Srepok 4, Prek Liang 1, Prek Liang 1A, and Prek Liang 2.

**ផ្នែកទី ២ ៖
ការប្រែប្រួលរបស់ទន្លេមី
ក្នុងប្រទេសកម្ពុជា**

នៅក្នុងផ្នែកនេះ នឹងពិពណ៌នាពីសវតារបស់គម្រោងទំនប់វារីអគ្គិសនីសំខាន់ៗមួយចំនួន ដែលបានគ្រោងឡើងនៅក្នុងតំបន់ទន្លេមី ក្នុងនោះរួមមានព័ត៌មានលម្អិតរបស់គម្រោង ស្ថានភាពរបស់គម្រោង ដំណើរការអនុម័ត និងដំណើរការពិគ្រោះយោបល់ដែលបានធ្វើកន្លងមក និងព័ត៌មានពាក់ព័ន្ធនឹងអ្នកអភិវឌ្ឍន៍ដែលបានចូលរួមនៅក្នុងគម្រោងទាំងអស់នេះ។ ទំនប់ទាំងនោះរួមមាន ៖ ទំនប់ សេសានក្រោម២ សេសានក្រោម៣ សេសានក្រោម ១/៥ ស្រែពកក្រោម៣ និងស្រែពកក្រោម៤ និងទំនប់សេកុងក្រោម។⁵⁰ នៅក្នុងផ្នែកនេះ ក៏មានពិពណ៌នាពីព័ត៌មានដែលទទួលបានពាក់ព័ន្ធនឹងខ្សែ បណ្តាញសំខាន់ៗ តភ្ជាប់ទំនប់ទាំងអស់នេះទៅនឹងខ្សែបណ្តាញជាតិ និងជាមួយប្រទេសជិតខាង។

នៅក្នុងឆ្នាំ ២០០៣ ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពលកម្ពុជា ជាមួយនឹងគណៈកម្មការទន្លេមេគង្គជាតិ បានរៀបចំក្រុមការងារថ្នាក់ជាតិមួយ ដើម្បីពិនិត្យលើការងារវារីអគ្គិសនី ដែលក្នុងនោះក្រុមការងារបានកំណត់ទីតាំងសក្តានុពលសម្រាប់អភិវឌ្ឍន៍ទំនប់វារីអគ្គិសនីចំនួន ៦០ កន្លែង។ ការសិក្សាប្រហាក់ប្រហែលគ្នានេះក៏បានឲ្យដឹងផងដែរថា អានុភាពសរុបរបស់ប្រទេសនេះ មានចំនួន ១០,០០០ ម៉េហ្គាវ៉ាត់ ដែល ៥០% ស្ថិតនៅតាមដងទន្លេមេគង្គ ៤០% ស្ថិតនៅតាមដងទន្លេមេគង្គ និង ១០% ទៀតស្ថិតនៅប៉ែកនិរតីនៃប្រទេស។ នៅក្នុងចំណោមសក្តានុពលទាំង ៦០ កន្លែងនោះ គម្រោងទំនប់វារី អគ្គិសនីសេសានក្រោម២ សេសានក្រោម៣ និងស្រែពកក្រោម៣ គឺជាគម្រោងដែលមានអាទិភាព ជាងគេ។⁵¹

ការសង្ខេបអំពីគម្រោងទាំងនេះ នៅមានចំណុចខ្លះចន្លោះច្រើន។ ទោះបីជាយើងមានឯកសារសំអាងផ្លូវការមួយចំនួនក៏ដោយ ក៏ការបំពេញព័ត៌មានខ្លះចន្លោះទាំងនេះ ត្រូវបានធ្វើឡើងដោយទទួលបានឯកសារភាគច្រើនពីបណ្តាញសារព័ត៌មាន។ វាគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលទេ ដែលយើងមិនអាចទទួលបានឯកសារផ្លូវការពេញលេញនោះ ព្រោះបញ្ហានេះវាបានក្លាយជារឿងសាមញ្ញទៅហើយក្នុងការទទួលព័ត៌មានពាក់ព័ន្ធនឹងការអភិវឌ្ឍន៍ទំនប់វារីអគ្គិសនីនៅក្នុងប្រទេសកម្ពុជា។ ប្រសិនបើប្រទេសកម្ពុជាចង់ឲ្យមានការអភិវឌ្ឍន៍ថាមពល ក្នុងមធ្យោបាយមួយដែលជួយបង្កើនការផលិតថាមពលឲ្យដល់កម្រិត អតិបរមា និងកាត់បន្ថយផលប៉ះពាល់ចំពោះបរិស្ថាន និងសហគមន៍ឲ្យស្ថិតក្នុងកម្រិតអប្បបរមា នោះគេចាំបាច់ត្រូវពង្រឹងតម្លាភាពឲ្យបានរឹងមាំ។

50 For the sake of clarity, the dams on 35 rivers inside Cambodia all use the prefix “lower”, and in Laos and Vietnam “upper”.
51 Cambodia National Mekong Committee (prepared by MIME), *National Sector Review 2003: Hydropower*, June 2003 (p5, 8-9).

២.១ ទំនប់វារីអគ្គិសនីសេសានក្រោម២

ទំនប់សេសានក្រោម២ ៖ ព្រឹត្តិការណ៍

ស្ថិតនៅតាមដងទន្លេសេសាន ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង ចម្ងាយ ១.៥ គីឡូម៉ែត្រ ពីចំណុចប្រសព្វរវាងទន្លេសេសាន និងទន្លេស្រែពក ក្នុងប្រទេសកម្ពុជា។ ទំនប់វារីអគ្គិសនីសេសានក្រោម២ ត្រូវបានអនុម័តក្នុងខែ មករា ឆ្នាំ ២០១១ ដោយចាប់ដំណើរការសាងសង់ក្នុងឆ្នាំ ២០១២ និងបញ្ចប់ក្នុងឆ្នាំ ២០១៦។ ទំនប់វារីអគ្គិសនីនេះនឹងធ្វើប្រតិបត្តិការក្នុងឆ្នាំ ២០១៧។

- សមត្ថភាព ៖ ៤០០ ម៉េហ្គាវ៉ាត់
- ទំហំទំនប់ ៖ កម្ពស់ ៧៥ ម៉ែត្រ និងបណ្តោយ ៦ គីឡូម៉ែត្រ
- ទំហំអាងស្តុកទឹក ៖ ៣៤០+ គីឡូម៉ែត្រការ៉េ
- តម្លៃប៉ាន់ស្មាន ៖ ៨១៦ លានដុល្លារ
- ថាមពលផលិតបាន ៖ សម្រាប់ប្រទេសកម្ពុជា និងនាំចេញទៅប្រទេសវៀតណាម

អ្នកអភិវឌ្ឍន៍គម្រោង ៖


- ក្រុមហ៊ុនវារីអគ្គិសនីកម្ពុជា-វៀតណាម ជាការសហការគ្នារវាងអគ្គិសនីវៀតណាម (EVN) ជាមួយក្រុមហ៊ុន (EVNI) និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបរបស់កម្ពុជា
- សិក្សាស្វែងរកលទ្ធភាព លើកផែនការផ្លាស់ទីលំនៅ និងអភិវឌ្ឍន៍គម្រោងដោយក្រុមហ៊ុន PECC1
- សិក្សាហេតុប៉ះពាល់បរិស្ថានដោយ ក្រុមហ៊ុនយី ខនសាល់ធន ខេមបូឌា (KCC)

សាវតារ

ដោយសារតែទំនប់សេសានក្រោម២ គឺជាទំនប់ដែលធំជាងគេនៅក្នុងតំបន់ទន្លេបឹង គម្រោងសាងសង់ទំនប់នេះ ត្រូវបានគេលើកយកមកពិភាក្សា និងជជែកវែកញែកអស់រយៈពេលជាច្រើនឆ្នាំ។ ទំនប់មួយនេះមានទីតាំងស្ថិតនៅតាមដងទន្លេសេសាន ក្បែរចំណុចប្រសព្វទន្លេសេសានជាមួយនឹងទន្លេស្រែពក ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង ដែលមានចម្ងាយប្រហែល ២៥ គីឡូម៉ែត្រពីទីប្រជុំជនខេត្តស្ទឹងត្រែង។ នៅក្នុងឆ្នាំ ២០០៧ មានអនុសាសនៈយោគយល់មួយត្រូវបានធ្វើឡើង រវាងអគ្គិសនីវៀតណាមជាមួយនឹងក្រសួងឧស្សាហកម្ម រ៉ែ និងថាមពលកម្ពុជា ដោយឲ្យអគ្គិសនីវៀតណាមជាអ្នកសិក្សាស្វែងរក

លទ្ធភាពសង់ទំនប់។ ហេតុប៉ះពាល់បរិស្ថាន ត្រូវបានគេសិក្សាចប់សព្វគ្រប់នៅចន្លោះខែ កមរា ដល់ខែ មិថុនា ក្នុងឆ្នាំ ២០០៨ និងត្រូវបានគេអនុម័តក្នុងខែ មិថុនា ឆ្នាំ ២០១០។⁵²

ទំនប់នេះមានអានុភាពអគ្គិសនី ៤០០ ម៉េហ្គាវ៉ាត់ ដែលនឹងត្រូវយកមកបំពេញតម្រូវការនៅក្នុង ស្រុក និងនាំចេញទៅប្រទេសវៀតណាម។ ក្នុងតម្លៃ ៨១៦ លានដុល្លារ គម្រោងនេះនឹងផ្តល់ការងារដល់ កម្មករ ៣,០០០ នាក់ និងរំពឹងទុកថានឹងប្រើប្រាស់បានរយៈ ១០០ឆ្នាំ។ ទស្សនវិស័យដំបូងនៃការវាយ តម្លៃហេតុប៉ះពាល់បរិស្ថានបានបង្ហាញថា ទំនប់នេះមានកម្ពស់ ៧៥ ម៉ែត្រ លើនីវ៉ូទឹកសមុទ្រ គឺប្រហែល ៤០ម៉ែត្រ ពីកម្ពស់ប្រាំងទន្លេ។⁵³ យោងទៅតាមការវាយតម្លៃហេតុប៉ះពាល់បរិស្ថានបានឲ្យដឹងថា អាង ស្តុកទឹករបស់ទំនប់នេះមានទំហំ ៣៣៥ គីឡូម៉ែត្រក្រឡា។⁵⁴ ប៉ុន្តែយោងទៅតាមការស្រាវជ្រាវហ្គេសថែម បានរាយការណ៍ថា ដោយយោងទៅតាមរបាយការណ៍ចុងក្រោយនៃការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន បានឲ្យដឹងថា ទំនប់នេះនឹងមានប្រវែង ៦ គីឡូម៉ែត្រ និងផ្ទៃលិចទឹក ៤០០ គីឡូម៉ែត្រក្រឡា។⁵⁵



ផែនទីទំនប់សេសានក្រោម២ និងអាងស្តុកទឹក

ក្រុមហ៊ុនដែលអភិវឌ្ឍន៍គម្រោងនេះ ជាក្រុមហ៊ុនវិនិយោគអគ្គិសនីកម្ពុជា-វៀតណាម ដែលជាកិច្ច សហការរួមគ្នារវាងភាគហ៊ុនមួយផ្នែករបស់អគ្គិសនីវៀតណាម ជាមួយក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបរបស់កម្ពុជា។ អគ្គិសនីវៀតណាម មានប្រវត្តិការងារយ៉ាងយូរនៅក្នុងការអភិវឌ្ឍន៍គម្រោងទំនប់វិនិយោគអគ្គិសនី ប៉ុន្តែសម្រាប់

52 PECC1 & KCC, *Environmental Impact Assessment for Feasibility Study of Lower Sesan 2 Hydropower Project, Stung Treng Province, Cambodia, October 2008* (pS-1).

53 *Ibid.* (pS-2)

54 *Ibid.* (pS-2)

55 The Saigon Times, *Sesan 2 hydropower plant behind schedule*, 9 August 2011.

ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប គឺជាក្រុមហ៊ុនថ្មីមួយដែលចូលប្រឡូកក្នុងវិស័យនេះ។ ក្រុមហ៊ុនទាំង ២ នេះនឹង ត្រូវ លើកយកមកពិភាក្សាកាន់តែលម្អិត នៅផ្នែកខាងក្រោមនេះ។

ដូចដែលបានលើកឡើងនៅខាងដើមថា អនុសាសនៈយោគយល់ក្នុងការសិក្សាស្វែងរកលទ្ធភាព គម្រោង ត្រូវបានចុះហត្ថលេខារវាងក្រសួងឧស្សាហកម្ម រ៉ែ និងថាមពលកម្ពុជា ជាមួយនឹងអគ្គិសនី វៀត ណាមនៅក្នុងខែ មិថុនា ឆ្នាំ ២០០៧។ យោងតាមអនុសាសនៈនេះ អគ្គិសនីវៀតណាមក៏បានជួល ក្រុម ហ៊ុនដែលជាភាគហ៊ុនរបស់ខ្លួន (PECC1) ឲ្យសិក្សាស្វែងរកលទ្ធភាពរបស់គម្រោង។ អគ្គិសនីវៀត ណាម ជាម្ចាស់ភាគហ៊ុនដ៏ធំរបស់ក្រុមហ៊ុន PECC1។⁵⁶ ការសិក្សាស្វែងរកលទ្ធភាព ត្រូវបានធ្វើឡើង នៅចន្លោះ ឆ្នាំ ២០០៨ និងឆ្នាំ ២០០៩ ហើយក្រុមហ៊ុន PECC1 បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន យី ខនសាល់ ធន ខេមបូឌា (KCC) ឲ្យសិក្សាវាយតម្លៃពីហេតុប៉ះពាល់បរិស្ថាន ដែលជាផ្នែកមួយនៃការ សិក្សាស្វែងរកលទ្ធភាពរបស់គម្រោង។ អគ្គិសនីវៀតណាម នឹងអភិវឌ្ឍន៍គម្រោងនេះតាមរយៈក្រុមហ៊ុន ដែលជាភាគហ៊ុនរបស់ខ្លួន គឺ EVN International Joint Stock Company (EVNI) ក្នុងកិច្ចព្រម ព្រៀង BOT ដែលមាន រយៈពេល ៣០ឆ្នាំ។⁵⁷

នៅដើមឆ្នាំ ២០១១ មានការប្រកាសជាសាធារណៈពីការរួមបញ្ចូលគ្នារវាងក្រុម ហ៊ុន EVNI ជាមួយនឹងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបដើម្បីអភិវឌ្ឍន៍គម្រោងសេសានក្រោម២នេះ។ តាមការឲ្យដឹងពីប្រធាន ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ឧកញ៉ា គិត ម៉េង អគ្គិសនីវៀតណាមមានភាគហ៊ុន ៥១% និងក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុបមានភាគហ៊ុន ៤៩%។⁵⁸ ការរួមបញ្ចូលគ្នារវាងក្រុមហ៊ុនទាំង ២ ត្រូវបានធ្វើឡើងជាផ្លូវការ ក្នុងឆ្នាំ ២០១១ និងដាក់ឈ្មោះក្រុមហ៊ុនចម្រុះនេះថា “ក្រុមហ៊ុនវិអគ្គិសនីកម្ពុជា-វៀតណាម”។ មិនយូរប៉ុន្មាន បន្ទាប់ពីការដាក់បញ្ចូលគ្នានេះ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបក៏បានប្រកាសថា ទំនប់វិអគ្គិសនីសេសានក្រោម ២ នឹងអាចធ្វើប្រតិបត្តិការបានក្នុងឆ្នាំ ២០១៧។⁵⁹

យោងទៅតាមរបាយការណ៍របស់បណ្តាញសារព័ត៌មានមួយ ដែលរាយការណ៍ក្នុងខែ កក្កដា ឆ្នាំ ២០១១ បានឲ្យដឹងថា ប្រទេសកម្ពុជាបានព្រមព្រៀងទិញអគ្គិសនី ៥០% ដែលផលិតដោយទំនប់សេ សានក្រោម២។ អត្ថបទកាសែតនេះបានសរសេរថា ភាគីទាំង២ កំពុងតែចរចាគ្នាលើតម្លៃចរន្តអគ្គិសនី និងលើកិច្ចព្រមព្រៀងទិញចរន្តអគ្គិសនីនេះ។ អគ្គិសនីវៀតណាម ក៏មានផែនការកសាងខ្សែបណ្តាញ មួយ ដែលនឹងត្រូវតភ្ជាប់ជាមួយនឹងខ្សែបណ្តាញជាតិរបស់វៀតណាម ដើម្បីលក់ចរន្តអគ្គិសនី ៥០%

56 PECC1 Website, *Formation and development history*, http://www.pecc1.vn/History_269.aspx (accessed November 2011).
57 EVN, *Summary Report: Lower Sesan 2 hydropower project*, 23 January 2010. <http://www.evni.vn/Home/News/tabid/54/TopicId/54/language/en-US/Default.aspx> (accessed November 2011).
58 Phnom Penh Post, *Construction nears for Sesan 2*, 24 January 2011.
59 Phnom Penh Post, *Sesan dam to proceed this year*, 25 April 2011; see also, Vietnam Business News, *Investment to Cambodia from Vietnam Increases*, April 2011.

ទៀតដែលនៅសល់ទៅឲ្យប្រទេសវៀតណាម។⁶⁰ យោងតាមរបាយការណ៍មួយ ដែលបានចុះផ្សាយ នៅលើគេហទំព័ររបស់អគ្គិសនីវៀតណាមបានឲ្យដឹងថា នៅក្នុងខែ កុម្ភៈ ឆ្នាំ ២០០៨ ក្រុមហ៊ុនបានចុះ អនុសាសនៈយោគយល់មួយជាមួយនឹងក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ក្នុងការសាងសង់ខ្សែ បណ្តាញកម្លាំង ២២០ គីឡូវ៉ាត់ តភ្ជាប់ពីទីតាំងទំនប់មកកាន់ទីប្រជុំជនខេត្តស្ទឹងត្រែង។ ខ្សែបណ្តាញ មួយនេះក៏នឹងត្រូវលាតសន្ធឹងពីទំនប់សេសាន២ ឆ្លងកាត់ខេត្តរតនគិរី និងបន្តទៅអនុស្ថានីយ៍របស់ទំនប់ សេសាន ១/៥ នៅព្រំដែនកម្ពុជា-វៀតណាម។ ក្រោយមក នៅក្នុងឆ្នាំ ២០០៨ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ក៏បានអនុម័តផែនការសាងសង់ខ្សែបណ្តាញកម្លាំង ២២០គីឡូវ៉ាត់តភ្ជាប់ពី អនុស្ថានីយនេះទៅកាន់ខ្សែបណ្តាញជាតិរបស់វៀតណាម។⁶¹ ចំណុចនេះ នឹងត្រូវពិភាក្សាលម្អិតនៅក្នុង ផ្នែក ២.៦ ស្តីពីការអភិវឌ្ឍន៍ខ្សែបណ្តាញចែកចាយ។

ចាប់ពីខែ កុម្ភៈ រហូតដល់ខែ មេសា ឆ្នាំ ២០០៨ ការពិគ្រោះយោបល់មួយត្រូវបានធ្វើឡើង នៅក្នុងតំបន់ក្បែរទីតាំងទំនប់ និងនៅក្នុងតំបន់អាងស្តុកទឹករបស់ទំនប់។ ការពិគ្រោះយោបល់លើកទី២ ត្រូវបានធ្វើឡើងនៅក្នុងខែ ឧសភា ឆ្នាំ ២០០៨ ដោយបានពិគ្រោះយោបល់ជាមួយនឹងតំណាងសហគមន៍ រងផលប៉ះពាល់ មន្ទីរពាក់ព័ន្ធថ្នាក់ខេត្ត អង្គការមិនមែនរដ្ឋាភិបាល ម្ចាស់ដីសម្បទានសេដ្ឋកិច្ច ក្រសួង បរិស្ថាន និងក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល។ សហគមន៍ភាគច្រើននៅប៉ែកខាងលើ និងប៉ែកខាង ក្រោមទំនប់ មិនត្រូវបានគេពិគ្រោះយោបល់ទេនៅក្នុងដំណើរការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន។

នៅក្នុងខែ ធ្នូ ឆ្នាំ ២០០៨ អគ្គិសនីវៀតណាមបានដាក់ជូនរបាយការណ៍បឋមស្តីការសិក្សាវាយ តម្លៃហេតុប៉ះពាល់បរិស្ថានទៅឲ្យក្រសួងបរិស្ថានពិនិត្យ។ នៅក្នុងខែ កក្កដា ឆ្នាំ ២០០៩ ក្រសួងបរិស្ថាន បានស្នើឲ្យអគ្គិសនីវៀតណាមធ្វើការសិក្សាបន្ថែមទៀត លើការធ្វើបំលាស់ទីរបស់ត្រី ហើយការសិក្សា បន្ថែមនេះ ត្រូវបានសិក្សាច្បាស់លាស់ និងដាក់ជូនរដ្ឋបាលផលពិនិត្យក្នុងខែ សីហា ឆ្នាំ ២០០៩។ រដ្ឋបាល ផលពិនិត្យក៏បានអនុម័តលើរបាយការណ៍នេះ បន្ទាប់មករបាយការណ៍នេះក៏ត្រូវបានដាក់បញ្ចូលទៅក្នុង របាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន។ នៅក្នុងខែ ឧសភា ឆ្នាំ ២០០៩ ក្រសួងបរិស្ថាន ក៏បាន ស្នើឲ្យមានការសិក្សាបន្ថែមទៀតលើលំហូរទឹកទន្លេ ដែលរបាយការណ៍នេះត្រូវបានបញ្ចប់ និងដាក់ជូន ឲ្យគេពិនិត្យនៅក្នុងខែ តុលា ឆ្នាំដដែល។ បន្ទាប់មក របាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានចុង ក្រោយ ត្រូវបានដាក់ជូនទៅក្រសួងបរិស្ថាន និងត្រូវបានអនុម័តក្នុងខែ មិថុនា ឆ្នាំ ២០១០។⁶²

60 Vietnam News Agency, *EVN unit speeds up work on Lao, Cambodian dams*, 8 July 2011.
61 EVN, *Summary Report: Investment Project of the Transmission Line Connecting Lower Sesan 1/Sesan 5 hydropower Projects into the Power Grid*, 23 January 2010. <http://www.evni.vn/Home/News/tabid/54/TopicId/54/language/en-US/Default.aspx> (accessed November 2011).
62 Letter from Prime Minister Samdech Hun Sen, *Letter N°31: Clarification to the request by HE Son Chhay, Phnom Penh Parliamentarian, for delay in the implementation of the Hydropower Project of Lower Sesan II of the Vietnamese Company EVN in joint venture with the Royal Group Company*, 28 July 2011.

មិនយូរប៉ុន្មាន មានសេចក្តីរាយការណ៍ថា នាយករដ្ឋមន្ត្រីវៀតណាម លោក ងៀន តាន់ដុង បានស្នើនាយករដ្ឋមន្ត្រីកម្ពុជា សម្តេច ហ៊ុន សែន ឲ្យពន្លឿនការអនុម័តលើគម្រោងនេះ។ ព័ត៌មាននេះ ត្រូវបានបញ្ជាក់ដោយរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កញ្ញារិទ្ធិ។ លោកត្រូវបានដកស្រង់សម្តីនៅក្នុងកិច្ចប្រជុំរវាងនាយករដ្ឋមន្ត្រីទាំង២ នៅក្នុងខែវិច្ឆិកា ឆ្នាំ ២០១០ ថា “ប្រទេសវៀតណាមបានស្នើប្រទេសកម្ពុជាឲ្យជួយពន្លឿនគម្រោងនេះ ហើយសម្តេច ហ៊ុន សែន ក៏បានស្នើឲ្យរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល លោក ស៊ុយ សែម ជម្រុញនូវដំណើរការនេះ”។⁶³ គម្រោងសាងសង់ទំនប់សេសានក្រោម២ ទទួលបានការអនុម័តចុងក្រោយ ក្នុងខែ មករា ឆ្នាំ ២០១១។

សារព័ត៌មានរបស់វៀតណាមបានរាយការណ៍ថា នៅថ្ងៃទី ២ មិថុនា ២០១១ មានការប្រជុំមួយធ្វើឡើងនៅទីក្រុងភ្នំពេញដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត និងថ្នាក់ដឹកនាំមូលដ្ឋាន។ ក្នុងនោះ តំណាងរបស់ក្រុមហ៊ុន EVNI បានធ្វើបទបង្ហាញពីផែនការផ្លាស់ប្តូរទីលំនៅ និងគោលការណ៍សំណង និងបានពិភាក្សាបង្កើតគណៈកម្មការផ្លាស់ប្តូរទីលំនៅ និងទូទាត់សំណង និងក្រុមការងារមួយ ដែលដឹកនាំដោយមន្ត្រីកម្ពុជា។ អគ្គនាយករងក្រុមហ៊ុន EVNI បានថ្លែងថាគាត់សង្ឃឹមថាគណៈកម្មការ និងក្រុមការងារមួយនេះនឹងចាប់អនុវត្តការងាររបស់ខ្លួនក្នុងខែ តុលា ឆ្នាំនេះ។⁶⁴ ក្រោយមក មានអ្នកពិគ្រោះយោបល់ម្នាក់បានប្រកាសប្រាប់គណៈកម្មការអន្តរក្រសួងស្តីពីការផ្លាស់ប្តូរទីលំនៅ នៅក្នុងសិក្ខាសាលាមួយ ដែលរៀបចំឡើងដោយសម្ព័ន្ធទន្លេកម្ពុជាថា ការផ្លាស់ប្តូរទីលំនៅគួរតែដោះស្រាយដោយអគ្គិសនីកម្ពុជា។ នៅពេលដែលមានសំណួរពាក់ព័ន្ធនឹងការផ្លាស់ប្តូរការទទួលខុសត្រូវនេះ អនុរដ្ឋលេខាធិការក្រសួងបរិស្ថានម្នាក់បានថ្លែងថា ផែនការផ្លាស់ប្តូរទីលំនៅនេះ ត្រូវស្ថិតនៅក្រោមការទទួលខុសត្រូវរបស់គណៈកម្មការអន្តរក្រសួងស្តីពីការផ្លាស់ប្តូរទីលំនៅ។ នៅពេលមានការចោទសួរទៅនាយកដ្ឋានផែនការ និងយុទ្ធសាស្ត្ររបស់អគ្គិសនីកម្ពុជា និងលោកអភិបាលស្រុកសេសាន ក្នុងខេត្តស្ទឹងត្រែង បានឲ្យដឹងថា ពួកគេមិនបានដឹងថា បច្ចុប្បន្ននេះ អគ្គិសនីកម្ពុជាទទួលខុសត្រូវដោះស្រាយការផ្លាស់ប្តូរទីលំនៅរបស់ប្រជាជននោះទេ។⁶⁵

បច្ចុប្បន្ននេះ គេនៅមិនទាន់ដឹងច្បាស់ពីដំណោះស្រាយផ្លូវច្បាប់ និងដំណើរការផ្លូវការណាមួយពាក់ព័ន្ធនឹងការទូទាត់សំណង និងការផ្លាស់ប្តូរទីលំនៅនេះនៅឡើយទេ។ ច្បាប់នៅក្នុងប្រទេសកម្ពុជាការពារដល់សិទ្ធិស្របច្បាប់លើកម្មសិទ្ធិដីធ្លីរបស់កម្មសិទ្ធិករ និងសហគមន៍ជនជាតិដើមភាគតិច ដូច្នោះការផ្លាស់ប្តូរទីលំនៅត្រូវធ្វើឡើងទៅតាមនីតិវិធីដែលបានកំណត់នៅក្នុងច្បាប់នេះ។ ដើម្បីធានាដល់ការគោរពសិទ្ធិអ្នករងផលប៉ះពាល់ពីគម្រោង វាជាការសំខាន់ណាស់ដំណោះស្រាយផ្លូវច្បាប់ សម្រាប់ការដក

63 Cambodia Daily, VN Premiere Asks for Quick Dam Approval, November 16, 2010.
64 Vietnam News Agency, EVN boosts hydroelectric power in Cambodia, 3 June 2011.
65 The Cambodia Daily, Sesan resettlement in hands of power utility, 1 June 2011.

ហូត និងការផ្លាស់ប្តូរទីលំនៅ ត្រូវធ្វើឡើងដោយមានភាពច្បាស់លាស់ពីអាជ្ញាធរមូលដ្ឋាន ហើយផែនការសំណង និងការតាំងទីលំនៅថ្មី ត្រូវធ្វើឡើងដោយសាធារណៈ។

លទ្ធភាពសេដ្ឋកិច្ច និងប្រសិទ្ធភាពរបស់ទំនប់វារីអគ្គិសនីសេសានក្រោម២

សហគមន៍រងផលប៉ះពាល់ និងសង្គមស៊ីវិលបានលើកឡើងក្តីបារម្ភដ៏ខ្លាំង ដែលថាទំនប់សេសានក្រោម២ នឹងផលប៉ះពាល់អវិជ្ជមានដល់សហគមន៍ និងបរិស្ថាន។ ក្រៅពីដែលនឹងកើតមាននាពេលខាងមុខទាំងនេះទៅ អ្នកឃ្នាំមើលមួយចំនួនបានចោទជាសំណួរអំពីការប្រើប្រាស់ និងលទ្ធភាពសេដ្ឋកិច្ចរបស់គម្រោងទំនប់វារីអគ្គិសនីមួយនេះ។ បើនិយាយពីការប្រើប្រាស់ ទំនប់វារីអគ្គិសនីសេសានក្រោម២ ស្ថិតនៅក្នុងដៃទន្លេមួយដែលមានទំនប់វារីអគ្គិសនីយ៉ាងច្រើននៅប៉ែកខាងលើ។ ដូចដែលបានពិភាក្សានៅក្នុងផ្នែក ១.២ ទំនប់ជាច្រើននៅផ្នែកខាងលើក្នុងប្រទេសវៀតណាមកំពុងជួបនូវការលំបាកក្នុងការផលិតចរន្តអគ្គិសនីសម្រាប់បំពេញតម្រូវការក្នុងស្រុក ដោយសារតែការរាំងស្ងួតដែលបង្កឡើងដោយសារការគ្រប់គ្រងមិនបានល្អទៅលើប្រតិបត្តិការរបស់ទំនប់នៅផ្នែកខាងលើ និងដោយសារតែកត្តាអាកាសធាតុដែលមិនអាចព្យាករណ៍បាន។ ជាក់ស្តែង ទំនប់វារីអគ្គិសនីកន្ទុំលើ ដែលបច្ចុប្បន្ននេះកំពុងត្រូវបានសាងសង់ នៅចំណុចព្រំដែនប្រទេសវៀតណាម ត្រង់ក្បាលទន្លេសេសាន និងកំពុងត្រូវបានគេបង្វែរទឹកចេញពីទន្លេនេះ។⁶⁶ សំណង់មួយនេះ ត្រូវបានគេរាយការណ៍ថាបានធ្វើឲ្យលំហូរទឹកទន្លេនៅផ្នែកខាងក្រោមថយចុះ និងធ្វើឲ្យប៉ះពាល់ដល់គម្រោងវារីអគ្គិសនីផ្សេងទៀតរបស់អគ្គិសនីវៀតណាម ក្នុងប្រទេសវៀតណាម។

នៅមានសំណួរជាច្រើនទៀត ត្រូវបានលើកឡើងពាក់ព័ន្ធនឹងតម្លៃរបស់គម្រោងវារីអគ្គិសនីសេសានក្រោម២នេះ។ ការព្យាករណ៍លើការចំណាយរបស់គម្រោងមួយនេះ មានតម្លៃលើសពី ៨០០ លានដុល្លារ និងមានអានុភាព ៤០០ ម៉េហ្គាវ៉ាត់ ថែមទាំងធ្លាក់មកនៅត្រឹម ១០០ ម៉េហ្គាវ៉ាត់ ក្នុងរដូវប្រាំង។⁶⁷ ទន្ទឹមនឹងនេះ មានករណីសិក្សាមួយដែលផ្តល់មូលនិធិដោយធនាគារអភិវឌ្ឍន៍អាស៊ី ធ្វើឡើងក្នុងឆ្នាំ ១៩៩៩ បានរកឃើញថា ទំនប់វារីអគ្គិសនីសេសានក្រោម២ ដែលគ្រោងឡើងនេះ មិនមានភាពទាក់ទាញផ្នែកហិរញ្ញវត្ថុទេ ហើយផ្តល់ផលចំណេញមកវិញតិចតួចតែប៉ុណ្ណោះ។ នៅក្នុងការសិក្សាមួយទៀតដែលមានទ្រង់ទ្រាយធំជាងមុន ធនាគារអភិវឌ្ឍន៍អាស៊ីបានជួលអ្នកពិគ្រោះយោបល់ ១ក្រុម ឲ្យសិក្សាលើទំនប់វារីអគ្គិសនីចំនួន ២ គឺទំនប់សេសានក្រោម២ និងស្រែពកក្រោម២។ ទំនប់ស្រែពកក្រោម២ស្ថិតនៅចម្ងាយប្រហែល ២គីឡូម៉ែត្រ ខាងលើចំណុចប្រសព្វទន្លេទាំង២ ហើយទំនប់សេសានក្រោម២មានចម្ងាយ ៥ គីឡូម៉ែត្រ ខាងលើចំណុចប្រសព្វទន្លេទាំង២ ដោយទំនប់ទាំង២នេះអានុភាពត្រឹមតែ ២០០ ម៉េហ្គាវ៉ាត់ប៉ុណ្ណោះ។ ប៉ុន្តែក្រោយមក គម្រោងទាំង២ នេះត្រូវបានជូរមកជាគម្រោងតែ ១ វិញ

66 International Rivers, *International Rivers Comments on the Thuong Kon Tum Hydropower Project (Vietnam) to Project Validator, TÜV NORD CERT GmbH (Former RWTÜV Systems GmbH)*, 2 June 2011.
67 NGO Forum Cambodia, *Lower Sesan 2 Hydro Project EIA Review*, August 2009 (p2).

ដោយមានចម្ងាយ ១.៥ គីឡូម៉ែត្រនៅខាងលើចំណុចប្រសព្វ។ ទោះបីជាទីតាំងទំនប់នេះខុសពីទីតាំងមុនបន្តិចក៏ដោយ ក្តីបានម្តុំដែលបានលើកឡើងក្នុងឆ្នាំ ១៩៩៩ គឺដូចគ្នាទៅនឹងក្តីបានម្តុំដែលបានលើកឡើងនាពេលបច្ចុប្បន្ននេះ ជាពិសេស ពាក់ព័ន្ធនឹងផលប៉ះពាល់នៃអាងស្តុកទឹកដ៏ធំរបស់ទំនប់នេះ ព្រមទាំងផលប៉ះពាល់ទៅលើការផ្លាស់ទីលំនៅ និងទៅលើជលផល។⁶⁸

នៅក្នុងឆ្នាំ ២០០៨ ធនាគារអភិវឌ្ឍន៍អាស៊ីបានសិក្សាពីការអភិវឌ្ឍន៍អាងទន្លេសេសាន ស្រែពក និងសេកុង⁶⁹ ដែលបានពិនិត្យមើលទិដ្ឋភាពផ្សេងៗ នៃការអភិវឌ្ឍន៍ទំនប់វារីអគ្គិសនីនៅក្នុងតំបន់ទន្លេបឹងនេះ។ ឯកសារបច្ចេកទេសមួយដែលបង្កើតឡើងដោយការសិក្សានេះ បានធ្វើការប្រៀបធៀបគម្រោង វារីអគ្គិសនីផ្សេងៗគ្នានៅក្នុងតំបន់ទន្លេបឹង និងឲ្យចំណាត់ថ្នាក់គម្រោងទាំងនោះទៅតាមលក្ខណៈវិនិច្ឆ័យ ខុសៗគ្នា។ លក្ខណៈវិនិច្ឆ័យមួយក្នុងចំណោមលក្ខណៈវិនិច្ឆ័យទាំងអស់ គឺការប៉ាន់ប្រមាណពីចំនួន ម៉េហ្គាវ៉ាត់ដែលអាចផលិតបានក្នុង ១គីឡូម៉ែត្រក្រឡាទន្លេអាងស្តុកទឹក។ ការប៉ាន់ប្រមាណ នឹងអាចត្រូវបានប្រើប្រាស់បង្ហាញពីការឆ្លើងថ្លៃរវាងបរិមាណថាមពល ដែលបានផលិតជាមួយនឹងបម្រែបម្រួលនៃការប្រើប្រាស់ដី។ ប្រសិនបើចំនួនម៉េហ្គាវ៉ាត់ដែលផលិតបានក្នុង ១គីឡូម៉ែត្រក្រឡាទន្លេអាងស្តុកទឹកកាន់តែច្រើន នោះមានន័យថាប្រសិទ្ធភាពរបស់ទំនប់នោះក៏កាន់តែខ្ពស់។ ប្រសិនបើគម្រោងនេះអាចផលិតបាន ១០ ម៉េហ្គាវ៉ាត់ ក្នុង ១គីឡូម៉ែត្រក្រឡាទន្លេអាងស្តុកទឹក គេចាត់ទុកថាគម្រោងនោះជាគម្រោងល្អប្រសិនបើគម្រោងនេះអាចផលិតបានពី ៥ ដល់ ១០ ម៉េហ្គាវ៉ាត់ ក្នុង ១គីឡូម៉ែត្រក្រឡាទន្លេអាងស្តុកទឹក គេចាត់ទុកថាគម្រោងនោះជាគម្រោងមធ្យម ហើយប្រសិនបើគម្រោងនេះអាចផលិតបានតិចជាង ៥ ម៉េហ្គាវ៉ាត់ក្នុង១គីឡូម៉ែត្រក្រឡាទន្លេអាងស្តុកទឹក គម្រោងនោះត្រូវវាយតម្លៃឡើងវិញឲ្យបានម៉ត់ចត់។ សម្រាប់គម្រោងសេសានក្រោម២ អាចផលិតបានថាមពលត្រឹមតែ ១.១ ម៉េហ្គាវ៉ាត់ក្នុង ១ គីឡូម៉ែត្រក្រឡាទន្លេអាងស្តុកទឹកប៉ុណ្ណោះ។ ឯកសារនេះក៏បានផ្តល់ចំណាត់ថ្នាក់ដល់គម្រោងវារីអគ្គិសនី ៤ ផ្សេងទៀត ដែលនឹងត្រូវលើកយកមកពិភាក្សានៅពេលក្រោយក្នុងរបាយការណ៍នេះ រួមមាន ៖ ទំនប់សេសានក្រោម៣ (០.៤ ម៉េហ្គាវ៉ាត់/១គីឡូម៉ែត្រក្រឡា) ទំនប់ស្រែពកក្រោម៣ និងស្រែពកក្រោម៤ (០.៣ ម៉េហ្គាវ៉ាត់/១គីឡូម៉ែត្រក្រឡា)។⁷⁰ ការទទួលបានចំណាត់ថ្នាក់ទាបរបស់គម្រោងទាំងនេះ បានបង្កើតឲ្យមានបញ្ហាចោទពាក់ព័ន្ធនឹងប្រសិទ្ធភាពរបស់វា។ លើសពីនេះទៅទៀត តួលេខទាំងនេះ ក៏បានចោទជាបញ្ហាដល់ភាពស្រស់បំព្រងរបស់គម្រោងផងដែរ។ គេបានដឹងថា អាងស្តុកទឹកធំៗនៅតំបន់ត្រូពិច នឹងនាំមកនូវការប្រែប្រួលអាកាសធាតុ ដោយសារតែកម្ទេចកម្ទីស្តុយរលួយនៅក្នុងតំបន់ទាំងនោះ។ ការទទួល

68 Asian Development Bank, *Se Kong - Se San and Nam Theun Basins Hydropower Study Final Report*, 1999.
69 Asian Development Bank, *TA6367 Sesan, Sre Pok, and Sekong River Basins Development Study in Kingdom of Cambodia, Lao People's Democratic Republic, and Socialist Republic of Vietnam*. Project Information Document: <http://pid.adb.org/pid/TaView.htm?projNo=40082&seqNo=01&typeCd=2> (accessed November 2011).
70 ADB-RETA 40082, *3S Technical Sheets Key Topic 8 – Large scale infrastructure development in the 3Ss, 8a Hydropower Development*. http://reta.3sbasin.org/index.php?option=com_docman&Itemid=184&lang=en (accessed November 2011).

បានពិន្ទុទាប ក៏បានបង្ហាញឲ្យឃើញផងដែរថា ថាមពលដែលផលិតបាន មិនអាចលប់បំបាត់គុណវិបត្តិ នៃការបំភាយឧស្ម័នផ្ទះកញ្ចក់ឡើយ។



រូបភាព Oxfam-Brett Eloff: បុរសម្នាក់បានយកដំរីទឹកពីដើមច្បោះដំរីទៅបិទទូកនៅភូមិក្បាល

សក្តានុពលនៃផលប៉ះពាល់

ការសិក្សាជាច្រើន រួមទាំងការធ្វើ EIA (ការសិក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថាន) ដោយ KCC បានបង្ហាញពីចំណុចសំខាន់ៗជាច្រើន ហើយនិងផលប៉ះពាល់យ៉ាងទូលំទូលាយដល់បរិស្ថាន និងសង្គម ប្រសិនបើគម្រោងទំនប់វារីអគ្គិសនីសេសានក្រោម២ នៅតែបន្តទៅមុខតាមដូចអ្វីដែលបានស្នើ។ ទំនប់នេះ នឹងមានអាងស្តុកទឹកទំហំជាង៣៤០km² ហើយបើតាមរបាយការណ៍សិក្សា EIA ឆ្នាំ២០០៨ ដែលបានរៀបចំដោយ KCC អាងស្តុកទឹកនេះ នឹងធ្វើឲ្យប្រជាពលរដ្ឋចំនួន ៤,៧៨៥ នាក់ ត្រូវផ្លាស់ទីលំនៅ (១,០៥៩ ខ្នងផ្ទះ) ប្រជាពលរដ្ឋទាំងនោះមកពីភូមិ ត្រូវជា៤ឃុំ។ ទីតាំងចំនួន៦កន្លែង ត្រូវបានស្នើសុំសំរាប់ប្រជាពលរដ្ឋដែលបានផ្លាស់ប្តូរទីលំនៅដោយសារអាងស្តុកទឹក និងការសាងសង់ ទោះបីយ៉ាងណាក៏ដោយ របាយការណ៍ EIA បានបញ្ជាក់ថា មានតំបន់តាំងទីលំនៅថ្មីជាច្រើន ដែលបានស្នើសុំនោះ វាត្រូវបានអនុញ្ញាតិរួចហើយឲ្យទៅជាតំបន់ដីព្រៃសម្បទាន ដែលនឹងអាចទៅជាប្រធានបទមួយដើម្បី ពិចារណាពីការរំខានក្នុងពេលបច្ចុប្បន្ន និងអនាគត⁷¹។ របាយការនោះបន្ថែមថា តំបន់ដែលបានស្នើសុំទាំងអស់សំរាប់ការតាំងទីលំនៅថ្មីជាង ៤,០០០ហិកតា គឺស្ថិតនៅព្រំប្រទល់នៃព្រៃសម្បទាន និងដីបំប៉ង⁷²។ ផ្ទៃអាងទឹក នឹងលិចដីសិកម្មជាង១,២០០ហិកតា ដែលវាត្រូវនឹង២៤%នៃផ្ទៃដីសិកម្ម

71 PECC1 & KCC, *Environmental Impact Assessment for Feasibility Study of Lower Sesan 2*
72 KCC, *Key Facts Sesan II for NGO meeting*, June 27, 2008.

ក្នុងស្រុកសេសាន ហើយវានឹងត្រូវបានជំនួសដោយដីនៅក្នុងតំបន់តាំងទីលំនៅថ្មី ដែលត្រូវបានទទួលស្គាល់ថាវានឹងត្រូវមានការកាប់សំអាតព្រៃឈើ⁷³។

បន្ថែមទៅលើផលប៉ះពាល់ចំពោះដីលំនៅឋាន និងដីកសិកម្ម អាងស្តុកទឹក នឹងបំផ្លាញដីព្រៃច្រើនជាង៣ម៉ឺនហិកតា បូករួមទាំងដីព្រៃសម្បទានឯកជនជាង១ម៉ឺនហិកតា⁷⁴។ បន្ថែមទៅលើតំបន់សម្បទានផ្សេងៗ ដែលអាចមានផលប៉ះពាល់ ដោយយោងទៅលើរបាយការណ៍ដែលបានដាក់បញ្ចូលក្នុងគេហទំព័រ EVNI ក្នុងចំណោមផ្ទៃដីចំនួន ១៧,៨០០ ហិកតានៃដីព្រៃរដ្ឋ គឺស្ថិតនៅក្នុងតំបន់គំរោង⁷⁵។ ក៏ដូច្នោះដែរ គំរោងទំនប់វារីអគ្គិសនីនេះ មិនបានប៉ះពាល់ផ្ទាល់ទៅដល់តំបន់ព្រៃការពារនានា ឬដែនជំរកសត្វព្រៃ តែវានឹងជៀសមិនរួចក្នុងការប៉ះពាល់ទៅលើជីវចម្រុះក្នុងតំបន់។ EIA ទទួលស្គាល់ថាមានការបាត់បង់ទីជំរកនៃពពួកសត្វគ្រប់ប្រភេទ ហើយនិងរុក្ខជាតិផ្សេងៗដោយសារទឹកជន់លិច ហើយនិងតាមរយៈការផ្លាស់ប្តូរ ក្នុងការប្រើប្រាស់ដីដី ដោយសារការកាប់ដីលំនៅថ្មីនៃប្រជាពលរដ្ឋ និងការកសាងផ្លូវ។

ការផ្លាស់ប្តូរផលវិបាកនៃទន្លេ នឹងអាចប៉ះពាល់ដល់ពូជត្រី និងគុណភាពទឹក។ KCC បានប៉ាន់ប្រមាណថា៦៦%នៃប្រភេទត្រីទន្លេ បានផ្លាស់ទីឡើងចុះត្រង់ទីតាំងនៃទំនប់ ហើយបន្ទាប់ពីទំនប់សាងសង់រួច ការផ្លាស់ទីរបស់ត្រីជាច្រើនប្រភេទ នឹងត្រូវកាត់ផ្តាច់ពីផ្នែកខាងក្រោមនៃទំនប់⁷⁶។ EIA ទទួលស្គាល់ថាផលប៉ះពាល់សេដ្ឋកិច្ចសង្គម ដែលបានមកពីការបាត់បង់ត្រី នឹងអាចជាលទ្ធផលតែមួយដ៏បំផុតដោយសារទំនប់⁷⁷។ ផលប៉ះពាល់លើវិស័យផលផល នឹងអាចជាការព្រួយបារម្ភរបស់សហគមន៍កំពុងរស់នៅផ្នែកខាងលើតាមដងទន្លេសេសាន ស្រែពក ដែលពួកគាត់ពឹងផ្អែកលើការនេសាទត្រីសំរាប់ចិញ្ចឹមជីវិត។ KCC បានប្រមាណថា មានប្រជាពលរដ្ឋ ៤ម៉ឺននាក់ ដែលរស់នៅផ្នែកខាងលើ ពឹងផ្អែកទាំងស្រុងលើធនធានផលផល⁷⁸។ របាយការណ៍ EIA បង្ហាញថា មានប្រភេទត្រីជាច្រើនត្រូវបានកាត់សំគាល់ឃើញថា ធ្វើការផ្លាស់ទីពីបឹងទន្លេសាប និងទន្លេមេគង្គ ចូលទៅទន្លេសេសាន ស្រែពក ហើយជាប្រភេទត្រី ដែលធ្លាប់បានផ្លាស់ទីឆ្ងាយៗក្នុងដីសណ្តរទន្លេមេគង្គ⁷⁹។ ការលើកឡើងនេះ ជាលទ្ធផលមួយដែលរកឃើញថា ផលប៉ះពាល់លើវិស័យផលផល នឹងអាចជាការព្រួយបារម្ភក្នុងប្រទេសទាំងមូល និងសូម្បីតែប្រទេសជិតខាង គឺមិនត្រឹមតែរបស់ប្រជាពលរដ្ឋដែលរស់នៅផ្នែកខាងលើនៃទំនប់ប៉ុណ្ណោះទេ។ របាយការណ៍ EIA មាននិយាយតិចតួចបំផុតចំពោះផលប៉ះពាល់ផ្នែកផលផលនៅផ្នែកខាងក្រោមនៃទំនប់ ដូច្នោះហើយ តំលៃនៃផលប៉ះពាល់សំរាប់សហគមន៍នៅផ្នែកខាងក្រោម មិនត្រូវបានធ្វើការប៉ាន់ស្មាន ហើយគ្មានកញ្ចប់ថវិកាសំណងសំរាប់សហគមន៍នៅផ្នែកខាងក្រោមដែលរងគ្រោះ ដោយសារទិន្នផលនេសាទរបស់ពួកគាត់មានការថយចុះ។

73 PECC1 & KCC, *Environmental Impact Assessment for LS2*, October 2008 (pS-5).
74 Ibid.
75 EVN, *Summary Report, Lower Sesan 2 hydropower project*, 23 January 2010.
76 PECC1 & KCC, *Environmental Impact Assessment for LS2*, October 2008 (pS-4).
77 Ibid. (pS-4)
78 Ibid. (pS-5)
79 Ibid. (pS-4)



រូបភាព ប៉ុស្តិ៍ជលសាស្ត្ររបស់ទំនប់សេសានក្រោម២ក្បែរទីតាំងទំនប់

មានការសិក្សាឯករាជ្យជាច្រើន ត្រូវបានធ្វើលើផ្នែកជលផលតាមដងទន្លេសេសាន ស្រែពកក្នុងប្រទេសកម្ពុជា ដែលបានរកឃើញថា មានចំនួនត្រីពូជជាច្រើនធ្វើការផ្លាស់ទីតាមដងទន្លេទាំងនេះទៅកាន់ទន្លេមេគង្គ។ ករណីសិក្សាមួយបានបង្ហាញថា នៅក្នុងរដូវក្តៅ យ៉ាងហោចណាស់មានត្រី៣២ប្រភេទធ្វើការផ្លាស់ទីពីបឹងទន្លេសាបផ្នែកកណ្តាលនៃប្រទេសកម្ពុជា ឡើងទៅទន្លេមេគង្គ ហើយបន្តទៅទន្លេសេសាន និងស្រែពក⁸⁰។ លោក Baird បញ្ជាក់ថា ក្នុងចំណោមប្រភេទត្រីទាំងនោះ នឹងមានការរាំងស្ទះក្នុងការធ្វើចរាចរផ្លាស់ទី ដែលពួកវាជាប្រពន្ធអេកូឡូស៊ីដ៏ចំបងនៃទន្លេទាំងនេះ ហើយពួកវាក៏ជាវារីជាតិដ៏សំខាន់សំរាប់អ្នកបរិភោគ ហើយពួកវាក៏ជាធនធានចំណី អាហារដ៏សំខាន់សំរាប់ប្រភេទត្រីជាច្រើនដែលស៊ីសាច់ជាអាហារ។ ទោះបីជាយ៉ាងណាក៏ដោយ ការបាត់បង់ត្រីទាំងនេះវាក៏អាចធ្វើឲ្យថយចុះនូវចំនួនត្រីផ្សេងៗ ហើយនិងប្រភេទសត្វព្រៃមួយចំនួនផងដែរ⁸¹។ ការសិក្សាមួយទៀត ដែលបានបោះពុម្ពផ្សាយដោយវិទ្យាស្ថានជាតិនៃវិទ្យាសាស្ត្រសង្គម ក្នុងឆ្នាំ២០១២ គេបានប្រមាណថា ការសាងសង់ទំនប់នេះ ដែលបានស្នើឡើងនៅក្នុងអាងទន្លេមេគង្គ ផ្នែកខាងក្រោមគឺជាគំរោងដ៏ការអាក្រក់តែមួយ គត់ចំពោះជីវិតត្រីគ្រប់ប្រភេទ។ ការសិក្សាទាំងនោះ បានរកឃើញថា ទំនប់សេសានក្រោម២ អាចជា មូលហេតុនៃការធ្លាក់ចុះ៩.៣%នៃអំបូរត្រីទាំងអស់ ហើយអាចធ្វើឲ្យមានការគំរាមកំហែង និងបង្កគ្រោះថ្នាក់

80 Baird, I.G., M.S. Flaherty & B. Phylavanh 2003. *Rhythms of the river: Lunar phases and migrations of small carps (Cyprinidae) in the Mekong River*. Natural History Bulletin of the Siam Society 51(1):5-36.
81 See Baird, Ian G. 2009 *Best practices in Compensation and Resettlement for Large Dams: The Case of the Planned Lower Sesan Dam 2 Hydropower Project in Northeast Cambodia*. Rivers Coalition in Cambodia, Phnom Penh (p39).

ទៅដល់ពូជត្រីប្រហែល៥៦ប្រភេទផ្សេងទៀត⁸²។ ការផ្លាស់ប្តូរគុណភាពទឹកនៅផ្នែកខាងក្រោមនៃ ទំនប់ និងលំហូរទឹកមិនទៀងទាត់ អាចផ្តល់ផលអវិជ្ជមានដល់ពពួកត្រីទាំងឡាយ ទាំងប្រភេទត្រីដែល ចរាចរ ផ្លាស់ទី និងមិនផ្លាស់ទី។ ការបើកទឹកហូរដោយគំហុក វាអាចជាមូលហេតុធ្វើឲ្យស៊ីក រិចរិលច្រាំង ទន្លេ ហើយនិងប៉ះពាល់អន្លង់ជ្រៅៗ ដែលជាជំរករបស់ត្រីអំឡុងពេលរដូវទឹកស្រកនៃខែប្រាំង⁸³។

ផែនការសកម្មភាពបរិស្ថាន ដែលបានរៀបចំដោយអ្នកអភិវឌ្ឍន៍ បានដាក់ចេញនូវសំណង សំ រាប់ប្រជាពលរដ្ឋដែលបាត់បង់ដីធ្លី ផ្ទះ និងធនធានជលផល ហើយបន្ថែមលើការផ្តល់ដីសំរាប់ការ សាង សង់លំនៅឋានឡើងវិញ ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ត្រូវទទួលបានសំណងចំពោះការបាត់ បង់ ទ្រព្យសម្បត្តិផ្សេងៗទៀត មានដូចជា៖ ស្រែចំការ ដើមឈើ សួនច្បារ ផ្ទះ ហើយនិងបាត់បង់ធន ធាន ជលផល។ ថ្វីបើខ្វះការពិចារណា និងថវិកា សំរាប់ផលប៉ះពាល់អ្នកនៅផ្នែកខាងក្រោមនៃទំនប់ ក៏ដោយ របាយការណ៍បឋមរបស់ EIA បានប៉ាន់ប្រមាណនូវតំលៃនៃការសម្រាលទៅដល់គំរោងប៉ះ ពាល់ អវិជ្ជមានក្នុងតំលៃ១២៧លានដុល្លារអាមេរិក⁸⁴។ ទោះបីជាតួរលេខនេះ បញ្ជាក់ច្បាស់ ក៏ដោយ ក៏នៅតែមានការព្រួយបារម្ភជាច្រើន ទាក់ទងទៅនឹងផលប៉ះពាល់លើវិស័យជលផល ពីព្រោះវា ត្រូវ ទទួលស្គាល់យ៉ាងទូលំទូលាយថា គ្មានចំនួនទឹកលុយណាមួយ អាចមកសម្រួលទៅនឹងការបង្ហាញ ត្រី មិនឲ្យធ្វើចរាចរនោះទេ។ ផែនការគ្រប់គ្រងបរិស្ថាន ដែលមានជាភាសាអង់គ្លេស ត្រូវបានបង្ហាញ ចេញ ក្នុងឆ្នាំ២០០៨ ប៉ុន្តែត្រូវបានរិះគន់ចំពោះការមិនបានរៀបរាប់លំអិតអំពីថវិកាជាក់លាក់ ដែលត្រូវ ទូទាត់ សំណង និងសកម្មភាពបន្តបន្ថយផ្សេងៗទៀត និងមិនមានចែងច្បាស់ពីតួនាទី និងការទទួល ខុសក្នុង ការត្រួតពិនិត្យ និងការប្រតិបត្តិ⁸⁵។

82 Ziv, G., Baran, E., Nam, S., Rodriguez-Iturbe, I. & Levin, S. A., Trading-off fish biodiversity, food security, and hydropower in the Mekong River Basin, Proceedings of National Academy of Sciences. USA, 2012. <http://www.pnas.org/cgi/doi/10.1073/pnas.1201423109> (accessed March 2012).
83 Baird, Ian G. 2009 (p54-55).
84 NGO Forum, Lower Sesan 2 Hydro Project EIA Review, August 2009 (p7).
85 Rivers Coalition of Cambodia, Comments on Chapter VIII Environment Management Plan of the Lower Sesan 2 Draft Environmental Impact Assessment by Key Consultants Cambodia, 22 July 2008. See also: Baird, Ian G. (p29-38).



រូបភាព Oxfam-Brett Eloff: ការនេសាទត្រីតាមដងទន្លេសេសាន

ក្នុងខែមិថុនា ២០១១ អ្នកតាក់តែងច្បាប់របស់គណបក្សប្រឆាំង បានសរសេរលិខិតមួយទៅ នាយករដ្ឋមន្ត្រីកម្ពុជា ដោយបានលើកឡើងពីការព្រួយបារម្ភ ដែលទាក់ទងទៅនឹងគំរោងសាងសង់ទំនប់ វារីអគ្គិសនី ហើយនិងសួររកសុំសេចក្តីបញ្ជាក់ពីយន្តការបន្ទុះបន្ថយ ដែលនឹងត្រូវដាក់ចូលទៅក្នុងផលប៉ះ ពាល់អវិជ្ជមានរបស់ទំនប់។ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានឆ្លើយតបមកវិញក្នុង ខែកក្កដា ២០១១ ហើយភ្លាមៗនោះ លិខិតនៃការឆ្លើយរបស់នាយករដ្ឋមន្ត្រីត្រូវបានផ្សព្វផ្សាយជាសាធារណៈ^{៨៦}។ ក្នុងលិខិតនោះបានបញ្ជាក់ថា ទំនប់នេះវានឹងលិចផ្ទៃដីចំនួន ៣៤,៣០៧ ហិកតា និងប៉ះពាល់ដល់ប្រជា ពលរដ្ឋចំនួន ៤,៦២០នាក់ (គឺតិចជាងចំនួនដែលមាននៅក្នុង EIA ២០០៨)។ តំបន់តាំងទីលំនៅថ្មី ត្រូវ បានរៀបចំ និងផ្តល់ដោយមានការផ្គត់ផ្គង់អគ្គិសនី ហើយនិងលើកកម្ពស់ជីវភាពរស់នៅ ប្រៀបធៀបនិង តំបន់ដែលពួកគាត់រស់ពីមុន។ ប្រភេទដីដែលត្រូវលិចទឹកដោយសាគំរោងមានដូចជា៖

- ❖ ដីលំនៅឋានចំនួន ៨៣ ហិកតា
- ❖ ដីកសិកម្មចំនួន ៩១០ ហិកតា
- ❖ ដីវាលចំនួន ៣០៧ ហិកតា
- ❖ ដីព្រៃរបស់រដ្ឋចំនួន ១៧,៨០៦ ហិកតា
- ❖ ដីដែលសំរាប់ផ្តល់ឲ្យសម្បទានឯកជនចំនួន ១០,៥៦៤ ហិកតា

86 Letter from Prime Minister Samdech Hun Sen, 28 July 2011.

❖ ដីព្រៃបឹង ទន្លេ ចំនួន ៤,៦៣៨ ហិកតា

លិខិតនោះបញ្ជាក់ថា សំណើនេះត្រូវបានធ្វើដើម្បីឲ្យក្រុមហ៊ុនកក់ប្រាក់ចំនួន ៨.២៧ភាគរយ នៃតំលៃសរុបរបស់គំរោង សំរាប់ការចំណាយជាមួយផលប៉ះពាល់ដោយសាគំរោង ក្នុងនោះតំលៃសរុប របស់គំរោងមានចំនួន ៨១៦លានដុល្លារអាមេរិក ដូច្នោះ ៨.២៧ភាគរយ វាត្រូវនិង ៦៧.៥ លាន ដុល្លារអាមេរិក។ គួរកត់សំគាល់ថា តួរលេខនេះ គឺប្រហែលជាពាក់កណ្តាលនៃថវិកា ដែល បាន ប៉ាន់ប្រមាណក្នុងរបាយការណ៍ EIA ២០០៨ (១២៧លានដុល្លារអាមេរិក) ហើយដែលសមល្មម សំរាប់បន្ទុយផលប៉ះពាល់របស់គំរោង។ លើសពីនេះទៀត ក្រុមហ៊ុននឹងវិនិយោគនូវទឹក ប្រាក់ ប្រហែល ១៤.៥ លានដុល្លារអាមេរិក ដើម្បីសំអាតដីក្នុងអាងស្តុកទឹក មុនពេលត្រូវបានបង្ហូរទឹក ចូល ដើម្បីកាត់បន្ថយផលប៉ះពាល់លើគុណភាពទឹក។ លិខិតរបស់នាយករដ្ឋមន្ត្រី ក៏បានស្នែងចេញផង ដែរជាមួយការព្រួយបារម្ភ ទាក់ទងនិងផលប៉ះពាល់លើវិស័យផលផល។ ក្នុងលិខិតនោះ បាន បញ្ជាក់ ថា ដោយយោងទៅលើការសិក្សាជាច្រើនដែលបានធ្វើកន្លងមក ទន្លេសេសាន និងស្រែពក មិន មែនជា ប្រភពសំរាប់ត្រីពង ឬជាប្រភពត្រីសំរាប់ប្រទេសទាំងមូលនោះទេ ហើយផលប៉ះពាល់ នឹងប៉ះ ពាល់តែ ចំពោះពពួកត្រីដែលរស់នៅក្នុងទន្លេទាំងពីរតែប៉ុណ្ណោះ។ ដើម្បីកាត់បន្ថយនូវផលប៉ះពាល់ទាំង នោះ ត្រូវមានផែនការរៀបចំជាមជ្ឈមណ្ឌលស្រាវជ្រាវភ្ជាប់កូនត្រី ចញ្ជីមត្រី ដើម្បីលែងកូនត្រីចូលទៅ ក្នុងអាង ស្តុកទឹក និងផ្នែកខាងក្រោមនៃទំនប់វិញ។

ទាំងនេះ ជាការញែកចេញពីគ្នាយ៉ាងសំខាន់រវាងការអះអាងរបស់រាជរដ្ឋាភិបាល ដែលថាវិស័យ ផលផល នឹងមិនរងផលប៉ះពាល់ បើទោះបីជាទន្លេទាំងពីរទទួលរងផលប៉ះពាល់ ហើយមានការសិក្សា ជាច្រើនបានធ្វើឡើងអំពីបញ្ហាទាំងនេះក៏ដោយ។ ក្នុងឆ្នាំ១៩៩៩ ធនាគារអភិវឌ្ឍន៍អាស៊ី បានធ្វើការ សិក្សា លំអិតជាលើកដំបូងអំពីទំនប់ត្រង់ចំនុចប្រសព្វរបស់ទន្លេសេសាន ស្រែពក ហើយបានរកឃើញ ថា ទន្លេទាំងពីរនេះ ជាផ្លូវដ៏សំខាន់សំរាប់ត្រីធ្វើចរាចរចូលទៅក្នុងអាងទន្លេសេសានផ្នែកខាងលើ និង ទន្លេមេគង្គ។ ហេតុដូច្នោះ ទំនប់នឹងធ្វើឲ្យស្ទះផ្លូវធ្វើចរាចរដ៏សំខាន់ ហើយនឹងអាចមានផលប៉ះពាល់ មិនល្អទៅដល់វិស័យផលផលនាផ្នែកខាងក្រោម និងផ្នែកកណ្តាលនៃអាង⁸⁷។ ដូចដែលបានកត់សំគាល់ នៅខាងលើ របាយការណ៍របស់គំរោងដែលមានក្នុង EIA ២០០៨ ក៏បានកត់សំគាល់ផងដែរថា ផលប៉ះ ពាល់ដល់ចរាចរត្រីពីទន្លេមេគង្គ និងបឹងទន្លេសាប មានដូចគ្នានឹងករណីសិក្សាអំពីផលផល ដែលត្រូវ ធ្វើដោយរដ្ឋបាលផលផលកម្ពុជា ហើយបានភ្ជាប់ទៅនិងរបាយការណ៍ EIA។ ការសិក្សានេះ បាន បង្ហាញថា ផលប៉ះពាល់មួយដែលអាចកើតមានដោយសារទំនប់នោះ គឺប៉ះពាល់ធនធានផលផល បឹង ទន្លេសាប ជាទូទៅលើផ្លូវចរាចររបស់ពពួកត្រីគ្រប់ប្រភេទ ដែលពពួកត្រីទាំងនោះរកចំណីអាហារ និងរីក ចំលូតលាស់នៅតាមដងទន្លេមេគង្គភាគខាងក្រោម និងបឹងទន្លេសាប ហើយបង្ហាស់ទីទៅផ្នែកខាងលើ

87 Asian Development Bank, Se Kong - Se San and Nam Theun Basins Hydropower Study Final Report, Volume 4, 1999 (p11-29).

សំរាប់រដូវពងកូន និងបំពេញវដ្តនៃជីវិតរបស់ពួកវា។ អំឡុងពេលនៃការសិក្សានេះ អ្នកស្រាវជ្រាវ បានសង្កេតឃើញ៤កន្លែងឆ្ងាយៗដែលពួកត្រីទាំងនោះធ្វើការផ្លាស់ទី គឺអាចធ្វើការផ្លាស់ទី រវាងបឹងទន្លេសាប ឬទន្លេមេគង្គផ្នែកខាងក្រោម ហើយនិងតំបន់ទីតាំងគំរោង។ ទាក់ទងនឹងការបន្តបន្ទុយផលប៉ះពាល់ដោយសារទំនប់វារីអគ្គិសនីលើបំលាស់ទីរបស់ត្រីឆ្លងកាត់ទីតាំងទំនប់ ការសិក្សាផ្នែកជលផលក្នុងរបាយការណ៍ EIA បានបញ្ជាក់ថា “គ្មានលទ្ធភាពណា ដែលបំលាស់ទីរបស់ត្រី អាចធ្វើឲ្យប្រសើរឡើងខ្លាំងដល់តម្លៃលបង្ហាញរបស់ទំនប់វារីអគ្គិសនីលើការធ្វើចរាចររបស់ត្រីឡើយ”⁸⁸។

ការសិក្សាក្នុងឆ្នាំ ២០០៩ ដោយសម្ព័ន្ធទន្លេកម្ពុជា (RCC) បានទាមទារថា ផលប៉ះពាល់ផ្នែកខាងលើនៃទំនប់ ហាក់ដូចជាធ្ងន់ធ្ងរជាងការប៉ាន់ស្មាននៅក្នុងរបាយការណ៍ EIA ក្នុងនោះ ប្រជាពលរដ្ឋយ៉ាងតិច ៧៨,០០០នាក់ ប្រឈមនឹងការបាត់បង់ប្រភពត្រីរបស់ពួកគាត់។ ទាំងនេះ រួមបញ្ចូលទាំង៨៦ភូមិ ដែលនៅតាមបណ្តោយដងទន្លេសេសាន ស្រែពក ហើយនិង៨៧ភូមិផ្សេងទៀត ដែលរស់នៅអាស្រ័យផលលើទន្លេទាំងពីរនេះផងដែរ និងភាគច្រើន ជាប្រជាពលរដ្ឋជនជាតិដើមភាគតិច។ របាយការណ៍ក៏បានរកឃើញផងដែរថា ប្រជាពលរដ្ឋច្រើនជាង ២២,៧០០នាក់ នឹងរងឥទ្ធិពលនៅផ្នែកខាងក្រោមទំនប់ ដោយសារការផ្លាស់ប្តូរអេឡូស៊ីវរបស់ទន្លេ ដែលអាចធ្វើឲ្យប៉ះពាល់ទៅដល់វិស័យជលផលនិងការផ្គត់ផ្គង់ទឹក។ សំខាន់ជាងនេះទៀត របាយការណ៍នេះ បានលើកឡើងពីការបាត់បង់ប្រជាពលរដ្ឋនៅទូទាំងប្រទេស និងក្នុងប្រទេសជិតខាងផងដែរ ជុំវិញផលប៉ះពាល់របស់គំរោង។ វាក៏បានលើកឡើងដែរថា ប្រជាពលរដ្ឋដែលស្ថិតនៅឆ្ងាយរហូតដល់បឹងទន្លេសាប នៅភាគកណ្តាលប្រទេសកម្ពុជា ដីសណ្តរទន្លេមេគង្គស្ថិតក្នុងប្រទេសវៀតណាម និងភាគកណ្តាល នៃទន្លេមេគង្គស្ថិតក្នុងប្រទេសឡាវ អាចទទួលរងនូវផលប៉ះពាល់ជាអវិជ្ជមាន ដោយសារការបង្ហាត់ដល់ការធ្វើចរាចររបស់ត្រីក្នុងតំបន់⁸⁹។

សក្តានុពលនៃផលប៉ះពាល់ផ្សេងទៀត ដែលទទួលបានការយកចិត្តទុកដាក់តិចតួចនោះ គឺប្រសិទ្ធភាពនៃលំហូរទឹករបស់ទំនប់។ យោងតាមមជ្ឈមណ្ឌលគ្រប់គ្រងបរិស្ថានអន្តរជាតិទីក្រុងហាណូយ ទំនប់សេសានក្រោម២ នឹងយ៉ាងជិតពាក់កណ្តាលនៃលំហូរករសរុប ពីតំបន់ទន្លេបីចូលទៅក្នុងទន្លេមេគង្គ។ បន្ទាប់មក គេបានប៉ាន់ប្រមាណទៀតថា ការយ៉ាងនេះ នឹងកាត់បន្ថយចំនួនកករទឹកសរុបក្នុង ទន្លេមេគង្គពី ៦% - ៨%។ នេះអាចស្តែងឲ្យឃើញពីការថយលំនឹងនៃបណ្តាញទន្លេក្នុងដីសណ្តរទន្លេ មេគង្គ បង្កើនការសិក្សាវិចារ និងបន្ថយផលិតផលនៃប្រព័ន្ធផលជាតិដែលដុះក្នុងទន្លេ និងដឹកសិកម្មក្នុងតំបន់ទឹកលិចទន្លេមេគង្គ និងបឹងទន្លេសាប⁹⁰។

88 Huot, V. et al., Faculty of Fisheries of Royal University of Agriculture, Assessment on Fisheries Natural Resources for Lower Sesan 2 Hydropower Plant Project, August 2009 (p8, 19, 27).
89 Baird, Ian G. 2009.
90 Cambodia Daily, The battle for the 3S Rivers, 10-11 September 2011.

ជំហរបស់រាជរដ្ឋាភិបាលកម្ពុជាគឺថា ការស្រាវជ្រាវត្រូវបានធ្វើគ្រប់គ្រាន់សមល្មម ហើយថា អត្ថប្រយោជន៍នៃការអភិវឌ្ឍន៍ទំនប់ខ្នាតធំក្នុងតំបន់ មានទំហំធំជាងផលប៉ះពាល់ជាអវិជ្ជមាន។ ទាំងនេះ គឺវាឆ្លុះបញ្ចាំងទៅលើការយល់ព្រមថ្មីៗនៃទំនប់សេសានក្រោម២ ហើយនិងមានការការពារគំរោងយ៉ាងខ្លាំងក្លាពីសំណាក់មន្ត្រីរដ្ឋាភិបាលកម្ពុជា ហើយនិងនាយករដ្ឋមន្ត្រីផ្ទាល់។ យ៉ាងណាក៏ដោយ មានអ្នកសង្កេតជាច្រើននៅតែប្រកាន់ជំហរការព្រួយបារម្ភខ្លាំងថា ផលប៉ះពាល់រយៈពេលវែងនៃគោលបំណងអភិវឌ្ឍន៍ទំនប់ក្នុងតំបន់ទន្លេបី នៅមិនទាន់បានធ្វើការអង្កេតគ្រប់គ្រាន់នៅឡើយទេ ហើយនេះជាភាពខ្វះខាតការយល់ដឹងនៃផលប៉ះពាល់ដោយសារទំនប់ទាំងនេះ ព្រមទាំងទំនប់ផ្សេងទៀតក្នុងតំបន់ទន្លេបីក្នុងប្រទេសឡាវ និងវៀតណាម។

ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងការចូលរួមជាសាធារណៈ



ការដង្ហែរក្បួនរបស់សហគមន៍ដើម្បីតវ៉ាចំពោះសេសានក្រោម២កាលនៅខែកុម្ភៈឆ្នាំ២០១២

បន្ថែមពីលើការព្រួយបារម្ភ ជុំវិញផលប៉ះពាល់ដោយសារទំនប់ទាំងនោះ វាក៏ជាករណីដ៏រឹងមាំមួយដើម្បីនិយាយថា ការពិគ្រោះយោបល់ជាសាធារណៈ មិនត្រូវបានធ្វើគ្រប់គ្រាន់នៅឡើយទេ ហើយរហូតមកដល់ពេលនេះ វាមិនមានឱកាសគ្រប់គ្រាន់ សំរាប់ប្រជាពលរដ្ឋកម្ពុជាចូលរួមពិភាក្សាឲ្យបានសមរម្យផងដែរអំពីការសំរេចចិត្តចំពោះការអភិវឌ្ឍន៍ទំនប់វារីអគ្គិសនីខ្នាតធំ។ របាយការណ៍របស់សម្ព័ន្ធទន្លេកម្ពុជា ដែលយោងទៅលើការរកឃើញដំបូងបង្ហាញថា ប្រជាពលរដ្ឋក្នុងតំបន់ នៅទីបំផុត ពួកគាត់មិនសប្បាយចិត្តទៅនឹងដំណើរការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ហើយបានបង្ហាញពីភាពទោមនស្សជាមួយនិងការតាំងទីលំនៅថ្មី និងការផ្តល់សំណង។ ម្យ៉ាងទៀត ប្រជាពលរដ្ឋដែលបានសំភាសន៍ បានបង្ហាញថា ពួកគាត់បានជំទាស់ទៅនិងគំរោងសាងសង់នេះ។ អ្នករៀបរាងរបាយការណ៍នេះ បានលើកឡើងថា ទោះបីជាមានការទទួលស្គាល់ក៏ដោយ ផលប៉ះពាល់នៅតំបន់ដែលឆ្ងាយពីទីតាំងនៃទំនប់ និងផលប៉ះពាល់ឆ្លងដែន មិនបានធ្វើការប៉ាន់ប្រមាណឲ្យបានត្រឹមត្រូវនៅឡើយ ហើយក៏មិនមានផែនការ

សំរាប់បង្ការនៅនិងកន្លែងផងដែរ។ សំខាន់ជាងនេះទៀត ដំណើរការវាយតម្លៃហេតុប៉ះពាល់ បរិស្ថាន ត្រង់ផ្នែកដែលសំខាន់បំផុត បានពិគ្រោះតែជាមួយប្រជាពលរដ្ឋដែលរស់នៅផ្ទាល់ក្នុងតំបន់នៃ ផ្ទៃអាង ស្តុកទឹក និងនៅក្បែរៗ ទីតាំងនៃទំនប់តែប៉ុណ្ណោះ⁹¹។

ការពិគ្រោះយោបល់ជាសាធារណៈ ត្រូវធ្វើឡើងក្នុងខែកុម្ភៈ ឆ្នាំ២០០៨ ដោយក្រុមហ៊ុនវាយតម្លៃ ហេតុប៉ះពាល់បរិស្ថាន KCC ជាមួយសហគមន៍ ដែលនឹងត្រូវទទួលរងផលប៉ះពាល់ខ្លាំងបំផុតពី គំរោង។ នៅចុងបញ្ចប់នៃការប្រជុំ ៨៥% នៃអ្នកចូលរួមទាំងនោះ បាននិយាយថា *មិនយល់ព្រមចំពោះ ផែនការនេះទេ*។ ការពិគ្រោះយោបល់លើកទីពីរ ត្រូវបានធ្វើឡើងក្នុងខែមេសា ២០០៨ ពេលនោះគឺត្រូវ បានធ្វើឡើងដោយ PECC1។ ក្នុងការប្រជុំនេះ បានបង្ហាញថា ៩៤% នៃប្រជាពលរដ្ឋ បានយល់ស្រប ទៅនឹងគំរោង។ ការប្រែក្រាបនេះ ធ្វើឲ្យមានការចាប់អារម្មណ៍ ហើយបានចោទជាសំនួរថា ហេតុអ្វី បានជាការឆ្លើយតបរបស់ប្រជាពលរដ្ឋ មានភាពខុសគ្នានៅក្នុងការប្រជុំពិគ្រោះយោបល់ទាំងពីរ នេះ។ ការប្រជុំលើកទី៣ បានធ្វើឡើងនៅក្រុងស្ទឹងត្រែងក្នុងខែឧសភា ២០០៨ ដែលមានការចូលរួមពី តំណាងសហគមន៍ អង្គការក្រៅរដ្ឋាភិបាល ស្ថាប័នរដ្ឋាភិបាលក្នុងមូលដ្ឋាន វិស័យឯកជន ក្រសួង ប រិស្ថាន និងក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល។ KCC និង PECC1 បានចែកចាយបទបង្ហាញ ហើយ អ្នកចូលរួមមួយចំនួន ត្រូវបានរាយការណ៍ថា បានចោទសួរសំនួរខ្លះៗនៅក្នុងអង្គប្រជុំ⁹²។

ការពិនិត្យមើលឡើងវិញនូវរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន ក្នុងឆ្នាំ២០០៩ ដែល ធ្វើឡើងដោយវេទិកាអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (NGO Forum) បានលើកឡើងពីក្តីបារម្ភ ជាច្រើនជាមួយនិងឯកសារវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងបានបរិយាយថា ការពិគ្រោះយោបល់ជា សាធារណៈ មិនបានធ្វើឲ្យគ្រប់គ្រាន់។ ថ្វីបើការប៉ាន់ស្មានក្នុងរបាយការណ៍វាយតម្លៃហេតុប៉ះពាល់ ប រិស្ថានថា គំរោងនេះ នឹងជះឥទ្ធិពលដល់ប្រជាពលរដ្ឋចំនួន៤០,០០០នាក់ ដែលរស់នៅផ្នែកខាង លើនៃ ទំនប់ក៏ដោយ មានតែប្រជាពលរដ្ឋពី៣០០-៤០០នាក់ប៉ុណ្ណោះ ដែលបានពិគ្រោះយោបល់។ តាមរយៈ ស្តង់ដារជាច្រើននេះ យើងមិនអាចទទួលយកបានទេ⁹³។ យោបល់ពីតំណាងក្រុមប្រជាពលរដ្ឋដែលរង ផលប៉ះពាល់ មានសារៈសំខាន់ណាស់ ដើម្បីធានាឲ្យមានការពិចារណាគ្រប់ជ្រុងជ្រោយទៅលើផលប៉ះ ពាល់ទាំងអស់។ ការពិគ្រោះយោបល់ទាំងនោះ គួរតែបានពិចារណានៅក្នុងការធ្វើសេចក្តី សំរេចិត្តចុង ក្រោយ ថាតើត្រូវគាំទ្រ ឬប្រឆាំងនឹងគំរោង ហើយបន្ទាប់មក ត្រូវជូនដំណឹងពីការរៀបចំ វិធានការបន្ថយ បន្ថយ និងការតាមដានត្រួតពិនិត្យឲ្យបានត្រឹមត្រូវ។

មានសកម្មភាពជាច្រើន ត្រូវបានដាក់ចេញ ដើម្បីព្យាយាមបន្ថយការខាតបង់ធនធានផលផល រួមមានការបង្កាត់ពូជ និងភ្ជួរស្រូវសំរាប់ពូជត្រីធ្វើបំណាស់ទី ការទូទាត់សំណងសម្រាប់ការបាត់បង់

91 Baird, Ian G. 2009.
92 PECC1 & KCC, Environmental Impact Assessment for Feasibility Study of Lower Sesan 2 Hydropower Project, Stung Treng Province, Cambodia, October 2008 (pS-8).
93 NGO Forum on Cambodia, Lower Sesan 2 Hydro Project EIA Review, August 2009 (p5).

ចំណូល និងការគាំទ្រទៅដល់ការចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់។ ទោះបីជា យ៉ាងណាក៏ដោយ ការបាត់បង់នៅតែបានលើកឡើងជាមួយនិងសេចក្តីសន្មត់ថា អ្នកអនុវត្តកំរោង ត្រូវ ទទួលខុសត្រូវពេញលេញក្នុងការងារកាត់បន្ថយផលប៉ះពាល់ដោយសារទំនប់ ជាពិសេស ដូចក្នុងករណី បរាជ័យរបស់ EVN ក្នុងការបន្តបន្ថយក្តីអន្តរាយពីទំនប់ទៅលើទន្លេសេសាន និងស្រែពកផ្នែកខាងលើ ជាដើម។ បទពិសោធន៍ក្នុងតំបន់ បានបង្ហាញថា ការប៉ុនប៉ងស្តារឡើងវិញនូវការបាត់បង់មុខរបរចិញ្ចឹម ជីវិត និងសន្តិសុខស្បៀង អាចមានការលំបាកខ្លាំងបំផុត ត្រូវចំណាយច្រើន ហើយ EVN ធ្លាប់បាន ទទួលការចោទប្រកាន់ជាច្រើនករណីកាលពីទសវត្សកន្លងទៅ ពីបទខ្វះការទទួលខុសត្រូវចំពោះការអភិ វឌ្ឍន៍តាមដងទន្លេសេសាន និងស្រែពករបស់ខ្លួន ហើយនិងមិនបានធ្វើការងារគ្រប់គ្រាន់ លើការបន្ត បន្ថយផលប៉ះពាល់នៅផ្នែកខាងក្រោមដោយសារកំរោងទំនប់វារីអគ្គិសនី។ ប្រសិនបើក្រុមហ៊ុនមានការ ធូរលុងក្នុងការអនុវត្តវិធានការណ៍ការបន្តបន្ថយ ការទទួលខុសត្រូវ នឹងធ្លាក់ទៅលើអាជ្ញាធរកម្ពុជា ដែលពួកគេទាំងនោះ មិនមានបទពិសោធន៍ក្នុងការគ្រប់គ្រងផលប៉ះពាល់រយៈពេលវែង នៃកំរោងខ្នាតធំ ដូចនេះទេ។

អគ្គិសនីវៀតណាម (EVN)

អគ្គិសនីវៀតណាម (EVN) គឺជាកម្មសិទ្ធិផ្ទាល់របស់រដ្ឋាភិបាលវៀតណាម ដែលមានកំរោងជាតំ ណាក់កាល ការផ្ទេរ ហើយនិងការចែកចាយអគ្គិសនី⁹⁴។ EVN គឺជាក្រុមហ៊ុនថាមពលដ៏ធំមួយក្នុង ប្រទេសវៀតណាម ហើយគឺជាសហគ្រាសធំទី៣ក្នុងប្រទេស។ ក្រុមហ៊ុននេះ ដំណើរការបានតាមរយៈ ក្រុមហ៊ុនធំៗ រួមមាន EVNI (អ៊ីវីអិន ចេញស្តុកខុមភីនី) និង PECC1 (ជួយវើ អ៊ិនជីណើរីង ខុសសាលធីង ចេញស្តុក ខុមភីនី) ដែលក្រុមហ៊ុនទាំងពីរនេះ មានសកម្មភាពនៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុននេះ កំពុងអភិវឌ្ឍន៍ទំនប់សេសានក្រោម២ សេសានក្រោម១ សេសានក្រោម៥ និងទំនប់សេកុងក្រោម នៅ ក្នុងតំបន់ទន្លេ៣នៃប្រទេសកម្ពុជា។ ក្រុមហ៊ុន EVN ក៏បានអភិវឌ្ឍន៍ទំនប់ជាច្រើនតាមដងទន្លេសេសាន និងស្រែពកក្នុងប្រទេសវៀតណាម និងមានផែនការអភិវឌ្ឍន៍ទំនប់មួយចំនួនទៀតនៅតាមព្រំប្រទល់ ទន្លេមេគង្គភាគខាងត្បូងប្រទេសឡាវ។

ថ្ងៃបើកំពុងក្លាយជាក្រុមហ៊ុនថាមពលធំបំផុតក្នុងប្រទេសវៀតណាមក៏ដោយ របាយការណ៍សារ ព័ត៌មានឆ្នាំ២០១១បានបង្ហាញថា EVN កំពុងជួបប្រទះផលលំបាកផ្នែកហិរញ្ញវត្ថុ។ ក្រុមហ៊ុននេះ បាន ដំណាក់បំណុលទៅក្រុមហ៊ុនរដ្ឋផ្សេងទៀតរបស់វៀតណាម រួមមាន ក្រុមហ៊ុន Petrol Vietnam (ផេទ ត្រូលវៀតណាម) ៤០០ លានដុល្លារសហរដ្ឋអាមេរិក និងក្រុមហ៊ុនវីដឺដ៏ធំមួយទៀត ឈ្មោះ VinaComin (វីណាខូមិន) ក្នុងទឹកប្រាក់ប្រហែល ៧៧លានដុល្លារសហរដ្ឋអាមេរិក។ ក្រុមហ៊ុនទាំងពីរនេះ ធ្លាប់បាន សរសេរលិខិតសំណើរទៅរដ្ឋាភិបាលវៀតណាមឲ្យជួយជំរុញ EVN សងបំណុលទាំងអស់នេះ។ Hiep

94 See company website: <http://www.evn.com.vn/>

Phuoc Power Co. Ltd ដែលមានមូលដ្ឋាននៅក្រុងហូជីមិញ ក៏បានគំរាមកាត់ផ្តាច់ ការផ្គត់ផ្គង់ ថាមពលទៅដល់ EVN ប្រសិនបើមិនសងទឹកប្រាក់ចំនួន ៣៦ លានដុល្លារអាមេរិក ដែលបាន ជំពាក់⁹⁵។

សារព័ត៌មានរៀបរយ ក៏បានរាយការណ៍ផងដែរថា ព្រោះតែខ្វះខាតថវិកា EVN បានពន្យា ពេល និងបានបន្ថយចំនួននៃគំរោងវារីអគ្គិសនី ហើយបានកាត់ថវិកាវិនិយោគជាង ១២ សែនកោដដុំ ប្រហែល ៥៨៣ លានដុល្លារអាមេរិក (ធៀបនឹងអត្រាប្តូរប្រាក់ក្នុងខែវិច្ឆិកា ឆ្នាំ២០១១)។ ឥឡូវ នេះក្រុមហ៊ុនកំពង់ចាមស៊ីដើម្បីឲ្យថវិកាវិនិយោគមានការកើនឡើងសំរាប់គំរោងនានា។ ក្នុងការរៀបចំតាម ដែលអាចធ្វើទៅបាន ដើម្បីកុំឲ្យទន់ថវិកាធ្លាក់ចុះ ក្រុមហ៊ុនបានស្នើរទៅកាន់រដ្ឋាភិបាលរៀបចំតាម ខែកក្កដា ឆ្នាំ២០១១ សុំឲ្យអនុញ្ញាតិដំឡើងថ្លៃថាមពលអគ្គិសនី⁹⁶។ យោងទៅលើសំដីរបស់ប្រធាន នាយកប្រតិបត្តិ EVN ក្នុងឆ្នាំ២០១០ ក្រុមហ៊ុនបានខាតបង់គិតជាទឹកប្រាក់មានចំនួន៨សែនកោដដុំ (ប្រហាក់ប្រហែល ៣៨៤លានដុល្លារអាមេរិក អត្រាប្តូរប្រាក់ក្នុងខែវិច្ឆិកា ឆ្នាំ២០១០) ⁹⁷។ ក្នុង ខែកញ្ញា ឆ្នាំ២០១១ EVN បានខាតបង់ក្នុងកំរិត ៥៦២ លានដុល្លារអាមេរិក⁹⁸។

រូយ៉ាល់ក្រុប (Royal Group)

រូយ៉ាល់ក្រុប ជាបណ្តុំក្រុមហ៊ុនមួយដែលមានទីតាំងនៅទីក្រុងភ្នំពេញ ក្នុងប្រទេសកម្ពុជា ដែលមាន លោកឧកញ៉ា គិត ម៉េង ជាប្រធាន។ ក្រុមហ៊ុននេះ មានសាខាជាច្រើន ដែលសហការរកស៊ីអភិវឌ្ឍន៍លើ ទ្រព្យសម្បត្តិ មានទូរគមនាគមន៍ ធនាគារ ព័ត៌មាន សណ្ឋាគារ និងកន្លែងកំសាន្ត និងកសិកម្ម⁹⁹។ នៅ ដើមឆ្នាំ២០១១ មានលិចធ្លាយជាសាធារណៈថា រូយ៉ាល់ក្រុបបានចូលរួមហ៊ុនជាមួយ EVN ដើម្បី អភិវឌ្ឍន៍គំរោងទំនប់វារីអគ្គិសនីសេសានក្រោម២។ រហូតមកដល់ពេលនេះ រូយ៉ាល់ក្រុបមិនធ្លាប់បាន ចូលរួមក្នុងគំរោងទំនប់វារីអគ្គិសនីណាមួយនោះទេ ថ្វីបើគេហទំព័ររបស់ក្រុមហ៊ុនបានសរសេរថា: "ពួក យើងសព្វថ្ងៃ និងទៅអនាគត កំពុងរុករកឱកាសវិនិយោគលើប្រេង ឧស្ម័ន រ៉ែ ទេសចរណ៍ ការអភិវឌ្ឍន៍ លើអចលនទ្រព្យ ទីផ្សារសម្រាប់អ្នកប្រើប្រាស់ និងឈ្នួញថ្នាក់កណ្តាល ម្ហូបអាហារ និងភោជនីយដ្ឋាន សេវាសុខភាព សេវាកម្មធនាគារ អាហារ និងភេសជ្ជៈ និងថាមពល"¹⁰⁰។ ដៃគូមួយដ៏ល្អរបស់រូយ៉ាល់ក្រុប គឺការសហការរកស៊ីរួមគ្នាជាមួយធនាគារអូស្ត្រាលី Australia និង New Zealand Banking

95 Vietnam Tuoitrenews, PetroVietnam urges EVN to repay debt, 13 July 2011.
96 Thanh Nien News, Vietnam power utility EVN request price hike, 6 July 2011.
97 VietnamNetBridge, Giant EVN trying to negotiate for delay to pay its debts, 28 April 2011.
98 Reuters, Vietnam's major state firms face big losses, 9 September 2011.
99 See company website: <http://www.royalgroup.com.kh>
100 Royal Group website: <http://www.royalgroup.com.kh/our-portfolio/growth-and-opportunities.php> (accessed November 2011).

Group (ANZ)¹⁰¹។ ការសហការរកស៊ីរួមគ្នានេះ ធនាគារអូស្ត្រាលីមានទុន៥៥% ចំណែកឯ រូយ៉ាល់ គ្រុបមានទុន៤៥%¹⁰²។

២.២ ទំនប់សេសានក្រោម៣

សេសានក្រោម៣: ព័ត៌មានពិត

ស្ថិតនៅតាមដងទន្លេសេសាន ចំងាយ១២ km ទៅ ១៥ km ភាគខាងក្រោមនៃទីរួមស្រុកតាវែង ស្ថិតនៅក្នុងទឹកដីស្រុកតាវែង និងវ៊ីនសៃ ខេត្តរតនគិរី។ ការសិក្សាពីភាពអាចធ្វើទៅបាន ត្រូវបានដាក់ បញ្ជូនកាន់រដ្ឋាភិបាលកម្ពុជានៅចុងឆ្នាំ២០០៩ ហើយកំពុងរង់ចាំការអនុញ្ញាតិមុនពេលដំណើរការគំរោង ដើម្បីសិក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថាន។

- សមត្ថភាព: ៣២៥មេហ្គាវ៉ាត់
- កម្ពស់ទំនប់: ៧៥ម៉ែត្រ
- ទំហំប៉ាន់ស្មាននៃអាងស្តុកទឹក: ៤២.៧០០ ហិកតា (៤២៧ km²)
- តំលៃប៉ាន់ស្មាន: ៧០០លានដុល្លារអាមេរិក
- ប្រតិបត្តិការថាមពល: មិនទាន់ដឹង

អ្នកអភិវឌ្ឍន៍:

- ក្រុមហ៊ុនកូរ៉េ KTC Cable Co.Ltd

ទំនប់សេសានក្រោម៣ មានទីតាំងជិតទីរួមស្រុកតាវែង ក្នុងខេត្តរតនគិរី និងកំពុងស្ថិតក្រោមការ សិក្សាពីលទ្ធភាពដែលអាចធ្វើបានដោយក្រុមហ៊ុនកូរ៉េខាងត្បូង KTC Cable Co. Ltd។ យោងទៅលើ អត្ថបទរបស់ភ្នំពេញប៉ុស្តិ៍កាលពីខែតុលា ២០០៩ ទំនប់នេះ អាចមានលទ្ធភាពផ្តល់ថាមពលរហូតដល់ ៣២៥ មេហ្គាវ៉ាត់ ហើយត្រូវចំណាយទឹកប្រាក់អស់ ៧០០ លានដុល្លារអាមេរិក។ ក្រុមហ៊ុននេះ បានបញ្ជូនរបាយការណ៍នេះទៅកាន់ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពលនៅចុងឆ្នាំ ២០០៩ ប៉ុន្តែការ សិក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថាននៅមិនទាន់ធ្វើនៅឡើយទេ។ ការសែតដដែលនេះ ក៏បានរាយ ការណ៍ទៀតថា ប្រធានក្រុមហ៊ុន KTC លោក គឹម ម៉ឺយ៉ុងអ៊ីល បានជួបនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចអគ្គ មហាសេនាបតីតេជូ ហ៊ុន សែន កាលពីខែតុលា ឆ្នាំ២០០៩ ដើម្បីពិភាក្សាពីផែនការរបស់ក្រុមហ៊ុន¹⁰³។

101 ANZ website: <http://www.anz.com/personal/>
102 ANZ Royal website: <http://www.anzroyal.com/en/About-Us/Our-Company/>
103 Phnom Penh Post, South Korea's KTC Cable weighs \$700m Ratanakiri dam project, 15 October 2009.

ទំនប់ និងផ្ទៃអាងស្តុកទឹករបស់វា គ្របដណ្តប់លើឃុំចំនួន៧ និងស្រុកចំនួន៣ ដែលស្ថិត នៅ ក្បែរព្រំប្រទល់ស្រុកតាវែង និងរ៉ែនសៃ។ ទីរួមស្រុកតាវែង អាចត្រូវជន់លិចបាត់ដោយសារអាងស្តុក ទឹក ខណៈដែលផ្ទៃដីលិចទឹកមានដល់ ៤២,៧០០ហិកតា (៤២៧km²)។ ៦៥% នៃតំបន់លិចទឹក បច្ចុប្បន្ន ត្រូវបានប្រើប្រាស់សំរាប់វិស័យកសិកម្ម ហើយ១៧% គឺជាព្រៃឈើតូចៗ។ ភូមិចំនួន៣៨ ស្ថិតនៅក្នុងផ្ទៃ អាងស្តុកទឹក រួមបញ្ចូលទាំងចំនួនក្រុមប្រជាពលរដ្ឋជាជនជាតិដើមភាគតិច ហើយទំនប់ នេះ អាចនាំឲ្យ មានការតាំងទីលំនៅថ្មីនូវសហគមន៍យ៉ាងហោចណាស់ ២៤សហគមន៍ ដែលមានរហូត ដល់ជាង ៨,០០០នាក់¹⁰⁴។



រូបភាព Oxfam-Brett Eloff: ទីក្រុងតាវែងតាមដងទន្លេសេសាន

តំបន់ទឹកជន់លិច រាប់បញ្ចូលទាំងដីកសិកម្មចំនួន ២៧,៦៦០ហិកតា ដែលប្រជាពលរដ្ឋកម្ពុជា រាប់ពាន់នាក់ កំពុងពឹងពាក់សំរាប់ការចិញ្ចឹមជីវិតរបស់ពួកគាត់នាពេលបច្ចុប្បន្ននេះ។ ប្រសិនបើគំរោង នេះ ត្រូវបានអនុញ្ញាតដោយមិនមានការកែប្រែជាដុំកំជួននោះទេ វាហាក់បីដូចជាសឲ្យឃើញពីការលំ បាកស្វែងរកដីជំនួសណាមួយដែលសមរម្យ សំរាប់អ្នកដែលបានផ្លាស់ទីកន្លែង ហើយនិងសំរាប់ប្រជា កសិករដែលបានបាត់បង់ដីទៅក្នុងអាងស្តុកទឹក។ ដោយសារតែតំបន់នោះ មានព្រៃឈើយ៉ាងក្រាស់ និងជាតំបន់សម្បទានកសិកម្មដែលរដ្ឋផ្តល់នៅលើដីដាំដុះ ទឹកកន្លែងដែលត្រូវផ្លាស់ទៅ ប្រាកដជានឹងត្រូវ ឈូសឆាយសំអាតព្រៃ ដើម្បីច្នៃទៅជាដីសំរាប់ដំណាំកសិកម្ម។ នេះជានិន្នាការមួយ ដែលត្រូវបានគេ

104 3SPN & PRCF, Scoping Study of Environmental and Social Impacts of the Proposed Lower Sesan 3 Dam, Ratanakiri, Cambodia (DRAFT), June 2010. [It should be noted that this report is still in draft form, and due to the lack of public information available, an overview of the project has been taken from older sources that may since have become dated. The ESIA draws on recent Japan International Cooperation Agency (JICA) documents released during 2007- 09, when the agency was developing the since abandoned master plan for Cambodia’s hydropower development.]

អង្កេតកាន់តែច្រើនឡើងក្នុងប្រទេសកម្ពុជា នៅពេលដែលប្រជាពលរដ្ឋបាត់បង់ជីវិតរបស់ពួកគេ ហើយ បន្ថែមទៅលើផលប៉ះពាល់បរិស្ថាន នៅពេលគេទុកឲ្យប្រជាពលរដ្ឋគ្មានការការពារ និងងាយរងគ្រោះ ថ្នាក់ ខណៈដែលសកម្មភាពកាប់ឆ្ការរុករានដីព្រៃរបស់ពួកគាត់ ទំនងជាខុសច្បាប់ ហើយការកាន់កាប់ដី របស់ពួកគាត់ មិនត្រូវបានទទួលស្គាល់ដោយអាជ្ញាធរ។ ទំនប់ សណ្តូកខ្លួនទៅខាងត្បូងឧទ្យានជាតិ វិរៈ ជ័យ ហើយមានការបារម្ភថា ការសំអាតព្រៃឈើអាចប៉ះពាល់លើតំបន់នេះ។ អាងស្តុកទឹក នឹងជន់ លិច ទំហំ ១,៥៦០ ហិកតា នៃវាលស្មៅលិចទឹកតាមរដូវកាល វាលភក់ និងវាលល្បាប់ភក់ ដែលជាតំបន់សំបូរ រទៅដោយជីវចម្រុះគ្រប់ប្រភេទ។ លំហូរទឹកផ្លាស់ប្តូរ ទំនងជាប៉ះពាល់ដល់តំបន់ដីសើមនៅផ្នែកខាង ក្រោមនៃទំនប់ផងដែរ ហើយដីព្រៃប្រមាណជា ១០,០០០ ហិកតា ត្រូវបានគេគិតថានឹងបាត់បង់ដោយ សារអាងស្តុកទឹក។

មិនទាន់មានការសើបអង្កេតណាមួយ ត្រូវបានធ្វើនៅឡើយទេ ជុំវិញផលប៉ះពាល់លើធនធាន ផលជល ថ្វីបើគេរំពឹងថា នឹងមានផលប៉ះពាល់អវិជ្ជមានដល់ការបំណាស់ទឹករបស់ត្រី ក្នុងតំបន់ទីតាំងទំនប់ ក៏ដោយ។ បន្ថែមលើការដាក់កំរិតចំពោះការធ្វើចរាចររបស់ត្រី និងផលប៉ះពាល់លើគុណភាពទឹក ការ ព្រួយបារម្ភដ៏ខ្លាំងមួយទៀតនោះ គឺការកើនឡើងនូវកករទឹកនៅក្នុងអន្លូងទឹកជ្រៅៗ ដែលជាតំបន់ត្រីពឹង អាស្រ័យសំរាប់ការរស់រានពេលរដូវទឹកស្រកនៅតាមដងទន្លេសេសាន។

មានសំណួរសំខាន់ៗជាច្រើនបានលើកឡើង អំពីប្រសិទ្ធភាពនៃគំរោងនេះ ជុំវិញចំនួនថាមពល សរុបរបស់ទំនប់ ដែលនឹងត្រូវផលិតចេញពីអាងស្តុកទឹកដ៏ធំមួយនេះ។ ដូចដែលបានពិភាក្សាខាងលើ គំរោងនេះ ត្រូវបានគេវិនិច្ឆ័យមិនសូវល្អ នៅក្នុងឯកសារបច្ចេកទេសរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដោយបានគណនាចំនួនសរុបនៃថាមពលផលិត ធៀបនឹងទំហំអាងស្តុកទឹកគិតជាគីឡូវ៉ាម៉ែត្រការេ ដែល វាស្មើនឹង ០.៤ មេហ្គាវ៉ាត់ ក្នុង១km² គឺពន្យារបំផុតក្នុងចំណោមគំរោងដែលបានស្ទាបស្ទង់ទាំងអស់។ ទំនប់វិអគ្គិសនី ដូចជាទំនប់សេសានក្រោម៣ មានទីតាំងក្នុងតំបន់ដីរាបស្មើ ជាទូទៅត្រូវមានអាងស្តុក ទឹកដ៏ធំ។ អាងស្តុកទឹកធំៗបែបនេះ មានជាប់ពាក់ព័ន្ធនឹងការកើនឡើងនៃការភាយចេញនូវឧស្ម័នផ្ទះ កញ្ចក់ ជាដំបូងកើតចេញពីការពុកផុយនៃកាកសំណល់រុក្ខជាតិ និងរូបធាតុសរីរាង្គ និងការបំលែងប្រពន្ធ អេកូឡូស៊ីរឹងទៅជាវាវ។

KTC Cable Co. Ltd., Kyung An Cable Co. Ltd. & Taihan Electric Wire Co. Ltd.
(ខេត្តស៊ី ខេបប៊ិល ខូអិលធីឌី, គ្យុងអាន ខេបប៊ិល ខូអិលធីឌី, & ថៃហាន អ៊ីលីកទ្រិក វ៉ាយ ខូអិលធីឌី)

ខេត្តស៊ី ខេបប៊ិល ខូអិលធីឌី គឺជាក្រុមហ៊ុនកូរ៉េ មានបច្ចេកទេសក្នុងការផលិត និងចែកចាយ ខ្សែ កាបអេឡិចត្រូនិច¹⁰⁵។ ខេត្តស៊ី ត្រូវបានស្ថាបនាក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០០៥ ហើយបានបើករោង

105 KTC websites: <http://www.ktc.com.kh/> (English), <http://www.ktccable.co.kr/> (Korean)

ចក្រខ្សែកាបនៅជាយក្រុងភ្នំពេញក្នុងឆ្នាំ២០០៦។ ក្រុមហ៊ុននេះ មានភាពជិតស្និទ្ធជាមួយក្រុមហ៊ុន គ្យុង អាន ខេប៊ិល ខូអ៊ិលធីឌី (Kyung An Cable Co. Ltd)។

ខេធីស៊ី ត្រូវបានចុះបញ្ជីក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ក្រុមហ៊ុនថៃហាន¹⁰⁶ ជាសាខាដ៏ធំនៅ ក្រៅប្រទេសរបស់ក្រុមហ៊ុនខ្សែភ្លើងអគ្គិសនី ថៃហាន ខូអ៊ិលធីឌី (Taihan Electric Wire Co. Ltd) ។ ថៃហាន ជាក្រុមហ៊ុនដែលបានកសាងឡើងដ៏ល្អមួយរបស់ប្រទេសកូរ៉េ ហើយបានចាប់ផ្តើមប្រតិបត្តិការ នៅអំឡុងឆ្នាំ១៩៥០។ ក្រុមហ៊ុននេះ មានចំនួនភាគហ៊ុនក្រៅប្រទេសជាច្រើន ហើយនិងមានការិយាល័យ ជុំវិញពិភពលោក រួមមាន អាហ្វ្រិកខាងត្បូង វៀតណាម ចិន ម៉ុងហ្គុលី ខូប៉េ អូស្ត្រាលី សហរដ្ឋអាមេរិក និងកាណាដា¹⁰⁷។

គេហទំព័ររបស់ខេធីស៊ីបានបង្ហាញថា ក្នុងឆ្នាំ២០០៧ និងក្នុងឆ្នាំ២០០៨ ខេធីស៊ី បានឈ្នះការ ដេញថ្លៃពីរលើកជាប់ៗគ្នា នូវគម្រោងកែលម្អបណ្តាញបញ្ជូនចរន្តអគ្គិសនីជាតិកម្ពុជា ដែលផ្តល់មូលនិធិ ដោយធនាគារពិភពលោក ដែលមានទឹកប្រាក់ ៥លានដុល្លារសហរដ្ឋអាមេរិក និង៣លានដុល្លារសហរដ្ឋ អាមេរិក¹⁰⁸។ គេហទំព័រនេះ មិនបានបញ្ជាក់ឲ្យច្បាស់ថា តើគំរោងមួយណានោះទេ ប៉ុន្តែតាម ព័ត៌មានពី គេហទំព័រធនាគារពិភពលោកបង្ហាញថា ក្រុមហ៊ុនប្រទេសកូរ៉េ គ្យុងអាន ខេប៊ិល (Kyung An Cable) បានចុះកិច្ចសន្យាចំនួន៤ ក្នុងចន្លោះខែ កញ្ញា ២០០៧ និងខែមករា ២០១១ ធ្វើការផ្គត់ផ្គង់សំភារៈអគ្គិសនី¹⁰⁹ ដែលមានទឹកប្រាក់៥.៥លានដុល្លារសហរដ្ឋអាមេរិក។ ក្នុងឆ្នាំ២០០៨ គ្យុងអាន បាន ទទួល គម្រោងមួយ ដែលមានតម្លៃ២.៦លានដុល្លារសហរដ្ឋអាមេរិក ពីធនាគារពិភពលោក ដើម្បីធ្វើការ ផ្គត់ផ្គង់ សំភារៈ ក្រោមសំណើរួមគ្នាជាមួយក្រុមហ៊ុន ហេនប៊ែកខូអ៊ិលធីឌី (Han Baek Co. Ltd)¹¹⁰។

គម្រោងខាងលើ ត្រូវបានផ្តល់ទៅឲ្យក្រុមហ៊ុនគ្យុងអាន ខេប៊ិល ខូអ៊ិលធីឌី (Kyung An Cable Co. Ltd) ដូចបានរៀបរាប់ខាងលើ វាជាគម្រោងដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុន ខេ ធីស៊ី។ ទោះបីជាការទំនាក់ទំនងស្តីពីរចនាសម្ព័ន្ធនោះ នៅមិនទាន់ច្បាស់ក៏ដោយ គ្យុងអាន ខេប៊ិល ខូអ៊ិលធីឌី និង ខេធីស៊ី ពួកគេទាំងពីរមាននាយកប្រតិបត្តិតែមួយ គឺលោក គឹម ម៉ុងអ៊ីល ហើយនៅក្នុងទំព័រ ប្រវត្តិសាស្ត្រនៃគេហទំព័ររបស់ហ៊ុន គ្យុងអាន បានបង្ហាញថា ខ្លួនបានកសាងរោងចក្រ ខេធីស៊ី (KTC)

106 See, for example: Taihan Electric Wire Co. Ltd. Annual Report 2009.
107 Taihan website: http://www.taihan.com/eng1/company/c_016-1.asp (accessed November 2011).
108 KTC website.
109 World Bank website, Contracts Awarded: <http://web.worldbank.org/external/default/main?menuPK=293893&theSitePK=293856&piPK=64027241&pagePK=64027244&Supplierid=159620> (accessed November 2011).
110 World Bank website, Contracts Awarded: <http://web.worldbank.org/external/default/main?pagePK=64027236&piPK=64027233&theSitePK=293856&menuPK=293893&contractid=1276867> (accessed November 2011).

ក្នុងប្រទេសកម្ពុជា។ ស្រដៀងគ្នាដែរ នៅលើគេហទំព័រក្រុមហ៊ុន ខេធីស៊ី (KTC) គ្យុងអាន ត្រូវបាន ពិពណ៌នាថាជាផ្នែកមួយនៃ ខេធីស៊ី¹¹¹ផងដែរ។

នៅមិនទាន់មានព័ត៌មានជាផ្លូវការណាមួយ (យ៉ាងហោចណាស់ជាភាសាអង់គ្លេស) បង្ហាញថា ក្រុមហ៊ុនទាំងពីរ ខេធីស៊ី និងគ្យុងអាន ឬ ថែហាន មានបទពិសោធន៍ក្នុងការអភិវឌ្ឍន៍គំរោងទំនប់ វារី អគ្គិសនី។ យ៉ាងណាក៏ដោយ ក្រៅពីទំនប់សេសានក្រោម៣ ក្រុមហ៊ុន ខេធីស៊ី (KTC) ក៏មានជាប់ ពាក់ ព័ន្ធជាមួយការអភិវឌ្ឍន៍គំរោងទំនប់វារីអគ្គិសនី៦ផ្សេងទៀត ក្នុងប្រទេសកម្ពុជាផងដែរ ដែលមាន ឈ្មោះដូចជា៖ ព្រែកលៀង១ (៦៤មេហ្គាវ៉ាត់) ព្រែកលៀង២ (៦៤មេហ្គាវ៉ាត់)ក្នុងខេត្តរតនគិរី ឫស្សីជ្រំ លើ (៣២មេហ្គាវ៉ាត់) និងឫស្សីជ្រំកណ្តាល (១២៥មេហ្គាវ៉ាត់) ក្នុងខេត្តកោះកុង បាត់ដំបង១ (២៤ មេ ហ្គាវ៉ាត់) និងបាត់ដំបង២ (៣៦មេហ្គាវ៉ាត់) ក្នុងខេត្តបាត់ដំបង¹¹²។ គម្រោងទាំងអស់នេះ ទំនងជា ស្ថិត នៅក្នុងដំណាក់កាលនៃការសិក្សាពីលទ្ធភាពដែលអាចធ្វើទៅបាននៅឡើយ។



សន្ទរកថារបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីបើកឲ្យដំណើរការរោងចក្រ ខេធីស៊ី ខេប៊ិល¹¹³

ខេធីស៊ី បានពង្រីកខ្លួនអភិវឌ្ឍន៍គម្រោងសាងសង់តំបន់សំរាកលំហែរកាយ និងទូរគមនាគមន៍ ថែមទៀត។ ក្រុមហ៊ុនខេធីស៊ី ឡេស៊ី ខូអិលធីឌី (KTC Leisure Co. Ltd) វិនិយោគលើផ្ទៃដី ២០០ហិកតា ក្នុងទឹកប្រាក់ ១៥០លានដុល្លារសហរដ្ឋអាមេរិក ដោយកសាងកន្លែងកម្សាន្តប្រណិតៗ និង ទីលាន

111 Kyung An website: http://www.kyungan.co.kr/eng/pro_eng_history.htm (accessed November 2011).
112 Presentation by Chea Piseth, 16-17 July.
113 KTC website.

វាយកូនហ្គោលក្នុងខេត្តសៀមរាប។ ក្រុមហ៊ុននេះ បានស្តែងចេញឲ្យឃើញពីទំនាក់ទំនងល្អជា មួយ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាអ្នកបើកឲ្យដំណើរការទីលានវាយកូនហ្គោល ក្នុងខែ មករា ឆ្នាំ ២០០៩¹¹⁴។ ក្នុងបទសំភាសន៍មួយជាមួយនាយកប្រតិបត្តិ លោក គឹម ម៉ុងអ៊ុល បង្ហាញថា សម្តេច នាយក រដ្ឋមន្ត្រី ហ៊ុន សែន មានទំនាក់ទំនងយ៉ាងខ្លាំងក្នុងការទាក់ទាញ ខេត្តស៊ី មកវិនិយោគ ក្នុង ប្រទេសកម្ពុជា¹¹⁵។ ក្នុងឆ្នាំ២០០៩ ប្រធានាធិបតីកូរ៉េ លី ម៉ុងបាក់ បានអញ្ជើញទស្សនាជាផ្លូវការនៅ រោងចក្រ ខេត្តស៊ី ក្នុងប្រទេសកម្ពុជា¹¹⁶។

ក្នុងខែតុលា ២០១០ សាខាថ្មីមួយទៀតឈ្មោះ ខេត្តស៊ី តេឡេកូម (KTC Telecom) ទទួលបាន ភាគហ៊ុន ១០០% ពីក្រុមហ៊ុនទូរស័ព្ទដំបូងរបស់ប្រទេសកម្ពុជា គឺក្រុមហ៊ុន កាំម៉ិនតែល¹¹⁷។ ខេត្តស៊ី ជា អ្នកឧបត្ថម្ភក្រុមបាត់ ទាត់ជំរើសជាតិកម្ពុជា¹¹⁸ ព្រមទាំងបានវិនិយោគទឹកប្រាក់ចំនួន ៨លានដុល្លារ សហ រដ្ឋអាមេរិក ក្នុងការកែលម្អប្រព័ន្ធទឹកស្អាតក្នុងខេត្តសៀមរាប ហើយនឹងលក់ទឹកស្អាតនេះទៅឲ្យ រដ្ឋករ ទឹកខេត្តសៀមរាប¹¹⁹។

ខេត្តស៊ី ក៏មានការចាប់អារម្មណ៍ក្នុងវិស័យធនាគារផងដែរ ហើយបានចូលហ៊ុនក្នុងធនាគារ កូក ម៉ិនប៊ែងខាំបូឌឺរ (Kookmin Bank Cambodia)។ កូកម៉ិនប៊ែងខាំបូឌឺរ ជាពាណិជ្ជកម្មរួមរៀង ធនាគារ ខេប៊ី កូកម៉ិនប៊ែង (KB Kookmin Bank) និង ខ្មែរយូនៀនប៊ែង (Khmer Union Bank) ¹²⁰។ ខេប៊ី កូកម៉ិន (KB Kookmin Bank) មានភាគហ៊ុន ចំនួន៥៣% ហើយភាគហ៊ុនដែលនៅសល់ ជា កម្ម សិទ្ធិរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធកូរ៉េ រួមមាន ខេត្តស៊ី (KTC) តៃហាន(Taihan) និង ផូស្តូ អ៊ិនជឺណឺរីង អេន ខុនស្ត្រាក់ស៊ិន (Posco Engineering and Construction) ¹²¹។ ខេប៊ី កូកម៉ិនប៊ែង (KB Kookmin Bank) ជាធនាគារធំជាងគេបំផុតក្នុងប្រទេសកូរ៉េខាងត្បូង និងជាសាខារបស់ ក្រុមហ៊ុន (KB Financial Group) ។

២.៣ ទំនប់សេសានក្រោម១/៥

សេសានក្រោម១/៥: ព័ត៌មានពិត

ទំនប់នេះ ស្ថិតនៅត្រួតស៊ីគ្នាត្រង់ព្រំប្រទល់ប្រទេសវៀតណាម និងកម្ពុជា ក្នុងស្រុកខុកកូ នៃ ខេត្តយ៉ាឡាយ ប្រទេសវៀតណាម និងស្រុកអូយ៉ាដាវ នៃខេត្តរតនគិរី ប្រទេសកម្ពុជា។ ការសិក្សាពីភាព

114 Invest in Cambodia website, <http://www.investincambodia.com/golf.htm> (accessed November 2011).
115 Cambodia Association of Travel Agents website, http://www.catacambodia.com/news_details.php?id=33 (accessed November 2011).
116 Koreanet, President Lee Wraps Up State Visit to Cambodia, 23 October 2009.
117 KTC Telecom website: <http://www.camintel.com/> (accessed November 2011).
118 ASEAN Football Association website, <http://www.aseanfootball.org/?p=2550> (accessed November 2011).
119 <http://cambodiastockmarket.info/siem-reap-set-to-raise-commercial-water-rate/> (accessed November 2011).
120 According to KB Financial Group Annual Report 2010.
121 Phnom Penh Post, South Korea's largest bank launches in Cambodia, 8 May 2009.

ដែលអាចសាងសង់បាន ត្រូវបានធ្វើរួចរាល់ហើយ ប៉ុន្តែមកដល់ពេលនេះ មិនទាន់មានការពិគ្រោះ យោបល់ជាសាធារណៈនៅឡើយទេ។

សមត្ថភាព: ៩៦មេហ្គាវ៉ាត់

កម្ពស់ទំនប់: ២៨ម៉ែត្រ

ទំហំផ្ទៃអាងស្តុកទឹក: ៧៦១ហិកតា ក្នុងដីវៀតណាម, ៨៦៨ហិកតា ក្នុងដីកម្ពុជា

តំលៃប៉ាន់ស្មាន: ៩០លានដុល្លារសហរដ្ឋអាមេរិក

ប្រតិបត្តិការថាមពល: ប្រទេសវៀតណាម និងកម្ពុជា

អ្នកអភិវឌ្ឍន៍:

- អគ្គិសនីវៀតណាម (EVN)
- ការសិក្សាពីលទ្ធភាពដែលអាចធ្វើបាន និងរៀបចំគំរោងដោយ: PECC2 (Power Engineering Consulting Joint Stock Company No2)¹

សំណើរស្នើសុំទីតាំងសំរាប់ទំនប់សេសានក្រោម១/៥ លាតសន្ធឹងឆ្លងកាត់ទន្លេសេសាន ចន្លោះ ពីព្រំដែនវៀតណាម និងកម្ពុជា។ ហេតុដូច្នេះហើយ ពាក់កណ្តាលនៃទំនប់នេះ ស្ថិតនៅក្នុងប្រទេស កម្ពុជា និងពាក់កណ្តាលទៀត ស្ថិតក្នុងទឹកដីវៀតណាម (ទំនប់នេះ សំដៅដល់ទំនប់សេសានក្រោម១ ក្នុង ទឹកដីកម្ពុជា និងទំនប់សេសានក្រោម៥ ស្ថិតក្នុងទឹកដីវៀតណាម)។ ទំនប់សេសានក្រោម១/៥ ជា គំរោងផ្សេងៗទៀតរបស់អគ្គិសនីវៀតណាម (EVN) ហើយក្នុងរបាយការណ៍ PECC1 ឆ្នាំ២០០៦ ទំនប់ សេសាន១/៥ ត្រូវបានដាក់ជាគំរោងអាទិភាព (បន្ថែមពីលើទំនប់សេសានក្រោម២ និងសេសាន ក្រោម ៣)។ អនុសារណៈយោគយល់គ្នា (MOU) ស្តីពីការសិក្សាពីលទ្ធភាពដែលអាចសាងសង់បាន ត្រូវបាន រៀបចំ រៀងក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ជាមួយអគ្គិសនីវៀតណាម (EVN) ក្នុង ឆ្នាំ២០០៧¹²²។ គំរោងនេះ ទំនងជាបានឆ្លងកាត់ការសិក្សាវាយតំលៃហេតុប៉ះពាល់បរិស្ថានរួចហើយ ប៉ុន្តែវានៅមិន ទាន់អាចផ្សព្វផ្សាយជាសាធារណៈបាននៅឡើយ ដោយសារតែវាស្ថិតក្នុងដំណាក់កាល នៃការសរសេរ។

យោងទៅលើឯសារសង្ខេបដែលបានមកពីគេហទំព័រអគ្គិសនីវៀតណាម (EVN) គំរោងនេះ នឹង ផលិតថាមពលដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសទាំងពីរ គឺវៀតណាម និងកម្ពុជា។ ឯសារនោះបានបង្ហាញ ថា គំរោងនេះនឹងធ្វើឡើងស្របទៅតាមតម្រូវការថាមពលដែលកើនឡើងនៅក្នុងតំបន់ ទាំងនៅកម្ពុជា និង ប្រទេសវៀតណាម។ យោងទៅលើឯសារនេះ ទំនប់សេសានក្រោម១/៥ នឹងអាចតភ្ជាប់ទៅខ្សែរកាប របស់វៀតណាម ក្នុងកំលាំងបញ្ជូន ២២០គីឡូវ៉ាត់¹²³។ អគ្គិសនីវៀតណាម មានអនុសារណៈយោគ

122 EVN, Summary Report: Lower Sesan 1/Sesan 5 hydropower project, 30 January 2010. <http://www.evni.vn/Home/News/tabid/54/TopicId/54/language/en-US/Default.aspx> (accessed November 2011).
123 Ibid.

យល់គ្នាទាំងពីរ គឺទាំងវៀតណាម និងកម្ពុជា ដើម្បីតភ្ជាប់ខ្សែរកាបថាមពលពីទំនប់សេសានក្រោម១/៥ ទៅកម្ពុជា និងវៀតណាម¹²⁴។

របាយការណ៍សង្ខេបបានបង្ហាញទៀតថា ទំនប់នឹងធ្វើឲ្យលិចផ្ទៃដីជាង៩០០ហិកតាក្នុងប្រទេស វៀតណាម និង១,០០០ហិកតាក្នុងប្រទេសកម្ពុជា។ ទោះបីយ៉ាងណានេះក្តី ក្នុងឯកសារបានបង្ហាញ ថា មិនមាននរណាម្នាក់ត្រូវបានផ្លាស់ទីលំនៅនោះទេ ថ្វីបើដឹកសិកម្មរបស់ប្រពលរដ្ឋចំនួន ៤៧គ្រួសារ ឬ ២៧៤នាក់ អាចនឹងរងផលប៉ះពាល់ក៏ដោយ។ ចំនួនសរុបទំហំព្រៃដែលស្ថិតក្នុងតំបន់ទីតាំងទំនប់ មានចំនួន ១,៣៨២ហិកតា¹²⁵។



រូបភាពល្អាក់ទឹកហូរក្បែរទំនប់សេសានក្រោម១/៥ ក្នុងស្រុកអូរយ៉ាដាវ ប្រទេសកម្ពុជា

ជាមួយទំនប់សេសានក្រោម២ មានការព្រួយបារម្ភជាច្រើនជុំវិញប្រសិទ្ធភាព និងការអនុវត្តរបស់ ទំនប់នេះ។ ទីមួយ វាអាចជាការពិតដែលថា ទំនប់សេសានក្រោម១/៥ អាចទប់ស្កាត់ផលប៉ះពាល់ ពី ទំនប់រក្សាលំនឹងទឹក សេសាន៤A ក្នុងប្រទេសវៀតណាម។ ទំនប់សេសាន៤A ត្រូវបានកសាងឡើង ក្នុងគោលបំណងបម្រើឲ្យមានលំនឹងទឹកមកពីទំនប់ ដើម្បីឆ្លើយតបចំពោះក្តីព្រួយបារម្ភអំពីផលប៉ះពាល់

124 EVN, Summary Report: Investment Project of the Transmission Line Connecting Lower Sesan 1/Sesan 5 hydropower Projects into the Power Grid, 23 January 2010.
125 EVN, Summary Report: Lower Sesan 1/Sesan 5 hydropower project, 30 January 2010.

ឆ្លងដែននៃគំរោងវារីអគ្គិសនីវៀតណាមនៅទន្លេសេសានភាគខាងលើ ថ្វីបើមានការបារម្ភទៀតថា គំរោងនេះ មានទិសដៅផលិតអគ្គិសនីជាជាងរក្សាលំនឹងទឹកហូរក៏ដោយ¹²⁶។

ក្នុងឆ្នាំ២០០៦ ការសិក្សាវាយតម្លៃផលប៉ះពាល់មួយ ត្រូវបានធ្វើឡើងនៅផ្នែកខាងក្រោម នៃទំនប់ដែលរងឥទ្ធិពលដោយសារទំនប់វារីអគ្គិសនីរបស់វៀតណាម ដោយបានរកឃើញចំនួនផលប៉ះពាល់អវិជ្ជមានធ្ងន់ធ្ងរជាច្រើននៅផ្នែកខាងក្រោម។ វិធានការណ៍បន្ធូរបន្ថយមួយ ដែលត្រូវអនុវត្តបន្ទាប់ពីការវាយតម្លៃនេះ គឺត្រូវសាងសង់ទំនប់មួយដើម្បីរក្សាលំនឹងទឹកដែលហូរធ្លាក់ចុះទៅទន្លេសេសានផ្នែកខាងក្រោមក្នុងប្រទេសកម្ពុជា ដើម្បីកាត់បន្ថយផលប៉ះពាល់នានា ពេលទឹកឡើង និងពេលទឹកប្រែប្រួលមិនទៀងទាត់¹²⁷។ ទំនប់សេសានក្រោម១/៥ នឹងត្រូវសាងសង់ឡើងក្នុងចំងាយត្រឹមតែ៣-៤គីឡូម៉ែត្រប៉ុណ្ណោះខាងក្រោមទំនប់រក្សាលំនឹងទឹក ហេតុដូច្នេះហើយ វាអាចបង្កគ្រោះថ្នាក់ដល់ប្រតិបត្តិការរបស់ទំនប់ ក្នុងការរក្សាលំនឹងទឹកហូរទៅផ្នែកខាងក្រោម។

ជាងនេះទៀតសោត ទំនប់នេះ ធ្លាប់ត្រូវបានគេបដិសេធម្តង ដោយសារតែកង្វះការគាំទ្រលើការវាយតម្លៃផ្នែកសេដ្ឋកិច្ច។ ក្នុងខែសីហា ឆ្នាំ២០០៩ សារព័ត៌មានវៀតណាមបានដកស្រង់សំដី ឧបនាយករដ្ឋមន្ត្រីវៀតណាមថា គំរោងនេះមិនទទួលបានការគាំទ្រទេ ដោយសារការធ្លាក់ចុះទាបនៃសេដ្ឋកិច្ច¹²⁸។ ថ្វីបើមានការបដិសេធបែបនេះក៏ដោយ ក្នុងខែកក្កដា ២០១១ មានសេចក្តីវាយការណ៍មកថា ការសិក្សារកលទ្ធភាពដែលអាចធ្វើបានសំរាប់គំរោងនេះ ត្រូវធ្វើរួចរាល់¹²⁹ ទោះបីជាហូតដល់ សព្វថ្ងៃនេះ ការពិគ្រោះយោបល់ជាសាធារណៈ នៅមិនទាន់ត្រូវបានធ្វើនៅឡើយក្តី។

២.៤ ទំនប់ស្រែពកក្រោម ៣ និងស្រែពកក្រោម៤

ទំនប់ស្រែពកក្រោម ៣ និងស្រែពកក្រោម៤៖ ព័ត៌មានពិត

ស្រែពកក្រោម៣ ស្ថិតក្នុងស្រុកលំដាត់ លាតសន្ធឹងកាត់ដងទន្លេពីភ្នំ ភូរៀង ទៅភ្នំភូហែនខាងខេត្តរតនគិរី។

ស្រែពកក្រោម៤ ស្ថិតក្នុងខេត្តមណ្ឌលគិរី ស្រុកកោះញែក ឃុំ ស្រែហ៊ុយ។

ក្រុមហ៊ុន បានចុះអនុសារណៈយោគយល់គ្នារួចហើយ ដើម្បីធ្វើការសិក្សារកលទ្ធភាពដែលអាចធ្វើបាន សំរាប់គំរោងទាំងពីរនេះ។ ការសិក្សាសាកល្បង កំពុងដំណើរការសំរាប់ស្រែពកក្រោម៣ ថ្វីបើមិនទាន់ច្បាស់ថាមានការសិក្សារកលទ្ធភាពដែលអាចធ្វើបានសំរាប់ស្រែពកក្រោម៤ហើយ ឬនៅ។

សមត្ថភាពរបស់ទំនប់ស្រែពកក្រោម៣: ៣០០មេហ្គាវ៉ាត់

126 Earthrights International's Mekong Legal Advocacy Network (MLAI), Mekong River Dams: National Laws to Address Environmental and Human Rights Issues, and Obstacles to Enforcement, December 2009.

http://www.earthrights.org/sites/default/files/publications/Mekong-River-Dams-MLAI_0.pdf (accessed April 2012).

127 Probe International, Reclaiming the Sesan – Restoring natural flows by modifying hydropower dam operations, 3 November 2008.

128 VNBusinessNews, Se San 5 hydropower project suspended, 17 August 2009.

129 VNA, EVN unit speeds up work on Lao, Cambodian dams, 8 July 2011

| | |
|--------------------------------|--|
| ទំហំទំនប់: | កម្ពស់៥៣ម៉ែត្រ និងប្រវែង១០km |
| ទំហំផ្ទៃអាងស្តុកទឹក: | ៧៥៨ km ² |
| តំលៃប៉ាន់ស្មាន: | មិនទាន់ដឹង |
| សមត្ថភាពរបស់ទំនប់ស្រែពកក្រោម៤: | ២២០ មេហ្គាវ៉ាត់ |
| ទំហំទំនប់: | កម្ពស់ ៧០ ម៉ែត្រ |
| ទំហំផ្ទៃអាងស្តុកទឹក: | ៥៤០ km ² |
| តំលៃប៉ាន់ស្មាន: | មិនទាន់ដឹង |
| ប្រតិបត្តិការថាមពល: | មិនទាន់ដឹង |
| អ្នកអភិវឌ្ឍន៍: | |
| | <ul style="list-style-type: none"> • ក្រុមហ៊ុន ហ្គាន់ស៊ី ហ្គីខៀន អ៊ីឡិចត្រិច ផ្សារី ខុមផេនី ខូអ៊ិលធីឌី (Guangxi Guiquan Electric Power Company Co. Ltd) ជាសាខារបស់ក្រុមហ៊ុនមកពីប្រទេសចិនឈ្មោះ ដាតាំង ខុបភីវេសិន (Datang Corperation) បានចុះអនុសារណៈយោគយល់សំរាប់ការសិក្សារកលទ្ធភាពដែលអាចធ្វើបានក្នុងខែមិថុនា ២០០៨។ • ក្នុងខែវិច្ឆិកា ឆ្នាំ២០១០ អនុសារណៈយោគយល់លើកទី២ ត្រូវបានចុះកិច្ចសន្យាជាមួយសហគ្រាសមួយផ្សេងទៀតឈ្មោះ ហាវដៀន ខុបភីវេសិន (Huadian Corperation) សំរាប់ការសិក្សារកលទ្ធភាពដែលអាចធ្វើបានរបស់គំរោង។ |

ទំនប់ស្រែពកក្រោម៣ និងស្រែពកក្រោម៤ ស្ថិតក្នុងខេត្តរតនគិរី និងមណ្ឌលគិរី ហើយត្រូវបានសិក្សារកលទ្ធភាពដែលអាចធ្វើបានមុនគេដោយក្រុមហ៊ុនចិនឈ្មោះ ហ្គាន់ស៊ី ហ្គីខៀន អ៊ីឡិចត្រិច ផ្សារី ខុមផេនី ខូអ៊ិលធីឌី (Guangxi Guiquan Electric Power Company Co. Ltd)។ អនុសារណៈយោគយល់ដំបូងសំរាប់ការសិក្សារកលទ្ធភាពដែលអាចធ្វើបានដំបូង ត្រូវចុះហត្ថលេខាក្នុងខែមិថុនា ឆ្នាំ ២០០៨¹³⁰។ វាស្តែងឲ្យឃើញថា ក្រុមហ៊ុននេះ គ្រាន់តែបានទាក់ទាញគំរោងពីដំបូងតែប៉ុណ្ណោះ ហើយបន្ទាប់មក ត្រូវបានជំនួសដោយក្រុមហ៊ុនថាមពលរបស់ប្រទេសចិនផ្សេងទៀត។


130 Xinhua, Chinese company to conduct feasibility study on dams in Cambodia, 14 August 2008.



មន្ត្រីរដ្ឋាភិបាលកម្ពុជា និងប្រធានវិស្វកម្មក្រុមហ៊ុន Guangxi Guiguan បានចុះអនុសារណា:យោគយល់ ក្នុងខែមិថុនា ២០០៨¹³¹

អនុសារណា:យោគយល់សំរាប់ការសិក្សារកលទ្ធភាពដែលអាចធ្វើបាន ត្រូវបានចុះហត្ថលេខា ក្នុងវិច្ឆិកា ឆ្នាំ២០១០ ពេលដែលនាយករដ្ឋមន្ត្រីកម្ពុជា បានជួបជាមួយគណៈប្រតិភូចិន គឺលោកប្រធាន សមាជជាតិប្រជាជនចិន ហើយបានចុះហត្ថលេខាលើការសិក្សារកលទ្ធភាពដែលអាចធ្វើបាននៃទំនប់ ចំនួន៤ រួមបញ្ចូលទាំង ស្រែពកក្រោម៣ (៣០០មេហ្គាវ៉ាត់) និងស្រែពកក្រោម៤ (២២០មេហ្គាវ៉ាត់)។ អនុសារណា:នេះ បានព្រមព្រៀងគ្នាជាមួយសហគ្រាសរបស់ប្រទេសចិនផ្សេងទៀត គឺ ហ៊ានឡើង ខុបភី វេសិន (Huadian Corporation) ដែលត្រូវបានជូនដំណឹងថា ក្រុមហ៊ុនហ្គាន់ស៊ី ហ្គីខ្យឺន (Guangxi Guiguan) បានរុញគំរោងនេះឲ្យ¹³²។ ក្នុងខែមេសា ប្រធាននាយកនៃក្រុមហ៊ុន ហ៊ានឡើង (Huadian) បានធ្វើដំណើរចុះទៅទីតាំងនៃទំនប់នៅទន្លេស្រែពក ក្នុងការពិនិត្យហើយនិងប្រុងប្រៀប រៀបចំដំណើរ ការការងារ¹³³។

131 Guangxi Guiguan Electric Power Co. website, Guangxi Guiguan to expand business in Southeast Asia to develop international hydropower business, 9 June 2008. http://www.ggep.com.cn/news_detail.asp?id=18 (accessed November 2011).
132 China Low-Carbon Media Network, Wu Baoguo witnesses Cambodia Srepok hydropower signing ceremony, 9 November 2010. <http://www.cndtcm.com/news/7/6323.html> (accessed November 2011). See also: China Huadian 133 Corporation website, MOU Signing Ceremony in Cambodia, 8 November 2010. <http://eng.chd.com.cn/news.do?cmd=show&id=6499> (accessed November 2011).



ខែ វិច្ឆិកា ២០១០ ការចុះហត្ថលេខាលើអនុសារណៈយោគយល់សំរាប់ការសិក្សាករណីដែលអាចធ្វើបានចំពោះទំនប់ ស្រែពកក្រោម៣ និងស្រែពកក្រោម៤¹³⁴



ទស្សនកិច្ចទីតាំងនៃទំនប់របស់ប្រធាននាយកក្រុមហ៊ុន ហ្វាន់ជៀន (Huadian) ខែមេសា ២០១១¹³⁵

134 China Low-Carbon Media Network, Wu Baoguo witnesses Cambodia Srepok hydropower signing ceremony, 9 November 2010.

135 China Power, Huadian Corporation arrives in Cambodia to conduct research on Srepok hydropower project, 15 April 2011.

ការផ្សព្វផ្សាយព័ត៌មានជាសាធារណៈចំពោះគំរោងទាំងនេះ នៅមានកំរិត ទោះបីយ៉ាងនេះក្តី មានការទទួលបានព័ត៌មានតិចតួចអំពីការអភិវឌ្ឍន៍ទំនប់ស្រែពក៣ បន្ទាប់ពីសមាជិកសហគមន៍ បាន សួរគ្រូលិកក្រុមហ៊ុន ដែលបានមកធ្វើការសិក្សាស្រាវជ្រាវជាលើកដំបូងក្នុងតំបន់នោះ។ អំឡុងខែធ្នូ ឆ្នាំ ២០១០ និងខែមករា ឆ្នាំ២០១១ តំណាងសហគមន៍ក្នុងស្រុកលំផាត់ ខេត្តរតនគិរី បានសង្កេតមើល គ្រូលិកក្រុមហ៊ុនចិននៅកន្លែងធ្វើការរបស់ពួកគេ អំឡុងពេលដែលពួកគេខ្លួន និងយកសំណាកដី។ ការ ពិភាក្សាជាមួយក្រុមនេះ បានបង្ហាញថា ក្រុមការងារគេ បានយកដីយកទៅធ្វើការវិភាគ ហើយនិងអាច ត្រលប់មកធ្វើការសិក្សាម្តងទៀតចន្លោះខែមិនា-មិថុនា ឆ្នាំ២០១១។ ពេលដែលតំណាងសហគមន៍ទាក់ ទងទៅអាជ្ញាធរមូលដ្ឋានចង់បានព័ត៌មានបន្ថែម ពួកគាត់បានរកឃើញថា មន្ត្រីថ្នាក់មូលដ្ឋានមិនបានដឹង ពីសកម្មភាពទាំងនេះទេ¹³⁶។

បន្ទាប់ពីពិភាក្សាចង់ដឹងពីព័ត៌មានលំអិតពីគំរោង ជាមួយនិងប្រធានក្រុមការងាររបស់ក្រុមហ៊ុន តំណាងសហគមន៍បានប្រាប់ឲ្យដឹងថា ទំនប់នេះសាងសង់លាតសន្ធឹងកាត់ទន្លេ ចាប់ពីភ្នំភ្នំដៀវ ដល់ភ្នំ ភ្នំហែនខាវ ក្នុងចំងាយប្រមាណជា១០គីឡូម៉ែត្រ។ ក្រុមហ៊ុនបានបង្ហាញទៀតថា ទំនប់នេះមានកម្ពស់ ប្រមាណ ៥៣ម៉ែត្រ ហើយវាត្រូវបានគេគិតថា នឹងអាចផលិតអគ្គិសនីបាន ៣០០ មេហ្គាវ៉ាត់¹³⁷។ ការ សិក្សាមួយដែលបានធ្វើដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងតំបន់ផ្ទៃអាងស្តុកទឹកទន្លេ៣ (បាន ពិភាក្សាច្រើនក្នុងផ្នែក ៣.១) បានប៉ាន់ស្មានពីផ្ទៃអាងស្តុកទឹករបស់ទំនប់ស្រែពកក្រោម៣ ថាមានទំហំ រហូតដល់ ៧៥៨ km² ឬ ៧៥.៨០០ ហិកតា¹³⁸។

អ្នកសារព័ត៌មានជនជាតិចិនបានធ្វើដំណើរទៅកាន់តំបន់នោះ ដើម្បីស៊ើបអង្កេតពីគំរោង ហើយ បានឃើញសំភារៈផ្សេងៗរបស់ក្រុមហ៊ុនចិន ដែលបានទុកនៅក្រោមផ្ទះរបស់អ្នកភូមិ។ ដែលមានស្លាក សំគាល់ក្រុមហ៊ុនថា *នាយណា សាវធីន ជួយវី ហ្គ្រីដ* (China Southern Power Grid) ដែលអាចស ន្តត់បានថាក្រុមហ៊ុននេះ បានចុះកិច្ចសន្យាដោយក្រុមហ៊ុន ហ៊្វាន (Huadian) ដើម្បីធ្វើការសិក្សា រក លទ្ធភាពដែលអាចធ្វើបាន ឬក៏យ៉ាងហោចណាស់ ជាផ្នែកណាមួយនៃការសិក្សានេះ។ រូបភាពនៃសំភា រៈទាំងនោះ ត្រូវបង្ហាញតាមបណ្តាញសារព័ត៌មាន¹³⁹។ រហូតដល់បច្ចុប្បន្ននេះ CSG (នាយណា សាវធី ន ជួយវី ហ្គ្រីដ) ត្រូវបានភ្ជាប់ទៅនិងគំរោងទំនប់វ៉ាអគ្គិសនី៦ផ្សេងទៀតក្នុងប្រទេសកម្ពុជា រួមបញ្ចូល ទាំងទំនប់សំបូរតាមដងទន្លេមេគង្គ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ក្រុមហ៊ុនបានប្រកាសថា ក្រុម ហ៊ុនបានសម្រេចចិត្តលប់ចោលនូវគំរោង ដែលមានសក្តានុពលទាំងអស់របស់ខ្លួនក្នុងប្រទេសកម្ពុជា

136 Information from personal blog of 3SPN Advocacy Program Coordinator, <http://www.wpiggy.blogspot.com/> (accessed November 2011).

137 Ibid.

138 ADB-RETA 40082, 3S Technical Sheets Key Topic 8 – Large scale infrastructure development in the 3Ss, 8a Hydropower Development (p12). http://reta.3sbasin.org/index.php?option=com_docman&Itemid=184&lang=en (accessed November 2011).

139 http://zhanghong.blog.caixin.cn/archives/23408#comment_top (accessed November 2011).

ព្រោះតាមការវាយការណ៍មក ថាមានការព្រួយបារម្ភជាច្រើនអំពីផលប៉ះពាល់បរិស្ថាន និងសង្គមដោយសាត់រោងទាំងនោះ¹⁴⁰។

ប្រសិនបើការសាងសង់ទំនប់ស្រែពកក្រោម៣ត្រូវបានអនុញ្ញាតិ វានឹងមានទីតាំងត្រឹមតែ៣០០-៤០០ម៉ែត្រប៉ុណ្ណោះ ភាគខាងលើភូមិថ្មី ស្ថិតក្នុងដែនជំរកសត្វព្រៃលំដាប់ខ្ពស់ ខេត្តរតនគិរី ហើយទំហំ ៧៥៨km² ទំនប់ជាមានផលប៉ះពាល់លាតសន្ធឹងលើតំបន់ការពារនេះ។ ព័ត៌មានតែបន្តិចបន្តួចប៉ុណ្ណោះដែលអាចត្រូវបានដឹងជាសាធារណៈ ចំពោះព័ត៌មានលំអិតស្តីពីទំនប់ស្រែពក៤ ទោះបីយ៉ាងនេះក្តី គេដឹងថា ទំនប់នេះមានទីតាំងក្នុងតំបន់ព្រៃការពារមណ្ឌលគិរី ហើយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានប៉ាន់ ប្រមាណថាសក្តានុពលនៃទំហំផ្ទៃអាងស្តុកទឹក អាចគ្របដណ្តប់លើ ៥៤០ km² ¹⁴¹។ តំបន់ទាំងពីរមានដែនជំរកសត្វព្រៃលំដាប់ខ្ពស់ ហើយនិងតំបន់ព្រៃការពារមណ្ឌលគិរី ត្រូវរៀបចំដោយសហព័ន្ធអន្តរជាតិសំរាប់ការអភិរក្សធម្មជាតិ (IUCN) ហើយតំបន់ទាំងពីរ នឹងទទួលរងគ្រោះពីការជន់លិច ប្រសិនបើ គំរោងផែនការទាំងនេះនៅតែបន្តទៅមុខ។

វាដូចករណីនៅទន្លេសេសាសដែរ ការនេសាទជាប្រភពចិញ្ចឹមជីវិតដ៏សំខាន់មួយ របស់ប្រជាជនដែលកំពុងរស់នៅក្បែរដងទន្លេស្រែពក ហើយទំនប់ដែលមានទំហំធំៗក្នុងតំបន់នេះ វាបានធ្វើឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរលើធនធានជលផល។ មានករណីសិក្សាជាច្រើនបានរកឃើញថា ត្រីបានធ្វើចរាចរពីទន្លេមេគង្គទៅទន្លេសេកុង និងទន្លេស្រែពក ហើយទន្លេស្រែពកមានតំបន់សំខាន់ៗជាច្រើន សំរាប់ត្រីពងកូន¹⁴²។

ក្រុមហ៊ុនថាមពលអគ្គិសនី Guangxi Guiguan ខូអិលធីឌី និងសាជីវកម្ម Datang ចិន
ក្រុមហ៊ុន ថាមពលអគ្គិសនី Guangxi Guiguan ខូអិលធីឌី ជាក្រុមហ៊ុនរបស់ប្រទេសចិនដែលធ្វើការផ្តោតសំខាន់លើការផលិត និងចែកចាយអគ្គិសនីដើរដោយចរន្តទឹក និងកំដៅនៅក្នុងប្រទេស ចិន¹⁴³។ ក្រុមហ៊ុន ហ្គាន់ស៊ី ហ្គីខៀន ជាភាគហ៊ុនមួយផ្នែកនៃក្រុមហ៊ុន ឆាណា ជាតាំង ខុបភីវេសិន ដែលជាក្រុមហ៊ុនរបស់រដ្ឋ ហើយក៏ជាក្រុមហ៊ុនថាមពលដ៏ធំមួយក្នុងប្រទេសចិនផងដែរ¹⁴⁴។
ក្នុងឆ្នាំ ២០០៨ ហ្គាន់ស៊ី ហ្គីខៀន បានចុះអនុសារណៈជាមួយក្រសួងឧស្សាហកម្មរ៉ែ និងថាមពល ដើម្បីសិក្សាលើទំនប់ស្រែពកក្រោម៣ និងស្រែពកក្រោម៤ក្នុងប្រទេសកម្ពុជា។ ទោះបីយ៉ាងណាក៏ដោយ ថ្វីបើមិនមានការបញ្ជាក់ជាផ្លូវការណាមួយនៅពេលកំពុងសរសេរនេះក៏ដោយ ក្រុមហ៊ុន

140 http://zhanghong.blog.caixin.cn/archives/23408#comment_top (accessed November 2011).
141 ADB-RETA 40082, 3S Technical Sheets Key Topic 8 – Large scale infrastructure development in the 3Ss, 8a Hydropower Development (p12). Available at http://reta.3sbasin.org/index.php?option=com_docman&Itemid=184&lang=en (accessed November 2011).
142 WWF Greater Mekong – Cambodia Country Programme, Consultancy Report: Fish Abundance Survey and Installation of Fish Monitoring System on the Srepok River, June 2008.
143 See company website: <http://www.ggep.com.cn/>
144 China Datang Corporation website: <http://www.china-cdt.com/en/index.html>, Guangxi Branch website: <http://www.dtgx.cn/index.php> (accessed November 2011).

ហ្គាន់ស៊ី ហ្គីខ្យៀន ឥឡូវនេះបានច្រានចោលគំរោងអភិវឌ្ឍន៍ទាំងពីរនេះ។ ឯកសារយុទ្ធសាស្ត្ររបស់ ជា តាំង (Datang) កាលពីខែតុលា ឆ្នាំ២០១០ បានស្នើសុំឲ្យបញ្ចប់ការសិក្សារកលទ្ធភាពដែលធ្វើបាននៃគំរោងឲ្យបានឆាប់បំផុត ដើម្បីឲ្យក្រុមហ៊ុនអាចសំរេចចិត្តថា តើគួរធ្វើការវិនិយោគដោយផ្ទាល់ ឬក៏ត្រូវមានការចូលរួម¹⁴⁵។ មានសេចក្តីវាយការណ៍ក្រោយមកទៀតថា មានក្រុមហ៊ុនចិនផ្សេងទៀត បាន ចុះអនុសាសន៍ដើម្បីសិក្សាគំរោងទាំងពីរនេះ ដោយលើកឡើងថា ក្រុមហ៊ុន ហ្គាន់ស៊ី ហ្គីខ្យៀន (Guanxi Guiquan) ពិតជាបានសំរេចចិត្តថាត្រូវការការសហការបន្ថែម ហើយបានច្រានចោលនូវ គំរោងនេះ។

សាជីវកម្ម ហ៊្វាន់ហ្គៀន របស់ប្រទេសចិន (China Huadian Corporation)

អនុសាសន៍លើកទីពីរ ត្រូវបានចុះហត្ថលេខាសំរាប់ទំនប់ស្រែពកក្រោម៣ និងស្រែពកក្រោម៤ ពេលដែលនាយករដ្ឋមន្ត្រីកម្ពុជាបានជួបគណៈប្រតិភូចិនក្នុងខែវិច្ឆិកា ឆ្នាំ២០១០។ អនុសាសន៍បានចុះហត្ថលេខាជាមួយលោក រ៉ូ បាងហ្គូ ប្រធាន និងជាអគ្គលេខាធិការបក្សនៃគណៈកម្មការអចិន្ត្រៃយ៍ជាតិប្រជាជនចិន ក្នុងនាមតំណាងឲ្យភាគហ៊ុនសាជីវកម្មហ៊្វាន់ហ្គៀន (Haudian Corperation) ¹⁴⁶។ ក្នុងខែមេសា ឆ្នាំ២០១១ ប្រធាននាយកប្រតិបត្តិនៃ ហ៊្វាន់ហ្គៀន បានធ្វើដំណើរទៅកាន់តំបន់ទីតាំងនៃ ទំនប់ដើម្បីត្រួតពិនិត្យ និងប្រុងប្រៀបរៀបចំការងារ ដែលអនុវត្តដោយ ហ៊្វាន់ហ្គៀន (Huadian) ¹⁴⁷។

ហ៊្វាន់ហ្គៀន (Huadian) បានចុះហត្ថលេខាហើយ ទាក់ទងនឹងប្រតិបត្តិការថាមពលផ្សេងទៀត ក្នុងប្រទេសកម្ពុជា រួមបញ្ចូលទាំងកិច្ចសន្យាអភិវឌ្ឍន៍ស្ថានីយ៍ទំនប់វារីអគ្គិសនីប្រសិទ្ធិក្នុងខេត្តកោះកុង ក្រោមកិច្ចសន្យា BOT ៣០ឆ្នាំ (សាងសង់ ប្រតិបត្តិការ ការផ្ទេរ)។ គំរោងនេះ មានទំហំទឹកប្រាក់ចំនួន ៥៥៨លានដុល្លារអាមេរិក ហើយមានសមត្ថភាពផលិត ៣៣៨ មេហ្គាវ៉ាត់¹⁴⁸។ ធនាគារនាំចេញ និងនាំចូលរបស់ប្រទេសចិន (China Export-Import Bank) ជាអ្នកផ្តល់មូលនិធិដល់គម្រោងនេះ ហើយយោងតាមក្រុមហ៊ុនច្បាប់ដែលផ្តល់ប្រឹក្សាដល់ធនាគារ (China-Eximbank) ឲ្យដឹងថា កិច្ចព្រមព្រៀងនេះ “នឹងក្លាយជាគំរូសំរាប់ការវិនិយោគនាពេលអនាគតដោយធនាគារ (China Eximbank) និងអ្នកអភិវឌ្ឍន៍ជនជាតិចិនផ្សេងទៀត ក្នុងប្រទេសកម្ពុជា លើវិស័យថាមពល”¹⁴⁹។

ក្រុមហ៊ុន ហ៊្វាន់ហ្គៀន (Huadian) ក៏បានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ចំនួនរោងចក្រថាមពល ធ្យូងថ្មក្នុងប្រទេសកម្ពុជា ដោយចាប់ដៃគូជាមួយក្រុមហ៊ុនម៉ាឡេស៊ីផងដែរ។

145 Datang Guangxi Website, Datang Guangxi Branch Development Study, http://www.dtgx.cn/article_detail.php?aid=703 (accessed November 2011).
146 China Low-Carbon Media Network, Wu Baoguo witnesses Cambodia Srepok hydropower signing ceremony, 9 November 2010.
147 China Power, Huadian Corporation arrives in Cambodia to conduct research on Srepok hydropower project, 15 April 2011.
148 Global Times, China Huadian HK to build hydropower station in Cambodia, 1 April 2010.
149 Herbert Smith website, Herbert Smith's Singapore energy team advises China Eximbank on US\$412m project financing of a greenfield hydropower plant in Cambodia, 13 July 2010. <http://www.herbertsmith.com/News/news130710.htm> (accessed November 2011).

២.៥ ទំនប់សេកុងក្រោម

ទំនប់សេកុងក្រោម៖ ព័ត៌មានពិត

ទំនប់សេកុងក្រោម មានទីតាំងប្រហែលជា ២០km ភាគខាងលើក្រុងស្ទឹងត្រែង។ អគ្គិសនីរៀតណាម (EVN) បានចុះហត្ថលេខាលើអនុសារណៈដើម្បីធ្វើការសិក្សាលទ្ធភាពដែលអាចធ្វើបាន។

- សមត្ថភាព: ១៩០ មេហ្គាវ៉ាត់
- កម្ពស់ទំនប់: មិនទាន់ដឹង
- ទំហំអាងស្តុកទឹក: មិនទាន់ដឹង
- តំលៃប៉ាន់ស្មាន: ៤០៧លានដុល្លារអាមេរិក
- ប្រតិបត្តិការថាមពល: មិនទាន់ដឹង
- អ្នកអភិវឌ្ឍន៍:

- អគ្គិសនីរៀតណាម (EVN)

ក្នុងខែកក្កដា ឆ្នាំ២០១១ មានសេចក្តីវាយការណ៍ក្នុងសារព័ត៌មានរៀតណាមថា អគ្គិសនីរៀតណាម បានចុះហត្ថលេខាលើអនុសារណៈយោគយល់ជាមួយក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ដើម្បីចូលរួមធ្វើការសិក្សាលើទំនប់វារីអគ្គិសនីសេកុងក្នុងកំណែងថាមពល ១៩០ មេហ្គាវ៉ាត់ដែលត្រូវការ វិនិយោគក្នុងទឹកប្រាក់ ៤០៧លានដុល្លារអាមេរិក¹⁵⁰។ ទំនប់នេះ មានទីតាំងប្រហែលជា២០km ផ្នែកខាងលើនៃក្រុងស្ទឹងត្រែង ប៉ុន្តែក្រៅពីនេះ មានព័ត៌មានតិចតួចបំផុតទាក់ទងនឹងគំរោងនេះ ដែលទៅដល់ដៃសាធារណៈជនទូទៅ។

២.៦ ខ្សែបញ្ជូនអគ្គិសនី

ប្រទេសកម្ពុជា ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយថា មានសមត្ថភាពទាបក្នុងការផលិតថាមពល ដើម្បីបំពេញទៅដល់តំរូវការក្នុងស្រុក ហេដ្ឋារចនាសម្ព័ន្ធសំរាប់បញ្ជូនថាមពលក្នុងប្រទេសនេះ ក៏មិនគ្រប់គ្រាន់ ហើយតំលៃភ្លើងអគ្គិសនីមានតម្លៃខ្ពស់កប់ពពក ដែលទាំងអស់នេះ សុទ្ធសឹងជាផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាជាច្រើន ហើយវាក៏ជាឧបសគ្គដ៏ធំមួយ ទៅដល់ការអភិវឌ្ឍន៍ជាតិដែរ។ ទោះបីយ៉ាងណាក៏ដោយ វានៅមិនច្បាស់ថាតើបច្ចុប្បន្ននេះ ដើម្បីបំពេញតម្រូវការអគ្គិសនីក្នុងស្រុក ថាមពលចំនួនប៉ុន្មានដែលត្រូវផលិតចេញពីទំនប់វារីអគ្គិសនីក្នុងតំបន់ទន្លេ និងមានថាមពលចំនួនប៉ុន្មាន ដែលនឹងត្រូវលក់ចេញទៅខាងក្រៅ។ វាក៏មិនទាន់ច្បាស់ផងដែរថាតើតំបន់ណាដែលនឹងទទួលអត្ថប្រយោជន៍ ពីការផលិតថាមពលនេះ ហើយតើនឹងមានផលប៉ះពាល់អ្វីខ្លះ

150 VNA, EVN unit speeds up work on Lao, Cambodian dams, 8 July 2011.

លើតំលៃអគ្គិសនីដែលអតិថិជនត្រូវបង់។ នេះប្រហែលព្រោះតែមានសេចក្តីថ្លែងការណ៍មិនចុះសម្រុង គ្នារវាងមន្ត្រីរដ្ឋាភិបាល និងតំណាងក្រុមហ៊ុន ហើយនិងមួយផ្នែកទៀតប្រហែលដោយសារខ្វះការផ្សព្វ ផ្សាយព័ត៌មានជាសាធារណៈ។ ព័ត៌មានផ្សេងៗ ដែលអាចរក និងប្រើប្រាស់បាននៅពេលថ្មីៗនេះ មាន សង្ខេបដូចខាងក្រោម។

អគ្គិសនីវៀតណាម បានចុះអនុសាសនៈជាមួយរដ្ឋាភិបាលវៀតណាម និងកម្ពុជា ដើម្បីភ្ជាប់ ទំនប់សេសានក្រោម២ និងទំនប់សេសានក្រោម១/៥ ទៅកាន់ប្រព័ន្ធបណ្តាញថាមពលកម្ពុជា និងវៀត ណាម។ យោងលើអនុសាសនៈនេះ ទំនប់សេសានក្រោម២ នឹងភ្ជាប់ជាមួយអនុស្ថានីយ៍ក្នុងទីរួមខេត្ត ស្ទឹងត្រែង តាមរយៈខ្សែបញ្ជូនចរន្ត២ខ្សែ មានកំលាំង ២២០គីឡូវ៉ុល។ ទំនប់នេះ នឹងត្រូវភ្ជាប់ទៅ អនុស្ថានីយ៍នៅសេសានក្រោម១/៥តាមរយៈខ្សែបញ្ជូនចំងាយ ១៧២km ក្នុងកំលាំងថាមពលដូចគ្នា។ តាមផ្លូវទៅទំនប់សេសានក្រោម១/៥ ខ្សែបណ្តាញនេះ នឹងរត់កាត់ក្រុងបានលុង ខេត្តរតនគិរី ដែលជា កន្លែងអនុស្ថានីយ៍ថ្មីមួយត្រូវសាងសង់។ ទំនប់សេសានក្រោម១/៥ នឹងត្រូវភ្ជាប់បន្តទៅខ្សែកាបរដ្ឋ រស់ប្រទេសវៀតណាម ក្នុងកំលាំងថាមពល ២២០គីឡូវ៉ុល។ ឯកសាររបស់អគ្គិសនីវៀតណាម បាន បង្ហាញថា ទំនប់សេសានក្រោម១/៥ នឹងបំពេញបានតាមតំរូវការអគ្គិសនីដែលចេះតែកើនឡើងនៅក្នុង តំបន់ទីតាំងគំរោង ទាំងខាងប្រទេសវៀតណាម និងប្រទេសកម្ពុជា ទោះបីជា នៅមិនទាន់ច្បាស់ថាតើ មានថាមពលចំនួនប៉ុន្មាននឹងត្រូវផ្គត់ផ្គង់ក្នុងមូលដ្ឋានក៏ដោយ ហើយអ្វីដែលគួរឲ្យកត់សំគាល់នោះគឺថា ទំនប់នេះ ស្ថិតនៅចំតំបន់ព្រំដែនជាចម្រើនយាល ដែលបច្ចុប្បន្នតំរូវការអគ្គិសនីនៅតិចតួចនៅឡើយ¹⁵¹។

កាលពី ២-៣ឆ្នាំកន្លងទៅ សេចក្តីថ្លែងការណ៍ជុំវិញការចែកចាយថាមពល ដែលផលិតដោយ ទំនប់សេសានក្រោម២ មានលក្ខណៈស្រពិចស្រពិល ហើយមានការប្រឆាំងជំទាស់ជាច្រើន។ នៅក្នុង ឆ្នាំ២០១១ គេបានរាយការណ៍ថា ៥០% នៃថាមពល អាចត្រូវបានទិញដោយប្រទេសកម្ពុជា ហើយ ចំនួនដែលនៅសល់ នឹងត្រូវនាំចេញទៅវៀតណាម¹⁵²។ អ្នកសង្កេតការជាច្រើន បានចោទជាសំណួរ ទៅលើការអះអាងទាំងឡាយដែលថា ចំនួនថាមពលទាំងអស់នៃទំនប់សេសានក្រោម២ នឹងប្រើប្រាស់ ក្នុងប្រទេសកម្ពុជា។ មិនមានហេតុផលសំខាន់ៗ ដែលបង្ហាញពី សមត្ថភាពបញ្ជូនថាមពលហួសពីភាគ ឦសាន ហើយតំរូវការថាមពលនៅក្នុងភូមិភាគឦសានដែលមានមនុស្សរស់នៅតិចតួច មានកំរិតទាប ជាងឆ្ងាយពីសមត្ថភាពផលិតថាមពលរបស់ទំនប់។

ក្នុងសិក្ខាសាលាមួយដែលដឹកនាំដោយអង្គការមិនមែនរដ្ឋាភិបាល ក្នុងខែមិថុនា ឆ្នាំ២០១១ នៅ ពេលដែលមានការសង្កត់ធ្ងន់ពីទឹកកន្លែងដែលថាមពលអគ្គិសនីនឹងត្រូវចែកចាយ មន្ត្រីម្នាក់មកពីក្រសួងប រិស្ថានបានបញ្ជាក់ថា ក្រសួងបរិស្ថានបានធ្វើការសង្កេតស្ថានការណ៍យ៉ាងម៉ត់ចត់បំផុត មានតែថាម ពលដែលនៅសល់ពីការប្រើប្រាស់របស់ប្រជាពលរដ្ឋក្នុងតំបន់ប៉ុណ្ណោះ ដែលនឹងត្រូវលក់ទៅឲ្យប្រទេស

151 EVN, Summary Report: Lower Sesan 1/Sesan 5 hydropower project, 30 January 2010.
152 VNA, EVN unit speeds up work on Lao, Cambodian dams, 8 July 2011.

វៀតណាម¹⁵³។ ចុងខែកក្កដា ឆ្នាំ២០១១ នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានមានប្រតិកម្មទៅនិងការលើកឡើងថា ទំនប់សេសានក្រោម២ នឹងមិនផ្គត់ផ្គង់ដល់ប្រទេសកម្ពុជា ហើយបានបញ្ជាក់ថា ១០០% នៃថាមពល នឹងយកមកប្រើប្រាស់ក្នុងប្រទេសកម្ពុជា¹⁵⁴។ ទោះបីយ៉ាងនេះក្តី នេះវាផ្ទុយពីសេចក្តីថ្លែងការណ៍របស់វៀតណាមដែលថា ខ្លួនបានព្រមព្រៀងជាមួយកម្ពុជា នឹងនាំចេញថាមពលអគ្គិសនីចំនួន៥០%ពីទំនប់នេះ ទៅប្រទេសវៀតណាម។ មិនមាននការជាប់ពាក់ព័ន្ធនឹងការពិនិត្យមើលឡើងវិញពីវិស័យថាមពលវារីអគ្គិសនីថ្នាក់ជាតិ ឆ្នាំ២០០៣ ដែលរៀបចំឡើងដោយក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ដែលបានអះអាងថា ទំហំនៃគំរោងទំនប់វារីអគ្គិសនីលើដងទន្លេមេគង្គ ព្រមទាំងគំរោងធំៗដទៃទៀតនៅតាមដងទន្លេមេគង្គ មានលក្ខណៈធំខ្លាំងពេករហូតដល់មិនអាចធ្វើការអភិវឌ្ឍន៍ បើគ្រាន់តែផលិតដើម្បីតែផ្គត់ផ្គង់ក្នុងស្រុកតែមួយមុខ។ ប្រសិនបើអភិវឌ្ឍន៍ ថាមពលដែលផលិតបានប្រាកដជាត្រូវនាំចេញទៅវៀតណាមខាងត្បូង ឬប្រទេសថៃ ជាទីកន្លែងដែលមានឧនភាពថវិកាក្នុងការផលិតថាមពលអគ្គិសនី¹⁵⁵។

ទំនប់សេសានក្រោម២ ត្រូវបានព្យាករថា នឹងមិនដំណើរការរហូតដល់ឆ្នាំ ២០១៧ទេ ហើយជាការសន្មត់ ការសាងសង់ខ្សែបណ្តាញចែកចាយ នឹងត្រូវធ្វើឡើងព្រមគ្នាជាមួយការសាងសង់ទំនប់។ ដើម្បីប្រើប្រាស់ថាមពលផលិតពីទំនប់សេសានក្រោម២ ឲ្យបានជិត៥០% (តាមពិត ថាមពល ១០០% ត្រូវបានស្នើដោយនាយករដ្ឋមន្ត្រី) បណ្តាញបញ្ជូនភ្លើងអគ្គិសនីដែលមានកំលាំងខ្លាំង នឹងត្រូវសាងសង់ដើម្បីតភ្ជាប់ពីទំនប់ទៅកាន់ទីរួមខេត្តផ្សេងៗ និងទៅរាជធានីភ្នំពេញ។ កម្ពុជា មានផែនការអភិវឌ្ឍន៍បណ្តាញបញ្ជូនភ្លើងអគ្គិសនីដែលមានកំលាំងខ្លាំង ដែលផ្នែកខ្លះត្រូវបានអភិវឌ្ឍន៍រួចហើយ។ គំរោងវារីអគ្គិសនីក្នុងតំបន់ទន្លេ៣ អាចត្រូវបានដឹងមុនថា នឹងត្រូវភ្ជាប់ជាមួយបណ្តាញនេះ។ ទោះបីយ៉ាងណាក៏ដោយ បច្ចុប្បន្ននេះ វានៅមិនទាន់ច្បាស់ទេ ថាតើមានថវិកាគ្រប់គ្រាន់ សំរាប់ធ្វើការអភិវឌ្ឍន៍បណ្តាញទាំងអស់នេះ ហើយវាក៏មិនទាន់ច្បាស់ផងដែរថា តើមានការវាយតម្លៃផលប៉ះពាល់អ្វីខ្លះដែលបានធ្វើរួចហើយមកដល់ពេលនេះ។ ខាងក្រោមនេះ គឺជាគំរោងស្នើរសុំ ដើម្បីពង្រីកបណ្តាញបញ្ជូនថាមពលក្នុងប្រទេសកម្ពុជា ចូលទៅកាន់ភាគឦសាន ដែលតាមទ្រឹស្តី អាចភ្ជាប់គំរោងវារីអគ្គិសនីតំបន់ទន្លេ៣ ទៅកាន់តំបន់ផ្សេងៗទៀតប្រទេស៖

- ❖ **ខេត្តស្ទឹងត្រែង - ក្រចេះ៖** ដោយស្ថិតនៅភាគខាងត្បូងខេត្តស្ទឹងត្រែង និងតាមផ្លូវទៅភ្នំពេញ ក្រចេះ គឺជាទីរួមខេត្តបន្ទាប់។ ធនាគារអហរណ នីហរណប្រទេសឥណ្ឌា បានផ្តល់ថវិកាចំនួន ១៥លានដុល្លារសហរដ្ឋអាមេរិក ដើម្បីពង្រឹងខ្សែបញ្ជូនចរន្តដែលមានកំលាំង ២៣០គីឡូវ៉ាត់¹⁵⁶ ទៅកាន់ខេត្តទាំងពីរ។ បទបង្ហាញរបស់ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ស្តីពីផែនការ

153 Phnom Penh Post, Electricity for Vietnam, 1 June 2011.
154 Letter from Prime Minister Hun Sen, 28 July 2011.
155 Cambodia National Mekong Committee (prepared by MIMÉ), National Sector Review 2003: Hydropower, June 2003 (p8).
156 Export-Import Bank of India, Press Release: Exim Bank to Assist Transmission Line Project in Cambodia, 5 March 2010.

អភិវឌ្ឍន៍ថាមពល និងវារីអគ្គិសនីជាតិ បានលើកឡើងថា ខេត្តស្ទឹងត្រែងនឹងតភ្ជាប់ទៅខេត្ត ក្រចេះ តាមរយៈខ្សែបញ្ជូនចរន្តកំលាំងភ្លើង ២៣០គីឡូវ៉ុលនៅត្រីមាស ២០១២¹⁵⁷។

❖ **ខេត្តក្រចេះ - ខេត្តកំពង់ចាម**៖ យោងទៅលើផែនការអភិវឌ្ឍន៍ថាមពលរបស់ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ខេត្តក្រចេះ ត្រូវតភ្ជាប់ទៅខេត្តកំពង់ចាមតាមខ្សែបញ្ជូនចរន្តកំលាំង២៣០ គីឡូវ៉ុល នៅត្រីមាស២០១២។ ក្រុមហ៊ុនដែលត្រូវទទួលខុសត្រូវសំរាប់ខ្សែបណ្តាញនេះ គឺ ខាំ បូឌឺរ យូធីលីធី ភីធីអ៊ី អ៊ិលធីឌី (Cambodia Utilities Pte. Ltd)¹⁵⁸ ដែលមានភាគហ៊ុនរបស់ ក្រុមហ៊ុនម៉ាឡេស៊ី លីដឺ យូនីវេសល ហ្វលឌីង (LEADER Universal Holdings) ¹⁵⁹។ ទោះបី យ៉ាងណាក៏ដោយ គេហទំព័រ និងរបាយការប្រចាំឆ្នាំរបស់ LEADER មិនបានបញ្ជាក់អំពី គំ រោងនេះទេ។ សន្ទរកថារបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ឆ្នាំ២០១០ បានបញ្ជាក់ថា ប្រទេសកម្ពុជា កំពុងតែស្វែងរកថវិកាសំរាប់ខ្សែបណ្តាញនេះ¹⁶⁰។

❖ **ខេត្តកំពង់ចាម - រាជធានីភ្នំពេញ** ៖ ក្នុងខែមករា ឆ្នាំ២០១០ រដ្ឋាភិបាលកម្ពុជាបានអនុម័ត គំរោង តភ្ជាប់បណ្តាញបញ្ជូនចរន្តកំលាំង២៣០គីឡូវ៉ុល ពីខេត្តកំពង់ចាមទៅរាជធានីភ្នំពេញ។ អ្នក អភិវឌ្ឍន៍ គឺក្រុមហ៊ុន ខាំបូឌឺ ត្រេនស្មីសិន អ៊ិលធីឌី (Cambodia Transmission Ltd) ដែលជាម្ចាស់ភាគហ៊ុនទាំងមូលរបស់ក្រុមហ៊ុនម៉ាឡេស៊ី ឈ្មោះ លីដឺ យូនីវេសល ហ្វលឌីង (LEADER Universal Holdings)¹⁶¹ ។

ខ្សែបញ្ជូនចរន្ត និងអនុស្ថានីយ៍ពាក់ព័ន្ធ នឹងត្រូវអភិវឌ្ឍន៍ក្រោមកិច្ចសន្យា BOT (សាងសង់ ប្រតិ បត្តិការ ផ្ទេរ) រយៈពេល២៥ឆ្នាំ ក្នុងទឹកប្រាក់ ១០៧.៦លានដុល្លារអាមេរិក។ ក្រុមហ៊ុន ខាំបូឌឺ ត្រេនស្មីសិន (CTL) នឹងរៀបចំគំរោង ផ្តល់ហិរញ្ញវត្ថុ សាងសង់ ដំណើរការ និងថែរក្សា ក្នុងអំឡុងពេលនៃកិច្ចសន្យា។ គំរោងស្ទើរសុំចាប់ផ្តើមពីខែកក្កដា ២០១២ ហើយនិងបញ្ចប់នៅ ចុងឆ្នាំ២០១៣។ យោងទៅលើកិច្ចសន្យារបស់គំរោង គំរោងនេះ នឹងបំពេញផ្នែកមួយ នៃផែន ការអភិវឌ្ឍន៍ប្រព័ន្ធចែកចាយអគ្គិសនីកម្ពុជា និងជួយព្រងើកបណ្តាញចែកចាយ កំលាំង ២៣០ គីឡូវ៉ុល នៅពេលអនាគត ទៅដល់ផ្នែកផ្សេងៗទៀតនៃប្រទេសជុំវិញបឹងទន្លេសាប ដែលជា បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍ស្ថិតក្នុងខេត្តសៀមរាប ប្រទេសកម្ពុជា¹⁶²។

157 Presentation by Victor Jona, 16 March 2011.

158 Ibid.

159 See LEADER's annual reports: http://www.leaderuniversal.com/investor_centre/annualReports.asp

160 Speech by Prime Minister Hun Sen, Selected Comments at the Groundbreaking of the Construction of Russei Jrum Hydropower in the District of Mondul Seima, Koh Kong Province, 28 December 2010, http://www.cnv.org.kh/2010_releases/28dec10_russeijrum-hydro-power_comments.html (accessed November 2011).

161 See LEADER's annual reports: http://www.leaderuniversal.com/investor_centre/annualReports.asp

162 LEADER Universal Holdings announcement, Signing of power transmission agreement, implementation agreement and lease agreement for 230 kilovolt power transmission system project from Phnom Penh to Kampong Cham, Cambodia

ជាងនេះទៀតសោត បទបង្ហាញរបស់ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ឆ្នាំ២០១១ យោងតាមការបង្ហាញខាងលើ បានបញ្ជាក់ថា ខ្សែបញ្ជូនចរន្តចាស់ ពីខេត្តកំពង់ចាម ទៅរាជធានីភ្នំពេញ នឹងត្រូវកែលម្អទៅជាបណ្តាញដែលមានកំលាំង២៣០គីឡូវ៉ុល ដើម្បីមានសមត្ថភាពអាចបញ្ជូនថាមពល ពីទំនប់សេសានក្រោម២ និងទំនប់ស្រែពកក្រោម៣បាន។ ការបង្កើនកំលាំងថាមពលនេះ ត្រូវបានព្យាករថា នឹងអាចប្រតិបត្តិបានត្រឹមឆ្នាំ២០១៧ ជាឆ្នាំដែលទំនប់ សេសានក្រោម២ សាងសង់រួចរាល់តាមពេលកំណត់¹⁶³។

❖ **ខេត្តកំពង់ចាម - កំពង់ធំ - សៀមរាប**៖ ក៏មានផែនការបញ្ជូនថាមពល ២៣០គីឡូវ៉ុល ភ្ជាប់ពីខេត្តកំពង់ចាម ទៅខេត្តសៀមរាប ឆ្លងកាត់ខេត្តកំពង់ធំផងដែរ។ ក្រុមហ៊ុនកូរ៉េ KTC ជាអ្នកអភិវឌ្ឍន៍បណ្តាញបញ្ជូនចរន្ត និងសាងសង់អនុស្ថានីយ៍ពាក់ព័ន្ធ¹⁶⁴។ ការសិក្សាពីលទ្ធភាពដែលអាចធ្វើបានរបស់បណ្តាញនេះ ត្រូវបានធ្វើឡើងដោយក្រុមហ៊ុន ខេធីស៊ី (KTC) និង អូអិកអិនជី ណឺរីង (OX Engineering) ក្នុងឆ្នាំ ២០០៧¹⁶⁵។

❖ **ប្រទេសឡាវ - ខេត្តស្ទឹងត្រែង - ប្រទេសវៀតណាម**៖ ដោយសារចំនុចនេះ នឹងត្រូវពិភាក្សាបន្ទាប់ នៅក្នុងផ្នែក ៣.១ ក៏មានការពិភាក្សាផងដែរអំពីបណ្តាញបញ្ជូនថាមពលកំលាំង ៥០០គីឡូវ៉ុល ភ្ជាប់ពីភាគខាងត្បូងប្រទេសឡាវ ទៅខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា មុនពេលបន្តភ្ជាប់ទៅភាគកណ្តាលនៃប្រទេសវៀតណាម។ មានព័ត៌មានតិចតួចបំផុត ដែលអាចដឹងជាសាធារណៈទាក់ ទងនឹងបណ្តាញបញ្ជូនចរន្តនេះ។

ថ្វីបើបច្ចុប្បន្ននេះ ប្រទេសកម្ពុជាត្រូវការនាំចូលអគ្គិសនីពីប្រទេសជិតខាង ដើម្បីគ្រប់គ្រងទៅនិងតំរូវការក៏ដោយ ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ធ្លាប់បានបង្ហាញថា ប្រទេសកម្ពុជានឹងមានថាមពលខ្លួនឯងគ្រប់គ្រាន់ត្រឹមឆ្នាំ២០១២ និងអាចនាំចេញថាមពលចំនួន ១,០០០ មេហ្គាវ៉ាត់នៅត្រឹមឆ្នាំ២០១៦¹⁶⁶ និងនាំចេញជាង ៤,០០០មេហ្គាវ៉ាត់ត្រឹមឆ្នាំ២០២០¹⁶⁷។ ទំនប់ចំនួន៥ ដែលកំពុងសាងសង់នៅភាគខាងត្បូង និងនិរតីនៃប្រទេស (សូមមើលនៅផ្នែក ១.១) នឹងជួយកម្ពុជាខិតទៅរកគោលដៅនេះ ហើយដូចដែលបានឃើញស្រាប់ ប្រសិនបើផែនការសកម្មភាព ដែលបានដាក់ចេញដោយក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ដើរបានដោយស្រួលនោះ ទាំងនេះគឺជាសក្តានុពលសំរាប់ការតភ្ជាប់ ទំនប់ក្នុងតំបន់ទន្លេ៣ ទៅខ្សែបណ្តាញចែកចាយជាតិកម្ពុជា និងខ្សែបណ្តាញចែកចាយវៀតណាម។

163 Presentation by Victor Jona, 16 March 2011.
164 Presentation by Victor Jona, 16 March 2011.
165 KTC Cable & OX Engineering, available online at: <http://www.authorstream.com/Presentation/kim3532-220876-feasibility-study-transmission-line-electricity-cambodia-230kv-business-finance-ppt-powerpoint/> (accessed 166 Phnom Penh Post, Electricity exports expected by 2016, says govt official, 30 March 2009.
167 Presentation by Victor Jona, 16 March 2011.

បន្តិចសោះ បុគ្គលិកក្រុមហ៊ុនចិន បានប្រគល់អាជ្ញាប័ណ្ណដើម្បីធ្វើការស្រាវជ្រាវនៅក្នុងតំបន់ ជាផ្នែកមួយនៃការសិក្សារកលទ្ធភាពដែលអាចធ្វើបានសំរាប់សំណើអភិវឌ្ឍន៍ទំនប់។

ជាញឹកញាប់ ឱកាសលើកទី១ដែលសហគមន៍អាចដឹងពីព័ត៌មានលំអិតអំពីគំរោង និងអាចបង្ហាញការព្រួយបារម្ភរបស់ពួកគេ គឺក្នុងអំឡុងពេលដំណើរការសិក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថាន (EIA)។ ការពិគ្រោះយោបល់សាធារណៈ គឺជាតម្រូវការផ្លូវច្បាប់ ហើយដូចមានចែងក្នុងអនុក្រឹតស្តីពី ការសិក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ដំណើរការវាយតម្លៃហេតុប៉ះពាល់បរិស្ថានគួរតែ “លើកទឹកចិត្តឲ្យមានការចូលរួមជាសាធារណៈ ក្នុងដំណើរការសិក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ហើយត្រូវយកយោបល់ និងសំណូមពរផ្សេងៗរបស់ពួកគេ ទៅពិចារណាក្នុងដំណើរការអនុម័តគំរោង”¹⁶⁹។ ច្បាប់ព្រៃឈើបង្ហាញថា ច្បាប់គួរតែត្រូវ “អនុវត្តដើម្បីធានាឲ្យមានការចូលរួមជាសាធារណៈ នៅក្នុង ការសំរេចចិត្តនានារបស់រដ្ឋាភិបាល ដែលអាចមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋទូទៅ ការចិញ្ចឹមជីវិតរបស់សហគមន៍មូលដ្ឋាន និងបាត់បង់ធនធានព្រៃឈើក្នុងព្រះរាជាណាចក្រកម្ពុជា”។ ច្បាប់នេះ បានបញ្ជាក់បន្ថែមទៀតថា “ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម ត្រូវតែមានការរៀបចំ ចំពោះសកម្មភាពពាក់ព័ន្ធនិងប្រពន្ធអេកូឡូស៊ីព្រៃឈើសំខាន់ៗ ដែលអាចបង្កមហន្តរាយដល់បរិស្ថាន និងសង្គម។ ឯកសារការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម គួរតែត្រូវបានធ្វើឡើងដោយបញ្ចេញយោបល់ពីសាធារណៈជន”¹⁷⁰។ យោងទៅលើច្បាប់ព្រៃឈើ ប្រសិនបើគំរោងវារីអគ្គសនីភាគ ច្រើន ដែលស្នើឡើងក្នុងតំបន់ទន្លេ៣ មានផលប៉ះពាល់ដល់ព្រៃឈើ ការសិក្សាវាយតម្លៃហេតុផលប៉ះពាល់បរិស្ថាន គួរតែស្នើឲ្យមានការបញ្ចេញយោបល់ពីសាធារណៈជនទូទៅ នៅពេលការសិក្សានោះ បានបញ្ចប់។

ជាការពិត គេអាចមើលឃើញថា ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ជាញឹកញាប់ត្រូវបានមើលឃើញថា វាមានន័យទូលំទូលាយជាងដំណាក់កាលនៃការអនុម័តគំរោង ហើយវិភិតវិភាសំខាន់ វាជាឱកាសដ៏ពិសេសពិសាលមួយ ដើម្បីធ្វើការសើបអង្កេតយ៉ាងល្អិតល្អន់ទៅលើផលប៉ះពាល់ផ្សេងៗ ជាឱកាសបង្ហាញលទ្ធផលទៅដល់អ្នកពាក់ព័ន្ធទាំងអស់ និងជាឱកាសដើម្បីបានស្តាប់ឮពីអ្នកដែលអាចរងគ្រោះដោយសារគំរោង។ មានឧទាហរណ៍ច្រើន នៃគំរោងអភិវឌ្ឍន៍ធំៗដែលគ្មានធ្វើការសិក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថានអ្វីទាំងអស់ ហើយមានគំរោងផ្សេងទៀត ដែលការសិក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថានបានធ្វើចប់ ក្រោយពេលដែលគំរោងទទួលបានការអនុម័តរួចរាល់ ឬបន្ទាប់ពីគំរោងចាប់ផ្តើមសាងសង់ ឬប្រតិបត្តិការ។ ជាឧទាហរណ៍៖ ក្នុងខែវិច្ឆិកា ឆ្នាំ២០១១ ការសិក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថានសំរាប់ទំនប់កំចាយ ស្ថិតនៅភាគខាងត្បូងទីរួមខេត្តកំពត នៅមិនទាន់បានអនុម័តជាចុង ក្រោយខណៈដែលការសាងសង់ត្រូវបានដំណើរការ៥ឆ្នាំមកហើយ ហើយគំរោង នឹងត្រូវបញ្ចប់ក្នុងខែធ្នូ ២០១១។

169 Sub-decree on Environmental Impact Assessment 1999, Article 1.
170 Forestry Law 2002, Article 4.

គំរោងវារីអគ្គិសនីតែមួយគត់ក្នុងតំបន់ទន្លេ៣ ដែលមានការសិក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថានយ៉ាងទូលំទូលាយនោះ គឺគំរោងទំនប់សេសានក្រោម២ ហើយមានការព្រួយបារម្ភជាច្រើនត្រូវបានលើកឡើង ជុំវិញនីតិវិធីនៃការធ្វើការសិក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងលទ្ធផលរបស់វាដូចមានបញ្ជាក់លំអិតក្នុងផ្នែក ២.១ ខាងលើ។ ទំនប់សេសានក្រោម១/៥ ប្រហែលជាធ្លាប់បានធ្វើការសិក្សា ប៉ុន្តែអត់មានការពិគ្រោះយោបល់ជាសាធារណៈទេ ហើយក៏គ្មានព័ត៌មានណាមួយ ត្រូវបានផ្សព្វផ្សាយជាសាធារណៈផងដែរ។

ការរីករាលដាលនូវផលប៉ះពាល់ពីការអភិវឌ្ឍន៍ទំនប់វារីអគ្គិសនី នៅតំបន់ទន្លេ៣ ក្នុងប្រទេសកម្ពុជា និងផលប៉ះពាល់ផ្លូវៗបណ្តាលពីការអភិវឌ្ឍន៍ក្នុងតំបន់ នៅតែមិនមានភាពច្បាស់លាស់។ ភាគច្រើន អាស្រ័យលើថាមានទំនប់អគ្គិសនីចំនួនប៉ុន្មាន ដែលត្រូវអនុម័ត តើគំរោងទាំងអស់បានរៀបចំយ៉ាងដូចម្តេច ហើយថាមានវិធានការណ៍អ្វីខ្លះ ដើម្បីបន្ធូរបន្ថយផលប៉ះពាល់។ ប្រទេសមួយៗ មិនត្រឹមតែពង្រឹងឆន្ទៈរបស់ខ្លួន ដើម្បីធ្វើការសិក្សាឲ្យបានពេញលេញអំពីផលប៉ះពាល់ និងដើម្បី ពិភាក្សាជាមួយសហគមន៍ក្នុងតំបន់សាងសង់គំរោងប៉ុណ្ណោះទេ ពួកគេក៏ត្រូវតែយកចិត្តទុកដាក់ឲ្យបាន ខ្ពស់ជាងមុនផងដែរ នូវផលប៉ះពាល់ជាយថាហេតុនៅផ្នែកខាងក្រោមនៃទំនប់ និងផលប៉ះពាល់ឆ្លង ដែន។ ប្រពន្ធអេកូឡូស៊ីដែលងាយខូចខាតក្នុងតំបន់ ធនធានជលផល និងសត្វព្រៃ សុទ្ធសឹងតែមាន អន្តរអំពើជាមួយគ្នាទៅវិញទៅមក ហើយការកាត់ផ្តាច់ខ្សែសង្វាក់ទំនាក់ទំនងនេះ អាចធ្វើឲ្យអន្តរាយ ដល់ការចិញ្ចឹមជីវិត និងសន្តិសុខស្បៀងរបស់មនុស្សរដ្ឋាភិបាលរយរាប់ពាន់នាក់។

ផ្នែកទី៣ ៖

ស្ថាប័នដែលដឹកនាំការងារសំខាន់ៗ

ក្នុងការជំរុញឱ្យមានការអភិវឌ្ឍន៍វារីអគ្គិសនីក្នុងតំបន់

ទោះបីជារាជរដ្ឋាភិបាលកម្ពុជា ជាអ្នកទទួលខុសត្រូវក្នុងការបង្កើតគោលនយោបាយ ដែលជួយ តំរូវទិសការអភិវឌ្ឍន៍វិស័យថាមពលក្នុងប្រទេស ជាអ្នកអនុម័តយល់ព្រម ឬជាអ្នកបដិសេធគំរោង អភិវឌ្ឍន៍ក៏ដោយ តួអង្គដែលមានឥទ្ធិពលជាច្រើនផ្សេងទៀត ក៏មានជាប់ពាក់ព័ន្ធចូលរួមផងដែរក្នុង រូប ភាពដ៏ស្មុគស្មាញ ដែលបច្ចុប្បន្ននេះកំពុងត្រូវបានគេលោភពណ៍នៅក្នុងតំបន់ទន្លេ៣។ ផ្នែកខាងក្រោមនៃ របាយការណ៍នេះ នឹងផ្តោតសំខាន់លើ តួអង្គមួយចំនួនដែលដឹកនាំក្នុងការអភិវឌ្ឍន៍វិស័យ ថាមពលវារីអគ្គិសនីក្នុងតំបន់។ នៅក្នុងផ្នែកនេះ នឹងមាននិយាយអំពីព័ត៌មានជុំវិញកម្មវិធីរបស់ស្ថាប័ន ផ្តល់ហិរញ្ញបទានអន្តរជាតិ ដែលធ្វើការយ៉ាងសកម្មក្នុងតំបន់ និងគំនិតផ្តួចផ្តើមទ្វេភាគី និងថ្នាក់តំបន់ ដែលបានជំរុញឱ្យមានការអភិវឌ្ឍន៍ថាមពលក្នុងតំបន់។

៣.១ ធនាគារអភិវឌ្ឍន៍អាស៊ី

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបំពេញការងារក្នុងតំបន់ទន្លេមេគង្គជាយូរឆ្នាំណាស់មក ហើយ ហើយធនាគារមួយនេះ ក៏បានគាំទ្រគំរោងអភិវឌ្ឍន៍វារីអគ្គិសនី និងគំរោងបញ្ជូនចរន្តជាច្រើន ផង ដែរ នៅក្នុងប្រទេសដែលស្ថិតក្នុងតំបន់ទន្លេ៣។ ក្នុងឆ្នាំ១៩៩៩ ធនាគារអភិវឌ្ឍន៍អាស៊ី បានធ្វើការសិក្សា ពីលទ្ធភាពគំរោងវារីអគ្គិសនីក្នុងទន្លេសេកុង សេសាន និងអាងស្តុកទឹកណាមជឿន ដែលសំដៅ ដល់ របាយការណ៍របស់ក្រុមហ៊ុន Halcrow បន្ទាប់ពីក្រុមហ៊ុននេះបានធ្វើការសិក្សារួច¹⁷¹។ ធនាគារ អភិវឌ្ឍន៍អាស៊ី ក៏បានគាំទ្រដល់ការសិក្សាពីលទ្ធភាពដែលអាចធ្វើបានសំរាប់ទំនប់សេសាន៣A ក្នុង ប្រទេសវៀតណាមក្នុងឆ្នាំ ១៩៩៩ ផងដែរ¹⁷²។

ក្នុងឆ្នាំ២០០៦ ធនាគារអភិវឌ្ឍន៍អាស៊ី បានផ្តល់ជំនួយបច្ចេកទេស ដើម្បីសិក្សាពីការអភិវឌ្ឍន៍វារី អគ្គិសនីក្នុងតំបន់ទន្លេ៣ទាំងមូល ក្នុងគោលបំណងបង្កើនកិច្ចសហការឆ្លងដែន នៅក្នុងការគ្រប់គ្រងផ្ទៃ អាងទឹកទន្លេ៣។ ក្នុងដំណាក់កាលចាប់ផ្តើមនៃគំរោង រដ្ឋាភិបាលទាំង៣ និងធនាគារអភិវឌ្ឍន៍អាស៊ី បានរកឃើញថា ការអភិវឌ្ឍន៍ធនធានក្នុងតំបន់នេះ អាចចូលរួមចំណែកយ៉ាងសំខាន់ដល់ការកាត់បន្ថយ ភាពក្រីក្រក្នុងតំបន់ និងលើកទឹកចិត្តដល់ការអភិវឌ្ឍន៍ក្នុងតំបន់ ប្រសិនបើមានការគ្រប់គ្រងបានត្រឹមត្រូវ។ ឯកសារគំរោង បានបញ្ជាក់ផងដែរថា អាងស្តុកទឹក និងធនធាននៅក្នុងនោះ កំពុងទទួលរងសម្ពាធយ៉ាង ធ្ងន់ធ្ងរ ហើយដែលសំពាធនេះ ទំនងជាបន្តកាន់តែធ្ងន់ធ្ងរឡើងៗ ប្រសិនបើនិន្នាការអភិវឌ្ឍន៍បច្ចុប្បន្ននៅ

171 Asian Development Bank, TA-5697 REG: Se Kong-Se San and Nam Theun River Basins Hydropower Development Study, project documents available at: <http://www.adb.org/projects/project.asp?id=30003> (accessed November 2011).
172 Asian Development Bank, TA-3222 VIE: Preparing the Se San 3 Hydropower Project, project documents available at: <http://www.adb.org/Projects/project.asp?id=31362> (accessed November 2011).

តែបន្ត។ ដូចបានបង្ហាញក្នុងរបាយការណ៍ជំនួយការបច្ចេកទេស ដែលរៀបរាប់ក្រោមការសិក្សានេះ បានឲ្យដឹងថា៖ “ផលប្រយោជន៍ដ៏មានសក្តានុពល និងការចូលរួមចំណែកកាត់បន្ថយភាពក្រីក្រនៅក្នុង តំបន់អាងទឹក ត្រូវបានបាត់បង់ នៅពេលដែលការធ្វើផែនការ ស្ថិតក្នុងបរិបទតូចចង្អៀត តាមប្រទេស ឬតាម វិស័យ ដោយគ្មានការពិគ្រោះយោបល់គ្រប់គ្រាន់ជាមួយអ្នកពាក់ព័ន្ធ¹⁷³។ ដើម្បីទម្លាយជញ្ជាំងនេះបាន ធនាគារអភិវឌ្ឍន៍អាស៊ី ត្រូវតែពង្រឹងវេទិកាជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ កិច្ចសហប្រតិបត្តិការ និងការចែក រំលែកព័ត៌មាន និងត្រូវបង្កើតផែនទីបង្ហាញផ្លូវ សំរាប់ការអភិវឌ្ឍន៍ធនធានក្នុងផ្ទៃអាងនាពេលអនាគត។ គេសង្ឃឹមថា ផែនទីបង្ហាញផ្លូវនេះ នឹងបង្កើតបានជាមូលដ្ឋានមួយសំរាប់ការបន្តគាំទ្រទៅអនាគតរបស់ ធនាគារអភិវឌ្ឍន៍អាស៊ី លើវិស័យនេះ។

ការសិក្សាក្នុងតំបន់ទន្លេរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ត្រូវបានគេវាយតម្លៃថាទទួលបានជោគ ជ័យដោយអន្លើតែប៉ុណ្ណោះ ហើយបច្ចុប្បន្ននេះ ធនាគារអភិវឌ្ឍន៍អាស៊ី មិនទាន់បានផ្សព្វផ្សាយជា សា ធារណៈពីផែនការរបស់ខ្លួន ដើម្បីគាំទ្រគំរោងវារីអគ្គិសនីនាពេលអនាគត ក្នុងតំបន់ទន្លេនៅឡើយ ទេ។ ទោះបីយ៉ាងណាក៏ដោយ ធនាគារអភិវឌ្ឍន៍អាស៊ី នៅតែបន្តការគាំទ្ររបស់ខ្លួនសំរាប់ការកសាង សមត្ថភាព និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ សំរាប់ការចែកចាយពលកម្មក្នុងតំបន់ ដែលអាចភ្ជាប់ដោយផ្ទាល់ ទៅកាន់គំរោងអភិវឌ្ឍន៍វារីអគ្គិសនីក្នុងប្រទេសកម្ពុជា ប្រទេសឡាវ និងប្រទេសវៀតណាម ព្រមទាំងក្នុង តំបន់អាងស្តុកទឹកទន្លេ។ ខ្សែបណ្តាញថាមពលទាំងនេះ នឹងតភ្ជាប់ទៅទំនប់ធំៗមួយចំនួន ដែលបាន ស្នើឡើង ឬកំពុងតែសាងសង់នៅក្នុងតំបន់ទន្លេ ហើយភាគច្រើន ទទួលបាននូវការរិះគន់ជាច្រើន ដោយសារតែខ្វះការពិគ្រោះយោបល់សមស្រប និងការគិតគូរពិចារណាអំពីផលប៉ះពាល់នៅផ្នែកខាង ក្រោមនៃទំនប់។ ខាងក្រោមនេះ ជាសេចក្តីសង្ខេបនៃការសិក្សា និងខ្លឹមសារពីថាតើផែនការគាំទ្រការ ចែកចាយថាមពលក្នុងតំបន់ របស់ធនាគារអភិវឌ្ឍន៍អាស៊ីពេលបច្ចុប្បន្ន អាចប៉ះពាល់ដល់តំបន់ទន្លេ យ៉ាងដូចម្តេច។

ការសិក្សារបស់ធនាគារអភិវឌ្ឍន៍អាស៊ីក្នុងតំបន់ទន្លេ

ក្នុងឆ្នាំ២០០៦ តាមសំណើរបស់គណកម្មាធិការជាតិទន្លេមេគង្គ (NMC) ប្រទេសកម្ពុជា ឡាវ និងប្រទេសវៀតណាម ធនាគារអភិវឌ្ឍន៍អាស៊ី បានបង្កើតផែនការជាច្រើន ដើម្បីគាំទ្រដល់ការសិក្សា មួយ ដែលមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការឆ្លងដែន ក្នុងការគ្រប់គ្រងអាងទន្លេសេសាន ស្រែពក និងសេកុង។ ក្នុងខែធ្នូ ឆ្នាំ២០០៦ ជំនួយដែលមានទឹកប្រាក់ ៩៨០,០០០ដុល្លារអាមេរិក ត្រូវបានគេអនុម័តគាំទ្រដើម្បីជាជំនួយបច្ចេកទេស ដល់ការសិក្សាការរបស់ធនាគារ អភិវឌ្ឍន៍អាស៊ី ស្តីពីការអភិវឌ្ឍន៍អាងទន្លេសេសាន ស្រែពក និងសេកុង ក្នុងព្រះរាជាណាចក្រកម្ពុជា សាធារណរដ្ឋ

173 Asian Development Bank, Technical Assistance Report: Project 40082, Sesan, Sre Pok, and Sekong River Basins Development Study in Kingdom of Cambodia, Lao People’s Democratic Republic, and Socialist Republic of Vietnam, December 2006, (para 4).

ប្រជាមេនិតឡាវ និងសាធារណរដ្ឋ សង្គមនិយមវៀតណាម (នេះសំដៅដល់ការសិក្សាក្នុងតំបន់ទន្លេ៣)។ ជំនួយបច្ចេកទេស បានចាប់ផ្តើមក្នុងខែមេសា ឆ្នាំ២០០៨ និងបានបញ្ចប់ក្នុងខែ កក្កដា ឆ្នាំ២០១០ ¹⁷⁴។

របាយការណ៍ជំនួយបច្ចេកទេសលើកដំបូង បានបញ្ជាក់ថា តំបន់ទន្លេ៣មានសក្តានុពលខ្លាំងសំរាប់ការអភិវឌ្ឍន៍ ហើយបានបញ្ជាក់ទៀតថា ប៉ុន្តែប្រសិនបើមិនមានផែនការច្បាស់លាស់ និងការពិគ្រោះយោបល់ក្នុងចំណោមអ្នកពាក់ព័ន្ធឲ្យបានពេញលេញ ការអភិវឌ្ឍន៍ទាំងនោះ នឹងក្លាយទៅជាការ ខាតបង់ឥតប្រយោជន៍។ ការអភិវឌ្ឍន៍វារីអគ្គិសនី ត្រូវបានគេជ្រើសរើសជាឧទាហរណ៍នៃវិស័យមួយដែលការធ្វើផែនការ បានផ្តោតសំខាន់ទៅលើ “ផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចក្នុងកម្រិតអតិបរិមា ប៉ុន្តែខ្វះ ការគិតគូរដល់ ការគ្រប់គ្រងទីពឹងផ្នែកខាងលើ ឬផលប៉ះពាល់នៅផ្នែកខាងក្រោមទៅលើលំហូរទឹក។ ជាលទ្ធផល វាបានបង្កឱ្យមានផលប៉ះពាល់អវិជ្ជមានឥតព្រៀងទុកទៅលើសហគមន៍នៅផ្នែកខាងក្រោមទំនប់”¹⁷⁵។ របាយការណ៍នេះបានបញ្ជាក់បន្ថែមទៀតថា ការអភិវឌ្ឍន៍ដែលមិនមានការសម្របសម្រួលនឹងបង្កមហន្តរាយដល់អាងទន្លេធម្មជាតិ និងកាន់តែវិនាសហិនហោច¹⁷⁶។ ដោយទុករឿងនេះក្នុងចិត្តជំនួយបច្ចេកទេស មានទិសដៅពង្រឹងសមត្ថភាពការធ្វើផែនការអភិវឌ្ឍន៍ឆ្លងដែន និងអន្តរវិស័យ ក្នុងតំបន់អាងទន្លេ៣ និងដើម្បីពិនិត្យមើលឡើងវិញពីការអភិវឌ្ឍន៍ទាំងឡាយ ដែលបានរៀបចំផែនការរួច និងដែលកំពុងដំណើរការ ដោយរួមបញ្ចូលផលប៉ះពាល់បរិស្ថាន សេដ្ឋកិច្ច និងសង្គម។

លទ្ធផលសំខាន់មួយនៃជំនួយបច្ចេកទេស គឺការចែករំលែកព័ត៌មានដែលមានលក្ខណៈប្រសើរជាងមុន និងការទទួលបានព័ត៌មានទូលំទូលាយជាងមុនរបស់អ្នកពាក់ព័ន្ធ។ តាមរយៈជំនួយបច្ចេកទេសនេះ គេហទំព័រមួយ ត្រូវបានបង្កើតឡើងដើម្បីប្រមូល និងចែករំលែកព័ត៌មាន ដើម្បីសម្របសម្រួលឱ្យមានការជជែកពិភាក្សា និងបទវិភាគផ្សេងៗ¹⁷⁷។ ឯកសារទាំងនោះ ត្រូវបានធ្វើដោយជោគជ័យហើយអាចមើលឃើញបានក្នុងគេហទំព័រ <http://www.3sbasin.org/iucn/>។ គេហទំព័រនេះ មាន ឯកសារពាក់ព័ន្ធលទ្ធផលនៃការសិក្សាក្នុងតំបន់ទន្លេ៣ ឯកសារ របាយការណ៍ ទិន្នន័យ និងសំភារៈមានប្រយោជន៍ផ្សេងៗទៀត។ របាយការណ៍ចុងក្រោយសំរាប់ការសិក្សាក្នុងតំបន់ទន្លេ៣ បានពិពណ៌នាគេហទំព័រនេះថាជា ជំហានសាកល្បងមួយ “ដែលជួយត្រួសត្រាយផ្លូវទៅបង្កើតមធ្យោបាយផ្សេងៗ ដើម្បីធ្វើការចែករំលែកព័ត៌មាន”¹⁷⁸។

ជំនួយបច្ចេកទេសនេះ ក៏បានជួយគាំទ្រផងដែរ ដល់ការជជែកពិភាក្សាផ្សេងៗ។ ឆ្ពោះទៅរកចុងបញ្ចប់ *លំហាត់មើលឆ្ពោះទៅមុខ* ត្រូវបានគេធ្វើជាមួយអ្នកពាក់ព័ន្ធ ដើម្បីក្រឡេកមើលស្ថានភាព ពេលបច្ចុប្បន្ន និន្នាការផ្សេងៗ និងឥទ្ធិពលរបស់វា និងទស្សនវិស័យ ទៅអនាគត។ ការពិគ្រោះយោបល់ទាំង

174 Asian Development Bank, Final Report: TA6367 Sesan, Sre Pok, and Sekong River Basins Development Study in Kingdom of Cambodia, Lao People's Democratic Republic, and Socialist Republic of Vietnam, July 2010 (p10).
175 Asian Development Bank, Technical Assistance Report: Project 40082, Sesan, Sre Pok, and Sekong River Basins Development Study in Kingdom of Cambodia, Lao People's Democratic Republic, and Socialist Republic of Vietnam, December 2006, (para 4).
176 Ibid. (para 9)
177 ADB, Final Report: TA6367, July 2010 (p12).
178 Ibid.

នេះ ត្រូវបានគេធ្វើឡើងនៅក្នុងសិក្ខាសាលាជាច្រើនក្នុង តំបន់អាងទឹកនីមួយៗ ហើយដែលក្រោយ មក មានសិក្ខាសាលាកម្រិតជាតិ និងចុងក្រោយជាសិក្ខាសាលាឆ្លងដែន ដែលសុទ្ធសឹងមានការចូលរួម ពី អ្នកតំណាងសហគមន៍ អង្គការក្រៅរដ្ឋាភិបាល សាស្ត្រាចារ្យ និងអ្នកសារព័ត៌មាន¹⁷⁹។ មានការបារម្ភ ជា ច្រើនត្រូវបានលើកឡើងអំឡុងពេលការពិគ្រោះយោបល់ រួមមានការចុះចុះលំហូរទឹកក្នុងរដូវប្រាំង លំ ហូរទឹកមិនទៀងទាត់ ការថយចុះគុណភាព និងបរិមាណទឹក និងការកើនឡើងសម្ពាធលើធនធាន ទឹក។ របាយការណ៍សិក្សាចុងក្រោយ បានបង្ហាញថា មតិយោបល់ចេញពីការពិភាក្សាបានចង្អុលបង្ហាញ យ៉ាង ច្បាស់ថា “មានការយល់ជាទូទៅថា តំបន់ទន្លេកំពុងតែខិតជិតទៅរកវប្បធម៌ទឹក និងជួបប្រទះនូវ បញ្ហា ធំៗជាច្រើន ពាក់ព័ន្ធជាមួយនិទ្ទាការនៃការប្រើប្រាស់ទឹកពេលបច្ចុប្បន្ន ដែលកំហែងដល់ មហិច្ឆតា នៃការអភិវឌ្ឍន៍រយៈពេលវែង”¹⁸⁰។ របាយការណ៍នេះ បានបន្តទៀតថា “ក្នុងប្រទេសទាំងអស់ សុទ្ធតែ មានការយល់ឃើញរៀងៗខ្លួននៅក្នុងចំណោមអ្នកពាក់ព័ន្ធ ល្បឿននៃការផ្លាស់ប្តូរ មានលក្ខណៈ ឆាប់ រហ័សបំផុត ហើយក្នុងករណីខ្លះ វាបានផ្តល់ផលប្រយោជន៍ពិតប្រាកដជាច្រើន ប៉ុន្តែពេលខ្លះ វាក៏ បាន បំផ្លិចបំផ្លាញធនធានទឹក (តំបន់ទីជំរាល) និងធ្វើឲ្យមានការកើនឡើងសម្ពាធលើធនធានទាំងនេះ ផង ដែរ ការណ៍នេះបង្ហាញពីរូបភាពអស់សង្ឃឹមទៅថ្ងៃអនាគត”¹⁸¹។

សមាសធាតុសំខាន់ៗមួយនៅក្នុងការសិក្សាតំបន់ទន្លេកំពុង គឺការកំណត់ទំហំ និងការទទួលខុសត្រូវ សំរាប់ការវាយតម្លៃហេតុប៉ះពាល់ត្រួតគ្នា (CIA) នាពេលអនាគត។ ដំណើរការនេះ រួមមានការចុះទៅ មូលដ្ឋាននៅក្នុងប្រទេសទាំង៣ ការប្រមូលទិន្នន័យ ការប្រជុំនៅកំរិតខុសៗគ្នា និងការរៀបចំព័ត៌មានខេត្ត។ ការ ប្រជុំទាំងនេះ និង *លំហាត់មើលឆ្ពោះទៅមុខ* ដែលមានបញ្ជាក់នៅខាងលើ ត្រូវបានគេប្រើជាធាតុផ្សំ នៅ ក្នុងការពិគ្រោះយោបល់ជាមួយអ្នកពាក់ព័ន្ធ ដើម្បីបង្កើតជាការវាយ តម្លៃហេតុប៉ះពាល់ត្រួតគ្នា។ ព័ត៌មានប្រមូលបានអំឡុងវគ្គសិក្សា ត្រូវបានរក្សាទុកក្នុងកំណត់ហេតុសង្ខេបបច្ចេកទេសនៃគំរោង ក្នុង តំបន់ទន្លេកំពុង ដែលក្រោយមកត្រូវបានគេប្រើដើម្បីកំណត់បញ្ហាសំខាន់ៗ និងកំណត់ទំហំ និងការទទួល ខុសត្រូវ ក្នុងការសិក្សាវាយតម្លៃហេតុប៉ះពាល់ត្រួតគ្នា (CIA) ពេញលេញមួយ នៅពេលក្រោយ¹⁸²។

លទ្ធផលសំខាន់ៗមួយនៃការសិក្សាតំបន់ទន្លេកំពុង គឺជាពង្រាងផែនទីមួយ សំរាប់ការអភិវឌ្ឍន៍ធន ធានទឹកក្នុងតំបន់ទន្លេកំពុងថ្ងៃអនាគត។ ផែនទីបង្ហាញផ្លូវនេះ រួមមានការត្រួតពិនិត្យស្ថានភាព និង និទ្ទាការក្នុងតំបន់ ការប៉ាន់ប្រមាណផលប៉ះពាល់ និងអត្ថប្រយោជន៍នៃការអភិវឌ្ឍន៍ដែលមានផែនការ ច្បាស់លាស់ ការគ្រប់គ្រង និងត្រួតពិនិត្យការអភិវឌ្ឍន៍ និងការកសាងស្ថាប័ន។ យោងលើរបាយការណ៍ ចុងក្រោយនៃការសិក្សាក្នុងតំបន់ទន្លេកំពុង *ផែនទីបង្ហាញផ្លូវនេះ ជាផលិតផលសំខាន់ចុងក្រោយនៃការ សិក្សាតំបន់ទន្លេកំពុង និងអាចជាមូលដ្ឋានគ្រឹះសំរាប់ការបន្តគាំទ្ររបស់ធនាគារអភិវឌ្ឍន៍អាស៊ី ទៅ បណ្តា*

179 Ibid. (p13)
180 Ibid. (p19)
181 Ibid. (p4)
182 Ibid. (p16-17)

លប្រទេសផ្សេងៗទៀតនៅពេលអនាគត¹⁸³។ ពង្រាងផែនទីបង្ហាញផ្លូវនេះ ដាក់បញ្ចូល សកម្មភាពជា ច្រើនសំរាប់រយៈពេល១០ឆ្នាំក្រោយ។ នៅក្នុងផែនទីបង្ហាញផ្លូវ ក៏មានផែនការបង្កើតក្រុម ការងារតាម ប្រទេសធ្វើការវាយតម្លៃហេតុប៉ះពាល់ត្រួតគ្នា (CIA) កសាងសមត្ថភាពស្ថាប័នជាតិ និងធ្វើ ការវាយតម្លៃ ហេតុប៉ះពាល់ត្រួតគ្នាពេញលេញមួយ (CIA) សំរាប់ការអភិវឌ្ឍន៍ថាមពលវារីអគ្គិសនីក្នុងតំបន់ទន្លេ ៣ទាំងមូល។ ផែនទីបង្ហាញផ្លូវ ក៏មានផែនការជ្រើសរើសបញ្ជីអាទិភាព នៃគំរោងទំនប់វារី អគ្គិសនី និង ការវាយតម្លៃពួកវា ដោយប្រើប្រាស់ពិធីសារវាយតម្លៃនិរន្តរភាពថាមពលវារីអគ្គិសនី (HSAP)។ សកម្ម ភាពផ្សេងៗទៀតជាច្រើន ក៏ត្រូវបានដាក់បញ្ចូលដែរ រួមមាន៖ ពង្រឹងការចែករំលែក ព័ត៌មាន បន្តការ ត្រួតពិនិត្យគំរោង ការត្រួតពិនិត្យលំហូរ និងគុណភាពទឹក និងការកសាងប្រព័ន្ធប្រកាស អាសន្នទឹកជំនន់។ ផែនការនេះ ក៏មានចក្ខុវិស័យទៅលើប្រព័ន្ធទិន្នន័យការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ខ្នាតធំក្នុងតំបន់ ដែលគេធ្វើបច្ចុប្បន្នកម្មយ៉ាងទៀងទាត់ផងដែរ¹⁸⁴។

របាយការណ៍សិក្សាចុងក្រោយក្នុងតំបន់ទន្លេ៣បង្ហាញថា ការសិក្សានេះ បានបណ្តាលឲ្យមាន កិច្ចព្រមព្រៀងដ៏ទូលាយមួយលើគោលការណ៍ចែករំលែកសំខាន់ៗ។ ចំនុចនេះរួមបញ្ចូលកិច្ចព្រមព្រៀម ដែលការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងការប្រើប្រាស់ធនធានក្នុងអាងទឹកទាំង៣ តម្រូវឲ្យមានការ ទទួលស្គាល់ថា៖¹⁸⁵

- តុល្យភាពរវាងការអភិវឌ្ឍន៍ និងការការពារធនធាន ការធានាឲ្យមានប្រយោជន៍ទៅវិញទៅមក សំរាប់ប្រទេសទាំង៣ និងការចែករំលែកផលប្រយោជន៍ដោយសមធម៌ទៅដល់ប្រជាពលរដ្ឋ ជា គោលការណ៍សំខាន់សំរាប់ទស្សនវិស័យក្នុងតំបន់អាងទឹកទន្លេ៣។
- ធ្លាប់មានការប្រែប្រួលដ៏សំបើមនៅក្នុងតំបន់អាងទឹកទន្លេ៣ កាលពី ២០-៣០ឆ្នាំកន្លងទៅ។ ការផ្លាស់ប្តូរទេសភាព និងគ្រឹះធនធានធម្មជាតិ ត្រូវបានគេមើលឃើញថាកើតមាន នៅក្នុងផ្នែក ខ្លះនៃអាងទឹក ជាពិសេសបំផុតនោះ ក្នុងប្រទេសវៀតណាម ហើយការផ្លាស់ប្តូរប្រហាក់ ប្រហែលគ្នានេះ កំពុងចាប់ផ្តើមបន្តកើតមានទៀតនៅទី កន្លែងផ្សេងនៃផ្ទៃអាងទឹក។
- ការផ្លាស់ប្តូរទាំងនោះ បាននាំមកនូវអត្ថប្រយោជន៍ជាច្រើន ព្រមទាំងធ្វើឲ្យប្រសើរឡើងដល់ សុខុមាលភាព និងការចិញ្ចឹមជីវិតសំរាប់ប្រជាពលរដ្ឋ។ ប៉ុន្តែ ប្រជាពលរដ្ឋជាច្រើននាក់ទៀត នៅ ស្ថិតក្នុងភាពក្រីក្រនៅឡើយ បើយោងតាមសុច្ឆនាករសំខាន់ៗមួយចំនួន ដូចជា៖ សន្តិសុខ ស្បៀង សុខភាព និងការទទួលបានទឹកស្អាតប្រើប្រាស់។
- អាងទឹកនេះ កំពុងខិតទៅរកការធ្វើសេចក្តីសម្រេចចិត្តដ៏សំខាន់មួយ។ ជាមួយនិងការកើនឡើង នូវសម្ពាធលើធនធានទឹក និងការកើនឡើងនូវតម្រូវការអាហារ ថាមពល ការប្រើប្រាស់ក្នុង

183 Ibid. (p33)
184 Ibid. (p36)
185 Ibid. (p8)

ស្រុក និងនៅតាមទីប្រជុំជន ការបំពេញឲ្យបានតាមគោលបំណងការអភិវឌ្ឍន៍រយៈពេលយូរ ត្រូវ ពឹងអាស្រ័យលើការគ្រប់គ្រងទឹក និងធនធានដី ប្រកបដោយប្រសិទ្ធិភាព និងប្រសិទ្ធិផល។

- ដើម្បីកែលម្អដំណើរការការធ្វើផែនការ និងការប្រតិបត្តិសម្រាប់គម្រោងអភិវឌ្ឍន៍ និងដើម្បីការ កែលម្អ ដំណើរការឲ្យតំលៃធនធានដី និងធនធានទឹក ចាំបាច់ត្រូវធ្វើការអភិរក្ស និងប្រើ ប្រាស់។

ថ្វីបើជាការពិតថា ការសិក្សាបាននេះ បានសម្រេចឈានទៅដល់ការព្រមព្រៀងលើបញ្ហា និង គោលការណ៍សំខាន់ៗក៏ដោយ នៅពេលដែលរបាយការណ៍ជំនួយបច្ចេកទេសពេញលេញ ត្រូវបាន បង្ហាញទៅក្នុងគេហទំព័រ កាលពីខែសីហា ឆ្នាំ២០១១ គំរោងនេះ ត្រូវបានគេកម្រិតថាទទួលបានជោគ ជ័យដោយអន្លើៗតែប៉ុណ្ណោះ។ យោងទៅលើរបាយការណ៍នេះ លទ្ធផលនៃជំនួយការបច្ចេកទេស “មិន បានសម្រេចពេញលេញទេ ពីព្រោះមិនមានការរៀបចំកិច្ចសហប្រតិបត្តិការផ្លូវការណាមួយ ត្រូវបាន បង្កើតឡើងក្នុងតំបន់ទន្លេ៣។ ទោះបីជាជំនួយបច្ចេកទេស ត្រូវបានវាយតម្លៃថាបានជោគជ័យ ក្នុងការ ពង្រីកការផ្លាស់ប្តូរព័ត៌មាន រវាងអ្នកពាក់ព័ន្ធ និងបានលើកកម្ពស់ការយល់ដឹងពីបញ្ហាសំខាន់ៗក៏ដោយ វានៅតែមិនទទួលបានជោគជ័យ ក្នុងការកសាងស្ថាប័នមើលការខុសត្រូវអាងទឹកជាក់លាក់មួយដើម្បីធ្វើ ឲ្យមាននិរន្តរភាពដល់គំនិតផ្តួចផ្តើមដែលគាំទ្រដោយជំនួយបច្ចេកទេស។ ដោយសារតែគ្មានស្ថាប័ន ណាមួយ ត្រូវបានកសាងឡើងដើម្បីបន្តគំនិតផ្តួចផ្តើមទាំងនោះ ទើបផែនទីបង្ហាញផ្លូវ នៅតែស្ថិតក្នុង ទម្រង់ជាផែនទីព្រៀង និងមិនអាចយកទៅអនុវត្តបាន។ ទោះបីយ៉ាងណាក៏ដោយ កម្មវិធីជាច្រើន ត្រូវបានស្នើឡើង ឬកំពុងអនុវត្តដោយស្ថាប័នផ្សេងៗ ដែលផ្អែកលើការសហការដែលបង្កើតឡើងតាម រយៈការសិក្សាក្នុងតំបន់ទន្លេ៣។ ទាំងនេះរួមបញ្ចូលគំរោង មេគង្គ IWRM ដែលផ្តល់មូលនិធិដោយ ធនាគារពិភពលោក (មានពិភាក្សាក្នុងផ្នែក ៣.២ ខាងក្រោម)។ សហភាពអន្តរជាតិដើម្បីការអភិរក្សធម្ម ជាតិ (IUCN) ក៏មានគំរោងពង្រឹងកិច្ចសហការឆ្លងដែន និងការចែករំលែកព័ត៌មានផងដែរ ដោយរួម បញ្ចូលការថែទាំគេហទំព័រតំបន់ទន្លេ៣ ដែលបានបង្កើតឡើងដោយជំនួយបច្ចេកទេស (TA)¹⁸⁶។ ទោះបីយ៉ាងណាក៏ដោយ វាមិនមានកត្តាណាមួយដែលបង្ហាញថា ធនាគារអភិវឌ្ឍន៍អាស៊ី នឹងបន្តតាម ដានលើគំរោងនាពេលអនាគត ដែលផ្អែកលើការអនុវត្តផែនទីបង្ហាញផ្លូវក្នុងតំបន់ទន្លេ៣។

ធនាគារអភិវឌ្ឍន៍អាស៊ី គាំទ្រគម្រោងខ្សែបញ្ជូនថាមពលកំលាំង៥០០គីឡូវ៉ុល ពីភាគខាងត្បូងប្រទេស ឡាវ ទៅភាគកណ្តាលប្រទេសវៀតណាម

ដូចដែលបានពិភាក្សានៅខាងដើម ទំនប់តាមដងទន្លេសេសាន ក្នុងខ្ពង់រាបភាគកណ្តាល ប្រទេសវៀតណាម បានបង្កវិនាសកម្មយ៉ាងធំធេងដល់វិស្វនិយម និងសង្គម ហើយក៏មានផលប៉ះពាល់ឆ្លង

186 Asian Development Bank, Technical Assistance Completion Report, TA 6367-REG: Sesan, Srepok and Sekong River Basins Development Study in Cambodia, Lao PDR and Vietnam, August 2011.

ដែនដីធ្លន់ធ្ងរដល់ប្រទេសកម្ពុជាផងដែរ។ ភាគខាងជើងនៃប្រទេសកម្ពុជាក្នុងទឹកដីប្រទេសឡាវ មាន គំរោងសាងសង់ទំនប់វារីអគ្គិសនីជាច្រើនតាមដងទន្លេសេកុង។ កង្វល់ប្រហាក់ប្រហែលគ្នា បានលើកឡើងអំពីផលប៉ះពាល់អវិជ្ជមានដ៏ធ្ងន់ធ្ងរដល់ផ្នែកខាងក្រោមទំនប់ ទៅលើទន្លេ និងសហគមន៍ក្នុងប្រទេសកម្ពុជា ហើយមានការរិះគន់ថា មិនមានការពិចារណាឲ្យបានមត់ចត់ អំពីផលប៉ះពាល់ឆ្លងដែនដែលបណ្តាលពីការសាងសង់ទំនប់ទាំងនោះ។ ថ្វីបើមានការព្រួយបារម្ភបែបនេះក្តី បច្ចុប្បន្ននេះ ធនាគារអភិវឌ្ឍន៍អាស៊ី កំពុងធ្វើការជាមួយរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដើម្បីគាំទ្រទៅដល់ការអភិវឌ្ឍន៍បណ្តាញបញ្ជូនចរន្តអគ្គិសនី ដែលតភ្ជាប់ពីទំនប់ក្នុងភាពខាងត្បូងប្រទេសឡាវ ទៅកាន់បណ្តាញ អគ្គិសនីជាតិរបស់វៀតណាម។

ក្នុងឆ្នាំ២០០៨ រដ្ឋាភិបាលឡាវ និងវៀតណាម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលក់ថាមពលរហូតដល់ ៥,០០០មេហ្កាវ៉ាត់ត្រីមឆ្នាំ២០២០។ ឥឡូវនេះ ផែនការជាច្រើនកំពុងដំណើរការទៅមុខ ដើម្បីអភិវឌ្ឍន៍បណ្តាញបញ្ជូនចរន្តទៅកាន់ប្រទេសទាំង២¹⁸⁷។ បណ្តាញបញ្ជូនចរន្តនេះ ជាផ្នែកមួយដ៏សំខាន់នៃផែនការពាណិជ្ជកម្មថាមពលថ្នាក់តំបន់ អនុតំបន់ទន្លេមេគង្គ (GMS) ហើយវានឹងផ្តល់ការភ្ជាប់គ្នារវាងស្ថានីយផលិតថាមពលអគ្គិសនីនៅភាគខាងត្បូងប្រទេសឡាវ និងស្ថានីយអគ្គិសនីនៅខ្ពង់រាបភាគកណ្តាលនៃប្រទេសវៀតណាម។

ឆ្នាំ២០០៩ ធនាគារអភិវឌ្ឍន៍អាស៊ី បានអនុម័តផ្តល់ជំនួយបច្ចេកទេស ដើម្បីរៀបចំគំរោងបណ្តាញបញ្ជូនចរន្ត *បាវ សុក - ប្លើកូ* ក្នុងមហាអនុតំបន់ទន្លេមេគង្គ (GMS)¹⁸⁸។ ជំនួយការបច្ចេកទេស នេះមានតំលៃសរុប ១,៣០០,០០០ដុល្លារអាមេរិក ដែលក្នុងនោះ ទឹកប្រាក់ចំនួន ១លានដុល្លារអាមេរិក បានមកពីធនាគារអភិវឌ្ឍន៍អាស៊ី និង១៥០,០០០ដុល្លារអាមេរិក ជាប្រាក់ បដិភាគពីរដ្ឋាភិបាល ទាំងពីរ វៀតណាម - ឡាវ។ គំរោងបណ្តាញបញ្ជូនចរន្តនេះ នឹងតភ្ជាប់ពីទំនប់វារីអគ្គិសនីនៅភាគខាងត្បូងប្រទេសឡាវ ទៅកាន់ប្រទេសវៀតណាម ហើយយោងតាមឯកសារដំបូងរបស់ធនាគារអភិវឌ្ឍន៍ គម្រោងនេះត្រូវប្រតិបត្តិការ និងថែទាំដោយក្រុមហ៊ុន *អេឌ្វិចត្រិច ឌុយ ឡាវ (EdL)* ហើយនិងក្រុមហ៊ុន *ណាស់ស៊ិនណាល វៀតណាម ខុមភេនី (NTC)* ដែលជាក្រុមហ៊ុន មាន ភាគហ៊ុន ១០០% របស់អគ្គិសនីវៀតណាម (EVN)¹⁸⁹។ របាយការណ៍សារព័ត៌មានឆ្នាំ២០១០ បង្ហាញថា សាជីវកម្ម *សុង ដា ខុបកើវស៊ិន (Song Da Corporation)* ជាអ្នកទទួលខុសត្រូវសាងសង់បណ្តាញបញ្ជូនចរន្តនេះ ¹⁹⁰។

187 Asian Development Bank, Project 41450: Preparing the Ban Sok-Pleiku Power Transmission Project in the Greater Mekong Subregion, August 2008 (para 3).
188 ADB Website, Project Information Document, TA6481: Preparing the Ban Sok-Pleiku Power Transmission Project in the Greater Mekong Subregion <http://pid.adb.org/pid/TaView.htm?projNo=41450&seqNo=01&typeCd=2> (accessed April 2012).
189 Asian Development Bank, Project 41450: Preparing the Ban Sok-Pleiku Power Transmission Project in the Greater Mekong Subregion, August 2008 (para 2).
190 The Saigon Times, Vietnam-Laos power line ready by 2015, 21 July 2010.

សុងដា ឌុបភីអេស៊ិន (Song Da Corperation)

សុងដា ឌុបភីអេស៊ិន គឺជាសហគ្រាសរបស់រដ្ឋ ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងពាណិជ្ជកម្ម រៀនណាម។ ថ្វីបើវាមិនមាន ភាគហ៊ុនរបស់អគ្គិសនីរៀនណាម សុងដា បានសាងសង់ទំនប់ជាច្រើន ឲ្យ ក្រុមហ៊ុន ហើយអគ្គិសនីរៀនណាម ត្រូវបានចុះបញ្ជីជាក្រុមហ៊ុនដៃគូនៅក្នុងគេហទំព័រក្រុមហ៊ុន¹⁹¹។ សុងដា កំពុងសាងសង់ទំនប់ ស៊ីកាមេន១ (Xe Kaman1) ដែលវាហាក់ដូចជាគំរោងទី១ដើម្បីតភ្ជាប់ ទៅនឹងបណ្តាញបញ្ជូនចរន្ត¹⁹²។ នៅក្នុងសន្ទនាថ្ងៃរបស់ឌុបនាយករដ្ឋមន្ត្រីរៀនណាម ក្នុងពិធីបើក ការដ្ឋានថា គំរោងនេះគឺជាគំរោងវិនិយោគក្រៅប្រទេសដ៏ធំមួយរបស់ប្រទេសរៀនណាម ហើយត្រូវបាន គេចាត់ទុកជានិមិត្តរូបនៃការសហការគ្នារវាងប្រទេសទាំងពីរ។ លោកឌុបនាយករដ្ឋមន្ត្រី ក៏បានបង្ហាញ ផងដែរថា គំរោងនេះ នឹងជួយត្រួសត្រាយផ្លូវសំរាប់គំរោងផ្សេងៗជាច្រើនទៀត និងចូលរួមចំណែក ជួយ ដល់យុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំង២ ដើម្បីសម្រេចឲ្យបាន ៥,០០០មេហ្គាវ៉ាត់ ត្រីមឆ្នាំ២០២០។ យោងតាមសារព័ត៌មានរៀនណាម សុងដា កំពុងធ្វើការសិក្សារកលទ្ធភាពដែល អាច ធ្វើបាន សំរាប់គម្រោងទំនប់វារីអគ្គិសនីចំនួន៦បន្ថែមទៀត ក្នុងភាគខាងត្បូងប្រទេសឡាវ¹⁹³។

សកម្មភាពជំនួយបច្ចេកទេសរបស់ធនាគារអភិវឌ្ឍន៍អាស៊ី រួមមានការរៀបចំបណ្តាញបញ្ជូនចរន្ត ពិនិត្យ និងកែតម្រូវបញ្ហាហិរញ្ញវត្ថុ និងសេដ្ឋកិច្ចរបស់គំរោង រៀបចំសិក្សាវាយតម្លៃហេតុប៉ះពាល់ បរិស្ថាន ផែនការតាំងទីលំនៅថ្មី និងផែនការគ្រប់គ្រងបរិស្ថាន (EMP) សំរាប់អនុស្ថានីយ៍ និងបណ្តាញ ថាមពល។ សកម្មភាពជំនួយបច្ចេកទេសរបស់ធនាគារអភិវឌ្ឍន៍អាស៊ីមួយទៀត គឺត្រូវបានស្ថាន និង ពង្រឹង ឯកសារច្បាប់សំរាប់ការធ្វើពាណិជ្ជកម្មរួមគ្នាសំរាប់ប្រតិបត្តិការគ្រឿងបរិក្ខារផ្សេងៗ¹⁹⁴។

ឯកសារព័ត៌មានគំរោង (PID) លើគេហទំព័រធនាគារអភិវឌ្ឍន៍ ត្រូវបានធ្វើបច្ចុប្បន្នកម្ម ខែមីនា ឆ្នាំ២០១២ ហើយបង្ហាញថា ការរៀបចំគំរោងបណ្តាញបញ្ជូនចរន្តកំលាំង៥០០គីឡូវ៉ុល ឥឡូវត្រូវបាន ព្រមព្រៀងរវាងរដ្ឋាភិបាលឡាវ និងរៀនណាម ហើយនិងធនាគារអភិវឌ្ឍន៍អាស៊ី¹⁹⁵។ ទោះបីយ៉ាង ណាក៏ដោយ បច្ចុប្បន្ននេះ មិនមានការផ្សព្វផ្សាយព័ត៌មានជាសាធារណៈទេ ពាក់ព័ន្ធផ្លូវបញ្ជូនចរន្តចុង ក្រោយ តំលៃ និងផលប៉ះពាល់ផ្សេងៗបណ្តាលពីគំរោងនេះ។ រហូតដល់ឯកសារចេញជាសាធារណៈ ហើយក្តី ព័ត៌មាននៅតែមានចន្លោះប្រហោងដដែរ ហើយសេចក្តីសង្ខេបខាងក្រោម គឺផ្អែកទៅលើ


191 Song Da website, Company history: <http://www.songda.vn/info/en/tabid/179/ItemID/1/View/Details/Default.aspx>; Song Da partners: <http://www.songda.vn/info/en/tabid/179/ItemID/6/View/Details/Default.aspx> (accessed November 2011).
192 Song Da website, <http://songda.com.vn/info/en/Detail/tabid/181/ItemID/1805/View/Details/Default.aspx> (accessed November 2011).
193 Vietnam News, Work starts on Laos hydropower plant, 7 March 2011.
194 ADB website, Project Information Document: Preparing the Ban Sok-Pleiku Power Transmission Project in the Greater Mekong Subregion, <http://pid.adb.org/pid/TaView.htm?projNo=41450&seqNo=01&typeCd=2> (accessed April 2012).
195 Ibid.

ព័ត៌មានដែលទទួលបានក្នុងពេលថ្មីៗ។ ម្យ៉ាងទៀត ជំនួយបច្ចេកទេសដែលបានពិភាក្សានៅទីនេះ ពាក់ព័ន្ធតែជាមួយ “ការរៀបចំ” បណ្តាញបញ្ជូនចរន្តប៉ុណ្ណោះ ហើយវានៅមិនទាន់ច្បាស់ថាតើធនាគារ អភិវឌ្ឍន៍អាស៊ី តាំងចិត្តគាំទ្របន្ថែមទៀត ដល់ការសាងសង់បណ្តាញបញ្ជូនចរន្តនេះដែរ ឬអត់។

យោងទៅលើឯកសារគំរោងដំបូងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី គំរោងអភិវឌ្ឍន៍បណ្តាញបញ្ជូន ចរន្ត នឹងជាប់ទាក់ទងជាមួយការសាងសង់បណ្តាញបញ្ជូនចរន្តចំងាយ៦៥km កំលាំង ៥០០គីឡូវ៉ុល ពី អនុស្ថានីយ៍ បានសុក ក្នុងប្រទេសឡាវ ទៅព្រំប្រទល់ប្រទេសវៀតណាម ហើយនិងការសាងសង់ បណ្តាញបញ្ជូនចរន្តមួយខ្សែទៀត ចំងាយ ១០០km កំលាំង៥០០គីឡូវ៉ុលពីព្រំប្រទល់ប្រទេសឡាវ ទៅ អនុស្ថានីយ៍ ឆ្នេរ ក្នុងប្រទេសវៀតណាម។ ទាំងនេះ នឹងត្រូវឲ្យមានការសាងសង់អនុស្ថានីយ៍នៅ បាន សុក និងការពង្រីកអនុស្ថានីយ៍ចាស់នៅ ឆ្នេរ។ ផ្លូវនៃបណ្តាញបញ្ជូនចរន្ត ត្រូវបានផ្លាស់ប្តូរ (ចំនុច នេះ នឹងត្រូវពិភាក្សាថែមទៀតនៅខាងក្រោម)។ ឯកសាររបស់ធនាគារអភិវឌ្ឍន៍អាស៊ីឆ្នាំ២០១០ ស្តីពី ពាណិជ្ជកម្មថាមពលក្នុងតំបន់បង្ហាញថា ថាមពល១,០០០ មេហ្គាវ៉ាត់ នឹងអាចនាំចេញទៅប្រទេសវៀតណាមតាមរយៈបណ្តាញបញ្ជូនចរន្តនេះ¹⁹⁶។

បណ្តាញចែកចាយអគ្គិសនី ត្រូវបានគ្រោងនឹងតភ្ជាប់ទៅទំនប់សេកាម៉ាន១ (៤៨៨មវ) ទំនប់ សេកុងលើ៣ (១៥២មវ) សេកុងក្រោម៣ (៩៦មវ) និងទំនប់វារីអគ្គិសនីដាក់អ៊ីមូលនៅភាគខាងត្បូងនៃ ប្រទេសឡាវ (១៣៨មវ)។ ឯកសារគម្រោងរបស់អេឌីប៊ី ADB បង្ហាញថា ទំនប់វារីអគ្គិសនីចំនួន១១ ត្រូវ បានគ្រោងនៅក្នុងភាគខាងត្បូងប្រទេសឡាវ ដែលមានសមត្ថភាពផលិតថាមពលចំនួន ១,៣០០មវ ដែល១,០០០មវ នឹងត្រូវនាំចេញតាមបណ្តាញចែកចាយអគ្គិសនី បានសុក-ឆ្នេរ។ ផ្អែកលើឯកសារ នេះ “គម្រោងទំនប់វារីអគ្គិសនីនីមួយៗ នឹងត្រូវបង្កើតបណ្តាញថាមពលបញ្ជូនទៅស្ថានីយ៍ បានសុក ទាំងអស់”។¹⁹⁷ មានឯកសារថ្មីៗជាច្រើន បង្ហាញថា ឥឡូវនេះបណ្តាញ បញ្ជូនចរន្តដែល បានគ្រោងទុក នោះ ត្រូវបានផ្លាស់ប្តូរហើយ គឺប្តូរមកតភ្ជាប់ទៅ ទំនប់វារីអគ្គិសនីសេកាម៉ាន១ ណាម ខង១ (២២៩មវ) សេកុង៤ (៤៦៤មវ) និងសេកុង៥ (៣៨៨មវ)។¹⁹⁸

196 Asian Development Bank, RETA 6440: Facilitating Regional Power Trading and Environmentally Sustainable Development of Electricity Infrastructure in the Greater Mekong Subregion, Final report - Component 1, Module 1: Update of the GMS Regional Master Plan, executive summary, 15 October 2010 (p51).
197 ធនាគារ ADB, គម្រោង៤១៤៥០៖ គម្រោងរៀបចំបណ្តាញថាមពលបានសុកឆ្នេរ នៅក្នុងមហាអនុតំបន់ទន្លេមេគង្គ, ខែសីហា ឆ្នាំ២០០៨ (កថាខ័ណ្ឌទី៦)
198 គេហទំព័ររបស់ធនាគារ ADB, ឯកសារព័ត៌មានគម្រោង៖ គម្រោងរៀបចំបណ្តាញថាមពលបានសុកឆ្នេរ នៅក្នុងមហាអនុតំបន់ទន្លេមេគង្គ, <http://pid.adb.org/pid/TaView.htm?projNo=41450&seqNo=01&typeCd=2> (ចេញផ្សាយខែមេសា ឆ្នាំ២០១២)



ផ្នែកដែលទទួលបានពីឯកសារគម្រោងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB¹⁹⁹

ឯកសារជំនួយបច្ចេកទេសដំបូង បានបង្ហាញថា គម្រោងទំនប់វារីអគ្គិសនីសេកាម៉ាន ១ នឹងចាប់ផ្តើមដំណើរការនៅពាក់កណ្តាលឆ្នាំ២០១៣។ មានឯកសារដ៏ដែរនេះបានបញ្ជាក់ផងដែរថា បណ្តាញបញ្ជូនចរន្ត បានសុក-ផ្លេតូ និងអនុស្ថានីយ៍ពាក់ព័ន្ធ នឹងត្រូវបានបញ្ចប់ ព្រមទាំងដាក់ឱ្យដំណើរការនៅចុងឆ្នាំ២០១២។²⁰⁰ ទោះជាយ៉ាងណាក៏ដោយ យោងតាមរបាយការណ៍សារព័ត៌មាន ខែកក្កដា ឆ្នាំ២០១០ មន្ត្រីដែលមកពីអឺរ៉ុបស៊ីតេ ខុយឡាវ បាននិយាយថា បណ្តាញបញ្ជូនចរន្តនឹងមិនអាចកើតមាន និងដំណើរការបានទេ ទាល់តែដល់ឆ្នាំ២០១៥។ យោងតាមព័ត៌មានជាផ្លូវការមួយ បានឱ្យដឹងទៀតថា អ្នកអភិវឌ្ឍន៍គម្រោងគឺ ក្រុមហ៊ុនវៀតណាម សុង ជា ខូដឺរេសិន “ហើយធនាគារ អភិវឌ្ឍន៍អាស៊ី ADB គឺអាចជាអ្នកផ្តល់ទុន និងបច្ចេកទេសសម្រាប់ការអភិវឌ្ឍន៍គម្រោងមួយនេះ។”²⁰¹ យោងតាមគេ

199 ធនាគារ ADB, គម្រោង៤១៤៥៥៖ គម្រោងរៀបចំបណ្តាញថាមពលបានសុកផ្លេតូ នៅក្នុងមហាអនុតំបន់ទន្លេមេកុង, ខែសីហា ឆ្នាំ២០០៨
 200 អាយប៊ីត Ibid (កថាខ័ណ្ឌទី៧)
 201 សារព័ត៌មានសាយហ្គោនធមេ, បណ្តាញថាមពលវៀតណាម និងឡាវ នឹងរួចរាល់ក្នុងឆ្នាំ២០១៥, ចុះផ្សាយថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១០

ហេងរំបស់រដ្ឋាភិបាលឡាវបានឲ្យដឹងថា ទំនប់វារីអគ្គិសនីសេកម៉ាន ស្ថិតក្នុងដំណាក់ សាងសង់ ហើយនឹងចាប់ផ្តើមក្នុងឆ្នាំ២០១៣។²⁰²

របាយការណ៍វាយតម្លៃវិស័យថាមពលរបស់ប្រទេសឡាវឆ្នាំ២០១០ របស់ធនាគារ ADB បាន បញ្ជាក់ថា គម្រោងកំពុងមានដំណើរការទៅមុខយឺតយ៉ាវ គឺមានតែទំនប់វារីអគ្គិសនីសេកម៉ាន១ ប៉ុណ្ណោះ ដែលស្ថិតនៅក្នុងដំណាក់កាលសាងសង់ **“ក្រៅពីនោះគឺមានដំណើរការទៅមុខតិចតួចបំផុត សម្រាប់គម្រោងទំនប់វារីអគ្គិសនីផ្សេងទៀត”**។²⁰³ ឯកសារមួយផ្សេងទៀតរបស់ធនាគារ ADB បាន បង្ហាញថា គម្រោងនេះត្រូវបានពន្យារពេល ហើយបញ្ជាក់ទៀតថា **“ករណីសិក្សាមួយចំនួនលើបណ្តាញ បញ្ជូនចរន្តអាទិភាព មិនបានជម្រុញឲ្យមានការទទួលយក ដោយសារមិនមានគម្រោងទំនប់វារីអគ្គិសនី ណាមួយ ដែលប្រើប្រាស់បណ្តាញបញ្ជូនចរន្តនេះ។ ទោះជាយ៉ាងណាក៏ដោយ ការអភិវឌ្ឍន៍គម្រោង ទំនប់ វារីអគ្គិសនីនៅភាគខាងត្បូងប្រទេសឡាវ អាចជំរុញឲ្យមានការអភិវឌ្ឍន៍បណ្តាញថាមពល *បាន ហាត់សាន-កន្ទី* (ពីមុនហៅបានសុក-ធ្លេតូ)”**²⁰⁴។ សេចក្តីថ្លែងបែបនេះ បានបង្ហាញយ៉ាងច្បាស់ពី គម្រោងនេះ មានភាពចំណុះគ្នាទៅវិញទៅមក ក្នុងការអភិវឌ្ឍន៍គម្រោងទំនប់វារីអគ្គិសនីនៅភាគខាង ត្បូងប្រទេសឡាវ។ គួរបញ្ជាក់ផងដែរថា ការផ្លាស់ប្តូរឈ្មោះស្ថានីយ៍ពី **“បានសុក-ធ្លេតូ”** មក **“បាន ហាត់ សាន-កន្ទី”** បញ្ជាក់ច្បាស់ថា ផ្លូវបណ្តាញបញ្ជូនចរន្ត ក៏ត្រូវផ្លាស់ប្តូរដែរ។ យោងតាមធនាគារ ADB ឲ្យ ដឹងទៀតថា ការផ្លាស់ប្តូរផ្លូវនៃការតភ្ជាប់បណ្តាញបញ្ជូនចរន្តនេះ គឺដោយសារភាពខ្វះខាតដីនៅក្នុង តំបន់ស្ថានីយ៍ *បានសុក*។

202 http://www.poweringprogress.org/index.php?option=com_content&view=article&id=49&Itemid=53 (ចេញផ្សាយខែវិច្ឆិកា ឆ្នាំ ២០១១)

203 ធនាគារអភិវឌ្ឍន៍អាស៊ីADB,វិស័យថាមពលនៅឡាវ, យោយលេខ៖ SAP: LAO 2010-42, ការវាយតម្លៃកម្មវិធីកិច្ចសង្គ្រោះ, ខែតុលា ឆ្នាំ២០១០ (ទំព័រ ១៤-១៥)

204 ធនាគារអភិវឌ្ឍន៍អាស៊ីADB, សង្ខេបនៃកិច្ចប្រជុំពិភាក្សាពិសេសនៃគណៈកម្មាធិការសម្របសម្រួលការធ្វើពាណិជ្ជកម្មថាមពលថ្នាក់តំបន់ (RPTCC- 9A),ក្រុងបាងកក, ប្រទេសថៃ, ខែធ្នូ ថ្ងៃទី១៤-១៥ ឆ្នាំ២០១០(កថាខ័ណ្ឌទី៩)



ផែនទីការភ្ជាប់តំបន់ទំនប់អគ្គិសនីទៅនឹងបណ្តាញ Ban Sok-Pleiku
ប្រភព៖ អគ្គិសនីប្រទេសឡាវ

ដូចគ្នានឹងការអង្កេតរបស់ធនាគារ ADB នៅក្នុងករណីសិក្សាក្នុងតំបន់ទន្លេបី(3S) និន្នាការពេលបច្ចុប្បន្នលើការអភិវឌ្ឍន៍ទំនប់វារីអគ្គិសនីក្នុងតំបន់ ធ្វើឲ្យមានការគម្រោងកំហែងធ្ងន់ធ្ងរដល់ទីជរាល និងលំហូរទឹកទៅផ្នែកខាងក្រោម ហើយការពិគ្រោះយោបល់ជាសាធារណៈ មានភាពមិនគ្រប់គ្រាន់ ដូចគ្នានឹងការគិតគូរពីផលប៉ះពាល់ឆ្លងដែន។ ទោះជាយ៉ាងណាក៏ដោយ ការគាំទ្រជាគោលការណ៍ ចំពោះការបែងចែកថាមពលនៅថ្នាក់តំបន់របស់ធនាគារ ADB ជាក់ស្តែង បានសម្របសម្រួលឲ្យមានការបន្តពង្រីកបន្ថែមនូវគម្រោងវារីអគ្គិសនី ជាពិសេសនៅក្នុងតំបន់ភាគខាងត្បូងប្រទេសឡាវ។ ជាការពិត បណ្តាញបញ្ជូនចរន្ត មិនចាំបាច់ទាល់តែសោះ ប្រសិនបើមិនមានការពង្រីក ការអភិវឌ្ឍន៍ទំនប់ វារីអគ្គិសនីក្នុងតំបន់ភាគខាងត្បូងប្រទេសឡាវ ហើយដូចគ្នានេះដែរ ប្រសិនបើមិនមានបណ្តាញបញ្ជូនចរន្ត ដែលមានកម្លាំងវ៉ុលត៍ខ្ពស់នោះទេ ស្ថានីយផលិតថាមពលវារីអគ្គិសនីតាមការគ្រោងទុក ក៏មិន អាចធ្វើទៅបានដែរ។ ដូចដែលបានឃើញនៅក្នុងផែនទីខាងលើ ដែលផលិតដោយ អគ្គិសនីប្រទេសឡាវ សម្រាប់ផែនការអភិវឌ្ឍន៍វិស័យថាមពលក្នុងប្រទេសដល់ឆ្នាំ២០២០ មានផែនការភ្ជាប់បណ្តាញជា ច្រើនពី

ស្ថានីយផលិតថាមពលអគ្គិសនី ទៅកាន់បណ្តាញបញ្ជូនចរន្ត ឡាវ-វៀតណាម ដែលមានកម្លាំង រ៉ឺលត់ ៥០០kv²⁰⁵។

ដូចមានបញ្ជាក់នៅខាងលើ ការតភ្ជាប់ពីស្ថានីយផលិតអគ្គិសនីមួយចំនួន ទៅនឹងបណ្តាញបញ្ជូនចរន្ត ធ្វើឲ្យការព្រួយបារម្ភជាខ្លាំងក្នុងចំណោមសហគមន៍ងាយរងគ្រោះ និងអ្នកអង្កេត។ គម្រោងទំនប់សេកម៉ាន់១ ទំនងនឹងធ្វើឲ្យមានការប្រែប្រួលយ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធអេកូឡូស៊ីរបស់ទន្លេ ប៉ះពាល់ដល់មច្ឆជាតិ ការនេសាទត្រី និងកាត់បន្ថយគុណភាពទឹក។ ការសម្អាតផ្ទៃអាង និងកសាងផ្លូវចូល បានចាប់ផ្តើមមុនពេលដែលការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម ត្រូវគេសិក្សាចប់សព្វគ្រប់ ឬ អនុម័តយល់ព្រមជាផ្លូវការ។ ដែលបានរំលោភបំពានលើច្បាប់ប្រទេសឡាវ។ មានរាយការណ៍ថា ទំនប់វារីអគ្គិសនីចំនួន៣ផ្សេងទៀត ដែលគ្រោងភ្ជាប់ទៅបណ្តាញបញ្ជូនចរន្តនេះ ហាក់ដូចជាមានផល ហេតុប៉ះពាល់ធ្ងន់ធ្ងរទៅលើបរិស្ថាន និងសង្គម។ ទំនប់វារីអគ្គិសនីសេកុង៤ នឹងក្លាយជាទំនប់ធំជាងគេបំផុតនៅភាគខាងត្បូងនៃប្រទេសឡាវ ហើយនិងបង្កប់ចរាចរត្រីទាំងស្រុង ដែលការណ៍នេះ បង្កឲ្យ មានផលប៉ះពាល់ជាច្រើនដល់ប្រជាជនរាប់រយពាន់នាក់។ ផលប៉ះពាល់ពីទំនប់វារីអគ្គិសនីសេកុង៤ និង សេកុង៥ នឹងជះឥទ្ធិពលអាក្រក់មកដល់ផ្នែកខាងក្រោមនៃទំនប់ គឺប្រទេសកម្ពុជា តែទោះជាយ៉ាងណា ក៏ដោយ យោងតាមអង្គការទន្លេអន្តរជាតិ (IR) បានឲ្យដឹងថាមិនទាន់មានការចុះពិនិត្យ ឬអង្កេតណា មួយកើតឡើងនៅឡើយទេក្នុងប្រទេសកម្ពុជានោះ។ អង្គការទន្លេអន្តរជាតិ បានអះអាងថា លក្ខខណ្ឌ នៃការតាំងទីលំនៅថ្មី និងការស្តារជីវភាពឡើងវិញ មិនទាន់គ្រប់គ្រាន់សមល្មមទេសម្រាប់ប្រជាជន ចំនួន ៥,០០០នាក់ដែលត្រូវរើចេញទៅតាំងទីលំនៅថ្មីនោះ។ ទំនប់វារីអគ្គិសនីណាមខង១ នឹងរាំងខ្ទប់ ចរាចរត្រី ហើយនឹងប៉ះពាល់ដល់ជនជាតិដើមភាគតិច ព្រូវ ដ៏ច្រើនសន្លឹកសន្ធាប់។ សហគមន៍រងគ្រោះ ជាច្រើននាក់ ទទួលបានព័ត៌មានតិចតួចបំផុតពីគម្រោង និងមានក្តីបារម្ភយ៉ាងខ្លាំងដល់ផលប៉ះពាល់ ដែលនឹងកើតមានដល់ផ្នែកខាងក្រោម ដែលផលប៉ះពាល់ទាំងនេះ ហាក់ដូចជាមិនអាចកាត់បន្ថយបាន ឬ ទទួលបានសំណងគ្រប់គ្រាន់ ហើយគម្រោងនោះ នឹងបង្កឲ្យមានផលប៉ះពាល់ច្រើនដល់ទន្លេសេកុងក្នុងប្រទេសកម្ពុជា ដែលមិនអាចប៉ាន់ស្មានបាន។²⁰⁶

គម្រោងទាំងអស់របស់ធនាគារ ADB ត្រូវតែអនុវត្តការស្ថាបនាឡើងវិញជាមុន មុនធ្វើប្រតិបត្តិការបន្ទាប់មកធ្វើការតាមដានគ្រប់ដំណាក់កាលដើម្បីធ្វើឲ្យប្រាកដថា គម្រោងទាំងអស់ បានដើរស្របតាមគោលនយោបាយបង្ការរបស់ធនាគារ ADB។ ប្រសិនបើធនាគារ ADB ធ្វើការគាំទ្រដោយផ្ទាល់លើការសាងសង់បណ្តាញបញ្ជូនចរន្ត នោះគោលនយោបាយបង្ការរបស់ពួកគេ នឹងគ្របដណ្តប់លើការសាងសង់បណ្តាញបញ្ជូនចរន្ត និងការសាងសង់អនុស្ថានីយ៍ដែរ។ ឧទាហរណ៍ថា ផលប៉ះពាល់អវិជ្ជមានលើផ្នែក

205 គេហទំព័ររបស់ Electricité du Laos: http://www.edl.com.la/en/download/EDL_Network_PDP_Up9_06_2011.pdf (ផ្សាយក្នុងខែវិច្ឆិកា ឆ្នាំ២០១១)
206 អង្គការទន្លេអន្តរជាតិ, ថាមពលកើតឡើង៖ ផលប៉ះពាល់នៃការអភិវឌ្ឍន៍ទំនប់វារីអគ្គិសនីយ៉ាងលឿនក្នុងប្រទេសឡាវ, ខែកញ្ញា ឆ្នាំ២០០៨

បរិស្ថាន គួរតែបញ្ចៀស ឬកាត់បន្ថយ ហើយការតាំងទីលំនៅថ្មី ចាំបាច់ត្រូវតែអនុវត្តឲ្យស្របតាមគោលនយោបាយរបស់ធនាគារ ADB ។ ផ្នែកមួយនៅក្នុងឯកសារបច្ចេកទេស គឺរៀបចំបណ្តាញបញ្ជូនថាមពលដោយរួមបញ្ចូលទាំងការសិក្សាពីផលប៉ះពាល់របស់គម្រោង និងការសម្របសម្រួលរបស់ក្រុមការងារគម្រោង ធ្វើដូចនេះដើម្បីកំណត់ឲ្យច្បាស់ពី **“ការតភ្ជាប់បណ្តាញបញ្ជូនថាមពលរបស់ស្ថានីយ៍ បានស្ករ ទៅស្ថានីយ៍ទំនប់វារីអគ្គិសនី សេកាម៉ាន១ សេកុងក្រោម៣ សេកុងលើ៣ និងទំនប់ ដាក់ អ៊ីមូល”**²⁰⁷ ។ មិនមានការលើកឡើងពីការគិតគូរទៅលើផលប៉ះពាល់ដល់បរិស្ថាន និងសង្គម ពីគម្រោង ទំនប់វារីអគ្គិសនី ដែលនឹងតភ្ជាប់ទៅស្ថានីយ៍ដែលស្ថិតនៅទីតាំងទំនប់នោះទេ។

ទោះជាយ៉ាងណាក៏ដោយ បណ្តាញបញ្ជូនចរន្ត មិនមែនជាហេតុចំបងធ្វើឲ្យសហគមន៍ និងសង្គមស៊ីវិលមានក្តីបារម្ភនោះទេ តែគឺទំនប់វារីអគ្គិសនីដែលភ្ជាប់ទៅខ្សែបណ្តាញនោះទៅវិញទេ ដែលជាក្តីបារម្ភរបស់សហគមន៍ និងសង្គមស៊ីវិល។ វាមិនមានភាពច្បាស់លាស់ទេកន្លងមក ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារ ADB ដើម្បីឲ្យប្រាកដថា គម្រោងរបស់ខ្លួន មិនបានលើកទឹកចិត្តការអភិវឌ្ឍន៍ទាំងឡាយណាដែលមិនបំពេញតាមស្តង់ដារអប្បបរមា និងគោលនយោបាយការពាររបស់ធនាគារ ADB ហើយក្នុងករណីខ្លះអាចមានរហូតដល់រំលោភលើច្បាប់ជាតិទៅទៀត។ យុទ្ធសាស្ត្ររបស់ធនាគារ ADB នៅប្រទេសឡាវបញ្ជាក់ថា **“ខ្លួននឹងបន្តដាក់បញ្ចូលការគ្រប់គ្រងបរិស្ថានដ៏ត្រឹមត្រូវ ទៅក្នុងប្រតិបត្តិការទាំងអស់ តាមរយៈការដាក់បញ្ចូលគោលនយោបាយសុវត្ថិភាពសង្គម និងបរិស្ថាន និងតាមរយៈការជជែកពិភាក្សាគោលនយោបាយផ្សេងៗ ហើយធនាគារ ADB ក៏លើកទឹកចិត្តរដ្ឋាភិបាល ឲ្យទទួលយកនូវស្តង់ដារប្រហាក់ប្រហែលគ្នា សម្រាប់អនុវត្តលើគ្រប់គម្រោងវិនិយោគធំៗលើវិស័យធនធានធម្មជាតិ”**ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ បើគម្រោងដែលបានគ្រោង បានដើរទៅមុខ ហើយដើររហូតទៅដល់ទំនប់វារីអគ្គិសនីដែលមិនឆ្លើយតបតាមលក្ខណៈស្តង់ដាររបស់ធនាគារ ADB ឬច្បាប់ជាតិនោះ ការអះអាងទាំងនេះ អាចនឹងត្រូវបានចោទជាសំណួរ។ ធនាគារ ADB បានថ្លែងនៅក្នុងទំនាក់ទំនងជាមួយម្ចាស់គំរោងថា នៅពេលដែលការអភិវឌ្ឍន៍គម្រោងទំនប់វារីអគ្គិសនី និងបណ្តាញបញ្ជូនថាមពល ត្រូវបានទទួលធ្វើដោយអ្នកអភិវឌ្ឍន៍ឯកជន គំរោងទាំងអស់នោះ មិនចាំបាច់គោរពតាមគោលនយោបាយសុវត្ថិភាពរបស់ធនាគារ ADB ឡើយ។ កន្លងមក ធនាគារ ADB បានប្រឹងប្រែងអនុវត្តនូវគម្រោង ពាក់ព័ន្ធមួយចំនួន បើទោះបីជាតម្រូវការឲ្យគោរពតាមស្តង់ដាររបស់ធនាគារ ក្នុងគម្រោងបណ្តាញបញ្ជូនចរន្តនេះ មិនចាំបាច់ក៏ដោយ។ ឧទាហរណ៍ នៅក្នុងគម្រោងបណ្តាញបញ្ជូនចរន្ត ដែលផ្តល់មូលនិធិ ដោយធនាគារ ADB នៅក្នុងខេត្តយូណាន ប្រទេសចិន ធនាគារបានខិតខំប្រឹងប្រែងអនុវត្តនូវគម្រោងថាមពលវារីអគ្គិសនីមួយ បន្ទាប់ពីកង្វល់ជាច្រើនត្រូវបានលើកឡើងជុំវិញការតាំងទីលំនៅថ្មី និងក្នុង

207 ធនាគារអភិវឌ្ឍន៍អាស៊ី ADB, គម្រោង៤១៤៥០គម្រោង៤១៤៥៩៖ គម្រោងរៀបចំបណ្តាញថាមពលបានស្ករផ្នែក នៅក្នុងមហាអនុតំបន់ទន្លេមេគង្គ, ខែសីហា ឆ្នាំ២០០៨ (កថាខ័ណ្ឌទី១៤)

ចំណោមបញ្ហាផ្សេងៗទៀតជាច្រើន²⁰⁸។ គេសង្ឃឹមថា ការសិក្សាវាយតម្លៃស្រដៀងគ្នានេះ នឹងត្រូវធ្វើឡើងនៅតំបន់ទន្លេមីក្រូ ប្រសិនបើធនាគារអភិវឌ្ឍន៍អាស៊ី ត្រូវបានអនុម័តគាំទ្រដល់គម្រោងសាងសង់បណ្តាញបញ្ជូនចរន្តក្នុងតំបន់នេះ។

ខណៈពេលដែលគម្រោងនេះ នៅតែបិទក្រោមការពិភាក្សា គឺនៅក្នុងដំណាក់កាលផ្សព្វផ្សាយនៅឡើយ ទិសដៅចុងក្រោយនៃបណ្តាញបញ្ជូនចរន្ត នៅមានភាពមិនប្រកដប្រជានៅឡើយ ហើយវានៅមិនទាន់ច្បាស់ថា តើបណ្តាញបញ្ជូនចរន្តនេះ នឹងភ្ជាប់ទៅកាន់ទំនប់វារីអគ្គិសនីមួយណា? ហើយការសាងសង់នេះ នឹងទទួលបានមូលធិដោយវិធីណា?

នៅក្នុងខែមីនា ឆ្នាំ២០១២នេះ ធនាគារ ADB បានអនុម័តលើកម្ចីនូវទឹកប្រាក់ចំនួន៧៣០លានដុល្លារសហរដ្ឋអាមេរិក សម្រាប់វៀតណាម ក្នុងការអភិវឌ្ឍន៍បណ្តាញបញ្ជូនចរន្តនៅក្នុងស្រុក។ ប្រាក់កម្ចីនឹងត្រូវផ្តល់ជូនជា៤ដំណាក់កាល ដំណាក់កាលដំបូងគឺត្រូវអនុម័តក្នុងខែមីនា ឆ្នាំ២០១២។²⁰⁹ ផ្នែកមួយនៃផែនការរបស់ប្រទេសវៀតណាម បានបញ្ចូលការសាងសង់បណ្តាញបញ្ជូនថាមពល ដែល មានកម្លាំងវ៉ុលត៍៥០០kv ភ្ជាប់ពី ភ្នំតូ ទៅ ម៉ាយភុក និង កៅបុង។ យោងតាមការថ្លែងរបស់សារ ព័ត៌មានរបស់វៀតណាមបានឲ្យដឹងថា បណ្តាញថាមពល “នឹងនាំចូលថាមពលពីប្រទេសឡាវ ទៅ ប្រទេសវៀតណាម និងបង្កើតបណ្តាញថាមពលរវាងប្រទេសប៊ី គឺប្រទេសឡាវ វៀតណាម និងប្រទេសកម្ពុជា។”²¹⁰

កិច្ចសង្រ្គោះបច្ចេកទេស (TA) ផ្សេងទៀតលើពាណិជ្ជកម្មថាមពលក្នុងតំបន់

ធនាគារ ADB បានផ្តល់ទុនសម្រាប់កិច្ចសង្រ្គោះបច្ចេកទេសជាក់លាក់មួយ ដល់ការធ្វើជំនួញលើវិស័យថាមពលក្នុងថ្នាក់តំបន់។ ចាប់តាំងពីឆ្នាំ២០០៧មក SIDA ភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិរបស់ រដ្ឋាភិបាលស៊ុយអែត បានផ្តល់មូលនិធិមួយដល់កិច្ចសង្រ្គោះបច្ចេកទេសតាមរយៈធនាគារ ADB ផ្តោតលើ “ការសម្របសម្រួលពាណិជ្ជកម្មថាមពល និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីក្នុង មហាអនុតំបន់ទន្លេមេគង្គប្រកបដោយនិរន្តរភាពបរិស្ថាន”។²¹¹ គម្រោងមាន២ផ្នែកសំខាន់ៗ៖ គឺសម្រប សម្រួលពាណិជ្ជកម្មថាមពលក្នុងតំបន់ កសាងសមត្ថភាពសម្រាប់គ្រប់គ្រងផលប៉ះពាល់ដែលកើតមានពី គម្រោងថាមពល។ កិច្ចសង្រ្គោះនេះ រាប់បញ្ចូលទាំងការគាំទ្រដល់ការបញ្ចប់ផែនការមេថ្នាក់តំបន់ សម្រាប់ការត

208 Asian Development Bank, *Project Completion Report on the Yunnan Dachaoshan Power Transmission Project (Loan1644-PRC) in the People's Republic of China*, August 2005, <http://www2.adb.org/Documents/PCRs/PRC/pcr-prc-30474.pdf> (accessed April 2012). (page 43, para 2)
209 គេហទំព័ររបស់ADBព័ត៌មានគម្រោង ៤២០០៣៩៖ ការវិនិយោគលើកម្ចីនូវទឹកបណ្តាញចែកចាយថាមពលអគ្គិសនី, <http://www2.adb.org/Projects/project.asp?id=42039> (ចុះផ្សាយខែមេសា ឆ្នាំ២០១២)។
210 Nhan Dan Online, ៨២០កោដដុង ចុងកិច្ចសន្យាសម្រាប់គម្រោងថាមពល, ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១២
211 ធនាគារអភិវឌ្ឍន៍អាស៊ី ADB, គម្រោង៤១០៤៨៖ ការសម្របសម្រួលពាណិជ្ជកម្មថាមពលថ្នាក់តំបន់ និងនិរន្តរភាពនៃការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធថាមពលអគ្គិសនីលើបរិស្ថានក្នុងមហាអនុតំបន់ទន្លេមេគង្គ, ខែវិច្ឆិកា ឆ្នាំ២០០៧

ភ្ជាប់បណ្តាញថាមពលផង ធ្វើការកំណត់គម្រោងតភ្ជាប់បណ្តាញជាអាទិភាពដើម្បីអភិវឌ្ឍ ក្នុងតំបន់ ដែលនៅក្បែរគម្រោងផង និងធ្វើការសិក្សាពីសក្តានុពលថាមពលគម្រោងទាំងនេះផង។²¹²

របាយការណ៍ចុងក្រោយសម្រាប់ជំនួយបច្ចេកទេស ត្រូវបានគេលើកយកមកពិភាក្សានៅក្នុង គណៈកម្មការសម្របសម្រួលពាណិជ្ជកម្មថាមពលថ្នាក់តំបន់ (RPTCC) កាលពីខែតុលា ឆ្នាំ២០១០ និង បានផ្សព្វផ្សាយជាសាធារណៈក្នុងខែវិច្ឆិកា ឆ្នាំ២០១១។ របាយការណ៍នេះ បានធ្វើបច្ចុប្បន្នភាព លើ ផែនការតភ្ជាប់បណ្តាញថាមពលថ្នាក់តំបន់ ប៉ុន្តែមិនបានបញ្ជាក់លំអិតលើគម្រោងជាក់លាក់។ ផែន ការមេដែលបានកែសម្រួលរួច បានទទួលស្គាល់ពីសក្តានុពលនៃការភ្ជាប់បណ្តាញថាមពល រវាងតំបន់ ភាគខាងត្បូង ប្រទេសឡាវ និងកម្ពុជា ទៅប្រទេសវៀតណាម៖ «ដោយសារតែមានចំនួនគម្រោងទំបន់ វារីអគ្គិសនីក្នុងប្រទេសឡាវខាងត្បូង មានលក្ខណៈភូមិសាស្ត្រ ជិតគ្នា ចំណែកប្រទេសកម្ពុជា គឺនៅផ្នែក ម្ខាង ហើយម្ខាងទៀត នៅខាងត្បូង និងតំបន់កណ្តាល វៀតណាម ក៏មានលក្ខណៈភូមិសាស្ត្រប្រាក ប្រកិតគ្នា ដែលសម្រួលដល់ការភ្ជាប់តំបន់គ្នា ទាំងនេះទើបធ្វើឲ្យមានការតភ្ជាប់បណ្តាញ ថាមពលកាន់ តែងាយស្រួលរវាងតំបន់ទាំងបួន»។ ទោះជាយ៉ាងណាក៏ដោយ របាយការណ៍នេះ បានបន្តបញ្ជាក់ ទៀត ថា ៖ «ការស៊ើបអង្កេតលំអិត និងការសិក្សាចំនុចជាក់លាក់ គឺចាំបាច់ដើម្បីវាយ តម្លៃពីលទ្ធភាព ផ្សេ ងៗ ដែលភាគច្រើនពឹងផ្អែកទៅលើការអភិវឌ្ឍន៍ប្រព័ន្ធចែកចាយអគ្គិសនីជាតិ និងគម្រោងវារីអគ្គិសនី ដែលបានជ្រើសរើសសម្រាប់ធ្វើការអភិវឌ្ឍន៍»។²¹³

របាយការណ៍ចុងក្រោយសម្រាប់ជំនួយបច្ចេកទេស បានរកឃើញគម្រោងភ្ជាប់បណ្តាញថាម ពលចំនួន៧គម្រោង ក្នុងនោះ គម្រោងចំនួន២នឹងបង្កឲ្យមានផលប៉ះពាល់ដោយផ្ទាល់លើតំបន់ទន្លេបី (3S)។ គម្រោងទាំង២ដែលរកឃើញនេះ គឺបណ្តាញបញ្ជូនថាមពលរបស់ឡាវភាគខាងត្បូង និង វៀតណាម «ដោយសារតែសក្តានុពលថាមពលវារីក្នុងប្រទេសឡាវភាគខាងត្បូង (3.5 GW នៅខាងត្បូង) និងដោយសារតម្លៃតម្លៃពេករវាងប្រទេសទាំង២» និងការតភ្ជាប់បណ្តាញថាមពលរវាងប្រទេសកម្ពុ ជា និងវៀតណាម សម្រាប់ការនាំចេញនូវថាមពលអគ្គិសនីពីទំនប់សេសានក្រោម២។ គម្រោងតភ្ជាប់ ដែលមានសក្តានុពលចំនួន៣ទៀត តម្រូវឲ្យមានការសិក្សាបន្ថែម។ គម្រោងទាំងបីនេះគឺបណ្តា ញថាមពល ឡាវ កម្ពុជា និងវៀតណាម។²¹⁴ យោងតាមឯកសារដែលដាក់ផ្សាយនៅក្នុងគេហទំព័ររបស់ ពួកគេ ក្រុមហ៊ុន ធីម (TEAM Consulting and Management (Cambodia) Co. Ltd.) បានធ្វើការសិក្សា ពី សក្តានុពលដែលអាចធ្វើទៅបាន សម្រាប់ការតភ្ជាប់បណ្តាញបញ្ជូនចរន្តក្នុងរង្វង់ប្រទេសបី គឺឡាវ កម្ពុជា និងវៀតណាម។ ការសិក្សានេះ គ្របដណ្តប់ទាំងការរៀបចំបច្ចេកទេស សេដ្ឋកិច្ច និងថវិកា ដែល

212 អាយប៊ីត Ibid. (កថាខ័ណ្ឌទី១២)

213 Asian Development Bank, RETA 6440: Facilitating Regional Power Trading and Environmentally Sustainable Development of Electricity Infrastructure in the Greater Mekong Subregion, Final report - Component 1, Module 1: Update of the GMS Regional Master Plan, executive summary, 15 October 2010 (p43).

214 Ibid. (p72).

ត្រូវចំណាយសម្រាប់គម្រោង ព្រមទាំងការសិក្សាពីហេតុប៉ះពាល់បរិស្ថាន និងសង្គម ឯកសារ ភស្តុភារ ឯកសារដេញថ្លៃ ផែនការថវិកា និងកាលវិភាគនៃការអនុវត្ត។²¹⁵ នៅពេលត្រូវបានគេទាក់ទង ធនាគារ ADB មិនមានព័ត៌មានជុំវិញការសិក្សាពីសក្តានុពលលើគម្រោងនេះទេ។

ដូចបានលើកឡើងខាងលើ បណ្តាញបញ្ជូនថាមពលទាំងនេះ គឺពិតជាបង្កើតឡើងឲ្យស៊ីគ្នាទៅ នឹងការអភិវឌ្ឍន៍ទំហំវារីអគ្គិសនីនៅក្នុងប្រទេសឡាវ ប្រសិនបើគ្មានទំនប់វារីអគ្គិសនីទាំងនោះទេ គឺមិន ចាំបាច់បង្កើតឲ្យមានបណ្តាញបញ្ជូនថាមពលទាំងនេះ ហើយប្រសិនបើគ្មានបណ្តាញបញ្ជូនថាមពលទេ សក្តានុពលសម្រាប់គម្រោងវារីអគ្គិសនី នឹងអាចត្រូវបានចោទជាសំណួរជាមិនខាន។ ជាការពិតណាស់ របាយការណ៍ចុងក្រោយ ស្តីពីជំនួយបច្ចេកទេសលើការធ្វើពាណិជ្ជកម្មថាមពលរបស់ធនាគារ ADB បានបង្ហាញថា៖ “យន្តការចំបងសម្រាប់គម្រោងផ្លាស់ប្តូរថាមពលនៅក្នុងមហាអនុតំបន់ទន្លេមេគង្គ នឹង ផ្អែកលើការនាំចេញនូវម៉ាស៊ីនដើរដោយថាមពលទឹកខ្នាតធំ។” ការពិភាក្សាលើបណ្តាញបញ្ជូនថាម ពល ទាំងនេះ ត្រូវបានបន្តពិភាក្សាទៅមុខច្រើនឆ្នាំទៀត ស្របជាមួយគ្នានោះដែរ ការសិក្សាពីតំបន់ ទន្លេបី របស់ធនាគារ ADB ដែលធ្លាប់បានពិភាក្សារួចមកហើយនោះ បានរកឃើញថា “ការអភិវឌ្ឍន៍ ដែលមិន មានការសម្របសម្រួលត្រឹមត្រូវ នឹងបង្កឲ្យមានវិនាសកម្មយ៉ាងធំធេងដល់អាងទន្លេទាំងឡាយ ដែល មានសោភ័ណភាពស្រស់បំព្រង។”²¹⁶ ធនាគារ ADB នៅមិនទាន់បានបង្ហាញពីឆន្ទៈរបស់ខ្លួនជា សាធារ ណៈនៅឡើយទេ ក្នុងការគាំទ្រទៅលើគម្រោងសាង សង់បណ្តាញបញ្ជូនថាមពល ដែលបាន លើក ឡើងជាសង្ខេបនេះ ប៉ុន្តែសង្ឃឹមថា ប្រសិនបើមានសេចក្តី សម្រេចចិត្តឲ្យធ្វើដូច្នោះមែន នោះ គម្រោង ទាំងអស់ នឹងមិនចាំបាច់ផ្តោតតូចចង្អៀតតែទៅលើហេដ្ឋារចនាសម្ព័ន្ធរូបវន្ត នៃបណ្តាញបញ្ជូន ចរន្ត ដែលខុសពីនិន្នាការអភិវឌ្ឍន៍ដ៏ទូលំទូលាយ ដែលបច្ចុប្បន្ននេះ កំពុងតែពង្រឹងការអភិវឌ្ឍន៍ទំនប់ វារីអគ្គិ សនីនៅក្នុងតំបន់ទន្លេបី (3S)។

៣.២. ធនាគារពិភពលោក

ធនាគារពិភពលោក ក៏មានការគាំទ្រលើគម្រោងដែលមាននៅក្នុងកម្មវិធី ជីអឹមអេស (GMS)ដែរ ក្នុងគោលបំណងដើរតួនាទីជា “អ្នកជួយគាំទ្របន្ថែម បន្ថែមកម្លាំងដល់ការសម្របសម្រួលរបស់ធនាគារ ADB។” បច្ចុប្បន្ន ធនាគារពិភពលោក កំពុងតែធ្វើការកំណត់អាទិភាពក្នុងមហាអនុតំបន់ទន្លេមេគង្គ ដែលរួមបញ្ចូលទាំងការអភិវឌ្ឍន៍លើពាណិជ្ជកម្មថាមពល និងការគ្រប់គ្រងធនធានទឹក។²¹⁷ គម្រោង ចំនួន២ដែលបានលើកមកពិភាក្សាខាងក្រោមនេះ មានគម្រោងមួយត្រូវបានបោះបង់ ឬលុបចោល

215 TEAM Consulting and Management (Cambodia) website: http://www.team-cambodia.com/projects_detail.php?projectID=2 (accessed November 2011).
216 Asian Development Bank, Technical Assistance Report: Project 40082, Sesan, Sre Pok, and Sekong River Basins Development Study in Kingdom of Cambodia, Lao People's Democratic Republic, and Socialist Republic of Vietnam, December 2006 (para 9).
217 World Bank, Southeast Asia Country Management Unit, Strategy Note on World Bank Regional Support for the Greater Mekong Sub-Region, October 2007 (executive summary).

ដោយរដ្ឋាភិបាលកម្ពុជា និងគម្រោងមួយទៀតត្រូវបានអនុម័តនាពេលថ្មីៗនេះហើយ។ ធនាគារពិភពលោក គាំទ្រដល់ការបង្កើតបណ្តាញបញ្ជូនថាមពលកម្ពុជា និងឡាវ។

ក្នុងឆ្នាំ២០០៦ ប្រទេសកម្ពុជា និងប្រទេសឡាវ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ស្តីពីការអនុញ្ញាតឲ្យប្រទេសឡាវនាំថាមពលអគ្គិសនីទៅប្រទេសកម្ពុជា²¹⁸ ហើយក្នុងខែធ្នូ ឆ្នាំ២០០៧ ក្រុមហ៊ុនអគ្គិសនីកម្ពុជាហៅកាត់ថា អីដេសេ (EdC) និងក្រុមហ៊ុនអគ្គិសនីឡាវ (EdL) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញថាមពលអគ្គិសនី ដែលអគ្គិសនីឡាវ ត្រូវផ្គត់ផ្គង់ថាមពលប្រមាណជា១០ម៉ែហ្គាវ៉ាត់ពីកន្លែងផលិតថាមពលភាគខាងត្បូងរបស់ខ្លួន ទៅដល់តំបន់ទំនប់ដែលក្នុងប្រទេសកម្ពុជា។ ប្រទេសទាំង២ ក៏បានយល់ព្រមលើកិច្ចព្រមព្រៀងមួយទៀតសម្រាប់ការផ្គត់ផ្គង់ថាមពលអគ្គិសនី ២០០ MW ពីប្រទេសឡាវ ទៅប្រទេសកម្ពុជានៅឆ្នាំ២០២០។²¹⁹ ប្រទេសឡាវ បាននឹងកំពុងនាំចេញនូវថាមពល អគ្គិសនីក្នុងបរិមាណមួយតិចតួចទៅប្រទេសកម្ពុជា តាមរយៈបណ្តាញបញ្ជូនថាមពលដែលមានស្រាប់កម្លាំង ២២គីឡូវ៉ុលត៍ (kV) ហើយក្នុងឆ្នាំ២០០៧ ធនាគារពិភពលោក យល់ព្រមផ្តល់ទុនទៅដល់ ការបង្កើតបណ្តាញបញ្ជូនថាមពលដែលមានកម្លាំងវ៉ុលត៍ខ្ពស់សម្រាប់ប្រទេសទាំង២ និងដើម្បីបង្កើនកម្លាំងថាមពលអគ្គិសនី ដែលនាំចេញពីប្រទេសឡាវមកប្រទេសកម្ពុជា។ ទោះជាយ៉ាងណាក៏ដោយកាលពីដំបូង គម្រោងត្រូវបានទទួលរងនូវការរំខាន និងវិះគន់ ជាមួយនឹងការស្នើរសុំឲ្យពន្យារពេលហើយនៅចុងឆ្នាំ២០១១ រដ្ឋាភិបាលកម្ពុជាបានលុបចោលគម្រោងនេះ។²²⁰ សកម្មភាពខ្លះ ត្រូវបានបញ្ចប់នៅក្នុងប្រទេសឡាវ ប៉ុន្តែការងារលើបណ្តាញបញ្ជូនថាមពលគឺមិនមានសកម្មភាពទេ។ បច្ចុប្បន្ននេះ វានៅតែមិនច្បាស់ថា ខ្សែបណ្តាញនោះត្រូវបានបោះបង់ចោល ឬក៏អ្នកផ្តល់ទុននឹងបង្វែរមកផ្តល់ទុនគាំទ្រគម្រោងនេះឬយ៉ាងណា។ ខាងក្រោមនេះ ជាការសង្ខេបខ្លីៗពីគម្រោង ដែលវានៅតែមានការទាក់ទងការបោះជំហានចូលពីអ្នកផ្តល់ទុនថ្មី។

ការគាំទ្ររបស់ធនាគារពិភពលោកចំពោះការបង្កើតបណ្តាញបញ្ជូនថាមពល ត្រូវបែងចែកជា២គម្រោងផ្សេងគ្នា មួយគម្រោងសម្រាប់ប្រទេសនីមួយៗ។²²¹ ការប៉ាន់ប្រមាណការចំណាយសម្រាប់គម្រោងទាំង២ គឺ៣៨.៨លានដុល្លារសហរដ្ឋអាមេរិក ក្នុងនោះ ធនាគារពិភពលោក បានផ្តល់ទុនចំនួន៣៣.៥លានដុល្លារសហរដ្ឋអាមេរិក។²²² ខ្សែបណ្តាញបញ្ជូនថាមពល ដែលមានកម្លាំង ២៣០គីឡូវ៉ុលត៍

218 Vientiane Times, Laos to export electricity to Cambodia, 12 June 2006.
219 http://www.poweringprogress.org/index.php?option=com_content&view=article&id=49&Itemid=53 (accessed November 2011).
220 Personal communication with World Bank, November 2011.
221 GMS Power Trade (Cambodia) Project, P105329 <http://web.worldbank.org/external/projects/main?pagePK=64283627&piPK=73230&theSitePK=40941&menuPK=228424&Projectid=P105329> and GMS Power Trade (Lao PDR) Project, P105331 <http://web.worldbank.org/external/projects/main?pagePK=64283627&piPK=73230&theSitePK=40941&menuPK=228424&Projectid=P105331> (accessed November 2011).
222 See project information on World Bank website: <http://web.worldbank.org/external/projects/main?Projectid=P105329&theSitePK=40941&piPK=64290415&pagePK=64283627&menuPK=64282134&Type=Overview>; and

មានប្រវែង២៧គីឡូម៉ែត្រ ត្រូវបានគ្រោងនឹងរត់កាត់ពីស្ថានីយ៍ *បាសហាត់* ទៅព្រំដែនប្រទេសឡាវ និង កម្ពុជា បន្ទាប់មក៤៧គីឡូម៉ែត្រពីព្រំដែនទៅទីរួមខេត្តស្ទឹងត្រែងប្រទេសកម្ពុជា។ ធនាគារពិភពលោក បានអនុម័តផ្តល់ទុនសម្រាប់បណ្តាញបញ្ជូនថាមពលកម្លាំង១១៥គីឡូវុលត់ និងស្ថានីយ៍ក្នុងឆ្នាំ២០០៧ តែទោះជាយ៉ាងណាក៏ដោយ គម្រោងត្រូវបានពន្យារពេលបន្ទាប់ពីប្រទេសឡាវ និងកម្ពុជាបានធ្វើការស្នើសុំក្នុងឆ្នាំ២០១០ ដើម្បីបង្កើនសមត្ថភាពបណ្តាញបញ្ជូនថាមពល ដែលបានគ្រោងនោះពី១១៥-២៣០ គីឡូវុលត្រី។ ការធ្វើដូចនេះ តម្រូវឲ្យរៀបចំគម្រោង និងធ្វើការសិក្សាពីផលប៉ះពាល់លើផ្នែកបរិស្ថាន ឡើងវិញ។²²³ យោងតាមការទំនាក់ទំនងជាមួយធនាគារពិភពលោក គម្រោងនៅមិនទាន់ បានធ្វើយុត្ត កម្មទៅលើគម្រោងទំនប់វារីអគ្គិសនី នៅក្នុងប្រទេសឡាវនៅឡើយទេ ហើយក៏មិនមានផែន ការភ្ជាប់ទៅ បណ្តាញបញ្ជូនថាមពល នៃទំនប់វារីអគ្គិសនីណាមួយនៅក្នុងប្រទេសឡាវ ឬប្រទេសកម្ពុជា នៅឡើយ ដែរ ទំនងគម្រោងនឹងមានបំណងតភ្ជាប់ថាមពលទៅប្រទេសទាំង២ និងអនុញ្ញាតឲ្យប្រទេស ឡាវ បាន នាំចេញនូវថាមពលអគ្គិសនីរបស់ខ្លួន។²²⁴

គម្រោងជាច្រើននៅក្នុងប្រទេសឡាវ មានផែនការបង្កើតបណ្តាញបញ្ជូនថាមពល២ខ្សែ ខ្សែទី១ ភ្ជាប់ទៅស្ថានីយ៍ *បាសហាត់* ទៅព្រំដែនប្រទេសកម្ពុជា និងមួយខ្សែទៀតភ្ជាប់ទៅបណ្តាញបញ្ជូន ថាមពល ដែលមានស្រាប់របស់ទំនប់វារីអគ្គិសនី *សេសិត* ទៅ *សាវ៉ាវ៉ាន់*។ គម្រោងរបស់ឡាវរួមបញ្ចូល ទាំងការគាំទ្រដល់ការសិក្សាពីសក្តានុពលលើគម្រោងទំនប់វារីអគ្គិសនី *ហ្វូយឡាមដានរ៉េញ* នៅភាគខាង ត្បូងផងដែរ។ គម្រោងនេះ នឹងប្រតិបត្តិការដោយអគ្គិសនីឡាវ (EdL) ហើយខណៈពេលដែលសកម្មភាព មួយចំនួនត្រូវបានបញ្ចប់ ឬបិទនៅក្នុងដំណើរការឆ្ពោះទៅមុខ ដោយឡែកសកម្មភាពសាងសង់បណ្តាញ បញ្ជូនថាមពលទៅប្រទេសកម្ពុជា នៅមិនទាន់ចាប់ផ្តើមនៅឡើយទេ។²²⁵


ដូចដែលមានចែងនៅក្នុងគោលនយោបាយរបស់ធនាគារពិភពលោក គម្រោងត្រូវឆ្លងកាត់ ការវាយតម្លៃបរិស្ថានដំបូង (IEE) នៅក្នុងប្រទេស២ គឺឡាវ និងកម្ពុជា។ យោងតាមការវាយតម្លៃទាំង២ បានរកឃើញថា ផលប៉ះពាល់អវិជ្ជមាន ត្រូវបានរឹតបន្តឹងដោយមានការផ្លាស់ប្តូរទីលំនៅថ្មីតិចតួចបំផុត ទោះបីជាប្រជាជនមួយចំនួន អាចនឹងទទួលបានសំណងសម្រាប់ការបាត់បង់ដីបង្ក បង្កើនផលក៏ ដោយ។ ខ្សែបណ្តាញបញ្ជូនថាមពលនៅក្នុងប្រទេសឡាវ តំបន់ខ្លះតម្រូវឲ្យកាត់រំលំដើមឈើមួយចំនួន ហើយខ្សែបណ្តាញនេះ អូសតាមដងវិថីដែលជាតំបន់ព្រៃឈើវិចារិលស្រាប់។²²⁶ ផលប៉ះពាល់បរិស្ថាន

<http://web.worldbank.org/external/projects/main?Projectid=P105331&theSitePK=40941&piPK=64290415&pagePK=64283627&menuPK=64282134&Type=Overview> (accessed November 2011).
223 World Bank, *Status of Projects in Execution (SOPE) 2010: East Asia and Pacific Region, Lao PDR*, 3 October 2010.
224 According to discussions with World Bank project staff, September 2011; see also: http://www.poweringprogress.org/index.php?option=com_content&view=article&id=49&Itemid=53 (accessed November 2011).
225 World Bank, *Implementation Status & Results, Lao People's Democratic Republic, GMS Power Trade (Laos) Project (P105331)*, March 2011.
226 Electricité du Laos, *Initial Environment Examination (IEE) for Ban Hat to Lao-Cambodia Border 230 kV Transmission Line Project*, February 2011.

និងសង្គមនៅក្នុងប្រទេសកម្ពុជា ក៏កំពុងធ្វើការវិនិច្ឆ័យឲ្យនៅក្នុងកម្រិតអប្បបរមា ទោះបីជាគេបានរក ឃើញថាមាន៣០គ្រួសារ មានទីលំនៅក្នុងតំបន់គម្រោងក៏ដោយ។²²⁷ គ្រួសារទាំងនោះ ដែលទទួលរង ផលប៉ះពាល់ពីគម្រោងនេះ នឹងមានសិទ្ធិទទួលបាននូវការការពារពីច្បាប់របស់ប្រទេសឡាវ និងប្រទេស កម្ពុជា និងគោលនយោបាយបង្ការរបស់ធនាគារពិភពលោក តែទោះជាយ៉ាងណាក៏ដោយ ដូចកិច្ច ពិភាក្សាខាងលើ រដ្ឋាភិបាលកម្ពុជា បានបោះបង់ចោលនូវគម្រោងធ្វើពាណិជ្ជកម្មថាមពល នៅក្នុង ប្រទេសកម្ពុជា។

ប្រសិនបើមានជម្រើស ដែលមានការផ្តល់ហិរញ្ញប្បទានដល់គម្រោងបណ្តាញបញ្ជូនចរន្ត ការ ព្រួយបារម្ភមួយនឹងកើតមានឡើង គឺលទ្ធភាពរបស់ខ្សែបណ្តាញនាពេលអនាគត ដែលនឹងតភ្ជាប់ ទៅ ទំនប់ដទៃទៀតនៅតំបន់មេគង្គក្រោម។ ដូចអ្នកអាចមើលឃើញនៅក្នុងផែនទីខាងក្រោម ដែលដក ស្រង់ចេញពីផែនទីបង្ហាញខាងលើក្នុងផ្នែកទី៣.១ ដែលបង្ហាញពីផែនការអភិវឌ្ឍន៍សម្រាប់ឆ្នាំ២០១០- ២០២០របស់អគ្គិសនីឡាវ ដែលប្រទេសឡាវ មានផែនការតភ្ជាប់បណ្តាញបញ្ជូនថាមពលទៅទំនប់ វារី អគ្គិសនី វេនសាហុង នៅឆ្នាំ២០១០។ គម្រោងសាងសង់ទំនប់ជនសាហុង គឺជាគម្រោងមួយដែល ជាត្តិ បារម្ភរបស់អង្គការសង្គមស៊ីវិល ដែលកំពុងអនុវត្តសកម្មភាពនៅក្នុងតំបន់ ដោយសារតែទំនប់មួយនេះ នឹងបង្កឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ចរាចរត្រី ដែលមិនត្រឹមតែកើតមាននៅក្នុងប្រទេសឡាវ ប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងកើតមានដល់ប្រទេសកម្ពុជា ប្រទេសវៀតណាម និងប្រទេសថៃផងដែរ។²²⁸ ទំនប់ដែលសង់លើដងទន្លេមេគង្គមេ បានធ្វើឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងជុំវិញផលប៉ះពាល់ដល់ធន ធានផលផល រហូតដល់ឆ្នាំ២០១០ គណៈកម្មជាតិទន្លេមេគង្គ បានចេញរបាយការណ៍មួយ ដោយផ្តល់ អនុសាសន៍ ឲ្យផ្អាករយៈពេល១០ឆ្នាំសិន មិនឲ្យមានការអនុម័តរាល់គម្រោងសាងសង់ទំនប់វារីអគ្គិសនី លើដងទន្លេមេ។²²⁹

227 MIME (prepared by KEPCO), *Initial Environmental Evaluation and Environmental Management Plan for GMS Subregion Power Project – Ban Hat to Stung Treng*, December 2010.
228 For more information see: International Rivers, *Factsheet: The Don Sahong Hydropower Project*, September 2008. Available at <http://www.internationalrivers.org/files/Don%20Sahong%20Fact%20sheet%20Sept%202008%20ENGLISH.pdf> (accessed November 2011).
229 World Bank, *World Bank Group Welcomes Strategic Environmental Assessment of Mekong Mainstream Dams: Confirms that it will not finance investments in mainstream hydro projects*, 22 October 2010 <http://web.worldbank.org/WBSITE/EXTERNAL/COUNTRIES/EASTASIAPACIFICEXT/CAMBODIAEXTN/0,,contentMDK:22740418~menuPK:293875~pagePK:2865066~piPK:2865079~theSitePK:293856,00.html> (accessed November 2011).



ដកស្រង់ពីផែនការអភិវឌ្ឍន៍ថាមពលអគ្គិសនីប្រទេសឡាវ ២០១០-២០២០²³⁰

ការគាំទ្ររបស់ធនាគារពិភពលោកចំពោះការគ្រប់គ្រងចម្រុះនូវធនធានទឹកទន្លេមេគង្គ

ចាប់ពីឆ្នាំ២០០០-២០០៧ គណៈកម្មការជាតិទន្លេមេគង្គ បានអនុវត្តនូវកម្មវិធីប្រើប្រាស់ទឹក (WUP) ដោយមានការគាំទ្រហិរញ្ញប្បទានពីធនាគារពិភពលោក រួមជាមួយម្ចាស់ជំនួយផ្សេងៗទៀតជាច្រើន។ គណៈកម្មការទន្លេមេគង្គ បានបង្កើតគម្រោងរួមគ្នាគ្រប់គ្រងធនធានទឹកទន្លេមេគង្គ (M-IWRM) ដើម្បីតាមដានកម្មវិធីការប្រើប្រាស់ធនធានទឹកទន្លេមេគង្គ(WUP)²³¹ ។

គម្រោងរួមគ្នាគ្រប់គ្រងធនធានទឹកទន្លេមេគង្គ (M-IWRM) បានផ្តោតសំខាន់លើទំនប់ទន្លេបីហើយគោលបំណងរបស់គម្រោងនេះគឺ “បង្កើតឲ្យមានជាឧទាហរណ៍មួយដ៏ល្អ សម្រាប់ការអនុវត្តលើការគ្រប់គ្រងធនធានទឹកនៅក្នុងតំបន់ទន្លេមេគង្គក្រោម (LMB) នៅក្នុងថ្នាក់តំបន់ ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីជម្រុញឲ្យមានការអភិវឌ្ឍន៍ឲ្យកាន់តែមាននិរន្តរភាពថែមទៀត នៅក្នុងតំបន់ទន្លេមេគង្គក្រោម។” កាលដំបូងឡើយ គម្រោងនេះ នឹងត្រូវប្រតិបត្តិការដោយគណៈកម្មការជាតិទន្លេមេគង្គ និងភ្នាក់ងារពាក់ព័ន្ធ ស្របទៅនឹងរដ្ឋបាលធនធានទឹក និងបរិស្ថាន (WREA) ក្នុងប្រទេសឡាវ ព្រមទាំងរដ្ឋបាលជលផលក្នុងប្រទេសកម្ពុជា។ គម្រោង មានគោលបំណងគាំទ្រដល់សកម្មភាពខុសៗគ្នាទាំងក្នុងប្រទេសឡាវ និងកម្ពុជានៅថ្នាក់តំបន់ ថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន។ ក្រៅពីធ្វើការដើម្បីជួយ គាំទ្រ និងក

230 http://www.edl.com.la/en/download/EDL_Network_PDP_Up9_06_2011.pdf (accessed November 2011).
 231 Mekong River Commission Vietnam website news update, National Consultation Meeting on Mekong Integrated Water Resource Management Project , August 2010.

សាងការតស៊ូតមិ ព្រមទាំងសមត្ថភាពក្នុងកិច្ចសហប្រតិបត្តិការរបស់គណៈកម្មការទន្លេ មេគង្គ និងគណៈកម្មការជាតិទន្លេមេគង្គ គម្រោងក៏បានគាំទ្រការអភិវឌ្ឍន៍ស្ថាប័ន និងការអនុវត្ត ឧបករណ៍ការគ្រប់គ្រងចម្រុះនូវធនធានទឹកទន្លេមេគង្គ (IWRM) និងការតាក់តែងច្បាប់ថ្មី (ប្រទេសឡាវ) ដើម្បីបង្កើតគម្រោងសាកល្បងក្នុងការគ្រប់គ្រងតំបន់លិចទឹក និងការគ្រប់គ្រងធនធានជលផលនៅក្នុង ទន្លេមេគង្គមេ ព្រមទាំង “តំបន់មានសក្តានុពលផ្សេងៗទៀត”។²³² យោងតាមឯកសារវាយតម្លៃរបស់ធនាគារពិភពលោកក្នុងឆ្នាំ២០១០ បានឲ្យដឹងថា តំបន់គម្រោងរាប់បញ្ចូលទាំងផ្នែកខាងក្រោមនៃទន្លេសេកុង ក្នុងប្រទេសឡាវ និងប្រទេសកម្ពុជា។²³³

យ៉ាងណាក៏ដោយ នៅក្នុងឆ្នាំ២០១១ ដោយសារការមិនចុះសម្រុងគ្នាជុំវិញបញ្ហាតាំងទីលំនៅថ្មីដែលពាក់ព័ន្ធជាមួយគម្រោងចុះបញ្ជីដីធ្លីដែលគាំទ្រថវិកាដោយធនាគារពិភពលោក ធនាគារនេះ បានផ្អាកការផ្តល់ហិរញ្ញប្បទានដល់ប្រទេសកម្ពុជា។²³⁴ គម្រោងរួមគ្នាគ្រប់គ្រងធនធានទឹកទន្លេមេគង្គ (M-IWRM) ត្រូវបានជាប់គាំងនៅក្នុងស្ថានភាពមួយដែលមិនប្រាកដប្រជា។ ក្នុងខែមីនា ឆ្នាំ២០១២ ធនាគារពិភពលោក បានប្រកាសឲ្យដឹងថា ធនាគារទីបំផុតបានអនុម័តលើការគ្រប់គ្រងចម្រុះនូវធនធានទឹកទន្លេមេគង្គ (M-IWRM) និងផ្តល់ប្រាក់កម្ចីដល់សមាគមអភិវឌ្ឍន៍អន្តរជាតិ នូវទឹកប្រាក់ចំនួន២៦លានដុល្លារសហរដ្ឋអាមេរិក ដើម្បីគាំទ្រដល់គម្រោងនេះ។ សេចក្តីប្រកាសរបស់ធនាគារនេះ បង្ហាញថា គម្រោងនៅតែគ្របដណ្តប់លើបញ្ហាឆ្លងដែនដដែល ទោះជាប្រទេសកម្ពុជា មិនទាន់មានសកម្មភាពជាក់លាក់ណាមួយដែលមានក្នុងគម្រោងនេះក៏ដោយ។²³⁵ ឯកសាររបស់គម្រោងបានបញ្ជាក់ថា អ្នកប្រតិបត្តិគម្រោងក្នុងដំណាក់កាលដំបូង នឹងអាចជាដ្ឋាភិបាលឡាវ និងគណៈកម្មការទន្លេមេគង្គ។ ប្រទេស កម្ពុជា និងវៀតណាម បានសម្តែងនូវឆន្ទៈរបស់ខ្លួនក្នុងការចូលរួមក្នុងដំណាក់កាលទី២ នៃគម្រោង ដែលនឹងចាប់ផ្តើមនៅពេលក្រោយជាមួយនឹងការគាំទ្រពីប្រទេសជប៉ុន។²³⁶

ក្រៅពីកសាងសមត្ថភាពស្ថាប័ន និងកិច្ចសហប្រតិបត្តិការថ្នាក់តំបន់ហើយនោះ គម្រោងក៏មានបំណងគាំទ្រការអភិវឌ្ឍន៍ដល់ការគ្រប់គ្រងតំបន់ដែលត្រូវលិចទឹក និងធ្វើការកែលម្អរឿងវិញនូវទ្វារគ្រប់គ្រងទឹកដែលមានស្រាប់ ព្រមទាំងបង្កើតប្រព័ន្ធធារាសាស្ត្រ ដើម្បីផ្គត់ផ្គង់ដល់ការធ្វើកសិកម្មដំណាំស្រូវនិងការពារជម្រកត្រីពងកូន។ ចំពោះផ្នែកដែលផ្តោតលើការគ្រប់គ្រងធនធានជលផល មានគោលបំណងគាំទ្រដល់សហគមន៍ក្នុងការគ្រប់គ្រងធនធានជលផល។ ការគាំទ្រទាំងនេះ រាប់បញ្ចូលទាំងការ

232 World Bank, Project Information Document (PID), Appraisal Stage, Mekong Integrated Water Resource Management Project, 13 February 2011.
233 World Bank, Mekong Integrated Water Resource Management Project, Initial Environmental and Social Examination, August 2010 (p2).
234 The Guardian, World Bank suspends new lending to Cambodia over eviction of landowners, 10 August 2011.
235 World Bank press release, Effective Water Resource Management Practices - Key to Sustainable River Basin Development in the Lower Mekong Basin, 8 March 2012.
<http://web.worldbank.org/WBSITE/EXTERNAL/NEWS/0,,contentMDK:23137258~menuPK:34463~pagePK:34370~piPK:34424~theSitePK:4607,00.html> (accessed April 2012).
236 World Bank, Project Information Document: Mekong Integrated Water Resources Management Project, 15 February 2012.

គាំទ្រដល់ផែនការដោយមានការចូលរួម ផ្តល់វគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងធនធានជលផល និង ការងារអភិរក្ស បង្កើតជីវភាពរស់នៅដ៏ល្អបំផុត ព្រមទាំងបង្កើតផែនការអភិវឌ្ឍន៍យុវ/សង្គម។ គម្រោង ក៏មានគោលបំណងពង្រឹងការគ្រប់គ្រងធនធានជលផលដល់ជាសាធារណៈជន ដោយផ្តល់ការគាំទ្រ ដល់ស្ថានប័នជលផលថ្នាក់ខេត្ត និងថ្នាក់ស្រុក ជាមួយនឹងការចងក្រងនូវទិន្នន័យនៃការតាមដាន និង ប្រមូលផលត្រី ព្រមទាំងគាំទ្រដល់ជនជាតិដើមភាគតិច ក្នុងការចិញ្ចឹមសត្វតាមរយៈការជួយផ្តល់ជា បច្ចេកទេសក្នុងការភ្ជួរកូនត្រី ឬមាន់ និងធ្វើដំណើរទស្សនៈកិច្ចសិក្សាជាមួយអ្នកនេសាទផ្សេងៗ ទៀត។²³⁷

មានការទទួលស្គាល់យ៉ាងទូលំទូលាយលើបរិមាណត្រីនៅក្នុងអាងទន្លេមេគង្គ ដែលកំពុងទទួល រងនូវសម្ពាធយ៉ាងធ្ងន់ធ្ងរ ដែលបណ្តាលមកពីហេតុផលជាច្រើន ដោយរាប់បញ្ចូលទាំងការចាប់ត្រីហួស ប្រមាណ ការបំពុល និងការផ្លាស់ប្តូរនូវប្រព័ន្ធជលសាស្ត្រ ព្រមទាំងលំហូរដឹកកំ ឬដីល្បាប់ដែលបង្ក ឡើងដោយគម្រោងទំនប់វារីអគ្គិសនី។ កិច្ចការពារអន្លង់ជ្រៅៗ និងកន្លែងត្រីពងកូន ត្រូវបានគេមើល ឃើញថាមានសារៈសំខាន់ណាស់ សម្រាប់ធ្វើឲ្យទន្លេមានសុខភាពល្អ និងបង្កើនជីវភាពរស់នៅប្រចាំថ្ងៃ សម្រាប់មនុស្សទាំងឡាយ ដែលពឹងផ្អែកលើធនធានទាំងនេះ និងគាំទ្រការគ្រប់គ្រងដោយសហគមន៍ ហើយការតស៊ូមតិឆ្លងដែនលើការគ្រប់គ្រងលំហូរទឹក គឺមានសារៈសំខាន់ណាស់។ យ៉ាងណាក៏ដោយ ការពិភាក្សាកន្លង បានបញ្ជាក់ថា ផែនការពេលវេលាបច្ចុប្បន្នសម្រាប់គម្រោងអភិវឌ្ឍន៍ទំនប់វារីអគ្គិសនីខ្នាតធំ លើដងទន្លេមេគង្គ និងការគម្រោងកំហែងលើដងទន្លេដែលហូរចូលទន្លេនេះ បានរីកធំឡើងៗ ដែលធ្វើឲ្យ ខូចប្រយោជន៍ដល់ចរាចរត្រី និងលំហូរដឹកកំ ឬដីល្បាប់ ហើយប្រសិនបើទិសដៅអភិវឌ្ឍន៍នៅតែ បន្ត ក្នុងតំបន់ទន្លេបី នោះគម្រោងការគ្រប់គ្រងចម្រុះនូវធនធានទឹកទន្លេមេគង្គ (M-IWRM) នឹងប្រឈម នូវ បញ្ហាធំដែលត្រូវ ពុះពារទប់ទល់ និងធ្វើឲ្យប្រសើរឡើងវិញនូវធនធានជលផល។

៣.៣. ការផ្តួចផ្តើមគំនិតថ្នាក់តំបន់ និងទ្វេភាគី

ការអភិវឌ្ឍន៍តំបន់ត្រីកោណសម្រាប់ប្រទេសកម្ពុជា លាវ និងវៀតណាម (DTA-CLV)

ការអភិវឌ្ឍន៍តំបន់ត្រីកោណសម្រាប់ប្រទេសកម្ពុជា លាវ និងវៀតណាម (ហៅកាត់ថា DTA) ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០៤ ហើយបង្កើតឡើងសម្រាប់ខេត្តចំនួន១៣។ ការអភិវឌ្ឍន៍តំបន់ត្រី កោណសម្រាប់ប្រទេសកម្ពុជា លាវ និងវៀតណាមនេះ គ្របដណ្តប់ខេត្តចំនួន៤ក្នុងតំបន់ភូមិភាគ ឦសាននៃប្រទេសកម្ពុជា ដូចជាខេត្តស្ទឹងត្រែង ក្រចេះ រតនគិរី និងខេត្តមណ្ឌលគិរី៖ កន្ទុំ យ៉ាឡាយ ជា កឡាក ដាណុង និងប៊ិញ ភុង ក្នុងប្រទេសវៀតណាម ហើយសេកុង អាតាពី សាវ៉ាវ៉ាន់ និងខេត្តចំប៉ា សាក់ក្នុងប្រទេសលាវ។ ការអភិវឌ្ឍន៍តំបន់ត្រីកោណសម្រាប់ប្រទេសកម្ពុជា លាវ និងវៀតណាមនេះ

237 World Bank, Mekong Integrated Water Resource Management Project, Cambodia: Environment and Social Management Framework, August 2010 (p5).

គ្របដណ្តប់លើផ្ទៃដីជាង១៤៣,០០០គីឡូម៉ែត្រការ៉េ រួមនឹងប្រជាជនចំនួន៦.៧លាននាក់ ដែល ភាគ ច្រើនជាជនជាតិដើមភាគតិច²³⁸។ DTA ទទួលបានការគាំទ្រខ្ពស់ និងត្រូវបង្កើតឡើងដោយនាយក រដ្ឋមន្ត្រី គឺនាយករដ្ឋមន្ត្រីកម្ពុជា ឡាវ និងនាយករដ្ឋមន្ត្រីវៀតណាម ក្នុងគោលបំណងធ្វើឲ្យជឿន លឿន នូវសេដ្ឋកិច្ចក្នុងតំបន់ ព្រមទាំងលើកទឹកចិត្តកិច្ចសហប្រតិបត្តិការលើការងារអភិវឌ្ឍន៍ រវាងខេត្ត ជិតខាង។ យោងតាមលទ្ធផលនៃការកែសម្រួលផែនការមេរបស់ DTA នោះនឹងចាប់ផ្តើមអនុវត្តនូវ ៖

បង្កើនការប្រើប្រាស់ឲ្យបានពេញលេញ នូវគុណសម្បត្តិរបស់ភាគីនីមួយៗ ដើម្បីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ដោយផ្តោតលើការប្រើប្រាស់គុណសម្បត្តិរបស់ប្រទេសឡាវ និងប្រទេស កម្ពុជា ពាក់ព័ន្ធនឹងដីធ្លីសម្រាប់គម្រោងវិនិយោគ ជាប្រទេសទីបីផ្តល់ទីផ្សារ ពាក់ព័ន្ធធនធានវៃ ពាក់ព័ន្ធទំនប់វារីអគ្គិសនី រីឯគុណសម្បត្តិរបស់ប្រទេសវៀតណាមវិញ គឺធនធានមនុស្ស ដើម ទុនសម្រាប់វិនិយោគ ព្រមទាំងបច្ចេកវិទ្យាតាមជំនាញ និងតាមវិស័យមួយចំនួន ដូចជាវិស័យកសិកម្ម ទំនប់វារីអគ្គិសនី និងបង្កើតឧស្សាហកម្ម។²³⁹

ផែនការមេដំបូងស្តីពី DTA ត្រូវបានពង្រឹងក្នុងឆ្នាំ២០០៤ និងធ្វើបច្ចុប្បន្នភាពក្នុងឆ្នាំ២០១០។ ផែនការអភិវឌ្ឍន៍គ្របដណ្តប់លើផ្នែកផ្សេងៗជាច្រើន និងតំបន់អាទិភាពរបស់វា រាប់បញ្ចូលទាំងហេដ្ឋារចនាសម្ព័ន្ធ (វិស័យដឹកជញ្ជូន ថាមពល ទូរគមនាគមន៍ ធារាសាស្ត្រ និងការផ្គត់ផ្គង់ទឹក) កសិកម្ម សេវាកម្ម (រាប់បញ្ចូលទាំងវិស័យទេសចរណ៍) ឧស្សាហកម្ម បញ្ហាសង្គម (ដូចជា វិស័យអប់រំ និងសុខភាព) ការគ្រប់គ្រង និងការការពារបរិស្ថានធម្មជាតិ ការការពារសុវត្ថិភាព ព្រមទាំងការធ្វើវិនិយោគ និងធ្វើពាណិជ្ជកម្ម។²⁴⁰ សម្រាប់ផែនការមេដែលរៀបចំឡើងក្នុងឆ្នាំ២០០៤នោះ ដាក់បញ្ចូលនូវអំណះអំណាងជាច្រើនទៅក្នុងផែនការអភិវឌ្ឍន៍របស់ប្រទេសចំនួនបី ទៅលើការអភិវឌ្ឍន៍ទំនប់វារីអគ្គិសនី និងពង្រីកការចែករំលែកថាមពលអគ្គិសនី។²⁴¹ ផែនការមេបានចែងថា «ប្រទេសទាំង៣ នឹងចូលរួមក្នុងការគាំទ្រ ជម្រុញ និងសហប្រតិបត្តិការក្នុងការអភិវឌ្ឍន៍ទំនប់វារីអគ្គិសនី។ វៀតណាម អាចចូលរួមជាមួយកម្ពុជា និងឡាវក្នុងដំណើរការនៃការអភិវឌ្ឍន៍តំបន់ត្រីកោណ ក្នុងការរៀបចំគំរូបង្វែរបែបបច្ចេកទេស សម្រាប់បង្កើតគម្រោងទំនប់វារីអគ្គិសនីខ្នាតតូច និងខ្នាតមធ្យម។»²⁴² ផែនការមេមានអំណះអំណាងជាក់លាក់ ដើម្បីធ្វើការសិក្សាពីលទ្ធភាពដែលអាចធ្វើទៅបាន លើការអភិវឌ្ឍន៍ទំនប់វារីអគ្គិសនី តាមដងទន្លេ សេសាន²⁴³ និងដាក់ទំនប់វារីអគ្គិសនីសេសានក្រោម២ជាគម្រោងអាទិភាពក្នុងការអភិវឌ្ឍន៍។²⁴⁴

238 CLV-DTA, Report on Reviewing, Adjusting and Supplementing the Master Plan for Socio-Economic Development in Cambodia-Laos-Vietnam Development Triangle Area Up to 2020, November 2010 (p77-78).
239 Ibid.
240 Ibid. (p79)
241 CLV-DTA, Socio-economic Development Master Plan for Cambodia-Laos-Vietnam Development Triangle, November 2004.
242 Ibid. (p157)
243 Ibid. (p155)

ឯកសារយោងការអភិវឌ្ឍន៍ទំនប់វារីអគ្គិសនី និងការចែកចាយថាមពល នៅស្ថិតក្នុងផែនការមេ បច្ចុប្បន្នកម្ពុឆ្នាំ២០១០ដដែរ ហើយការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដោយរួមបញ្ចូលទាំងការផ្គត់ផ្គង់ ថាមពលអគ្គិសនី គឺជាវិស័យមួយក្នុងចំណោមវិស័យអាទិភាព ដែលត្រូវធ្វើការអភិវឌ្ឍន៍។ របាយការណ៍ នេះបានបញ្ជាក់ថា ការវិនិយោគបន្ថែមលើថាមពលអគ្គិសនី ជាតម្រូវការដ៏ចាំបាច់ ពិសេសលើ «គម្រោង សហការរួមគ្នាក្នុងចំណោមប្រទេសក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណ រួមមានប្រទេស ឡាវ កម្ពុជា និង វៀតណាម (DTA)» ទោះបីជារបាយការណ៍នេះ បានរៀបរាប់ថា គួរតែមានការប្រឹងប្រែងបន្ថែមទៀត «ដើម្បីកាត់បន្ថយដល់អប្បបរមានូវផលប៉ះពាល់អវិជ្ជមាន បណ្តាលពីគម្រោងអភិវឌ្ឍន៍ទំនប់វារីអគ្គិសនី ទៅលើបរិស្ថាន»។²⁴⁵

របាយការណ៍នេះ បានទទួលស្គាល់ថា ការអភិវឌ្ឍន៍នៅក្នុងប្រទេសកម្ពុជា កំពុងតែដើរចម្ងាយ ក្រោយ ដោយសារតែខ្វះខាតថាមពលអគ្គិសនីដែលអាចជឿទុកចិត្តបានសម្រាប់ប្រើប្រាស់ ហើយដែល ប្រទេសនេះ ចាំបាច់ត្រូវតែបង្កើតគម្រោងថាមពលអគ្គិសនីដោយខ្លួនឯង។ ទំរាំតែគម្រោងទាំងនោះបាន ចាប់ផ្តើមឡើង និងដំណើរការនោះ ប្រទេសនេះចាំបាច់ត្រូវកែលម្អអាគារ និងទីកន្លែងមួយចំនួន ដើម្បី នាំចូលថាមពលអគ្គិសនី។ ស្របពេលជាមួយគ្នានេះដែរ បណ្តាញចែកចាយអគ្គិសនី គួរតែបង្កើតឡើង ដើម្បីឲ្យស្ថានីយផលិតថាមពលអគ្គិសនីរបស់ប្រទេសឡាវ និងកម្ពុជា អាចភ្ជាប់ទៅប្រព័ន្ធចែកចាយ អគ្គិសនីជាតិវៀតណាមបាន ធ្វើដូច្នោះ ថាមពលអគ្គិសនី អាចនឹងលក់ចេញទៅប្រទេសវៀតណាមបាន នា ពេលអនាគត។²⁴⁶ ផែនការមេ បានលើកឡើងពីគម្រោងអាទិភាពវិនិយោគរួមគ្នា ដែលរួមបញ្ចូលនូវ គម្រោងសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម១ ឬសេសានក្រោម៥ សេសានក្រោម២ សេសាន ក្រោម៣ ព្រែកលាង១ និងព្រែកលាង២ (គម្រោងទាំង២នេះ គ្រោងនឹងសាងសង់នៅ អូរតាបូក ជាដៃ ទន្លេសេសាន)។ តារាងគម្រោងអាទិភាព ដែលរួមមានគម្រោងកសាងប្រព័ន្ធចែកចាយថាមពល អគ្គិសនី ដែលភ្ជាប់ពីស្ថានីយផលិតថាមពលវារីអគ្គិសនីក្នុងប្រទេសឡាវ និងកម្ពុជាទៅស្ថានីយអគ្គិសនី ជាតិវៀតណាមដើម្បីលក់ថាមពលអគ្គិសនីទៅឲ្យពួកគេ ហើយក៏ដើម្បីទទួលយកអគ្គិសនី ពីប្រទេស វៀតណាម ត្រឡប់មកកាន់ប្រទេសឡាវ និងកម្ពុជាវិញដែរ។ ក្រោមគម្រោងការនេះ ឡាវបានឲ្យ អាទិភាព ទៅលើគម្រោងទំនប់វារីអគ្គិសនីចំនួន១០ ដោយរាប់បញ្ចូលគម្រោងទំនប់វារីអគ្គិសនី សេកុង៤ និងសេកុង៥។²⁴⁷ គម្រោងក៏មានផែនការសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ នៅចន្លោះឆ្នាំ ២០១២- ២០១៧ ផងដែរ ហើយទំនប់សេសានក្រោម១ ឬសេសានក្រោម៥ និងទំនប់ព្រែកលាងនឹងចាប់ផ្តើម នៅចន្លោះឆ្នាំ២០១៥-២០២០។²⁴⁸

244 Ibid. (p166)
245 CLV-DTA, Report on Reviewing, Adjusting and Supplementing the Master Plan for Socio-economic Development in Cambodia-Laos-Vietnam Development Triangle Area Up to 2020, November 2010 (p79).
246 Ibid. (p87-88)
247 Ibid. (p88)
248 Ibid. (p178)

ផែនការមេ DTA បានគូសបញ្ជាក់ថា ការសិក្សាពីហេតុប៉ះពាល់បរិស្ថាន និងសង្គមចាំបាច់ត្រូវតែសិក្សា ដើម្បីកាត់បន្ថយនូវផលប៉ះពាល់ដែលបង្កឡើងដោយសារគម្រោងទាំងនេះ ហើយការសិក្សាបន្ថែមផ្សេងៗទៀត ក៏ត្រូវតែធ្វើផងដែរដើម្បីធ្វើឲ្យប្រាកដថា សេដ្ឋកិច្ចមានរីកចម្រើន ដោយសារ តែគម្រោងទាំងនេះក្នុងបរិបទជួយអភិវឌ្ឍន៍ប្រទេសកម្ពុជា។²⁴⁹ ជាទូទៅ របាយការណ៍បានអះអាងថា ចាំបាច់ត្រូវកាត់បន្ថយឲ្យដល់អប្បបរមានូវផលប៉ះពាល់បរិស្ថាន និងចាំបាច់ត្រូវការពារប្រព័ន្ធដីវចម្រុះ នៅក្នុងតំបន់។ ជាការពិតណាស់ “កិច្ចការពារបរិស្ថានធម្មជាតិ និងការគ្រប់គ្រងដីធ្លីមានប្រសិទ្ធភាព” គឺមានត្រូវបានចាត់ទុកជាចំណុចអភិវឌ្ឍន៍អាទិភាពក្នុងតំបន់ DTA។²⁵⁰ របាយការណ៍បានបញ្ជាក់ថា ភ្នាក់ងារអនុវត្តគួរតែ “ភ្ជាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមទៅនឹងកិច្ចការពារបរិស្ថានធម្មជាតិ ជាពិសេសក្នុងការធ្វើឧស្សាហកម្មថាមអគ្គិសនី។ល។” សារសំខាន់ក្នុងដំណើរការសិក្សា EIA ត្រូវបានកត់សំគាល់ ហើយក៏បានទទួលស្គាល់ផងដែរថា ត្រូវចាត់វិធានការណ៍យ៉ាងណាដើម្បីធ្វើឲ្យដំណើរនៃការសិក្សា EIA មានភាពប្រសើរជាងមុន ជាពិសេសសម្រាប់គម្រោងមួយចំនួន ដូចជាគម្រោងទំនប់វារីអគ្គិសនីជាដើម។ ដើម្បីសម្រេចឲ្យបាននូវចំណុចនេះ ចាំបាច់ត្រូវតែពង្រឹងសមត្ថភាពដល់មន្ត្រីរដ្ឋាភិបាលមូលដ្ឋាន ជុំវិញជំនាញ EIA។²⁵¹ របាយការណ៍ ក៏មានបង្ហាញនូវសកម្មភាពអាទិភាពមួយចំនួនផ្សេងទៀតផងដែរ ដែលបានលើកឡើងដោយ ប្រទេសសមាជិក ហើយសំណើរគម្រោងរបស់ប្រទេសកម្ពុជា មានសកម្មភាពមួយចំនួនវិជ្ជមាន ទាក់ទងនឹងកិច្ចការពារបរិស្ថានធម្មជាតិ។ ក្រៅពីការកសាងសមត្ថភាពដល់មន្ត្រី រដ្ឋាភិបាលពីជំនាញ EIA សំណើរគម្រោងរបស់កម្ពុជា ក៏មានបញ្ចូលនូវការសិក្សា ស្តីពីការវាយតម្លៃ ហេតុប៉ះពាល់បរិស្ថានឆ្លងដែន ក្នុងខេត្តចំនួនបួនផងដែរ ដោយធ្វើការពង្រឹងការត្រួតពិនិត្យ និងវាយតម្លៃ លើរបាយការណ៍ EIA ព្រមទាំងធ្វើឲ្យប្រសើរឡើងដល់ផែនការគ្រប់គ្រងបរិស្ថានធម្មជាតិ សម្រាប់ គម្រោងផ្សេងៗទៀតផងដែរ។²⁵²

ចំណុចគន្លឹះមួយផ្សេងទៀត ដែលផែនការមេ DTA ផ្ដោតចំពោះនោះ គឺការអភិវឌ្ឍន៍ឧស្សាហកម្មទេសចរណ៍ ជាពិសេសការលើកកម្ពស់ការអភិវឌ្ឍន៍អេកូទេសចរណ៍ធម្មជាតិ។ ផែនការមេនេះ ក៏បានកំណត់ពីតម្រូវការក្នុងការការពារ និងថែរក្សាតំបន់ឧទ្យានជាតិ និងតំបន់ការពារនានា ដោយរួមបញ្ចូលតំបន់ដែនជម្រកសត្វព្រៃក្នុងស្រុកលំដាប់ ពីព្រោះវាជា “ទ្រព្យសម្បត្តិសម្រាប់បង្កើតតំបន់អេកូទេសចរណ៍ ធម្មជាតិ និងធានាបាននូវលំនឹងបរិស្ថានភូមិសាស្ត្រក្នុងតំបន់។”²⁵³ វាគឺជាការពិតដែលថា ផែនការមេនេះ បានអំពាវនាវឲ្យមានការអភិវឌ្ឍន៍ទំនប់វារីអគ្គិសនីនៅក្នុងតំបន់ ដែលអាចបង្កឲ្យមានផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន និងប្រព័ន្ធដីវចម្រុះក្នុងតំបន់។ នេះក៏រាប់បញ្ចូលគម្រោងសាង

249 Ibid. (p87-88)
250 Ibid. (p79)
251 Ibid. (p142-143)
252 Ibid. (p194)
253 Ibid. (p142)

សង់ទំបន់ វារីអគ្គិសនី រំព្រកលាង ផងដែរ ដែលមានទីតាំងនៅក្នុងឧទ្យានជាតិវិវៈជ័យ ហើយត្រូវបានកំណត់ជា គម្រោងអភិវឌ្ឍន៍អាទិភាពមួយនៅក្នុងផែនការមេ DTA។ របាយការណ៍ក៏បានលើកឡើងផងដែរថា គួរ តែ “ធ្វើឲ្យប្រសើរឡើង” ដល់ទន្លេមេគង្គ ទន្លេសេកុង ទន្លេសេសាន និងទន្លេស្រែពក ព្រោះទន្លេទាំងនេះ មានសក្តានុពលក្នុងការដឹកជញ្ជូន និងទាក់ទាញភ្ញៀវទេសចរណ៍។²⁵⁴ ម្តងទៀត ទាំងនេះបានបង្កឲ្យមាន ជម្លោះចំពោះការអំពាវនាវឲ្យមានការអភិវឌ្ឍន៍ទំបន់វារីអគ្គិសនីខ្នាតលើដងទន្លេទាំងបីរបស់ផែនការមេ ដែលនឹងបង្កឲ្យមានមហន្តរាយយ៉ាងធ្ងន់ធ្ងរដល់គុណភាព និងបរិមាណទឹក តាមដងទន្លេទាំងនេះ។ ការអភិវឌ្ឍន៍ទំបន់វារីអគ្គិសនីលើដងទន្លេទាំងបី ក៏បានគម្រាមកំហែង និងបង្អាក់ដល់ការគោរពប្រតិបត្តិ នូវទំនៀមទំលាប់វប្បធម៌របស់សហគមន៍ជនជាតិដើមភាគតិច នៅក្នុងតំបន់ ដែលវាជាទ្រព្យធនទាក់ ទាញអេកូទេសចរណ៍ដ៏សំខាន់ ជាពិសេសនៅក្នុងខេត្តរតនគិរី។




រូបភាព Oxfam-Brett Eloff ៖ ការសាងសង់ស្ពានកាត់ទន្លេសេកុងក្នុងខេត្តស្ទឹងត្រែង

របាយការណ៍ផែនការមេឆ្នាំ២០១០ បង្ហាញថា សមិទ្ធផលរបស់ DTA “នៅមានកំរិត និងយឺតៗ ដោយមិនអាចរកឃើញច្រកចេញសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៃតំបន់ត្រីកោណបាន និងបានភ្ជាប់គម្លាតការអភិវឌ្ឍន៍របស់ពួកគេទៅនឹងការអភិវឌ្ឍន៍កម្រិតមធ្យមរបស់ប្រទេសនីមួយៗ”។ គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរួមគ្នា ត្រូវបានពន្យារ ហើយផែនការមេនេះ ទំនងជាមិនកំពុងអភិវឌ្ឍន៍ដោយឈរលើមូលដ្ឋានថ្នាក់តំបន់ ប៉ុន្តែបែបជាអនុវត្តតាមរយៈ “កិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេភាគី

254 Ibid. (p83)

នៅថ្នាក់ជាតិ និងថ្នាក់មូលដ្ឋានតាមបន្ទាត់ព្រំដែនទៅវិញ ដោយមិនមានការសម្របសម្រួលរួមគ្នាច្បាស់លាស់ក្នុងចំណោមប្រទេស ទាំងបី។²⁵⁵ កង្វះខាតនៃការសម្របសម្រួលគ្នានេះ រិតតែច្បាស់ នៅពេលដែលមានប្រទេសតែមួយធ្វើការអង្កេតមើលផែនទីអភិវឌ្ឍន៍ក្នុងតំបន់។ ផែនទីខាងក្រោមនេះ បង្ហាញពីព្រំប្រទល់ដែនសម្បទានកសិកម្មដែលបានស្គាល់ (កំណត់ដោយពណ៌ក្រហម) ហើយតំបន់រុករកដែក (ពណ៌ខៀវ) នៅក្នុងភូមិភាគឦសាននៃប្រទេសកម្ពុជា។ ដូចដែលបានឃើញ គម្រោងជាច្រើន ជាន់គ្នាហើយតំបន់ព្រៃការពារ (ពណ៌បៃតង) និងតំបន់ជាច្រើនទៀត នឹងត្រូវលិចទឹកទាំងអស់ ប្រសិនបើកម្ពុជានៅតែជម្រុញទៅមុខនូវផែនការអភិវឌ្ឍន៍ទំហំរីអគ្គិសនីនេះ។ ទោះបីជាគម្រោងវិនិយោគដែលបានអនុម័តទាំងអស់ ទំនងជាមិនលេចចេញជាផ្លែផ្កាក៏ដោយ រូបភាពនេះ បានបង្ហាញពីភាពកង្វះការសម្របសម្រួលការអភិវឌ្ឍន៍ក្នុងតំបន់ និងបង្ហាញពីគំរូមួយដែលមិនមាននិរន្តរភាព៖

255 *Ibid.* (p72-73)



ផែនទីបង្ហាញពីគម្រោងអភិវឌ្ឍន៍ដែលអនុម័តរួចក្នុងតំបន់ភូមិភាគឦសាននៃប្រទេសកម្ពុជា
ប្រភព៖ អង្គការ Licadho²⁵⁶

256 Provided by local Cambodian NGO, Licadho.

ក្រុមការងារទ្វេភាគីទន្លេសេសាន និងស្រែពក

ក្នុងឆ្នាំ២០០២ នៅកិច្ចប្រជុំក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គលើកទី៧ គណៈកម្មាធិការគ្រប់គ្រងទន្លេសេសានកម្ពុជា រៀបចំការបង្កើតឡើង។ គណៈកម្មាធិការនេះ រៀបចំឡើងដើម្បីដោះស្រាយជម្លោះ ដែលកើតចេញពីផលប៉ះពាល់ភាគខាងក្រោមនៃទំនប់វារីអគ្គិសនី យ៉ាលី របស់អ៊ីវីអ៊ិន (EVN's) នៅប្រទេសវៀតណាមកណ្តាល²⁵⁷ ទោះបីជាការផ្តោតរបស់ក្រុម បានបញ្ចូលទាំងទន្លេស្រែពកក៏ដោយ។ ក្រុមការងារនេះ បានជួបប្រជុំគ្នាមិនសូវបានញឹកញាប់ប៉ុន្មាននោះទេ បន្ទាប់ពីក្រុមនេះបានបង្កើតមក តែទោះបីយ៉ាងនេះក្តី វាមានលក្ខណៈសកម្មគួរសម នៅក្នុងការចរចាវិធានការបន្ទុះ បន្ទុយផលប៉ះពាល់ឆ្លងដែនពីទំនប់វារីអគ្គិសនី យ៉ាលី ដែលនៅចុងក្រោយ បានឈានទៅដល់ការសិក្សា EIA នៅតំបន់រងផលប៉ះពាល់ផ្នែកខាងក្រោម ទាំងនៅប្រទេសកម្ពុជា និងវៀតណាម។ គណៈកម្មាធិការក៏បានពិភាក្សាពីបញ្ហាបណ្តាលពីទំនប់ សេសាន៤A ដែលជាទំនប់ទប់លំនឹងទឹកហូរក្នុងប្រទេសវៀតណាម និងវឌ្ឍនភាពនៃការសិក្សាពីលទ្ធភាពដែលអាចធ្វើទៅបានរបស់ក្រុមហ៊ុនភីអិស៊ីស៊ី១ (PECC1) និងការធ្វើផែនការ EIA សម្រាប់ទំនប់វារីអគ្គិសនីសេសានក្រោម២ និងសេសានក្រោម១/៥ផងដែរ។²⁵⁸ ចាប់តាំងពីការបង្កើតក្នុងឆ្នាំ២០០២មក ក្រុមការងារបានជួបប្រជុំគ្នាតែ៤ដងប៉ុណ្ណោះ ដែលការជួបប្រជុំចុងក្រោយនោះ ត្រូវបានធ្វើឡើងក្នុងឆ្នាំ២០០៨។

ចំពោះសហគមន៍ជាច្រើន ដែលរងទុក្ខដោយសារផលប៉ះពាល់ពីការអភិវឌ្ឍន៍ទំនប់វារីអគ្គិសនីនៅក្នុងប្រទេសវៀតណាម និងចំពោះក្រុមអង្គការសង្គមស៊ីវិល ដែលកំពុងធ្វើការលើបញ្ហាទំនប់វារី អគ្គិសនីនេះ មានភាពអស់ សង្ឃឹមចំពោះក្រុមការងារគណៈកម្មាធិការនេះ។ ក្នុងរយៈពេលជិត១០ឆ្នាំ មកនេះ ចាប់តាំងពីបង្កើត ក្រុមការងារនេះ បានជួបប្រជុំគ្នាយូរៗម្តង និងមានរយៈពេលដ៏វែងខ្លី ហើយផលប៉ះពាល់អវិជ្ជមានជាច្រើន ដែលក្រុមនេះថានឹងចាត់វិធានការណ៍ដោះស្រាយ នៅតែបន្តកើតមាន ដែលធ្វើឲ្យសហគមន៍ ដែលរស់នៅផ្នែកខាងក្រោម ក្នុងតំបន់ភូមិភាគឦសាននៃប្រទេសកម្ពុជារងទុក្ខវេទនា ជារហូតមក។ ទោះបីជាមានសិក្សាច្រើនក៏ពិតមែន ដូចជាការសិក្សាដោយគណៈកម្មការខ្លួនឯង ដែលបានទទួលស្គាល់នូវផលប៉ះពាល់ផ្នែកខាងក្រោមដ៏ធ្ងន់ធ្ងរដែលបង្កដោយទំនប់ យ៉ាលី ក៏ពុំមាននរណាម្នាក់ បានទទួលសំណងលើការបាត់បង់ជីវិត រងរបួស ឬបាត់បង់ទ្រព្យសម្បត្តិ និងសំភារៈ ផ្សេងៗ។ កង្វះខាតនេះ បានបង្ហាញជាក់ច្បាស់ពីឆន្ទៈនយោបាយទាំងសងខាង ហើយទោះបីជាមាន ភស្តុតាងច្រើនជាងនេះទៀតបង្ហាញថា ទំនប់វារីអគ្គិសនី យ៉ាលី នៅពីក្រោយការរងទុក្ខវេទនារបស់ សហគមន៍នៅភាគខាងក្រោមក៏ដោយ ក្រុមហ៊ុន ទំនងជានៅមិនទទួលខុសត្រូវ ដោយសារទំនាក់ទំនង ជិតស្និទ្ធ

257 Hirsch, P. & Wyatt, A. *Negotiating local livelihoods: Scales of conflict in the Se San River Basin*. Asia Pacific Viewpoint, Vol. 45, No. 1. Victoria University of Wellington, 2004 (p51-68).
 258 Minutes of the 4th meeting between Cambodia and Vietnam Committees for the Management of the Se San and Sre Pok Rivers, 4-5 March 2008.

របស់ពួកគេជាមួយរដ្ឋាភិបាល។ ការដែលអ៊ីវីអ៊ិន (EVN's) ខ្វះឆន្ទៈ ឬអសមត្ថភាពក្នុងការរក ថ្នាំ ព្យាបាល ឬដោះស្រាយនូវអន្តរាយ ដែលបង្កឡើងដោយគម្រោងខ្លួនក្នុងប្រទេសវៀតណាមនោះ គឺ មិន មែនជាប្រជ្ញុលល្អ សម្រាប់ផលប៉ះពាល់ដែលកើតមានឡើងពីគម្រោងដែលបានគ្រោងក្នុងប្រទេសកម្ពុ ជានោះទេ។

សេចក្តីសន្និដ្ឋាន

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ សេដ្ឋកិច្ចបានរីកចម្រើនឡើងៗនៅក្នុងប្រទេសថៃ រៀតណាម និងប្រទេស កម្ពុជា ហើយប្រទេសឡាវ បីតនៅក្នុងកំរិតមួយដែលមានលំនឹងគួរសម។ ការរីកចម្រើននេះ បានធ្វើឲ្យ កើនឡើងនូវតម្រូវការថាមពលអគ្គិសនី ព្រោះសេដ្ឋកិច្ចលូតលាស់កាន់តែខ្លាំងនៅក្នុងប្រទេសថៃ និង ប្រទេសរៀតណាម ត្រូវតែមានការផ្តល់ថាមពលដល់ឧស្សាហកម្មរបស់ពួកគេ ហើយដូចជាប្រទេស កម្ពុ ជា និងប្រទេសឡាវ ដែលត្រូវបំពេញតាមតម្រូវការប្រជាជនរបស់ពួកគេ និងត្រូវជម្រុញឲ្យមាន ការវិនិយោគ។ នៅពេលដែលប្រទេសរៀតណាម និងប្រទេសថៃ ធ្វើការតស៊ូដើម្បីផលិតថាមពល អគ្គិសនី ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការការប្រើប្រាស់ថាមពលក្នុងស្រុក ពួកគេបានចុះហត្ថលេខា លើកិច្ច ព្រមព្រៀងជាច្រើនជាមួយប្រទេសជិតខាង ដើម្បីនាំចេញថាមពលអគ្គិសនី។ ជាច្រើនឆ្នាំមកនេះ ប្រទេសឡាវបានពិភាក្សាពីទស្សនៈវិស័យរបស់ខ្លួនដើម្បីក្លាយជា **“ធុងអាគុយនៃតំបន់អាស៊ីអាគ្នេយ៍”** ហើយឥឡូវ ប្រទេសកម្ពុជា មានមហិច្ឆតាធ្វើផែនការអភិវឌ្ឍទំនប់វារីអគ្គិសនីខ្នាតធំជាបន្តបន្ទាប់ ដែល អាចផលិតថាមពល អគ្គិសនីបានច្រើនលើសលប់ លើសតម្រូវការរបស់ប្រជាជនខ្លួន ដែលមានចំនួនដ៏ តិចតួច។ ប្រទេសទាំង២ មានក្តីសង្ឃឹមថា នឹងអភិវឌ្ឍន៍ឧស្សាហកម្មថាមពលអគ្គិសនីរបស់ពួកគេ ក្នុង គោលបំណងឆ្លើយតប តម្រូវការថាមពលក្នុងស្រុកក្នុងរយៈពេល១០ឆ្នាំទៀត ហើយនឹងលក់ថាមពល អគ្គិសនីដែលលើសនោះទៅឲ្យប្រទេសជិតខាង។ ចំនួននៃការអភិវឌ្ឍន៍នេះ ត្រូវបានផ្តោតលើតំបន់ ទន្លេបឹង។

អារម្មណ៍ខ្លាញ់ខ្លះៗជុំវិញការអភិវឌ្ឍន៍គម្រោងទាំងនេះ មិនងាយរលាយបាត់ទេ ដោយសារការ ពិតដែលថា មានមន្ទិលសង្ស័យជាច្រើន ពាក់ព័ន្ធជាមួយផលប៉ះពាល់ដ៏ធំធេងលើសង្គម និងបរិស្ថាន។ មិនមានគម្រោងហេដ្ឋារចនាសម្ព័ន្ធជាណា ដែលមិនបង្កឲ្យមានផលប៉ះពាល់អវិជ្ជមាននោះទេ ហើយជា ញឹកញាប់ វាជាការពិតដែលថា ខណៈពេលដែលមានការគម្រោងកំហែងដល់មនុស្ស និងបរិស្ថាន ខណៈ ពេលនោះ ក៏មានផលចំណេញដែលគម្រោងនាំត្រឡប់មកវិញដែរ។ ទោះជាយ៉ាងណាក៏ដោយ តុល្យភាព នេះ ចាំបាច់ត្រូវមានលក្ខណៈច្បាស់លាស់ និងត្រូវផ្អែកលើការវិភាគដ៏ត្រឹមត្រូវអំពីផលប៉ះ ពាល់ អវិជ្ជមានទាំងឡាយ ទល់នឹងផលចំណេញដែលទទួលបាន។ ករណីទំនប់វារីអគ្គិសនីក្នុងតំបន់ទន្លេបឹង វាគឺ ច្បាស់ណាស់ថា ការសិក្សាស្រាវជ្រាវកន្លងមក មិនបានគាំទ្រឲ្យមានការវិភាគបែបនេះទេ។ ដោយ សារ បញ្ហាបន្ទាន់ ការសិក្សាបន្ថែមជាច្រើនទៀត ត្រូវបានធ្វើឡើង ដើម្បីស្វែងរកផលប៉ះពាល់របស់គម្រោង ដែលចេះតែបន្តកើនឡើង ពិសេសលើផលប៉ះពាល់ ដែលបណ្តាលឲ្យមានការប្រែប្រួលដីកង្កក ទៅលើ លំហូរទឹក ដែលនឹងប៉ះពាល់ដល់បំលាស់ទីរបស់ត្រី និងតំបន់ទីជំរាល។

បុព្វហេតុចម្បងមួយដែលនាំឲ្យមានការបារម្ភ គឺខ្វះការផ្សព្វផ្សាយព័ត៌មានជាសាធារណៈ អំពី ផែនការអភិវឌ្ឍន៍ថាមពលវារីអគ្គិសនី។ ដំណើរការដែលឈានដល់ការអនុម័តគាំទ្រ លើគម្រោងទំនប់ វារីអគ្គិសនីសេសានក្រោម២ ត្រូវបានពិពណ៌នាថាខ្វះតម្លាភាព ហើយមនុស្សជាច្រើនមានអារម្មណ៍ថា

ពួកគេមិនបាន បញ្ជូនកង្វល់របស់ពួកគេទៅដល់ដៃអ្នកធ្វើសេចក្តីសម្រេចចិត្ត។ សូម្បីតែពេលបច្ចុប្បន្ន នេះ ក្រោយពីគម្រោងត្រូវបានអនុម័ត មានសេចក្តីថ្លែងការណ៍ដ៏ចម្រងចម្រុះជាច្រើន អំពីថាតើថាមពលអគ្គិសនីដែលផលិតបាន នឹងត្រូវប្រើប្រាស់នៅកន្លែងណាខ្លះ ហើយប៉ុន្មានភាគរយនៃថាមពល ដែលផលិតបាននោះ ត្រូវប្រើប្រាស់ក្នុងស្រុក និងប៉ុន្មានភាគរយទៀត ដែលត្រូវធ្វើការលក់ទៅឲ្យប្រទេសក្រៅ? មិនមានការផ្សព្វផ្សាយព័ត៌មានច្រើនទេ ទាក់ទងនឹងគម្រោងដែលគ្រោងសាងសង់នៅតំបន់ទន្លេបឹង ដូចជាកង្វះខាតការពិគ្រោះយោបល់ជាមួយមនុស្សក្នុងតំបន់ រហូតដល់ដំណាក់កាលនៃការសិក្សា EIA ហើយជាទូទៅ មានព័ត៌មានតិចតួចបំផុត ត្រូវបានចេញផ្សាយ ក្នុងពេលធ្វើការសិក្សាពីលទ្ធភាពដែលអាចធ្វើបានរបស់គម្រោង។ មិនមានព័ត៌មានច្បាស់លាស់អំពីថាតើគម្រោងទាំងនេះ នឹងត្រូវកាត់បន្ថយការចំណាយរបស់អ្នកប្រើប្រាស់ថាមពលអគ្គិសនីដែរ ឬក៏អត់នោះទេ? ហើយក្នុងប្រទេសមួយដែលមានបញ្ហាខ្វះតម្លាភាព និងអភិបាលកិច្ចល្អ ដូចជាប្រទេសកម្ពុជានេះជាដើម បានធ្វើឲ្យនៅតែមានកង្វល់ថាតើត្រូវទទួលខុសត្រូវលើប្រាក់ចំណូលដូចម្តេច? និងថាតើប្រាក់ចំណូលប៉ុន្មាន ត្រូវចូលជាថវិកាជាតិ?

កង្វះខាតផ្នែកបច្ចេកទេសក្នុងការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងខ្វះការពិគ្រោះយោបល់ ជាសាធារណៈ ទំនងជាធ្វើឲ្យមានការខ្វាយខ្វល់ចិត្តជាច្រើន អំពីផលប៉ះពាល់នៃការអភិវឌ្ឍន៍។ ពួកគេ ក៏បានលើកឡើងពីការព្រួយបារម្ភជាច្រើនទៀត អំពីសមត្ថភាព និងឆន្ទៈរបស់អ្នកអភិវឌ្ឍន៍ទាំងនោះ ក្នុងការកាត់បន្ថយផលប៉ះពាល់អវិជ្ជមានរបស់គម្រោង និងពីឆន្ទៈរបស់រដ្ឋាភិបាល ក្នុងការរឹតបន្តឹងការ អនុវត្តបញ្ញត្តិផ្សេងៗទាក់ទងនឹងបរិស្ថាន។ ក្នុងប្រទេសកម្ពុជា ការអភិវឌ្ឍន៍លើវិស័យថាមពលអគ្គិសនី បានបន្តកើតមានយ៉ាងលឿន ហើយមិនមានការផ្សព្វផ្សាយព័ត៌មានជាសាធារណៈ ទាក់ទងនឹងការដេញថ្លៃការសិក្សាពីលទ្ធភាពដែលអាចធ្វើបាន និងតម្លាភាពនៃការប្រើប្រាស់សេដ្ឋកិច្ច។ ជាទូទៅ ការ អភិវឌ្ឍន៍ត្រូវបានធ្វើនៅពីក្រោយទ្វារដែលបិទជិត។ ជាទូទៅ គេទទួលស្គាល់ថា នៅក្នុងកែវភ្នែករបស់ អ្នកអភិវឌ្ឍន៍ និងសូម្បីមន្ត្រីរដ្ឋាភិបាលខ្លះឯងផ្ទាល់ក៏ដោយ តែងយល់ថា ការធ្វើ EIA គឺជាជំហានមួយ ដែលងាយស្រួលក្នុងការឈានទៅរកការទទួលបាននូវការយល់ព្រម ឬការអនុម័ត ជាជាងធ្វើការប្តឹងថ្លៃ ពីទំងន់នៃផលប៉ះពាល់ទល់នឹងផលចំណេញ និងជាជាងការស្វែងរកមតិយោបល់ពីអ្នកជំនាញ និងពី សាធារណៈជនទូទៅ មុនធ្វើសេចក្តីសម្រេចចិត្តអនុម័តឲ្យ ឬបដិសេធលើគម្រោងដែលបានគ្រោង។ មានករណីជាច្រើន ស្តែងឡើងយ៉ាងច្បាស់ថា ការសិក្សា EIA មិនទាន់ចប់ពេញលេញផង ប៉ុន្តែគម្រោង ត្រូវបានអនុម័ត ឬ រហូតដល់ប្រតិបត្តិការគម្រោង បានចាប់ផ្តើមហើយក៏មាន។

វាបានបង្ហាញយ៉ាងជាក់ច្បាស់ថា រដ្ឋាភិបាលនៃប្រទេសកម្ពុជា ឡាវ និងវៀតណាម មិនមានភាពអំណត់ ក្នុងការធ្វើដំណើរទៅមុខជាមួយការអភិវឌ្ឍន៍ទំនប់វារីអគ្គិសនីនៅក្នុងតំបន់ទន្លេបឹង ឬហូសពីនេះ ពីព្រោះកង្វះខាតថាមពលអគ្គិសនី បានធ្វើឲ្យអ្នកវិនិយោគធ្លាក់ទឹកចិត្ត ព្រមទាំងមានចិត្តរោចថែមទៀត។

កង្វះខាតនូវភាពម៉ត់ចត់ក្នុងការធ្វើ EIA និងការពិគ្រោះយោបល់ជាសាធារណៈ ព្រមទាំងអវត្តមានការសិក្សាអំពីផលប៉ះពាល់យូរអង្វែងដែលចេះតែបន្តកើតមាន បណ្តាលពីការអភិវឌ្ឍន៍ទាំងនេះ គឺជាសញ្ញាបង្ហាញពីការប្រញាប់ប្រញាលជម្រុញ ការអភិវឌ្ឍន៍ឲ្យដើរទៅមុខ។ មិនត្រឹមតែប៉ុណ្ណោះ វាក៏បានបង្ហាញយ៉ាងជាក់ច្បាស់ថា មានទន្លេមួយចំនួនបានទទួលរងនូវការបំផ្លាញយ៉ាងធ្ងន់ធ្ងររួចបាត់ទៅហើយ ដោយសារតែការធ្វើអាជីវកម្មលើទន្លេទាំងនោះ។ នេះគឺជាការពិតមួយ ដែលកើតឡើងលើដងទន្លេសេសាន។ ជាឧទាហរណ៍៖ មន្ត្រីរដ្ឋាភិបាលកម្ពុជាមួយរូប បានលើកឡើងកាលពីឆ្នាំ២០០៧ថា ទន្លេសេសានបានទទួលរងនូវការខូចខាតយ៉ាងដំណំរួចបាត់ហើយ ដោយសារទំបន់វារីអគ្គិសនីនៅភាគខាងលើ ក្នុងប្រទេសវៀតណាម ទើបអ្នកស្រុកសង្ឃឹមថា អ្វីដែលទទួលបានត្រឡប់មកវិញនោះ គឺថាមពលអគ្គិសនីពីទំនប់វារីអគ្គិសនីមកកាន់ប្រទេសកម្ពុជា។ គាត់បាននិយាយថា “ទន្លេត្រូវបានបំផ្លាញរួចទៅហើយ”។ ប្រជាជនកម្ពុជា មានសិទ្ធិទទួលបានផលចំណេញខ្លះពីទំនប់ដែលអាចផ្តល់ឲ្យ²⁵⁹ ចំនុចនៃឃ្លានេះ មានន័យថា បើធ្វេសប្រហោស ផលប៉ះពាល់ដែលកើតឡើងពីទំនប់ដែលបានគ្រោងក្នុងប្រទេសកម្ពុជា អាចនឹងជះឥទ្ធិពលលើបរិស្ថាន សេដ្ឋកិច្ច និងសង្គមមិនខាន។

ការធ្វើអាជីវកម្មលើធនធានទឹក អាចបង្កឲ្យមានគ្រោះមហន្តរាយដល់តំបន់ និងមនុស្សដែលរស់នៅក្នុងតំបន់ផងដែរ។ ជាជាងឆ្លើយតបទៅលើការខូចខាត ដែលកើតមានតាមដងទន្លេក្នុងតំបន់ ដោយសារការធ្វើអាជីវកម្មនោះ ចាំបាច់ត្រូវខិតខំធ្វើយ៉ាងណា ដើម្បីពង្រឹងការការពារធនធានទាំងអស់នេះ។ មិនមែនមានតែតំបន់ទន្លេបីប៉ុណ្ណោះទេ ដែលមានបញ្ហារសើបខ្លាំងចំពោះប្រព័ន្ធដីវៈចម្រុះ និងទទួលរងនូវការបំផ្លាញ ប៉ុន្តែមានមនុស្សរាប់ពាន់នាក់ សុទ្ធតែអាស្រ័យលើទន្លេសម្រាប់ការរស់នៅ។ ដើម្បីទទួលស្គាល់បញ្ហានេះ សកម្មភាពថ្មីៗជាច្រើននៅថ្នាក់មូលដ្ឋាន ថ្នាក់ជាតិ និងថ្នាក់តំបន់ បាន និងកំពុងដំណើរការអស់រយៈពេលជាច្រើនឆ្នាំ ដើម្បីការពារ និងធ្វើឲ្យប្រសើរឡើងវិញនូវប្រព័ន្ធអេកូឡូស៊ីដែលបានទទួលរងនូវការបំផ្លាញ។ ទោះជាយ៉ាងណាក៏ដោយ ផែនការអភិវឌ្ឍន៍ទំនប់វារីអគ្គិសនីក្នុងតំបន់ទន្លេបី បានគម្រោងដល់សកម្មភាពអស់ទាំងនេះ ដែលអនុវត្តដោយភ្នាក់ងារផ្សេងៗ រួមមានស្ថាប័ននៅថ្នាក់ជាតិ ថ្នាក់តំបន់ នាយកដ្ឋានរដ្ឋាភិបាល សង្គមស៊ីវិល និងអង្គការសហគមន៍មូលដ្ឋានជាច្រើន ដែលធ្វើការការពារបរិស្ថាន និងបង្កើនការប្រើប្រាស់ប្រកបដោយនិរន្តរភាពនូវធនធានក្នុង តំបន់។

មិនត្រឹមតែគោលនយោបាយរបស់ប្រទេសក្នុងតំបន់ទន្លេបីទេ ដែលសំខាន់សម្រាប់ការអភិវឌ្ឍន៍នៅពេលអនាគតនោះ តួអង្គនៅខាងក្រៅផ្សេងៗទៀត ត្រូវតែចូលខ្លួនឲ្យគេបានត្រួតពិនិត្យដែរ ដើម្បីឲ្យប្រកដថា ពួកគេមិនបានចូលរួមគាំទ្រនិរន្តរភាពអភិវឌ្ឍន៍ ដែលបង្កវិសាសកម្មធ្ងន់ធ្ងរ។ ជាពិសេសធនាគារ អភិវឌ្ឍន៍អាស៊ី ADB ដែលបានចំណាយពេលជាច្រើនឆ្នាំ រួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យ

259 The Cambodia Daily, Vietnam Offers To Build Two Hydropower Dams in Ratanakiri, 20 July 2007.

ថាមពលអគ្គិសនី ក្នុងតំបន់ ហើយគាំទ្រដល់ករណីសិក្សាធំៗចំនួន២លើកនៅក្នុងតំបន់ទន្លេបី លើកទី១ គឺក្នុងឆ្នាំ១៩៩៩ និងលើកបន្ទាប់ក្នុងឆ្នាំ២០០៨។ ករណីសិក្សាទាំងពីរលើកនេះ បានរកឃើញពីតម្រូវការឲ្យមាន ការសិក្សាបន្ថែមពីផលប៉ះពាល់រយៈពេលវែងនៃការអភិវឌ្ឍន៍ទំនប់វារីអគ្គិសនី ក្នុងតំបន់ទន្លេបីរបស់ប្រទេសទាំងបី ក៏ដូចគ្នានឹងតម្រូវការឲ្យមានកិច្ចសហប្រតិបត្តិការរួមគ្នាឲ្យកាន់តែប្រសើរជាងមុន ក្នុងការអភិវឌ្ឍន៍ធនធានក្នុងតំបន់។ ទោះយ៉ាងនេះក្តី ខណៈដែលការអភិវឌ្ឍន៍ទំនប់វារីអគ្គិសនី ត្រូវបានរុញឲ្យដើរទៅមុខ លទ្ធផលនៃការសិក្សាជាច្រើន នៅមិនត្រូវបានយកទៅអនុវត្តនៅឡើយ។ ចំនុចនេះ មិនបានធ្វើឲ្យមានការសង្ស័យទៅដល់ការស្នាក់ស្នើរបស់ធនាគារ ADB ក្នុងការចូលរួមក្នុងគម្រោងសាងសង់ទំនប់វារីអគ្គិសនីជាលាក់ណាមួយនៅក្នុងតំបន់ទេ ប៉ុន្តែធនាគារនេះ បែរជាមិនធ្លាក់ទឹកចិត្ត និងបន្តការគាំទ្ររបស់ខ្លួនទៀត ដល់គម្រោងចែកចាយថាមពលអគ្គិសនី ក្នុងមហាអនុតំបន់ទន្លេមេគង្គ ដែលរួមមានគម្រោងបណ្តាញបញ្ជូនចរន្ត ដែលតភ្ជាប់ទៅកាន់ទំនប់វារីអគ្គិសនី ដែលបានគ្រោងក្នុងតំបន់ទន្លេបី។

ទោះបីជារបាយការណ៍នេះ បានផ្តោតសំខាន់លើការអភិវឌ្ឍន៍ទំនប់វារីអគ្គិសនី ខាងក្នុងប្រទេសកម្ពុជាក៏ដោយ ការព្រួយបារម្ភសំខាន់ៗជាច្រើនដែលបានលើកឡើង មិនត្រូវបានគេមើលឃើញថា ជាបញ្ហាដាច់ដោយឡែកតែឯងនោះទេ ប៉ុន្តែវាជាផ្នែកមួយដែលលាតត្រដាងរូបភាពដ៏ទូលំទូលាយ នៃ ការអភិវឌ្ឍន៍ដ៏គង្គក នៅក្នុងតំបន់ទន្លេបី។ ការអភិវឌ្ឍន៍នេះ កំពុងតែបន្តក្នុងស្ថានភាពមួយដែលមានគណនេយ្យភាពទាប និងការពិគ្រោះយោបល់មិនបានគ្រប់គ្រាន់ ជុំវិញផលប៉ះពាល់ឆ្លងដែន។ ការអភិវឌ្ឍន៍ទំនប់វារីអគ្គិសនី លើដងទន្លេ សេសានក្នុងប្រទេសវៀតណាម តម្រូវឲ្យមានការសិក្សាវាយតម្លៃផលប៉ះពាល់ និងមានយន្តការបន្ទុះបន្ថយច្បាស់លាស់។ ទោះយ៉ាងណាក៏ដោយ វានៅតែមិនទាន់ច្បាស់លើអ្វីដែលយើងរៀនសូត្របានកន្លងមក ហើយប្រសិនបើគ្មានការ ផ្លាស់ប្តូរអ្វីសោះលើការគ្រប់គ្រងធនធានក្នុងតំបន់ នោះអនាគតរបស់អាងទន្លេបី និងមនុស្សដែលរស់នៅក្នុងតំបន់នោះ នៅតែមិនច្បាស់លាស់។

ឯកសារយោង

របាយការណ៍ និងអត្ថបទផ្សេងៗ

អង្គការបណ្តាញការពារទន្លេសេសាន ស្រែពក សេកុង (3SPN) ជាអង្គការសង្គមស៊ីវិលដែលធ្វើការឆ្លុះបញ្ចាំងលើអតិថិភាព និងបច្ចុប្បន្នភាពនៃការអភិវឌ្ឍន៍គម្រោងទំនប់វារីអគ្គិសនីក្នុងតំបន់ទន្លេបឹង និងលើកឡើងពីក្តីបារម្ភសម្រាប់ផែនការអនាគតលើការអភិវឌ្ឍន៍ទំនប់វារីអគ្គិសនី, ៣១ ខែឧសភា ឆ្នាំ ២០១០

ករណីសិក្សាពង្រឹងរួមគ្នារបស់(3SPN) និង (PRCF) លើផលប៉ះពាល់ដែលអាចកើតឡើងពីទំនប់វារីអគ្គិសនីសេសានក្រោម៣ក្នុងខេត្តរតនគិរី ប្រទេសកម្ពុជា ខែមិថុនា ឆ្នាំ២០១០។

របាយការណ៍Baird et al ឆ្នាំ២០០៣

ករណីសិក្សារបស់លោកអៀនប៊ីត ឆ្នាំ២០០៩ ពីការអនុវត្តដំណើរការក្នុងការដាក់ទីលំនៅថ្មី និងការផ្តល់សំណងសម្រាប់ទំនប់វារីអគ្គិសនីខ្ពស់ៗ៖ ករណីសិក្សាលើផែនការសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ក្នុងតំបន់ភូមិភាគឦសាននៃប្រទេសកម្ពុជា។ សម្ព័ន្ធទន្លេកម្ពុជា, ទីក្រុងភ្នំពេញ។

របាយការណ៍Baird et al ឆ្នាំ២០០៥

អវសានលើបរិស្ថានធម្មជាតិ និងសេវាកម្មអភិវឌ្ឍន៍, ធនាគារអភិវឌ្ឍន៍អាស៊ី ADB គាំទ្រសម្រាប់ការអភិវឌ្ឍន៍ទំនប់វារីអគ្គិសនី និងបណ្តាញចែកចាយថាមពលអគ្គិសនី និងកម្មវិធីរបស់ ADB និងកម្មវិធីមហាអនុតំបន់ទន្លេមេគង្គ។

សមាគមពិគ្រោះយោបល់លើការបង្កើនសក្តានុពលនៃការចែកចាយថាមពលអគ្គិសនី៖ ករណីសិក្សាលើការបង្កើតបណ្តាញចែកចាយថាមពលអគ្គិសនី និងការធ្វើពាណិជ្ជកម្ម, ខែមករា ឆ្នាំ២០១០

គ្រីស៊ិន ស៊ី និង ហ្វូតនេ ជេ Greancen, C &Footner, J. ការធ្វើវិមជ្ឈការថាមពលថែ៖ ឆ្ពោះទៅកាន់និរន្តរភាពថាមពលអគ្គិសនី។ Greenpeace Thailand & Palang Thai ខែវិច្ឆិកា ឆ្នាំ២០០៦

Hirsch, P. & Wyatt, A. ការចរចាលើជីវភាពរស់នៅក្នុងតំបន់៖ ទំហំជម្លោះក្នុងតំបន់តាមដងទន្លេសេសាន។ ចំនុចបង្ហាញ៖ រ៉ឺល៤៥, លេខ១, សាកលវិទ្យាល័យវិចតូរីយ៉ា នៃទីក្រុងវិលលិងតុន ២០០៤ (ទំព័រ៥១-៦៨)។

កញ្ចប់ព័ត៌មានរបស់អង្គការទន្លេអន្តរជាតិ៖ គម្រោងទំនប់វារីអគ្គិសនីជនសាហុង, ខែកញ្ញា ឆ្នាំ ២០០៨។ កញ្ចប់ព័ត៌មានស៊ីស៊ី KCC លើទំនប់វារីអគ្គិសនីសេសានក្រោម២, កិច្ចប្រជុំNGOខែមិថុនា ឆ្នាំ ២០០៨។

អង្គការទន្លេអន្តរជាតិ, ការផ្តល់យោបល់ជាអន្តរជាតិលើគម្រោងទំនប់វារីអគ្គិសនី ចុងកន្ទួម (រៀ តណាម) ទៅគម្រោងវ៉ាលីដេទ័រ Validator, TÜV NORD CERT GmbH (Former RWTÜV Systems GmbH), ថ្ងៃ២ ខែមិថុនា ឆ្នាំ២០១១។

អង្គការទន្លេអន្តរជាតិ, ការកើនឡើងនូវថាមពលអគ្គិសនី៖ ផលប៉ះពាល់នៃការអភិវឌ្ឍន៍ទំនប់ វារីអគ្គិសនីក្នុងប្រទេសឡាវ, ខែកញ្ញា ឆ្នាំ២០០៨។

គូមូអិម វ៉ារីស អូរ និងវ៉ាសានិន ធី Kumm, M., Varis, O. & Räsänen, T. ក្រុមសិក្សា ស្រាវជ្រាវពីធនធានទឹក និងការអភិវឌ្ឍន៍, សាកលវិទ្យាល័យអាល់តូ, ហ្វាំងឡង់, ការបញ្ចូលឧស្ម័នផ្ទះ កញ្ចប់ព័ត៌មានទឹក-ករណីប្រទេសកម្ពុជា (របាយការណ៍ពង្រាង), ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១០

ការត្រួតពិនិត្យលើរបាយការណ៍EIAនៃទំនប់វារីអគ្គិសនីសេសានក្រោម២, អង្គការវេទិការមិន មែនរដ្ឋាភិបាលស្តីពីកម្ពុជា, ខែសីហា ឆ្នាំ២០០៩

ការអង្កេតអន្តរជាតិលើការកែលំអរទន្លេសេសាន, ធ្វើឲ្យប្រសើរឡើងវិញនូវលំហូរធម្មជាតិដោយ ធ្វើការផ្លាស់ប្តូរដំណើរការទំនប់វារីអគ្គិសនី, ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០០៨។

អនុសាសន៍របស់សម្ព័ន្ធទន្លេកម្ពុជា លើរបាយការណ៍ពង្រាងពីហេតុប៉ះពាល់បរិស្ថាននៃគម្រោង ទំនប់សេសានក្រោម២ ជំពូក៨ ដោយអ្នកពិគ្រោះយោបល់ក្នុងប្រទេសកម្ពុជាសំខាន់ៗ, ថ្ងៃទី២២ ខែ កក្កដា ឆ្នាំ២០០៨។

រុតកូយ អ៊ី អិតអល Rutkow, E. et al. ទន្លេក្រោម៖ លទ្ធផលនៃទំនប់វារីអគ្គិសនីលើដងទន្លេសេ សានក្នុងប្រទេសវៀតណាមលើអាយុជីវិតប្រទេសកម្ពុជា ហើយអត្ថន័យក្នុងច្បាប់អន្តរជាតិ, អង្គការ វេទិការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា, ខែធ្នូ ឆ្នាំ២០០៥។

លោក សែម ចំរើ ការអភិវឌ្ឍន៍ធនធានទឹក៖ ការពិនិត្យលើគោលនយោបាយដែលមានស្រាប់ និង គម្រោងនីបញ្ញត្តិ, ឆ្នាំ២០០៧

ជាប់បិលយូជាប់បិលយូអេហ្វ WWF មេគង្គក្រោម -កម្មវិធីប្រទេស, របាយការណ៍ពិគ្រោះ
យោបល់ ៖ ការអង្កេតលើភាពសម្បូរណ៍នៃធនធានត្រី និងការបញ្ចូលប្រព័ន្ធតាមដានធនធានត្រីក្នុងទន្លេ
ស្រែពក,ខែមិថុនា ឆ្នាំ២០០៨

Ziv, G., Baran, E., Nam, S., Rodriguez-Iturbe, I. & Levin, S. A., ការធ្វើពាណិជ្ជកម្មលើជីវៈចម្រុះ
ត្រី, សន្តិសុខស្បៀង និងទំនប់វារីអគ្គិសនីក្នុងតំបន់ទន្លេមេគង្គ, ការផ្តល់យោបល់ដោយអ្នកសិក្សាវិទ្យា
សាស្ត្រជាតិ, USA, ឆ្នាំ២០១២

ឯកសារធនាគារអភិវឌ្ឍន៍អាស៊ី ADB

ធនាគារអភិវឌ្ឍន៍អាស៊ីADB, ឯកសារគម្រោង, TA6481, រៀបចំបង្កើតបណ្តាញចែកចាយថាម
ពលអគ្គិសនីបានសុករដ្ឋក្នុងតំបន់មហាអនុតំបន់ទន្លេមេគង្គ។

ការចេញផ្សាយសេចក្តីសង្ខេបកម្មវិធីមហាអនុតំបន់ទន្លេមេគង្គ របស់ធនាគារ ADB-GMS, ឆ្នាំ
២០១០

ផែនការសកម្មភាព និងផែនការយុទ្ធសាស្ត្រ សម្រាប់មហាអនុតំបន់ទន្លេមេគង្គ, ឆ្នាំ២០១០

អត្ថបទបច្ចេកទេសរបស់ធនាគារ ADB RETA ៤០០៨២, ប្រធានបទទី៥ ស្តីពីធនធានធម្ម
ជាតិ និងជីវៈចម្រុះ

អត្ថបទបច្ចេកទេសរបស់ធនាគារ ADB RETA ៤០០៨២, ប្រធានបទទី៧ ស្តីពីមនុស្ស និង
ជីវភាពរស់នៅ, ៨a ការអភិវឌ្ឍន៍ទំនប់វារីអគ្គិសនី

អត្ថបទបច្ចេកទេសរបស់ធនាគារ ADB RETA ៤០០៨២, ប្រធានបទទី៨ ស្តីពីការអភិវឌ្ឍន៍
ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ទន្លេមី, ៨a ការអភិវឌ្ឍន៍ទំនប់វារីអគ្គិសនី

ធនាគារអភិវឌ្ឍន៍អាស៊ី ADB វិស័យថាមពលអគ្គិសនីក្នុងប្រទេសឡាវ ឯកសារយោង៖ SAP៖
LAO 2010-42, កម្មវិធីវាយតម្លៃលើផ្នែកជំនួយបច្ចេកទេស, ខែតុលា ឆ្នាំ២០១០

របាយការណ៍ចុងក្រោយរបស់ធនាគារ ADB៖ TA៦៣៦៧ករណីសិក្សាពីការអភិវឌ្ឍន៍ក្នុងតំបន់
ទន្លេសេសាន, ស្រែពក និងសេកុងក្នុងប្រទេសកម្ពុជា ឡាវ និងប្រទេសវៀតណាម, ខែកក្កដា ឆ្នាំ
២០១០

គម្រោងរបស់ADBលេខ៤១០១៨៖ សម្របសម្រួលការធ្វើពាណិជ្ជកម្មថាម និងនិរន្តរភាពនៃ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធថាមពលអគ្គិសនីក្នុងមហាអនុតំបន់ទន្លេមេគង្គ, ខែវិច្ឆិកា ឆ្នាំ២០០៨

គម្រោងរបស់ADBលេខ៤១៤៥០៖ ការរៀបចំគម្រោងបណ្តាញចែកចាយថាមពលអគ្គិសនីក្នុង មហាអនុតំបន់ទន្លេមេគង្គ ខែសីហា ឆ្នាំ២០០៨

របាយការណ៍ចុងក្រោយលើទំនប់វារីអគ្គិសនីពីធនាគារ ADB លើទំនប់សេកុង, សេសាន និង ណាមជឿនក្នុងឆ្នាំ១៩៩៩។

កិច្ចសង្ខេបលើការពិភាក្សាពិសេសមួយរបស់ធនាគារ ADB របស់គណៈកម្មាធិការរៀបសម្រប សម្រួលពាណិជ្ជកម្មថាមពលអគ្គិសនីក្នុងតំបន់ (RPTCC-9A), បាងកក, ប្រទេសថៃ, ខែធ្នូ ថ្ងៃទី១៤- ១៥ ឆ្នាំ២០១០

របាយការណ៍ចុងក្រោយរបស់ធនាគារ ADB៖ TA៦៣៦៧ករណីសិក្សាពីការអភិវឌ្ឍន៍ក្នុង តំបន់ទន្លេសេសាន ស្រែពក និងសេកុងក្នុងប្រទេសកម្ពុជា ឡាវ និងប្រទេសវៀតណាម។ ព័ត៌មាន គ ម្រោង។

របាយការណ៍កិច្ចសង្កេតបច្ចេកទេសរបស់ធនាគារ ADB T6367-REG៖ ទន្លេសេសាន ស្រែព ក និងទន្លេសេកុង ករណីសិក្សាការអភិវឌ្ឍន៍ក្នុងប្រទេសកម្ពុជា ឡាវ និងវៀតណាម ខែសីហា ឆ្នាំ ២០១១

របាយការណ៍កិច្ចសង្កេតបច្ចេកទេសរបស់ធនាគារ ADB, គម្រោងលេខ៤០០៨២, ទន្លេសេ សាន, ស្រែពក និងសេកុង, ករណីសិក្សាពីការអភិវឌ្ឍន៍ក្នុងប្រទេសកម្ពុជា, ឡាវ និងវៀតណាម

បទបង្ហាញរបស់យុធិង ហ្សៀ Yongping Zhai, គោលការណ៍អ្នកទេសថាមពលអគ្គិសនី, ផ្នែក ហេដ្ឋារចនាសម្ព័ន្ធ, ស្ថាប័នអាស៊ីអាគ្នេយ៍របស់ធនាគារ ADB, ការពិគ្រោះយោបល់ថ្នាក់តំបន់លើកម្មវិធី ទំនប់វារីអគ្គិសនីរបស់គណៈកម្មការទន្លេមេគង្គ, តម្លៃទីផ្សារថាមពលក្នុងមហាអនុតំបន់ទន្លេមេគង្គ និង ការអភិវឌ្ឍន៍ទំនប់វារីអគ្គិសនី, ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០០៨

ធនាគារពិភពលោក

លទ្ធផលនៃការអនុវត្តន៍របស់អនាគារពិភពលោកក្នុងប្រទេសឡាវ, ពាណិជ្ជកម្មថាមពលអគ្គិ- សនីក្នុងមហាអនុតំបន់ទន្លេមេគង្គ(P១០៥៣៣១), ខែមីនា ឆ្នាំ២០១១

គម្រោងរួមគ្នាការពារធនធានទឹករបស់ធនាគារពិភពលោក, ការពិនិត្យលើបរិស្ថាន និងសង្គម ដំបូង, ខែសីហា ឆ្នាំ២០១០

ព័ត៌មានវាយតម្លៃគម្រោងរបស់ធនាគារពិភពលោក លើគ្រោងរួមគ្នាការពារគ្រប់គ្រងធនធានទឹក ទន្លេមេគង្គ, ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១១

ព័ត៌មានវាយតម្លៃគម្រោងរបស់ធនាគារពិភពលោក លើគ្រោងរួមគ្នាការពារគ្រប់គ្រងធនធានទឹក ទន្លេមេគង្គ, ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១២

ផ្នែកគ្រប់គ្រងប្រទេសអាស៊ីអាគ្នេយ៍, ការរៀបរាប់ពីយុទ្ធសាស្ត្រលើការគាំទ្ររបស់ធនាគារពិភព- លោក ដល់មហាអនុតំបន់, ខែតុលា ឆ្នាំ២០០៧

ឯកសារលទ្ធផលសម្រេចបានរបស់គម្រោងឆ(SOPE) 2010៖ តំបន់អាស៊ីអាគ្នេយ៍ និងតំបន់ប៉ា ស៊ីភិច, ប្រទេសឡាវ, ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១០

ក្រុមការងារធនាគារពិភពលោក ការសិក្សាលើយុទ្ធសាស្ត្របរិស្ថាននៃទំនប់លើដងទន្លេមេ៖ បានបញ្ជាក់ថា វានឹងមិនមានប្រាក់សម្រាប់វិនិយោគដល់គម្រោងទំនប់វារីអគ្គិសនីដលើដងទន្លេមេ, ថ្ងៃទី ២២ ខែតុលា ឆ្នាំ២០១០

ឯកសាររបស់រដ្ឋាភិបាល និងបទបញ្ជាផ្សេងៗ

គណៈកម្មការធិការមេគង្គជាតិកម្ពុជា (បានរៀបចំដោយក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល), ការពិនិត្យថ្នាក់ជាតិលើទំនប់វារីអគ្គិសនី, ខែមិថុនា ឆ្នាំ២០០៣។

របាយការណ៍ត្រួតពិនិត្យ CLV-DTA, លើការកែសម្រួលបន្ថែមលើផែនការមេសម្រាប់ផ្នែក អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងប្រទេសកម្ពុជា ឡាវ និងវៀតណាម, ការអភិវឌ្ឍន៍តំបន់ត្រីកោណរហូតដល់ ឆ្នាំ២០២០, ខែវិច្ឆិកា ឆ្នាំ២០១០

CLV-DTA, ផែនការមេលើការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងតំបន់ត្រីកោណសម្រាប់ប្រទេសកម្ពុជា ឡាវ វៀតណាម, ខែវិច្ឆិកា ឆ្នាំ២០០៤

គណៈកម្មាធិការសម្រាប់គ្រប់គ្រងទន្លេសេសាន និងទន្លេស្រែពក, កំណត់ហេតុកិច្ចប្រជុំលើទី៤ រវាងគណៈកម្មាធិការកម្ពុជា និងវៀតណាមសម្រាប់ការងារគ្រប់គ្រងទន្លេសេសាន និងទន្លេស្រែពក, 4-5 ខែមីនា ឆ្នាំ២០០៨

ច្បាប់ព្រៃឈើឆ្នាំ២០០២ ប្រទេសកម្ពុជា

លិខិតរបស់នាយករដ្ឋមន្ត្រី ហ៊ុនសែនលេខ៣១៖ឆ្លើយតបដល់សំណើរបស់ឯកឧត្តម ស៊ុន ឆាយ, ទីក្រុងភ្នំពេញ, រដ្ឋសភា, លើការសុំពន្យារពេលអនុវត្តគម្រោងទំនប់វារីអគ្គិសនីសេសានក្រោម២ របស់ក្រុមហ៊ុនវៀតណាម (EVN) សហការជាមួយក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប កម្ពុជា, ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ ២០០៧

បទបង្ហាញសិក្ខាសាលាក្នុងស្រុកមួយរបស់ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល និងJICA, ករណីសិក្សាផែនការមេលើការអភិវឌ្ឍន៍ទំនប់វារីអគ្គិសនីក្នុងប្រទេសកម្ពុជា, ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០០៧

បទបង្ហាញដោយជា ពិសិដ្ឋ នាយកដ្ឋានថាមពលអគ្គិសនីនៃក្រសួងឧស្សាហកម្ម រ៉ែ និង ថាមពល លើថាមពលអគ្គិសនីជាតិ និងផែនការអភិវឌ្ឍន៍ទំនប់វារីអគ្គិសនីក្នុងប្រទេសកម្ពុជា, ១៦-១៧ កក្កដា ឆ្នាំ២០០៩

បទបង្ហាញដោយផល្លាន ប៉ាន, អគ្គនាយករងនៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ, ផ្នែកថាមពល ក្នុងប្រទេសកម្ពុជា, ខែកញ្ញា ឆ្នាំ២០០៩

បងបង្ហាញដោយវិចិត្រ ចូណា អគ្គនាយកដ្ឋានថាមពលនៃក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល, ថាមពលអគ្គិសនីក្នុងប្រទេសកម្ពុជា និងការអភិវឌ្ឍន៍, ១៦ ខែមីនា ឆ្នាំ២០១១

ការធ្វើបច្ចុប្បន្នភាព២០០៩-២០១៣លើផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល កម្ពុជា

អនុគ្រឹតលើការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ឆ្នាំ១៩៩៩

ធនធានដែលទទួលបានពីសារព័ត៌មាន

ព័ត៌មានរបស់ BBC ធនាគារពិភពលោកបានផ្អាកការផ្តល់កម្ចីដោយជម្លោះបឹងកក់, ថ្ងៃទី៩ ខែ សីហា ឆ្នាំ២០១១

កាសែតខេមបូឌាដេលី, ការតស៊ូមតិសម្រាប់ទន្លេបឹង, ១០-១១ ខែកញ្ញា ឆ្នាំ២០១១

កាសែតខេមបូឌាដេលី, VNបានសុំឲ្យមានការយល់ព្រមលើគម្រោងទំនប់, ខែវិច្ឆិកា ថ្ងៃទី១៦ ឆ្នាំ ២០១០

បណ្តាញសារព័ត៌មានចិន ឡូកាបោន Low-Carbon, ពិធីបុរេហត្ថលេខាលើកិច្ចព្រមព្រៀងទំនប់ ស្រែពករវាងកម្ពុជា និងវូ បាកូ (Wu Baoguo), ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១០

ក្រុមហ៊ុនថាមពលអគ្គិសនីចិន, ហ៊ុនឌាន ខុបដើរស៊ិន បានចូលមកដល់កម្ពុជាដើម្បីធ្វើការសិក្សា លើគម្រោងទំនប់វារីអគ្គិសនីស្រែពក, ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១១

ក្រុមហ៊ុនអន្តរជាតិជានត្រី, តំបន់ខ្ពង់រាបកំពុងប្រឈមនឹងគ្រោះរាំងស្ងួត, ថ្ងៃទី៣ ខែមីនា ឆ្នាំ ២០១១

សារព័ត៌មានអិចស្ត្រា អិមធីត បែង Export-Import Bank of India, បានចុះផ្សាយធនាគារអិចស៊ិម Exim Bank បានចូលរួមក្នុងគម្រោងបង្កើតបណ្តាញបណ្តាញចែកចាយថាមពលអគ្គិសនីក្នុងប្រទេស កម្ពុជា, ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១០

សារព័ត៌មានពីក្នុងប្រទេស ឆែនហ្គាហ្វឺន Global Times, China Huadian, អេដខេ HKសង់ស្ថានីយ៍ ទំនប់អគ្គិសនីក្នុងប្រទេសកម្ពុជា, ថ្ងៃទី១ ខែមេសា ឆ្នាំ២០១០

ខ្វាននិត Koreanet, ប្រធានក្រុមហ៊ុនលីវែប អាប័ ស្តេត Lee Wraps Up Stateបានមកទស្សនៈកិច្ច ប្រទេសកម្ពុជា, ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០០៩

ព័ត៌មានដែលបានចុះផ្សាយក្នុងគេហទំព័ររបស់គណៈកម្មការទន្លេមេគង្គ វៀតណាម, កិច្ចប្រជុំ ពិគ្រោះយោបល់ថ្នាក់ជាតិលើគម្រោងរួមគ្នាគ្រប់គ្រងធនធានទឹកទន្លេមេគង្គ, ខែសីហា ឆ្នាំ២០១០

ភ្នំពេញប៉ុស្តិ៍, ការសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ជិតចាប់ផ្តើម, ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១១

ភ្នំពេញប៉ុស្តិ៍, ការនាំចេញថាមពលអគ្គិសនីទៅក្រៅនឹងចាប់ផ្តើមក្នុងឆ្នាំ២០១៦, សម្តីមន្ត្រីរដ្ឋាភិ បាល, ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០០៩

ភ្នំពេញប៉ុស្តិ៍, ថាមពលអគ្គិសនីគឺសម្រាប់វៀតណាម, ថ្ងៃទី១ខែមិថុនា ឆ្នាំ២០១១

ភ្នំពេញប៉ុស្តិ៍, ទំនប់វារីអគ្គិសនីសេសាននៅចាប់ផ្តើមសាងសង់ក្នុងឆ្នាំនេះ, ថ្ងៃទី២៥ ខែមេសា ឆ្នាំ ២០១១

ភ្នំពេញប៉ុស្តិ៍, ក្រុមហ៊ុនកូរ៉េ ខេធីស៊ី ខេបល KTC Cableវិនិយោគទឹកប្រាក់ចំនួន៧០០លានដុល្លារ សម្រាប់គម្រោងទំនប់វារីអគ្គិសនីក្នុងខេត្តរតនគិរី, ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០៩

ភ្នំពេញប៉ុស្តិ៍, ធនាគារកូរ៉េខាងត្បូងចាប់ផ្តើមដំណើរក្នុងប្រទេសកម្ពុជា, ថ្ងៃទី៨ ខែឧសភា ឆ្នាំ ២០០៩

ក្រុមហ៊ុនរ៉ូដេវៀតណាម ចេញសេចក្តីបញ្ជាក់មួយថា ជួបវិបត្តិធំ, ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១១

សារព័ត៌មានសាយហ្គានដេលី, តំបន់ខ្ពង់រាបតាមដងទន្លេពិតខូចទាំងស្រុងហើយ, ថ្ងៃទី២៦ ខែ ឧសភា ឆ្នាំ២០១១

សារព័ត៌មានសាយហ្គាន ធុង ដេលី, ទំនប់វារីអគ្គិសនីធ្វើឲ្យទន្លេហិនហោច, ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១១

សារព័ត៌មានសាយហ្គាន ធុង ដេលី, វៀតណាមជួបបញ្ហាថាមពលថយចុះក្នុងរដូវប្រាំង, អ៊ីវីអ៊ិន EVN និយាយក្នុងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១១

សារព័ត៌មានសាយហ្គាន ធុង ដេលី, អាងស្តុកទឹកទំនប់ចុះទាប, អ៊ីវីអ៊ិន EVN និយាយក្នុងថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០១១

សារវៃណាម៉ូនីងប៊ុស៊ី South China Morning Post, គម្រោងរបស់ចិនកំពុងមានសម្ពាធដល់សាធារណៈ, ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១១

ព័ត៌មានថាញ់នាន Thanh Nien News, អគ្គិសនីវៀតណាម EVN សុំតម្លើងថ្លៃថាមពលអគ្គិសនី, ថ្ងៃ ទី៦ ខែកក្កដា ឆ្នាំ២០១១

ព័ត៌មានថាញ់នាន Thanh Nien News, វៀតណាមនឹងប្រឈមនូវប្រើប្រាស់ថាមពលក្នុងរយៈពេល ខ្លី ឬបើភ្លើងបានខ្លី និងមិនគ្រប់គ្រាន់ក្នុងឆ្នាំ២០១៣, ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១០

កាសែតខែមបូខាដេលី, ការរើតាំងទីលំនៅថ្មីគឺដើម្បីគេចពីគម្រោងថាមពលអគ្គិសនី, ថ្ងៃទី១ ខែ មិថុនា ឆ្នាំ២០១១

កាសែតខែមបូខាដេលី, វៀតណាមនឹងសាងសង់ទំនប់វារីអគ្គិសនីចំនួន២គម្រោងក្នុងខេត្តរតនគិរី , ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០០៧

សារព័ត៌មានសាយហ្គានផែម The Saigon Times, អគ្គិសនីវៀតណាម EVN បានប្រាប់ថា ចាប់ផ្តើមនិយាយពីការនាំចូលថាមពលអគ្គិសនីក្នុងរយៈពេលវែង, ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១០

សារព័ត៌មានសាយហ្គានផែម The Saigon Times, ទំនប់វារីអគ្គិសនីសេសានក្រោម២ដើរក្រោយ ការគ្រោង, ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១១

សារព័ត៌មានសាយហ្គានផែម The Saigon Times, ខ្សែបណ្តាញចែកចាយថាមពលអគ្គិសនីវៀតណាម ឡាវ នឹងបញ្ចប់ក្នុងឆ្នាំ២០១៥, ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១០

សារព័ត៌មានវៀតចាន់ផែម, Vientiane Times, ឡាវនាំចេញថាមពលអគ្គិសនីទៅប្រទេសកម្ពុជា, ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០០៦

សារព័ត៌មានរៀងចាន់ដែម, *Vientiane Times*, គម្រោងទំនប់វារីអគ្គិសនីជាច្រើនទៀតតំប្រូវឲ្យធ្វើ
ការព្យាករណ៍ពីការទាមទារផ្សេងៗ, ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១១

ការពិនិត្យឡើងវិញលើថវិការៀតណាម, ការប្រើប្រាស់អគ្គិសនីបានពេលខ្លី, ថ្ងៃទី២៥ ខែមីនា ឆ្នាំ
២០១១

ព័ត៌មានពាណិជ្ជកម្មរៀតណាម, ការវិនិយោគរៀតណាមទៅកម្ពុជាមានការកើនឡើង, ខែមេសា
ឆ្នាំ២០១១

ភ្នាក់ងារសារព័ត៌មានរៀតណាម, *EVN* ទាញយកផលចំណេញថាមពលអគ្គិសនីក្នុងប្រទេសកម្ពុ
ជា, ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១១

ភ្នាក់ងារសារព័ត៌មានរៀតណាម, *EVN* ពន្លឿនការងារទាក់ទងនឹងទំនប់នៅក្នុងប្រទេសឡាវ កម្ពុ
ជា, ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១១

សារព័ត៌មានរៀតណាម, *EVN* ការងារបានចាប់ផ្តើមលើទំនប់ក្នុងប្រទេសឡាវ, ថ្ងៃទី៧ ខែមីនា
ឆ្នាំ២០១១

ក្រុមហ៊ុនរៀតណាម ទូទ្រីនូ ភិតត្ររៀតណាម, *Vietnam Tuoitrenews, PetroVietnam* បានជម្រុញ
ឲ្យ *EVN* សងប្រាក់បំណុល, ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១១

VietnamNetBridge, Giant EVN ព្យាយាមចរចារលើកាសងបំណុលរបស់ខ្លួន, ថ្ងៃទី២៨ ខែមេសា
ឆ្នាំ២០១១

VNA, EVN ពន្លឿនការងារទាក់ទងនឹងទំនប់នៅក្នុងប្រទេសឡាវ កម្ពុជា, ថ្ងៃទី៨ ខែកក្កដា ឆ្នាំ
២០១១

VNBusinessNews, គម្រោងទំនប់វារីអគ្គិសនីសេសាន៥បានផ្អាកបណ្តោះអាសន្ន, ថ្ងៃទី១៧ ខែ
សីហា ឆ្នាំ២០០៩

Voice of Vietnam News, EVN បានជម្រុញឲ្យមានការឆ្លើយតបនូវតម្រូវការថាមពលអគ្គិសនី, ថ្ងៃ
ទី១៧ ខែមករា ឆ្នាំ២០១០

Wall Street Journal Online, ផែនការរៀតណាមគ្រោងទឹកប្រាក់ចំនួន ៤៨,៨កោដដុល្លារ សម្រាប់
គម្រោងថាមពលអគ្គិសនីក្នុងឆ្នាំ២០១១-២០២០, ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១១

Xinhua, កម្ពុជាចំណាយថវិកាចំនួន៥៩លានដុល្លារក្នុងការនាំចូលថាមពលអគ្គិសនីក្នុងឆ្នាំ
២០០៩, ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១០

Xinhua, ក្រុមហ៊ុនចិនធ្វើសិក្សាពីលទ្ធផលដែលអាចធ្វើបានក្នុងការសាងសង់ទំនប់ក្នុងប្រទេស កម្ពុជា, ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០០៨

ព័ត៌មានគម្រោង

Electricité du Laos, ការពិនិត្យលើបរិស្ថានដំបូង (IEE)សម្រាប់គម្រោងបណ្តាញថាមពល អគ្គិសនីបានហាត Ban Hat ភ្ជាប់ទៅព្រំដែនឡាវ និងកម្ពុជាដែលមានកម្លាំងរុល២៣០គីឡូវ៉ុល, ខែកុម្ភៈ, ឆ្នាំ ២០១១

របាយការណ៍សង្ខេបរបស់ EVN: គម្រោងទំនប់សេសានក្រោម១ ឬទំនប់សេសាន៥ , ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១០

EVN, របាយការណ៍សង្ខេប: គម្រោងទំនប់សេសានក្រោម២, ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១០

EVN, របាយការណ៍សង្ខេប: ការវិនិយោគលើគម្រោងភ្ជាប់បណ្តាញចែកចាយថាមពលអគ្គិសនី សេសាន១ ឬសេសាន៥ ទៅបណ្តាញថាមពលធំ, ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១០

Huot, V. et al., មហាវិទ្យាល័យជលផលនៃសាកលវិទ្យាល័យកសិកម្មជាតិ, ការសិក្សាលើ ធនធានជលផលសម្រាប់គម្រោងទំនប់វ៉ាអគ្គិសនីសេសាន២, ខែសីហា ឆ្នាំ២០០៩

ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល (រៀបចំដោយ KEPCO), គម្រោងអនុតំបន់បានហាត ភ្ជាប់ ទៅខេត្តស្ទឹងត្រែង, ខែធ្នូ ឆ្នាំ២០១០

PECCI & KCC, ការប៉ាន់ប្រមាណផលប៉ះពាល់បរិស្ថាន សម្រាប់ការសិក្សាលទ្ធភាព ដែលអាច ធ្វើបាននៃគម្រោងទំនប់វ៉ាអគ្គិសនីសេសានក្រោម២, ខេត្តស្ទឹងត្រែង, ប្រទេសកម្ពុជា, ខែតុលា ឆ្នាំ ២០០៨

PECCI & KCC, ការប៉ាន់ប្រមាណផលប៉ះពាល់បរិស្ថានសម្រាប់ទំនប់វ៉ាអគ្គិសនីសេសាន ក្រោម២, ខែតុលា ឆ្នាំ២០០៨



ទន្លេបឹងកំពុងទេការកែតម្រូវកំហែង